

ងារ ម្មត រៈ ប៉ាតាង យីស៊ី (កិច្ច/ការ)

សារ អន់តត់ រៈ

លូកា ប្រាក់ សារ ពីង ផាប់ ប៉ានីរ ប្រ្រឹះ ទី ពៀរ សារ យី អើ ប្រាក់ «សារ ដាក់ ឡឹង យីស៊ី» លូ «ងារ ម្មត រៈ ប៉ាតាង យី ស៊ី»។ ផះ លូកា អ្នែ ពីង មៀង ត្រូអះ អើ ប៉ាតត់ រ៉ត ប៉ូល កេះ ណោះ ចាក រៈ សារ យីស៊ី អន់ខូ លូ អើ (ប័រ ហៃ ១៦:១១)។ ពូ យីត ផា លូកា ប្រាក់ ផាប់ អា ផះ រ៉ត ប៉ូល អ្នែ ពីង មៀង រ៉ូម ក្យា ត់ សាដាច់ តីស រ៉ូម តាត់ស៊ុន សារ កា អើ (ប័រ ហៃ ២៨:៣០- ៣១) យី អើ សាណាំ ៦២ គ.ស.។

ពីង ផាប់ រៈ សារ ដាក់ ឡឹង យីស៊ី លូកា ប្រាក់ រៈ ឡឹង ងារ យី ស៊ី ប្រគំ លូ ប៉ានីរ អើ កាប ផះ អើ អ្នែ ពីង អង់កក់ តេះ អា ពៅ។ កា ប៉ាច់ ពីង ផាប់ រៈ ឡឹង ងារ ម្មត រៈ ប៉ាតាង យីស៊ី លូកា រៈ ណារ៉ូ ឡឹង ងារ យីស៊ី ប្រគំ ពីង ម្មត សីះ អើ។ យ្រឹះ ម្មត សីះ អូ ប័ប យី ស៊ី ណារ៉ូ កាតាម យីស៊ី កា អ្នែ អន់ខូ លូ អន់ខែ លើយ ដេល យី អើ អន់ ប៉ាដាត ប៉ាលឹង ដាក់ កាខាក់ អន់ អ្នែ កាណុង ពុត ម្មត បក់ សៀ អើ ភ្លើ ប៉ាណាំ ពុត ពៀក អន់ខែ។

សាត់ ប៉ាន់ដា លូកា រៈ ប៉ាឡាក់ អន់ ហ្នង់ ឡឹង សារ កើត ម្មត សៀ យីស៊ី ឡាក់ ពូ អន់ សិច ផា ក្រុំ ហៀន សារ ប្រ្រឹះ អ្នែ ពីង មៀង យេរូសាឡឹម។ កេះណោះ អើ រៈ ឡឹង ងារ ម្មត សីះ ចាក រៈ សារ ដាក់ ឡឹង យីស៊ី ប៉ាញី ទីប ខេត យូដា លូ ខេត សាម៉ារី លូ ប៉ាត់ ប៉ាថេត អន់ទៀតៗ ឡាក់ អ្នែ ជុំ ហាង សាឡឹត សាឡាយ

មេឌីទេវ៉ាណាលើយទីលមៀងរួម យីសុសាតរួម ហងឡាក់ រាំងហៃ រាំងខ្យា អៀង ប៉ាថេត។

ម្នក សៀ យីស៊ូ អ្វី ពីង មៀង យេរូសាឡឹម លូ អ្វី ពីង ខេត យូដា ស៊ុត កា សុនសាត អ៊ីស្រាអែល។ អន់តីគ ឡឺង ណោះ ទី សុនសាត អន់ទៀត អៀង ដូរ ប៉ាណាំ គូប សៀ យីស៊ូ ដេល។ ពូ កា ប៉ាតុំ គូប កើត ក្រុំ ហៀន សារ ប្រ្រឹះ កាខាក់ អ៊ែ ពីង មៀង អន់ទីយ៉ុក មៀង ភីលីប មៀង កូរិនថូះ លូ ទី មៀង អន់ទៀត ៗ ណាវ។

ផាប់ អា រ៉ះ សារ បក់ រ៉ះ ប៉ាតាង យីស៊ូ ឡាក់ កា ពេត្រះ លូ យូ ហាន។ កេះណោះ ទី សាតេផាន លូ ភីលីប ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អន់តីគ ឡឺង ណោះ ទី ម៉ោញ ដូរ ណាវ សិច អ៊ែ សូល (ពូ អ៊ែ អ៊ែ ផា ប៉ូល ដេល)។ សាត់ ប៉ាន់ដា សូល ប្រឹក្ចី បាប ម្នក សៀ យីស៊ូ ហះកា យីស៊ូ តាំបាង ឡាកោ អន់ អ៊ែ ប៉ប ័ សូល កា សៀ ឡូត។ ពៀរ ប៉ែង ដាវ ឡឺង ណោះ អ៊ែ កា ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អ៊ែ ខីន កាខាក់ ទីប ចាក ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ូ អៀង ចារ។ លូកា ប្រាក់ រ៉ះ ឡឺង សារ ម្នក រ៉ះ ប៉ាតាង យី ស៊ូ កាកាប ពីង ចារ ពូ លូម លូ សារ អន់ខែ អ្សក់ ពុត ចែត រ៉ះ សារ យីស៊ូ កា សុនសាត អ៊ីស្រាអែល លូ កា សុនសាត អន់ ទៀត។ យី អន់ខែ រ៉ះ កា ពូ តាម ឡាបៀប តាង ៗ ឡឺង គូប កាតាម ភៀ អន់ ពូ ហ្លង់ ហះកា ទី ប៉ាដាត ប៉ាលីង ប្រ្រឹះ ដឹង ម៉ោញ ណោះ ហង ប្រឹក្ចី អន់ ពុត អន់ខែ អ្ស ហ្លង់ ភៀ អន់តត់ រ៉ះ កា ប៉ាណូស គ្រីប សុនសាត អន់ ដាក់ ត្រង់ អន់ សៀ ម៉ឹង ដឹង យី ស៊ូ។ ញន កា ផាប់ អា ប្រាក់ រ៉ះ ឡឺង ដាវការ ទី អា ពិន ចឹង អ្ស

អន់តត់ ឡើង ប៉ាន់ជា គុល ឡាក់ កើត ក្រុំ ស្មៀ យីស៊ី។

- ធីនកាន កាណុង ផាប់ ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី
- ម្នាក់ ស្មៀ យីស៊ី ទ្រៀម ឡាក់ រ៉ះ សារ ដាក់ (១:១-២៦)
- ម្នាក់ ស្មៀ យីស៊ី រ៉ះ សារ ដាក់ ពីង ម្យើង យេរូសាឡឹម (២:១-៨:៣)
- ម្នាក់ ស្មៀ យីស៊ី រ៉ះ សារ ដាក់ ពីង ខេត យូដា លូ ពីង ខេត សាម៉ារី (៨:៤-១២:២៥)
- រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី លឹក ទី ម៉ោញ (១៣:១-១៤:២៨)
- ម្នាក់ ក្រាក់ តាំង កង់ អ្នែ លូម គូប ពីង ម្យើង យេរូសាឡឹម (១៥:១-៣៥)
- រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី លឹក ទី ពៀរ (១៥:៣៦-១៨:២២)
- រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡើង យីស៊ី លឹក ទី ប៉ែង (១៨:២៣-២១:២៦)
- រតី ប៉ូល ត្រត់ ខុក ពីង ម្យើង យេរូសាឡឹម ម្យើង កេសារៀ លូ ម្យើង រ៉ូម (២១:២៧-២៨:៣១)។

១ រតី ថេវ៉ាគីល! អាញ ប្រាក់ ផាប់ អន់ទ្រួល ពែ បិច រ៉ះ កាអីស អន់ ហ្លង់ ឡើង ងារ យីស៊ី ប្រតី លូ សារ អ៊ែ បាំងហៀន ឡើង ប៉ាន់ជា ពែ

២ ទីល ដាវ ប្រ្រឹះ បិកកាតយ័ ប៉ោក អ្យក់ ហារ អ៊ែ ពីង ប៉្លែង យី អន់តតត ឡើង អ៊ែ អន់តតត រ៉ះ ព្យយ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខា កា ម្នាក់ សីះ ឡាក់ អ៊ែ រឺស រ៉ះ ប៉ាតាង អ៊ែ។

៣ ឡើង ឡើង យីស៊ី តោ កេះ អ៊ែ តាំបាង ឡាកោ អន់ កា ម្នាក់ សីះ អ៊ែ ប៉ប បិច អន់ អន់ខែ អ្ន អន់តតត ផា អ៊ែ រឺស សីត តាទីច

កេះ។ អើ អ្នក លូ អន់ខែ ទី ៤០ ងារ ទើប បាំងហៀន រ៉ះ កា អន់ខែ ឡើង សារ ប្រៀះ រ៉ាំងហៃ រ៉ាំងខ្យា។

សារ យីស៊ី ហារ ពីង ប្លែង

៤ ផះ យីស៊ី អ្នក សា សាណា អន់ខ្ល លូ ម្នាក់ សីះ អើ រ៉ះ អន់តត់ ជា «ដៃ ចាក ឡាច់ ឡើង ម្យើង យេរូសាឡឹម ហោត។ អន់ដីស ត្រត់ ក្បាត់ ប៉ាងាត់ ប៉ាលីង ប្រៀះ ដាក់ កាខាក់ ឡាក់ ពី អាញ សា ញ៉ា ជា ចឹង អន់ ពៃ ឡាក់ កា អាញ រ៉ះ កា អន់ដីស ផះ អន់ទ្រួល ពៃ ហង។

៥ រតី យូហាន ពៃ បាំងហុំ ពូ លូ ទៀក ហះកា ប៉ាក់ ងារ អន់តី ត ទៀ អាញ ចឹង បាំងហុំ អន់ដីស លូ ប៉ាងាត់ ប៉ាលីង ប្រៀះ ដាក់ កាខាក់ ឡាក់»។

៦ អន់តីត ឡើង ណោះ ណារ ម្នាក់ សីះ អ្នក គុំ គូប សោប អន់ខែ រ៉ាំង អំបញ្ច យីស៊ី ជា «ពី តាំងឡា កិញអៀ ហង ប អីស ចឹង ប្រៀ គី អន់ សុនសាត អ៊ីស្រាអែល រ៉ាំងចំ ឡើង សារ សុនសាត ពូ រ៉ាំង ហៃ ភៀ អន់ ពិន តាំងឡា ឡាក់ រ៉ាំងហៃ ប៉ាថេត ពិន ?»

៧ យីស៊ី តើល រ៉ះ កា អន់ខែ ជា «ងារ ណោះ ពី អាញ ទី កាំឡត់ កេះ អន់ដីស អូ តងកាន អូ អុះ។

៨ ហះកា អន់ដីស ចឹង ទី អំរ៉ាញ ម៉ុត អ្នក កាណុង អន់ដីស យី អំរ៉ាញ ប៉ាងាត់ ប៉ាលីង ប្រៀះ ដាក់ កាខាក់។ អន់ដីស ចឹង រ៉ះ សារ អាញ ពីង ម្យើង យេរូសាឡឹម លូ ប៉ាញ ខេត យូដា ខេត សាម៉ារី លូ ទីល ប៉ាក់ ឡាណាច តេះ»។

៩ កេះ យីស៊ី រ៉ះ សារ ណោះ កេះ ៗ ត្រត់ ផះ ម្នាក់ សីះ អ្នក ហៃ អើ ជាឌី ប្រៀះ បិកកាតយំ ប៉ោក អ្យក់ ហារ យីស៊ី ពីង ប្លែង ទើប

ទី កាម៉ាក់ កាន់ទីង អើ អូ អន់ អន់ខែ ប៉ប័ ដេល។

១០ ផៈ អន់ខែ អ្នែ សាលយ ហៃ ពីង ប្លែង ណោះ ទី កាម៉ាក់ ញៀរ ដូវ កាសិប ញៀត ខោ អារ បាក ឡាច់ ពីរ ក្បាម័ អន់ខែ

១១ លូ កាប ជា «អី ម្តត ខេត កាលីឡេ ញ៉ា ត្រក់ អន់ដីស អ្នែ អន់តារ ហៃ ប្លែង នីអៀ? យីស៊ូ អា ប្រ្រៈ បិកកាតយ័ ប៉ោក អ្សក់ ហារ អើ ពីង ប្លែង កេះ។ អន់ដីស ចឹង ប៉ប័ អើ ដីរ ប៉ាក់ តេះ ណា រ្ត អន់តីត ទៀ ឡាក់ កា អន់ដីស ប៉ប័ អើ ហារ ពីង ប្លែង អា និទៅ ដេល»។

១២ កេះណោះ ម្តត សីរ ប៉ាណាំ គួប ដីរ ឡឹង ប៉ានីម តើម អូលេវ ឡាំ ប៉ាក់ មៀង យេរូសាឡឹម។ ប៉ានីម ណោះ ចាំងហាយុត ឡឹង មៀង យី អើ ម៉ោញ កាឡូមិត។

១៣ សីត ទីល ប៉ាក់ មៀង កេះ អន់ខែ ហារ ពីង ហី អ្នែ ពីង កាណាង ពីង ចាំងហីត ឡាក់ ចារ អន់ខែ អ្នែ ណោះ។ កាំឡាំង សីរ ណោះ ទី ពេត្រុះ យូហាន យ៉ាកុប អន់ត្រេ ភីលីប ថូ ម៉ះ បាថូលូមេ ម៉ាថាយ យ៉ាកុប គន វគី អាណធាយ ស៊ីម៉ូន ប៉ាណូស ក្រុំ ប៉ាក់តារ៉ាត់ * លូ យូដះ គន វគី យ៉ាកុប។

១៤ អន់ខែ វែវ ពុត គួប សោប ខំ ម៉ន់ អើ ប្រ្រៈ។ កា ទី ម្តត អង់ កាន់ អន់ដា ទីប ម៉ារី មើត យីស៊ូ លូ អុះ យីស៊ូ ម៉ុត អន់ខូ ដេល។

សារ ពូ រឿស ម៉ាធៀស ប្រឹក្តី ងារ ប៉ាតាង យូដះ

១៥ ងារ អន់តីត យី អើ ទី កាំឡាំង ១២០ ដូវ អ្នែ ប៉ាតុំ គួប សោប។ ពេត្រុះ អ្សវ អន់តារ ពីង អន់តីត ពូ លូ កាប ជា

* ១:១៣ ១:១៣ ក្រុំ ប៉ាក់តារ៉ាត់ ពូ អើ ជា ក្រុំ កាណាន ដេល យី ម្តត បិច កា សុនសាត អ៊ីស្រាអែល ប្រឹក្តី ប៉ាក់តារ៉ាត់ ភៀ អន់ វ៉ាវ៉ាច ឡឹង តី សុនសាត រ៉ូម។

១៦ «អី អុះ មី! ប៉ាដាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ទី រ៉ះ កេះ ពីង សាដាច់ ដារីត កាប ឡឹង សារ យូដះ ឡាក់ ណាំផា ពូ ពីះ រ៉ុប យីស៊ី ពៃ។ សារ អា កើត ពីះ ត្រត់ ឡាក់ កា ទី រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រឹះ តាទីច កេះ។

១៧ យូដះ ពៃ អើ ប៉ាណូស អៃ អន់ខូ លូ ញីន ១២ ដូរ លូ ទី ងារ ប្រឹក់ ឡាក់ កា ញីន ដេល»។

១៨ (យូដះ ណោះ អើ ទី លៀន ញន ប្រឹក់ សារ អូ ដាក់ ណោះ ពៃ អើ អ្សក់ លៀន ណោះ តាច់ តេះ មីរ ម៉ោញ ចារ កេះណោះ អើ បក់ គ្រូប តាគ្រូប តាលៀយ រ៉ាច់ ឡាច់ ប៉ាក់ ឡឹង ក្រែល។

១៩ កាំឡាំង បក់ អៃ កាណុង មៀង ពូ អុ ទិខូ ទិខៀន ណោះ ហង បះ ពូ អើ ចារ ណោះ កាប គុន ពូ ផា «អាកិលដាម៉ា» ព្រៃ ផា «មីរ ផាម»។)

២០ ពេត្រុះ កាប ណារ៉ូ ផា «ពីង កាណុង ផាប អញ្ជើសី ប៉ានេ ប្រ្រឹះ ទី ច្រាត់ រ៉ះ ផាះ

"អន់ ចារ អើ កេះ ឡាដាន់ ឡាដីស ដៃ អន់ ទី បក់ ពៀ ឡាំ អៃ ប៉ាក់ ណោះ"†។

ម៉ោញ ណារ៉ូ ផាះ

"ត្រត់ រើស ម៉ោញ ដូរ ណារ៉ូ មុត ប្រឹក់ ងារ តាង អើ"‡។

† ១:២០ ១:២០ សារ អា ឡាច់ ឡឹង ផាប អញ្ជើសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៦៩:២៥។ ‡ ១:២០ ១:២០ សារ អា ឡាច់ ឡឹង ផាប អញ្ជើសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១០៩:៨។

២១ ទីល នីណោះ ពិន ត្រក់ រឺស ប៉ាណូស ម៉ោញ ដូរ ឡឹង កាំឡាំង ពិន អា យី ប៉ាណូស បក់ ទី ចាក អន់ខ្ល ឡឹង សាត់ ប៉ាន់ដា យីស៊ី ឡាក់ ពី តាំងឡា ពិន អ្នែ អន់ខ្ល ពែ ហង

២២ កាត់ ឡឹង ដាវ វគី យូហាន បាំងហុំ អែ ពែ ទីល ដាវ ប្រ្រឹះ បិក កាតយី ប៉ោក អ្សក់ ហាវ អែ ពឹង ប្លែង។ ណោះ ត្រក់ ទី ប៉ាណូស ម៉ោញ ដូរ ណាវ ភៀ រ៉ះ ឡឹង សាវ អែ រឺស សីត ណោះ អន់ខ្ល លូ ញីន»។

២៣ ពូ អ្សក់ ពីះ ប៉ាណូស ពៀរ ដូរ ម៉ោញ សិច យូស៊ីប ឡាក់ ពូ អើ ផា បាសាបះ លូ យូសាទុះ ម៉ោញ ដូរ ណាវ សិច ម៉ាធៀស។

២៤ កេះណោះ ពូ ម៉ន់ អើ ប្រ្រឹះ បិក កាតយី ផា «អី ប្រ្រឹះ បិក កាតយី អីស ហង អ្ន អន់ហ្គាល់ ឡឹង ពុត ពៀក ប៉ាណូស ទិ ខ្ល។ អន់ ញីន អ្ន ដេល ម្នត ពៀរ ដូរ អា បក់ ចំ អីស រឺស អ្ស ក់

២៥ អន់ ម៉ុត ប្រឹក ងារ ប៉ាតាង យូដះ ខង យូដះ អ្នាត ងារ រ៉ះ ប៉ាតាង យីស៊ី កេះ អែ តោ ឡា អ្នែ ប៉ាក់ ចារ ប៉ាទ្រូ ៩ កេះ»។

២៦ ម្នត សីះ ណាំផា គូប អន់ អន់ខ្ល ពៀរ ដូរ រុប កាប៉ាច់ ផាឌី ត្រ ក់ ពឹង ម៉ាធៀស។ កេះណោះ ម៉ាធៀស កា ម៉ុត ប្រឹក ងារ អន់ខ្ល លូ ម្នត រ៉ះ ប៉ាតាង យីស៊ី ១១ ដូរ ណោះ ហង។

២

សាវ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដីរ

១ ប៉ុន ដាវ ទី ៥០ កាំឡាំង សីះ ទិខ្ល ពីះ តុំ គូប សោប ចារ ដឹង ម៉ោញ។

៩ ១:២៥ ១:២៥ អែ តោ ឡា អ្នែ ប៉ាក់ ចារ ប៉ាទ្រូ ពៀក គុល «អែ ឡា ប៉ាក់ ចារ អែ»។

២ ផ្ទះ ណោះ ជាខី កាតាំង យឹង កាគីក ជីវ ឡឹង ប្លែង ឡាក់ កា យឹង ខ្យាល តិស ប៊ី ម៉ុត ពីង ហី ចារ អន់ខែ អ្នែ។

៣ ម្នួត សីះ ប័ប័ ឡាក់ កា អំប៊ុត អុញ វ៉ាហីញៗ អៀង ឡិ ពីង អន់ខែ ដួរ ម៉ោញ ៗ។ ៤ អន់ខែ ទិខូ ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ ដា គំ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ គ្រីប ដួរ។ ជាខី អន់ខែ អ្ន កាប សុនសាត អន់ខៀតៗ ព្យយ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ អន់ កា អន់ខែ ណោះ ហង។

៥ ផ្ទះ ណោះ ទី សុនសាត អ៊ីស្រាអែល ឡាក់ អ្សិល កូត់ កា ប្រ្រៈ បិកកាតយ័ ពីះ ឡឹង ប៉ាថេត អន់ខៀតៗ កា អ្នែ ពីង មៀង យេរុសាឡឹម ណោះ ដេល។

៦-៧ ផ្ទះ ពូ កាតាំង ប៉ានីរ ណោះ ទី កាំឡាំង អៀង ដួរ សាតាក់ ឡាំ ហៃ ផ្ទះ ណោះ អន់ខែ ប័ប័ ម្នួត សីះ អ្ន កាប សុនសាត អន់ ខែ អន់ខែ ទិខូ កា ញម ខាក់។ ណោះ ហង អន់ខែ កាប ជា «ម្នួត អា ស៊ុត កា កាំឡាំង ពីះ ឡឹង ខេត កាលីឡេ

៨ ញ៉ា ត្រុត អន់ខែ អ្ន កាប គុន ពិន ទិខូ ទិខៀន នីអៀ?

៩ យី ពិន អា កាំឡាំង ប៉ាថេត ជាថុះ ប៉ាថេត មេខី ប៉ាថេត អេ ឡាំ លូ ម្នួត អ្នែ ហះ តារ៉ាដី តាំងលេ ពៀរ លូ ខេត យូដា ខេត កាប៉ាដូគៀ ខេត ប៉ុនតុះ ខេត អាស៊ី

១០ ខេត ព្រីគៀ ខេត ប៉ាមគីលៀ ប៉ាថេត អ៊ីស៊ីប លូ ម្នួត អ្នែ ក្យាម មៀង គីវែន កាណុង ប៉ាថេត លីបី លូ ទិ កាំឡាំង ឡាក់ ពីះ ឡឹង មៀង រ៉ូម

១១ ទីប សុនសាត អ៊ីស្រាអែល ទីប ម្នួត បក់ ម៉ុត សង់ខុំ អ៊ីស្រា អែល លូ កាំឡាំង ពីះ ឡឹង តាក្វាល់ ត្រុត លូ ប៉ាថេត អាវ៉ាប់ ពិន

កាតាំង ពូ កាប រ៉ះ ឡឹង សារ កេង ខាក់ ឡាក់ ប្រ្លឹះ ប៊ិកកាតយ័ ទី ប្រើគី កាប សុនសាត ពិន»។

១២ កាំឡាំង ទិណោះ ពូ ញម កេង ខាក់ ពូ កា អំបញ្ច គូប សោប ផា «នីចម៍ សារ អា ចឹង ទី សារ ញ៉ា កើត ពីះ ទិះ ?»

១៣ ហះកា ទី កាំឡាំង បក់ អន់ដា កាប បាំងប្រាល ផា «ម្តត អា ប៉ាញីល អែត ឡា ណោះ ឡា !»។

សារ ពេត្រុះ រ៉ះ សារ យីស៊ូ កា កាំឡាំង អៀង

១៤ ពេត្រុះ អូរ អន់តាវ អន់ខូ លូ កាំឡាំង សីះ ១១ ដូរ កេះ ណោះ កាប ម៉ែៗ លូ កាំឡាំង អៀង ផា «អី អុះ មី អីស្រាអែល លូ កាំឡាំង អុះ មី ឡាក់ អែ ពីង មៀង យេរូសាឡឹម ទិខូ ប័រ អុះ មី សាំយ៉ាំង សារ អាញ ចឹង រ៉ះ អន់ កាខាក់។

១៥ ម្តត អា អូ ត្រុត ប៉ាញីល អែត ឡាក់ កា បក់ អន់ដា ផា ណោះ អុះ ខង អា អញ្ចាប មង អញ្ចសីន កាំលី ដោច !

១៦ ហះកា សារ អា កើត ពីះ ត្រុត ពូយ ប៉ានីរ វ៉ាគីយ ប្រ្លឹះ សិច យូអែល រ៉ះ ពៃ ហង ផាះ

១៧ "ប្រ្លឹះ ប៊ិកកាតយ័ រ៉ះ ផា

'ដាវ អង់កក់ តេះ ចឹង ឡុច ទៀ

អាញ ចឹង កោះ ប៉ាង៉ាត ប៉ាលីង អាញ ដីរ ពីង ប៉ាណូស ទិខូ ទិ ខៀន។

គន កាម៉ាក់ គន អង់កាន់ អន់ដីស ចឹង រ៉ះ ប៉ានីរ អាញ

ម្តត តាតាម រ៉ះ ចឹង ប័ប សារ អាញ តាំបាង

លូ ម្តត តាំងកង ក្រាក់ ចឹង អំប៉ោ ប័ប និះទៅ ដេល។

១៨ ផ្ទះ ណោះ អាញ ចឹង កោះ ប៉ាងាត់ ប៉ាលឹង អាញ ដីរ ពីង កាំ
ឡាំង ទុច អាញ

ទីប កាម៉ាក់ ទីប អង់កាន់
កេះណោះ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ។

១៩ អាញ ចឹង ប្រើគី សារ កេង ខាក់ ទីប ពីង ប្លែង ទីប ពីង អង់កក់
តៃ:

យី ចឹង ទី ផាម ទី អុញ លូ អ្សី តាទុក តាទុយ។

២០ ដាវ ចឹង កើត ម៉ាម៉ាំង ខែ ចឹង កេះ កាប្រី ឡាក់ កា ផាម
អន់ទ្រួល ដាវ សាំខាន់ ណោះ ចឹង ទីល

យី ដាវ ប្រ្លឹះ ចឹង តាត់ស៊ុន សារ ប៉ាណូស។

២១ បក់ ចំ អើ ណាំង ប្រ្លឹះ

បក់ ណោះ ប្រ្លឹះ ចឹង តង់ អើ ពីង ដាវ ណោះ"។*

២២ «អី អុះ ម៉ី អ៊ីស្រាអែល ទិខ្លូ ប័រ សាំយ៉ាំង អាញ ចឹង រ៉ះ កា
អន់ដីស។ យីស៊ូ ឡឹង តេះ ណាសារែត យី ប៉ាណូស ប្រ្លឹះ បិក
កាតយី រឿស អ្សក់ ប្រ្លឹះ ប្រើគី អន់ អើ អុះ ប្រើគី សារ អំរ៉ាញ អីញ
កេង ខាក់ ភ្លៀ តាំបាង ផា ប្រ្លឹះ រឿស អើ តាទីច ឡាក់ កា អន់
ដីស អុះ ខង សារ អំរ៉ាញ ណោះ ប្រើគី ហះ ម៉ាត់ អន់ដីស ទិខ្លូ
ដេល។

២៣ យីស៊ូ អា អន់ដីស រ៉ុប អើ ជីន អន់ ប៉ាក់ ម្នាក់ ប្រើគី យច ចា
បាប់ ប្រ្លឹះ ប៉ាន់តោ អើ ពីង អ៊ឹង គីង ។ សារ អា កើត ពីះ ត្រត់
ឡាក់ កា ប្រ្លឹះ ទី យីត អន់ទ្រួល ណោះ ហង។

២៤ កេះណោះ ប្រ្លឹះ បិកកាតយី តាត់ អង់រឿស សីត អើ ណា
រ៉ុ។ ប្រ្លឹះ ឡើយ អើ ឡឹង សារ តោ ខង សារ តោ រ៉ុប កាតត់ អើ

* ២:២១ ២:១៧-២១ សារ អា ឡាច់ ឡឹង យូអែល ២:២៨-៣២។

អូ អូ ទី អុះ។

២៥ សើត ពែ សាដាច់ ដារីត ទី រ៉ះ ឡឹង សារ យីស៊ូ អា ផាះ

"អាញ ប័ប ប្រ្រៈ បិកកាតយ័ អ្នែ តែង ម៉ាត់ អាញ លើយ
អ្នែ អ្នែ តែង សាម៉ា បឹងកាន់ អាញ អូ អន់ អាញ វ៉ារីត អ្នក
អុះ។

២៦ ខ អា ហង ប្រឹគី អន់ ពុត អាញ ហោក រីត់
ពីរ អាញ កា អូ កាប រីត់ សើម ខាក់
យ្រៈ ឡាកោ បាំងឡៃ អាញ កា ចឹង វ៉ាឡូរ លូ អ្នែ ម៉ឹង
លើយ ដេល។

២៧ ខង អីស អូ ចាក អ្នត អាញ ពីង ស្រុក ប៉ាទ្រូ អុះ
អីស កា អូ អន់ ប៉ាទ្រូ អាញ ឡាក់ ប៉ាណូស ដាក់ ម៉ះ អីស
អោម ហ្លួច ដេល។

២៨ អីស តាំបាង ទ្រង កា អាញ ចឹង ចាក ភ្លើ ទី អាញ អ្នែ រីស។
អាញ ចឹង សាណុក កេង ហង
ខង អីស អ្នែ លូ អាញ"។†

២៩ អី អុះ មី អាញ ប័រ រ៉ះ កា អន់ដីស ឡឹង សារ សាដាច់ ដា
រីត ឡាក់ រីត ពិន ណោះ អ្នែ តោ តាទីច កេះ ពូ កា តប់ អ្នែ កេះ
ដេល។ កាប៉ាច់ រ៉ឹង ចារ ពូ តប់ អ្នែ ណោះ កា អ្នែ ទីល កិញ អៀ
ក្យាមី ពិន ដេល។

៣០ សាដាច់ ដារីត អ្នែ វ៉ាគីយ ប្រ្រៈ ដេល លូ ប្រ្រៈ បិកកាតយ័
កា ទី សាញ៉ា ផា ចឹង ទី ប៉ាណូស ឡាច់ ឡឹង ផ្លង វ៉ាច់ អ្នែ ម៉ោញ

† ២:២៨ ២:២៥-២៨ សារ អា ឡាច់ ឡឹង ផាច់ អញ សើ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង)
១៦:៨-១១។

ដូច ចឹង ហាវ ប្រឹក្សា សាដាច់ ពីង ចារ អើ

៣១ ទីល នីណោះ សាដាច់ ដាវិត អូ អន់តត់ អន់ទ្រូល លូ រៀន ជា ប៉ាណូស បក់ ប្រឹក្សា រឿស អន់ ប្រឹក្សា សាដាច់ ណោះ ចឹង រឿស សីត ណាវ យី ប្រឹក្សា បិកកាតយី អូ អ្នក អន់ ប៉ាណូស បក់ អើ រឿស ណោះ អ្នែ ពីង ស្រុក ប៉ាទ្រូ អុះ លូ អូ អ្នក អន់ ប៉ាទ្រូ អើ អោម ហូ ចំ ដេល។

៣២ យីស៊ូ អា ប្រឹក្សា បិកកាតយី តាត់ អង់រឿស សីត អើ ណាវ កេះ ញីន អា ហង់ ឡាក់ បំបំ ម៉ាត់ ញីន ទៅ។

៣៣ យីស៊ូ អា ប្រឹក្សា បិកកាតយី ប៉ោក ហាវ អន់ អ្នែ ប៉ាត់ ចារ អំរ៉ា ញ អីញ តែង សាម៉ា អើ។ យីស៊ូ ទី ប៉ាដាត់ ប៉ាលីង ប្រឹក្សា ដាក់ កាខាក់ ឡឹង ពី អើ ពួយ សារ សាញ៉ា។ អើ កា កោះ ប៉ាដាត់ ប៉ាលីង ប្រឹក្សា អា ពីង ញីន ឡាក់ អន់ដីស បំបំ លូ កាតាំង អា ហង់។

៣៤ សាដាច់ ដាវិត តាំងឡា អូ ហាវ ពីង ប្លែង អុះ ហះកា អើ កាប ផោះ

"ប្រឹក្សា បិកកាតយី កាប លូ ពី តាំងឡា អាញ ជា 'ហត់ អ្នែ ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ

៣៥ ក្បាក់ អាញ ចឹង ពីត តាមីរ អីស អន់ អ្នែ អន់តេះ តាំងប៉ាង ដុង អីស' "។‡

៣៦ «ទីល នីណោះ អ្សក៏ អន់ សុនសាត អីស្រាអើល ទិខូ អូ ឡាក់ កាខាក់ ជា យីស៊ូ ឡាក់ អន់ដីស បំបំ ប៉ាន់តៅ ពៃ កិញអៀ អា ប្រឹក្សា បិកកាតយី អន់ អើ ប្រឹក្សា សាដាច់ S លូ ប្រឹក្សា ពី តាំងឡា ពិន កេះ»។

‡ ២:៣៥ ២:៣៤-៣៥ សារ អា ឡាច់ ឡឹង ផាបំ អញសី ប៉ានេ ប្រឹក្សា (ទំនុក/តម្កើង) ១១០:១១ S ២:៣៦ ២:៣៦ សាដាច់ រៀន គុល «គ្រឹះ»។

៣៧ កាំឡាំង កាតាំង សារណោះ នីណោះ ពូ អុក ពុត ខាក់ រឹង អំប៉ញ ពេត្រុះ លូ មុត អន់ទៀត បក់ រ៉ះ ប៉ាតាង យីស៊ូ ជា «អី អុះ មី ញីន ចឹង ត្រគ់ ប្រ័គី នីថមី?»

៣៨ ពេត្រុះ រ៉ះ កា ពូ ជា «ហាក់ អុះ មី ប៉ុនពែង ពុត ពៀក ពិ កេះ ណោះ អន់ ញីន បាំងហុំ អន់ដីស ទិខូ អន់ កេះ ប៉ាសុន យីស៊ូ ម៉ា គ់ ប្រ័ះ បិកកាតយ័ អូ អ្សក់ យ៉ូ សារ យថ។ កេះណោះ ប្រ័ះ បិ កកាតយ័ ចឹង អន់ ប៉ាង៉ាត់ ប៉ាលឹង អើ ឡាក់ ដាក់ កាខាក់ កា អន់ ដីស

៣៩ ខង ប្រ័ះ បិកកាតយ័ សាញ៉ា ជា ចឹង អន់ ប៉ាង៉ាត់ ប៉ាលឹង អើ កា អន់ដីស លូ គន សោ អន់ដីស លូ ពូ អន់ទៀតៗ អ្វៃ ប៉ាក់ ចាំងហាយុក ឡាក់ ប្រ័ះ អើ ពីះ ប៉ាក់ អើ ទិខូ ដេល»។

៤០ ពេត្រុះ កាប ឡោម អន់តគ់ រ៉ះ កា ពូ ប៉ាឡាក់ៗ ជា «ហាក់ សៀ យីស៊ូ ភៀ អន់ វ៉ាវ៉ាច់ ឡឹង រាំងហារ ប៉ាណូស អូ ដាក់ អា»។

៤១ ទិ កាំឡាំង ឡាក់ សៀ ប៉ានីរ អើ រ៉ះ ណោះ មុត សីះ បាំងហុំ អន់ខែ តាទីថ។ ដាវ ណោះ ទិ កាំឡាំង មុត សៀ អន់ខូ លូ មុត សីះ ចំលួន ៣០០០ ដូវ។

៤២ កាំឡាំង ពូ ទិណោះ ខំ សាំយ៉ាំង មុត រ៉ះ ប៉ាតាង យីស៊ូ លូ សារ អន់ខែ បាំងហៀន លូ អ្វៃ ប្រ័គី អុះ ប្រ័គី មី អន់ខូ លូ មុត សា ណាំ បាំង អន់ខូ លូ ម៉ន់ អើ ប្រ័ះ កាខាក់ ដេល។

៤៣ កាំឡាំង ទិខូ ទិខៀន ពូ ប៉ប សារ អំវ៉ាញ អើញ អៀង ឡាច់ ឡឹង មុត រ៉ះ ប៉ាតាង យីស៊ូ ពូ កា អ្សក ហង។

៤៤ ទិ កាំឡាំង បក់ សៀ យីស៊ូ អន់ខែ វែវ ពុត ពៀក គូប សោប ហង ទីប អ្សក់ វ៉ាស អំប៉ាស ពៀ វ៉ាស អំប៉ាស អើ តាមុត រួម អន់ ខូ។

៤៥ អន់ខែ ប្រូ តេះ តាម វ៉ាស អំប៉ាស ម៉ះ អន់ខែ កេះណោះ អ្ស ក់ លៀន ជែក គូប សោប ពួយ សារ តងកាន ម៉ះ អន់ខែ ម៉ោញ ដួវ ៗ។

៤៦ រ៉ប់ ដាវ អន់ខែ ប៉ាណាំ គូប ម៉ុត ពីង ចារ រោង វ៉ាម៉ះ ប្រ្លឹះ។ អន់ខែ ម៉ុត សាណាំ ប៉ាំង អន់ខ្ល រ៉ប់ ហី លូ ជែក សាណា សា អន់ កា គូប សោប រីគ លើម ខាក់។

៤៧ អន់ខែ ប៉ាណាំ គូប ប៉ានេ ប្រ្លឹះ បិកកាតយ័។ កាំឡាំង ប៉ា សុន ទិខ្ល ត្រគ់ ពុត ខាក់ កា អន់ខែ ណោះ។ រ៉ប់ ដាវ ប្រ្លឹះ បិក កាតយ័ រើស អ្សក់ ពូ ផែម ណារ ម៉ុត កាណុង កាំឡាំង មូត ប្រ្លឹះ តង ណោះ។

៣

សារ ពេត្រុះ លូ យូហាន តាក់ អន់ដាក់ ប៉ាណូស កាជក

១ មង ប៉ែង កាងាច ឡាក់ ពូ ឃើយ ប៉ាតុំ គូប ម៉ន់ អើ ប្រ្លឹះ ពេ ត្រុះ លូ យូហាន ចាក ឡាំ ប៉ាក់ រោង វ៉ាម៉ះ ប្រ្លឹះ ភៀ ម៉ន់ ដេល។

២ ផះ ណោះ ពូ តូង អ្សក់ ពីះ កាម៉ាក ម៉ោញ ដួវ អើ កាជក ដុង ឡឹង កើត រ៉ប់ ដាវ ពូ ឡើះ អ្នាត អើ ហះ អំបារ រ៉ុបឹង ទ្រង ពូ ម៉ុត ពីង ចារ រោង វ៉ាម៉ះ ឡាក់ ពូ អើ ជា «អំបារ ឡាយ៉ាម៉»។ ពូ អន់ អើ អ្នែ ហះ ណោះ ម៉ាក់ អើ ទី ប៉រ លៀន ឡឹង កាំឡាំង ឡាក់ ចាក ម៉ុត ពីង ចារ រោង វ៉ាម៉ះ ណោះ។

៣ ផះ អើ ប៉ប ពេត្រុះ លូ យូហាន ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ អើ កា ប៉រ លៀន ឡឹង អន់ខែ។

៤ ពេត្រុះ លូ យូហាន ប៉ាញ់ ចាក់ ហៃ អើ កេះណោះ ពេត្រុះ កាប ជា «អីស ហៃៗ ប៉ាក់ ញីន អា»។

៥ អើ កា ហៃ អន់ខៃ សាម៉ីគី ជា អន់ខៃ ចឹង អន់ កាណាគី ញ៉ា កា អើ។

៦ ពេត្រុះ រ៉ះ កា អើ ជា «អាញ អូទី ប្រាក់ អូទី ម៉ាស អុះ ហះ កា កាណាគី ញ៉ា អាញ ទី អាញ ចឹង អន់ កា អីស។ ញុន អំរ៉ា ញ អីញ យីស៊ី គ្រិះ ឡឹង តេះ ណាសាវែត ហាត់ អីស អូរ ចាក ពិ»។

៧ អើ កា ទុង តី កាម៉ាកី កាជក ណោះ អន់ អើ អូរ អន់ តាវ។ ជាឌី ជុង លូ កាន់តឹង អើ កា ដាត់ កាង ឡូត។

៨ អើ កា សាឡុះ អូរ អន់តាវ ប្រើហា ចាក ឡូត។ កេះណោះ អើ ចាក ម៉ុត កាណុង ចារ រោង រ៉ាម៉ះ អន់ខូ លូ ពេត្រុះ លូ យូហាន ដេល។ អើ ចាក អន់ដើរ ប្លង់ អន់ដើរ លូ កាប ប៉ានេ ប្រ្លះ បិក កាតយី អន់ដើរ ដេល។

៩ កាំឡាំង ប៉ាសុន ទិខូ ប៉ប អើ ចាក លូ កាតាំង អើ កាប ប៉ានេ ប្រ្លះ បិកកាតយី។

១០ ពូ អន់ហ្គាល់ អើ ឡាក់ ប៉ាណូស យើយ អង់អ្នែ ប៉រ លៀន ឡឹង ពូ ហះ អំបារ ឡាយ៉ាមី ទ្រង ពូ ម៉ុត ពីង ចារ រោង រ៉ាម៉ះ ណោះ ហង ពូ ញម ខាក់ ឡឹង សារ ឡាក់ កើត ពីះ ទីល អើ ណោះ។

សារ ពេត្រុះ រ៉ះ សារ យីស៊ី ពីង ចារ រោង រ៉ាម៉ះ

១១ កាម៉ាកី ណោះ អ្នែ ជ្រើតៗ អន់ខូ លូ ពេត្រុះ លូ យូហាន លើយ។ កាំឡាំង ទិខូ ញម ខាក់ ណោះ ពូ សាតាក់ ឡាំ អ្នែ ជុំ ពេត្រុះ លូ យូហាន ហះ ចារ អញជុង ប៉ាន់ទយ ឡាក់ ពូ អើ ជា «ចារ សាឡុម៉ុន»។

១២ ពេត្រុះ ប៉ប័ នីណោះ អើ កាប លូ ពូ ផា «អើ អុះ មី អ៊ីស្រា អើល ញ៉ា ត្រុត់ អន់ដីស ញុម ខាក់ កា សារ អា? ញ៉ា ត្រុត់ អន់ ដីស ស៊ូ អ្វី ប៉ាញ ចាក់ ហៃ ញីន នីអៀ? អន់ដីស យីត ផា ញីន អុ តាត់ អន់ដាក់ កាម៉ាក់ អា ញុន អំវាញ ញីន តាំងឡា ប? លើ ញុន ញីន ប៉ាណូស ដាក់ កាខាក់ ប?

១៣ ប្រ្រឹះ រត្តិ អាប្រាហាំ រត្តិ អ៊ីសាក់ លូ រត្តិ យ៉ាកុប យី ប្រ្រឹះ ម៉ះ រត្តិ យ៉ាក់ ពិន ឡឹង ម៉ោហ ពៃ អើ តាំប៉ោក ហារ យីស៊ូ ឡាក់ ប្រ្រឹត្តិ ងារ កា អើ។ អន់ដីស រ៉ុប យីស៊ូ អន់ ពូ ប្រ្រឹត្តិ បាប លូ អន់ ដីស អុ បិច អុ ចៃ កា អើ ហះ ម៉ាត់ រត្តិ ពីឡាត ផះ អើ បិច ឡើយ យីស៊ូ ពៃ។

១៤ អន់ដីស អុ បិច អុ ចៃ កា បក់ ដាក់ ឡឹង ពូ កា បក់ ត្រង់ ឡឹង ពូ អំបាំង ឡឹង ណោះ អន់ដីស ប្រើ ពូ តោះ ឡើយ ប៉ាណូ ស ឡាក់ ប៉ាន់តៅ ពូ ប៉ាតាង អើ។

១៥ អន់ដីស ប៉ាន់តៅ តាំងឡា អាញ រ៉ុស ហះកា ប្រ្រឹះ បិកកា តយ័ ទី តាត់ អង់រ៉ុស សីត អើ កេះ ញីន អា ហង ប៉ប័ សារ អា ម៉ាត់ ញីន តាំងឡា។

១៦ ញុន កា ញីន ម៉ឹង យីស៊ូ អើ កា តាត់ អន់ដាក់ ប៉ាណូស អា ឡាក់ អន់ដីស ប៉ប័ លូ អន់ហាល កេះ។ អើ ដាក់ ប្រ្រាល តា ទីច កេះ ឡាក់ អន់ដីស ប៉ប័ អា ហង ញុន កា សៀ យីស៊ូ ណោះ ហង។

១៧ «អើ អុះ មី អាញ អុ អន់តត់ ផា អន់ដីស លូ ម្នាក់ ណាំផា អន់ ដីស ប្រឹត្តិ កា យីស៊ូ នីណោះ ញុន កា អន់ដីស អុ ហ្លង់ ដេល។

១៨ ហះកា ប្រ្រឹះ បិកកាតយ័ ប្រឹត្តិ អន់ សារ ទិ អា កើត ពីះ ត្រ ត់ ឡាក់ កា អើ រ៉ះ ពីង ម្នាក់ វាគីយ ម៉ះ អើ ទិទួ ឡឹង អន់ទ្រូល ពៃ

កេះ ផា ប៉ាណូស បក់ ប្រ្រឹះ រឿស អន់ ប្រឹក្រី សាដាច់ ត្រក់ ថុក ប៉ា ណាប ហិ។

១៩ ទីល នីណោះ ហាក់ អុះ ម៉ី ប៊ុនពេង ពុត ពៀក កេះណោះ រឿល សៀ ប្រ្រឹះ បិកកាតយ័ ណារ៉ូ ពិ ម៉ាក់ អែ អ៊ូត ឡាច់ សារ យថ ម៉ះ អន់ដីស។

២០ អែ កា ចឹង អន់ ពុត ពៀក អន់ដីស វ៉ាឡុវ លូ ចឹង ប្រើ យីស៊ី ដីរ ណារ៉ូ ប្រឹក្រី សាដាច់ អន់ដីស ឡាក់ អែ ទ្រៀម ឡឹង អន់ទ្រូល ពែ ហង។

២១ ហះកា កិញអៀ អា យីស៊ី អែ ពឹង ប្លែង ក្បាក់ ប្រ្រឹះ បិកកា តយ័ ចឹង ប្រឹក្រី អន់ គ្រឹប កាណាគី អន់ ដាក់ សិត តែល ទៅ ណា រ៉ូ ឡាក់ កា អែ រ៉ះ ឡឹង សេត ពែ កេះ ពឹង វ៉ាគីយ អែ ឡាក់ ដាក់ ត្រង់។

២២ រក្រី ម៉ូសេ រ៉ះ ផា "ប្រ្រឹះ បិកកាតយ័ ឡាក់ ប្រ្រឹះ អន់ដីស ចឹង រឿស ម៉ោញ ដូរ ឡឹង កាំឡាំង អន់ដីស អន់ ប្រឹក្រី វ៉ាគីយ អែ ឡាក់ កា អាញ អា ដេល។ អន់ដីស ទិខ្ច ត្រក់ សាំយ៉ាំង អន់ កាខាក់ គ្រឹប សារ ឡាក់ កា អែ ចឹង រ៉ះ។

២៣ កាប៉ាច់ កាំឡាំង បក់ ចំអូ ចែ សាំយ៉ាំង អែ បក់ ណោះ ចឹង ត្រក់ តោ អ្នាត ប៉ាសុន ប្រ្រឹះ ឡុត"។*

២៤ គ្រឹប វ៉ាគីយ ប្រ្រឹះ ឡាក់ ទី រ៉ះ ប៉ានីរ ប្រ្រឹះ កាក់ ឡឹង រក្រី សាំ យូអែល ទីល ម្នាក់ អន់តឹក យី អន់ខែ ទិខ្ច រ៉ះ ឡឹង សារ ឡាក់ កើត ពីរ ម៉ាំង ដាវ អា ដេល។

២៥ អន់ដីស អា ហង ឡាក់ គន សោ ម្នាក់ វ៉ាគីយ ប្រ្រឹះ។ សារ

* ៣:២៣ ៣:២២-២៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ១៨:១៥។

ប្រ្រឹះ សាញ៉ា វែរ ពុត លូ រតី យ៉ាត់ អន់ដីស សើត ពែ យី សាំរ៉ាប់
កា អន់ដីស ដេល ឡាក់ អើ កាប លូ រតី អាប្រាហាំ ជា "ត្រឹប ផ្លុង
អ្នែ ពីង អង់កក់ តេះ អា ចឹង ទី សារ ដាក់ ញុន គន សោ អីស"† ។

២៦ ប្រ្រឹះ បិកកាតយ័ រឿស យីស៊ូ ឡាក់ ប្រឹត្តិ ងារ កា អើ ប្រើ
អើ ឡាក់ ណាំង អន់ដីស អន់ទ្រូល ឡឹង ពូ ភៀ អន់ សារ ដាក់ កា
អន់ដីស ទិឌូ យី ប្រឹត្តិ អន់ អន់ដីស ចាក ឡាច់ ឡឹង សារ អូ ដា
ត់»។

៤

សារ ពូ តាត់សិន សារ កា ពេត្រុះ លូ យូហាន

១ ផះ ពេត្រុះ លូ យូហាន អ្នែ រ៉ះ កា កាំឡាំង ណោះ ទី មូត ក្រា
ត់ រ៉ាម៉ះ ប្រ្រឹះ លូ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ លូ មូត សាឌូស៊ី
ពីះ ទីល។

២ ពូ អីក កា ពេត្រុះ លូ យូហាន បាំងហៀន មូត ប៉ាសុន ជា
ប៉ាណូស តើ ចឹង រឿស សីត ញុន កា យីស៊ូ រឿស សីត កេះ។

៣ ណោះ ហង បះ ពូ រុប ពេត្រុះ លូ យូហាន ចែត ខុក ទីល កាំ
លី ដាវ តាយ៉ាង ខង ដាវ ណោះ អើ ក្បាម៍ ម៉ាំង កេះ។

៤ ហះកា កាំឡាំង បក់ កាតាំង អន់ខៃ បាំងហៀន ណោះ អៀង
ដូវ ម៉ុត សៀ ណោះ ហង បះ ចំលួន កាំឡាំង សៀ ធម ហាំង
អៀង ទីល ៥០០០ ដូវ កាត់ ដឹង កាម៉ាក។

៥ ប៉ាត់ ដាវ តាយ៉ាង មូត ម៉ែត ណាំផា មូត ក្រាត់ តាំងកង់ លូ
មូត ណោយូ បាំងហៀន ចាបាប ពីះ ប៉ាតុំ លូម គូប សោប ពីង
មៀង យេរូសាឡឹម។

† ៣:២៥ ៣:២៥ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១២:៣។

៦ កាណុង កាំឡាំង ពូ ណោះ ទី ឡាក់ កា រតី អាណោះ ឡាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ រតី កែផា យូហាន* អាលេកសានត្រុះ លូ ខាប័ខ្ល ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ ទិណោះ។

៧ ពូ កា អ្យក់ ពេត្រុះ លូ យូហាន អន់ អន់ខែ អន់តាវ ហះ ម៉ាត់ ចារពូ លូម កេះណោះ អំបញ្ច ជា «អន់ដីស ប្រ្រៈ ងារ ទិ អា អេង អំវាញ ញ៉ា ? ញើ ប្រើ អន់ដីស ប្រ្រៈ ងារ អា ?»

៨ ផះ ណោះ ប៉ាងាតី ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ញើក ពេត្រុះ ណោះ ហង បះ អើ កាប លូ ពូ ជា «អី អុះ មី ឡាក់ ណាំផា កាំឡាំង លូ ឡាក់ បាំងហៀន ពូ

៩ ងារ អា អន់ដីស អំបញ្ច ញើន ឡើង សារ ដាក់ ឡាក់ ញើន តាត់ អន់ដាក់ ប៉ាណូស កាជក អា។

១០ ប៉រ អន់ដីស លូ ប៉ាសុន អ៊ីស្រាអែល ទិខូ អន់ អ៊ូ អន់តត់ ជា កាម៉ាក់ អ៊ែ ហះ ម៉ាត់ អន់ដីស អា អើ ដាក់ ប្រ្រាល កេះ ញុន អំវាញ អើញ យីស៊ូ ឡើង តេះ ណាសាវែត បក់ អន់ដីស ប៉ង ប៉ាន់តៅ ពីង អ៊ឹង គីង ពៃ ហង ហះកា ប្រ្រៈ បិកកាតយ័ តាត់ អង់រីស សីត អើ កេះ។

១១ អើ ណោះ ហង ឡាក់ កា ពូ ច្រាត់ រ៉ះ ជា "អំហ្គោ អន់ដីស ឡាក់ កា វ៉ាគីយ ប្រ្រៈ ហី ហីរ អ្នត កិញអៀ អើ កេះ អំហ្គោ សាំ ខាន់ ឡើង ពូ"។†

១២ កាយ ឡើង យីស៊ូ អុ ទី បក់ ញើ អ៊ូ តង់ ប៉ាណូស អន់ វ៉ាវ៉ាច ឡើង សារ តៅ អុះ ខង អន់តេះ ប្រ្រៈ បិកកាតយ័ អុ ទី អន់ ប៉ាណូស ញើ ណារតាង ឡើង យីស៊ូ ជីរតង់ ពិន អន់ វ៉ាវ៉ាច អុះ»។

* ៤:៦ ៤:៦ យូហាន អា អុ ត្រុត យូហាន ឡាក់ សីះ យីស៊ូ កា អុ ត្រុត យូហាន ឡាក់ បាំងហុ ប៉ាណូស ណោះ អុះ។ † ៤:១១ ៤:១១ ប៉រ ហៃ ផាប អញសើ ប៉ានេ ប្រ្រៈ (ទុនក/តម្កើង) ១១៨:២២។

១៣ ផះ ពូ ប៉ប័ ពេត្រុះ លូ យូហាន ទី ពុត ខីន កាប នីណោះ ពូ ញម ខាក់ ខង ពូ អ៊ូ អន់តត់ ជា អន់ខៃ ណោះ ប៉ាសុន ដោច អូ ទី ហៀន ហាំ អុះ ពូ កា អ៊ូ ដេល ជា អន់ខៃ ណោះ យើយ ចាក ពូយ យីស៊ី។

១៤ ហះកា ពូ អ៊ូ ទី ទ្រង ចឹង តើល ប៉ានីរ អន់ខៃ អុះ ខង ប៉ប័ ប៉ាណូស បក់ អន់ខៃ តាក់ អន់ដាក់ ពែ កា អ៊ូ អន់ខូ ហះ ណោះ ដេល។

១៥ ណោះ ហង បះ ពូ ប្រើ អន់ខៃ ឡាច់ ឡឹង ចារ ពូ លូម កេះ ណោះ ពូ ពឹកសា គូប ជា

១៦ «ពិន ចឹង ប្រើ តីចម៍ កា ម្នាក់ ពៀរ ដូវ អា ? ខង កាំឡាំង អ៊ូ ពឹង មៀង យេរុសាឡឹម ទិខូ អ៊ូ អន់តត់ កេះ ឡឹង សារ អំរ៉ាញ អីញ អន់ខៃ ប្រើ ណោះ។ ពិន អ៊ូ អ៊ូ ប៉ាតែក ជា អ៊ូ ទី សារ អំរ៉ាញ អីញ កើត ពីរ អុះ។

១៧ ទីល នីណោះ ពិន ត្រក់ ទីប អន់ខៃ ជេ អន់ អន់ខៃ រ៉ះ កា ពូ អន់ខៀត ណារ ឡឹង សារ យីស៊ី អា»។

១៨ ពូ កា អើ អន់ខៃ ពៀរ ដូវ ម៉ុត ណារ កេះណោះ កាប កា អន់ខៃ អូ អន់ បាំងហៀន ណារ អុះ ឡឹង សារ យីស៊ី ណោះ។

១៩ ហះកា ពេត្រុះ លូ យូហាន តើល ពូ ជា «អន់ដីស យីត ហៃ លូង ! ប្រើ បិកកាតយ័ បិច អន់ ញិន ប្រើ ពូយ អន់ដីស ញ៉ា ប្រើ ពូយ អើ ?

២០ ញិន អ៊ូ អ៊ូ អោន លូ អ្នាត រ៉ះ ឡឹង សារ ឡាក់ ញិន ទី ប៉ប័ ទី កាតាំង ណោះ អុះ»។

២១ ពូ ណាំង ទ្រង បិច ចែក ចូត អន់ខៃ អ៊ូ ទី អុះ ខង ទី ម្នាក់ ប៉ា សុន កាប ប៉ានេ ប្រើ ទិខូ ទិខៀន ញុន កា សារ ឡាក់ កើត ពីរ

ណោះ។ ទីល នីណោះ ក្រំ ពីកសា ពូ កាប បាំងអ្សក កា អន់ខែ
ពៀរ ដូវ កេះណោះ ឡើយ អន់ អន់ខែ ចាក សីត។

២២ កាម៉ាកី បក់ ដាត់ ញន កា អំរាញ ប្រ្លោះ ណោះ អាញ អើ
៤០ សាណាំ សល់ កេះ។

សារ មូត សៀ យីស៊ូ ម៉ន់ ប៉រ អន់ ទី ពុត ខិន

២៣ ប៉ាត់ ពូ តោះ ឡើយ ពេត្រុះ លូ យូហាន កេះ អន់ខែ កា
ចាក ឡាំ ណាំង គួប អន់ខែ កេះណោះ រ៉ះ ឡឹង សារ មូត ម៉ែត
ក្រាត់ រ៉ាម៉ះ ប្រ្លោះ លូ មូត ក្រាត់ តាំងកង់ កាប កា អន់ខែ ណោះ។

២៤ កាតាំង ពេត្រុះ លូ យូហាន រ៉ះ ឡឹង សារ ណោះ អន់ខែ វែវ
ពុត ម៉ន់ អើ ប្រ្លោះ ផា «អី ប្រ្លោះ ឡាក់ តាំងឡា បាំងកើត តេះ ប៉ែង
ទៀក សាឡឹត សាឡាយ លូ ត្រឹប កាណាតី ញ៉ាៗ ទិណោះ

២៥ អីស អន់ រតី ញិន សាដាច់ ដាវីត កាប ពួយ ប៉ាដាតី ប៉ាលឹង
ដាត់ កាខាក់ ផា៖

"ញ៉ា ត្រត់ សុនសាត អន់ទៀត ប៉ាណាំ គួប កើត សារ តាប៉ុញ តា
ប៉ាក់ នីអៀ?

ញ៉ា ត្រត់ កាំឡាំង ប៉ាសុន ប៉ាណាំ គួប យីត ប៉ាសាំង លូ
ប្រ្លោះ នីអៀ អូ ទី ខា អុះ ?

២៦ មូត សាដាច់ ពីង អង់កក់ តេះ លូ មូត ម៉ែត ណាំផា ប៉ាតុំ គួប
សោប ប៉ាសាំង លូ ប្រ្លោះ បិកកាតយី
លូ ប៉ាសាំង លូ បក់ ប្រ្លោះ រឿស អន់ ប្រឹតី សាដាច់ ដេល"។‡

‡ ៤:២៦ ៤:២៥-២៦ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លោះ (ទំនុក/តម្លឹង)
២:១-២។

២៧ តាទីច ហង កាណុង មឿង អា សាដាច់ ហេរត លូ ប៉ុនទី ពីឡាត ប៉ាតុំ គូប សោប លូ សុនសាត អន់ទៀតៗ លូ ទី ប៉ាសុន អី ស្រាអើល អន់ជា ដេល ម៉ុត ពុត ប៉ាសាំង លូ យីស៊ូ ឡាក់ ប៉ាណូ ស ដាក់ ប្រើគី ងារ កា អីស ឡាក់ អីស រើស ប្រើ ប្រើគី សាដាច់ ណោះ។

២៨ ពូ ប៉ាណាំ គូប សោប ប្រើគី នីអៀ ត្រង់ ឡាក់ កា អីស យីត ឡឹង អន់ទ្រួល ពែ កេះ ញន អំរាញ អីញ ម៉ះ អីស។

២៩ អីប្រើ៖ បិកកាតយំ កិញអៀ អា បំរី អីស ហៃ សារ ពូ ប៉ាង អ្សក ញិន ឡាក់ ទុច អីស លូ បំរី អីស តង់ អន់ ញិន ទី ពុត ខិន រ៉ះ ប៉ានីរ អីស ណើ។

៣០ បំរី អីស តាំបាង សារ អំរាញ អីញ តាត់ អន់ដាត់ ម្នាក់ អីត ពូ ញន កា ញិន រ៉ះ សិច យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រើគី ងារ កា អីស»។

៣១ កេះ អន់ខែ ម៉ន់ កេះ ផាឌី យើល ចារ អន់ខែ អ្នែ ណោះ កាខា ក់ អន់ខែ ទី ប៉ាងាតិ ប៉ាលឹង ប្រើ៖ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ គ្រីប ដូរ។ កេះណោះ អន់ខែ ខិន ខាក់ ហង ចាក រ៉ះ ប៉ានីរ ប្រើ៖ កា ពូ។

សារ ម្នាក់ សៀ យីស៊ូ ដែក វ៉ាស អំប៉ាស

៣២ ផះ ណោះ កាំឡាំង បក់ សៀ យីស៊ូ ទិខូ ទី ពុត ពៀក ដឹង ម៉ោញ អូ ទី បក់ ពៀ យីត ផា វ៉ាស អន់ខែ ទី យី កាណាគី សាន់ ទូ អុះ។ អន់ខែ អ្សក កាណាគី លូ វ៉ាស ម៉ះ អន់ខែ ប៉ាតុំ ប្រើគី កា ណាគី រួម ទិខូ។

៣៣ កាប៉ាច់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ១២ ដូរ អន់ខែ ទី អំរាញ ហើ ង ខាក់ ហង ចាក រ៉ះ ឡឹង សារ យីស៊ូ រីស សីត កេះ លូ ប្រើគី ផា

ញ៉ាន រ៉ះ កា ពូ អន់ អូ ឡឺង សារ ណោះ ហង។ ប្រ្រឹះ បិកកាតយ័ ដាត់ ពុត កាខាក់ កា កាំឡាំង អន់ខែ ទិឌូ។

៣៤ កាណុង កាំឡាំង អន់ខែ អូ ទី ញើ តាបាយ កាសត់ អុះ ខង កាំឡាំង អន់ដា ឡាក់ ទី តេះ មីរ តេះ ហី អន់ខែ ប្រូ អ្យក់ លៀន

៣៥ ជីន អន់ កា មូត រ៉ះ ប៉ាតាង យីស៊ូ ១២ ដូវ។ កេះណោះ អន់ខែ ដែក លៀន ណោះ អន់ កា ពូ ពួយ សារ ពូ តងកាន ណោះ ហង។

៣៦ ទី កាម៉ាក់ ម៉ោញ ដូវ សិច យូស៊ីប អែ កា ផ្លង់ លេវី កើត ពីង តាគ្វាល់ គីប្រ្រឹះ មូត រ៉ះ ប៉ាតាង យីស៊ូ អន់ សិច អែ ផា បាណា បះ ទី ណី ផា «ប៉ាណូស បាំងហោក ពុត ញើក ពូ»

៣៧ អែ ប្រូ មីរ អែ កេះណោះ អ្យក់ លៀន ជីន អន់ កា មូត រ៉ះ ប៉ាតាង យីស៊ូ និះទៅ ដេល។

៥

សារ អាណាណះ លូ សាក្រីវ៉ា ប្រូ មីរ

១ កេះណោះ ទី កាម៉ាក់ ម៉ោញ ដូវ ណារូ សិច អាណាណះ កា ម៉ោញ អែ សិច សាក្រីវ៉ា អន់ខែ កា ប្រូ មីរ អន់ខែ ដេល។

២ អន់ខែ ក្លោ កាម៉ោញ វែវ ពុត គូប សោប អោន គម លៀន ម៉ោញ ចានែក កា អន់ខែ ទៅ កេះណោះ អ្យក់ ចានែក បក់ អែ សល់ ឡាក់ ជីន អន់ កា មូត រ៉ះ ប៉ាតាង យីស៊ូ។

៣ ហះកា ពេត្រុះ កាប កា អាណាណះ ផា «អាណាណះ! ញ៉ា ត្រត់ ប្រ្រឹះ បឹត សាតាំង ប៉ាណាំ ពុត ញើក អីស អន់ ខីន ពួង កា ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាត់ កាខាក់ អោន គម លៀន ប្រូ តេះ ណោះ ម៉ោញ ចានែក នីណោះ? »

៤ ប៉ាន់ជាពែ តេះ ណោះ តេះ អីស ហង កេះណោះ អីស ប្រូ អ្សក់ លៀន អីស យរ លៀន ណោះ តាម ពុត អីស កា ដាក់ ដេល។ ញ៉ា ត្រគ់ អីស ទី ពុត ប្រគ់ នីអៀ? អីស តាំពូង កា ប្រ្រឹះ បិកកាតយ័ អូ ត្រគ់ តាំពូង ដឹង កា ប៉ាណូស អុះ»។

៥ កេះ អាណាណោះ សាំយ៉ាំង ពេត្រុះ កាប កេះ អែរី កា ប៉ក់ កា តាច់ កាស៊ី តាំងហើម តោ ឡូត។ ទី កាំឡាំង បក់ កាតាំង លៅ សារ ណោះ ពូ អ្សត ខាក់។

៦ ម្ហត តាតាម កា សាឡប់ ប៉ាទ្រូ អាណាណោះ កេះណោះ តូង ឡាំ តប់។

៧ ប៉ែង មង ឡឹង ណោះ កា ទីល កាម៉ាញ៉ា អាណាណោះ អែរី អូ អូ ក្លឹង ឡឹង សារ ក្លោ អែរី ណោះ។

៨ ពេត្រុះ កា អំប៉ញ៉ា អែរី ជា «រៈ ហៃ ប៉ុប ចំ អន់ដីស ប្រូ តេះ ណោះ ពែ ទី លៀន ដឹង ណោះ ហង ប?» អែរី តើល ជា «អីះ ដឹង ណោះ ហង»។

៩ កេះណោះ ពេត្រុះ កាប កា អែរី ជា «ញ៉ា ត្រគ់ អន់ដីស រែវ ពុត ម៉ុត តោរ គូប អន់ដីស ពូង កា ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ បិកកាតយ័ នីអៀ សាមគី កា ចឹង អូ ទី ម៉ុត ប? ហៃ តោ កាំឡាំង សីត ឡឹង តប់ ប៉ាទ្រូ ក្លោ អីស ពូ ក្សាម ចឹង ម៉ុត ទីល អំប៉ារ កេះ។ ពូ ចឹង តូង អីស ដេល»។

១០ ផាឌី អែរី កា ប៉ក់ គ្រុប ហះ ជុង ពេត្រុះ កេះណោះ កាតាច់ កាស៊ី តាំងហើម តោ ឡូត។ ម្ហត តាតាម សីត ឡឹង តប់ ប៉ាទ្រូ ប៉ប អែរី តោ កេះ ពូ កា តូង តប់ អែរី សានែង ប៉ាទ្រូ ក្លោ អែរី ណោះ ហង។

១១ ក្រី ហៀន សារ ប្រើ៖ ទិដ្ឋ អ្នក ខាក់ កាំឡាំង បក់ កាតាំង លៅ សារ ណោះ កា អ្នក និះទៅ ដេល។

សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ប្រើគី សារ អំរាញ អីញ

១២ រ៉ាំងរ៉ាំង ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ប្រើគី សារ អីញ អំរាញ លូ សារ កេង ខាក់ អៀង ពីង ប៉ាសុន។ កាំឡាំង បក់ សៀ ពីះ តុំ លួម គួប លើយៗ ពីង ចារ សាឡូម៉ូន។

១៣ កាំឡាំង អូ សៀ យីស៊ី អូ ទី ពៀ ខិន អ្នែ អន់ខូ លូ អន់ខែ ហង យី៖ នីណោះ កាតាម ពូ ទិដ្ឋ អ្សិល កូតី កា អន់ខែ។

១៤ ទី កាំឡាំង ម៉ុត សៀ យីស៊ី ទីប កាម៉ាក់ ទីប អង់កាន់ ហ៊ឹង អៀង ៗ។

១៥ ញុន កា សារ អំរាញ អន់ខែ ប្រើគី ណោះ ពូ តូង អ្នក ប៉ាណូ ស អីត អន់ តែប ពីង ត្រិ ពីង ពេល អ្នែ រទ្រង ភៀ បិច ដឹង កា កី ពេត្រុះ កាន់ទីង ពីង បក់ អីត បក់ អន់ដា ផះ អ៊ែ ចាក ទ្រង ម៉ាក់ ចឹង ដាក់ ឡុត។

១៦ ទី កាំឡាំង អៀង ពីះ ឡឹង ស្រុក អន់ទៀត ឡាក់ អ្នែ ក្សាម មៀង យេរូសាឡឹម ទីប តូង អ្នក ពីះ ប៉ាណូស អីត ពូ លូ ប៉ាណូ ស ប្រើ៖ ប្រើគី ដេល។ អន់ខែ ទីណោះ កា ដាក់ ប្រ្រាល់ ត្រឹប ដូរ ហង។

សារ ពូ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ី

១៧ កាប៉ាច់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ៖ លូ កាំឡាំង ម្នាក់ សាខុស៊ី ឡាក់ គួប អ៊ែ ណោះ អន់ខែ អីត ពុត សាណឹង ខាក់។

១៨ ណោះ ហង អន់ខែ ប៉ាណាំ គួប ពីះ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ី ចែត កាណុង ខុក រួម។

១៩ ទីល ប៉ាក់ កាម៉ាំង ទី បិយ ប្រ្រឹះ បិកកាតយ័ ពីះ បើក អំប៉ារ ខុក អន់ អន់ខែ ចាក ឡាច់ ទីប អន់តត់ ជា

២០ «ចាក ឡាច់ ប៉ាក់ រ៉ាំង រ៉ាម៉ះ តោ ពិ ! អ្សត រ៉ះ អន់ ពូ សាឃុំ ង ប៉ានីរ ប្រ្រឹះ ឡាក់ ប្រឹគី អន់ ប៉ាណូស រ៉ុស»។

២១ កាតាំង បិយ ប្រ្រឹះ រ៉ះ នីណោះ អន់ខែ កា ចាក ឡាច់ ប៉ាក់ រ៉ាំង រ៉ាម៉ះ ឡឹង កាំលី ប៉ាំងហៀន ពូ ប៉ាក់ ណោះ។

ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ កាំឡាំង បក់ អ្នែ អន់ខុ លូ អើ ពីះ តុំ គូប អើ ក្រុំ ពិកសា រ៉ាតីស។ យី មុត ម៉ែត ក្រាត់ អ៊ីស្រាអែល ទិ ខុ។ កេះណោះ ពូ ប្រើ បក់ ញ៉ាម ឡាច់ អ្សត រ៉ះ ប៉ាតាង យីស៊ូ ឡឹង ខុក។

២២ មុត បក់ ញ៉ាម ឡាច់ ទីល ប៉ាក់ ខុក ណោះ ហៃ អន់ខែ អូ ប៉ប កេះ កា រ៉ុល សីត រ៉ះ កា ពូ ផា

២៣ «ញីន ឡាច់ ទីល ប៉ាក់ ខុក កេះ ប៉ប អំប៉ារ អ្នែ កាត្រើត ដាក់ និះទៅ មុត បក់ អ្នែ ញ៉ាម អំប៉ារ កា អ្នែ ហះ ណោះ ដេល ហះ កា ប៉ាក់ ញីន បើក អំប៉ារ ខុក ហៃ អូ ទី ប៉ប បក់ ញី អ្នែ កាណុង ណោះ អុះ»។

២៤ សាត់ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ លូ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ កាតាំង សារ ណោះ អន់ខែ អូ អូ ចឹង យីត នីចម៍ អូ អូ កា សារ អា ចឹង កើត នីចម៍ ណារ៉ុ។

២៥ ផះ ណោះ ទី ប៉ាណូស ម៉ោញ ដូវ ចាក ម៉ុត រ៉ះ កា ពូ ផា «មុត ឡាក់ អន់ដីស រ៉ុប ចែត ខុក ពៃ កិញអៀ អន់ខែ ផះ អ្នែ ប៉ាំង ហៀន មុត ប៉ាសុន ប៉ាក់ រ៉ាំង រ៉ាម៉ះ ប្រ្រឹះ តោ»។

២៦ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ ប្រ្រឹះ កា ណាំផា គន តា ហាន ឡាច់ អ្សត រ៉ះ ប៉ាតាង យីស៊ូ ហះកា ហ៊ុត អា អន់ខែ អូ

ទី ពីត សាប្តាត៍ អុះ ខង អ្សក កា ម្នាក់ ប៉ាសុន ហ៊ីរ អន់ខែ លូ អំ ហ្គោ។

២៧ ទីល ប៉ាត់ ចារ ពូ លួម កេះ ពូ កា ប្រើ អន់ខែ អន់តាវ ហះ ងីរ ម្នាក់ ពីតសា វ៉ាតីសៗ។ កេះណោះ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ កាប ផា

២៨ «ញីន រ៉ះ កាខាក់ កេះ កា អន់ដីស ពែ ផា អូ អន់ ប៉ាងហៀន រ៉ះ កា ពូ យរ សិច ប៉ាណូស ណោះ ហះកា កិញអៀ អា អន់ដីស ប៉ាងហៀន ពូ ប៉ាញី ទីប មៀង យេរុសាឡឹម។ អន់ដីស កា បិច កាប ប៉ាងអាល ញីន ផា ប៉ាន់តៅ អ៊ែ ណោះ ដេល»។

២៩ ហះកា ពេត្រុះ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀតៗ តើល ផា «ញីន ត្រត់ សាំយ៉ាង ប្រ្រឹះ បិកកាតយ័ ក្វា ឡឹង សាំយ៉ាង ប៉ាណូស។

៣០ ប្រ្រឹះ ម៉ះ រតី យ៉ាត់ ពិន អ៊ែ តាត់ អង់រីស សីត យីស៊ូ ឡាក់ អន់ដីស ប៉ាន់តៅ អន់ទល ពីង អ៊ឹង * ពែ។

៣១ ប្រ្រឹះ បិកកាតយ័ លឹក ហាវ យីស៊ូ អន់ អ៊ែ តែង សាម៉ា អ៊ែ កេះណោះ អន់ អ៊ែ ប្រឹត ម៉ែត ណាំផា លូ តង ប៉ាណូស អន់ វ៉ាវ៉ាច ឡឹង សារ តៅ។ អ៊ែ ចឹង អន់ អ៊ីស្រាអែល បុនពែង ពុត ពៀក ម៉ាត់ ប្រ្រឹះ អូ អ្សក យ៉ូ សារ យច។

៣២ ញីន ទិខុ អា ហង ឡាក់ ប្រឹត ផាញាន ឡឹង សារ ទិអា ឡាក់ ទី កើត ពី: ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ឡាក់ ប្រ្រឹះ អន់ កា បត់ វ៉ាប សៀ អ៊ែ កា ប្រឹត ផាញាន ឡឹង សារ ណោះ ដេល»។

៣៣ កាតាំង នីណោះ ពូ អីក ខាក់ លូ បិច ប៉ាន់តៅ អ្នាត អន់ខែ ដេល។

* ៥:៣០ ៥:៣០ អន់ទល ពីង អ៊ឹង ប៉រ ហៃ សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ២១:២២។

៣៤ ហះកា កាណុង ក្រុំ ពីកសា ណោះ ទី ម្នាក់ ជាវ៉ាស៊ី ម៉ោញ ដូរ សិច អើ កាម៉ាលៀល។ អើ ឡាក់ ប៉ាណូស អូ ចាបាប់ កេង ប៉ា សុន ទីខ្លួ កា កាប៉ូប អើ ដេល។ អើ អូរ អន់តាវ ហះ ម៉ាត់ ក្រុំ ពីក សា កេះណោះ ប្រើ ពូ អៀក ឡាច់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ តែង ឡើង ប៊ែត។

៣៥ កេះណោះ អើ កាប លូ ពូ ជា «អុះ មី អ៊ីស្រាអែល! ប៉រ ឡា រ៉ាំង ឡើង សារ អន់ដីស បិច ប្រឹក្ចី កា ម្នាក់ អា។

៣៦ ទី សារ ម៉ោញ កើត ពីះ ផះ អន់ទ្រូល ពែ បើ តាន់ ទុញ ប៉ុប ចំ អុះ។ ទី ប៉ាណូស ម៉ោញ ដូរ សិច ចីដះ ជា ឡាកោ អើ ប៉ាណូ ស កេង ខាក់ ចាក ជៀក ពូ កាំឡាំង ចាក ពូយ អើ ទី ៤០០ ដូរ។ អន់តីក ឡើង ណោះ ពូ រ៉ុប ប៉ាន់តោ អើ កាប៉ាច់ កាំឡាំង ឡាក់ ចាក ពូយ អើ ពែ កា សាតាក់ រ៉ាតាក់ រ៉ាតាយ រ៉ាយ គូប ទី អូ ទី សល់ អុះ។

៣៧ អន់តីក ឡើង ណោះ ណារ ផះ រ៉ាំងរ៉ាំង ពូ អើ ប៉ាតុំ ច្រាក់ សិច ចំលួន ប៉ាណូស ពែ ទី កាម៉ាក ម៉ោញ ដូរ ណារ សិច យូដះ ឡើង ខេត កាលីឡេ អើ តាំប៉ោក ឡាកោ លូ ប៉ាណាំ កាំឡាំង អៀង ចាក ពូយ អើ ដេល។ ឡើង ឡើង ណោះ អើ តោ ដេល។ កេះ ណោះ កាំឡាំង បក់ ចាក ពូយ អើ ពែ កា សាតាក់ តាប្រេះ តាប្រោង និះទៅ ដេល។

៣៨ អាញ ជា អាញ កិញអៀ អា អន់ដីស ដៃ រ៉ិនរ៉ាយ ហង លូ ម្នាក់ អា ដៃ ប្រឹក្ចី នីចម កា អន់ខៃ ហង ពិ។ ជា សារ អន់ខៃ ប្រឹក្ចី អា ឡាច់ ឡើង ប៉ាណូស ដោច ណោះ ចឹង អូ កើត អុះ។

៣៩ ហះកា ជា សារ អន់ខៃ ប្រឹក្ចី អា ឡាច់ ឡើង ប្រេះ បិកកា តយ ណោះ អន់ដីស ចឹង អូ ជាម អន់ខៃ អុះ។ ប៉រ ឡា រ៉ាំង អៀ

គ ផែត អន់ដីស កេះ តាម្មីរ លូ ប្រ្រឹះ ប៊ីកកាតយ័»។ អន់ខែ ទិដ្ឋ កា ភម ព្វយ វគី កាម៉ាលៀល ដេល។

៤០ កេះណោះ អន់ខែ អើ ម៉ុត ម្តត រ៉ះ ប៉ាតាង យីស៊ូ ប្រើ ពូ ពីត អន់ខែ លូ អន់តគ់ រ៉ះ ដៃ អន់ អន់ខែ រ៉ះ កា ពូ ណារុំ ឡឹង សិច យី ស៊ូ កេះណោះ រឹស ឡើយ អន់ អន់ខែ ចាក សីត។

៤១ អន់ខែ កា ចាក ឡាច់ ឡឹង ចារ ម្តត ក្រុំ ពីកសា វ៉ាតីស៧ ទីប ទី ពុត ហោក វគ់ ខង ប្រ្រឹះ យីត ជា អន់ខែ ណោះ ប៉ាណូស កានីត ឡាក់ ចឹង ត្រគ់ ទី ពូ ប្រគី អូ ដាក់ កា អន់ខែ ញុន កា សៀ យីស៊ូ។

៤២ រ៉ប់ ងារ អន់ខែ អ្នែ ប៉ាងហៀន ម្តត ប៉ាសុន ទីប ពីង ចារ រ៉ោ ង វ៉ាម៉ះ ទីប ពីង ហី អន់ខែៗ។ អន់ខែ រ៉ះ សារ ដាក់ កា ពូ ជា យីស៊ូ ហង ប៉ាណូស បក់ ប្រ្រឹះ រើស អន់ ប្រគី សាដាច់ ណោះ។

៦

សារ ពូ រើស តាំបើះ ដូរ តង់ ប្រគី ងារ

១ ផះ រ៉ាំងរ៉ាំង ណោះ ទី ចំលួន ពូ សៀ ហើង អៀង ៗ។ ហះ កា ទី ម្តត សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក អន់ ខែ កាប វ៉ាប៊ីក វ៉ាចប់ កា ម្តត សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត អន់ខែ ទៅ ជា ផះ ពូ ជែក លៀន អន់ កា ម្តត អន់ត្រាំ តាច់ សាណា សា ពូ អូ សូរ ហៃ តែង ម្តត អន់ត្រាំ បក់ កាប សុន សាត ក្រិក ណោះ អុះ។

២ កេះណោះ ម្តត រ៉ះ ប៉ាតាង យីស៊ូ ១២ ដូរ អើ ពីះ កាំឡាំង ម្តត សៀ ទិដ្ឋ តុំ គូប លូ កាប ជា «អី អុះ មី អូ យី អន់ ញីន អ្នាត ងារ រ៉ះ ប៉ានីរ ប្រ្រឹះ ភៀ ប្រគី ងារ ជែក លៀន អន់ កា ពូ អុះ។

៣ ទីល នីណោះ ពិ ពិន រឿស ប៉ាណូស ពឹង កាំឡាំង អន់ដីស អា តាំប៊ើះ ដូរ ឡាក់ ពូ អន់ហាល ជា ដាក់ ទីប ហ្សាំង សាឡាច់ លូ ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ម៉ាក់ ញិន ចឹង មប ងារ អា អន់ កា អន់ខៃ ប្រ្លឹក់។

៤ កាប៉ាច់ ញិន ចឹង យីត ដឹង ម៉ន់ អើ ប្រ្លឹះ លូ រ៉ះ ប៉ានីរ ប្រ្លឹះ ហង»។

៥ មូត សៀ ទីខូ កាតាំង សារ ណោះ ត្រគ់ ពុត អន់ខៃ ខា ក់។ ណោះ ហង អន់ខៃ រឿស អ្យក់ សាតេផាន ឡាក់ ប៉ាណូ ស សៀ ប្រ្លឹះ កានីត ទីប ទី ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខា ក់ ប៉ាណាំ ពុត ពៀក ដេល។ ទី ភីលីប ប្រ្លឹខុរុះ នីកាណូរ ទី ម៉ុន ប៉ាមេណា នីកូឡុះ ឡឹង មៀង អន់ទីយ៉ុក ឡាក់ ម៉ុត ប្រ្លឹក់ ពូយ សង់ខុំ អ៊ីស្រាអែល។

៦ កេះណោះ ពូ ប៉ាណាំ អន់ខៃ ឡាក់ ប៉ាក់ មូត រ៉ះ ប៉ាតាង យី ស៊ូ។ ពូ កា ប៉ាណាំ គូប សាប៉ាក់ ម៉ន់ ឡោម ប្រ្លឹះ កា អន់ខៃ តាំប៊ើះ ដូរ ណោះ។

៧ ប៉ានីរ ប្រ្លឹះ ពូ រ៉ះ ណោះ កាតាំង ទីល ប៉ាណូស ហ៊ឹង អៀង។ កាំឡាំង មូត សៀ អ្វៃ ប៉ាក់ មៀង យេរូសាឡឹម កា ហ៊ឹង អៀង ៗ កាខាក់។ មូត ក្រាក់ រ៉ាម៉ះ ប្រ្លឹះ កា ម៉ុត សៀ យីស៊ូ អៀង ដូរ ដេល។

សារ ពូ រ៉ុប សាតេផាន

៤ កាប៉ាច់ សាតេផាន ប្រ្លឹះ អន់ សារ ដាក់ លូ សារ អំរ៉ាញ អីញ កា អែរ។ អែរ អ្ន ប្រ្លឹក់ សារ កេង ខាក់ អ្វៃ កាណុង កាំឡាំង ប៉ាសុន ទីណោះ ប្រ្លឹក់ អន់ ពូ ញម។

៩ ហះកា ទី ពូ ពីរ កាកាប ប៉ាតែក លូ អើ យី បក់ អន់ដា ពីរ ឡឹង រោង ឡាក់ ពូ អើ ផា «រោង មូត រ៉ាវ៉ាច់ ឡឹង ប្រ័តី ទុច»។ មូត ណោះ ពីរ ឡឹង មឿង គីវែន មឿង អា លេកសាន់ទ្រៀ ឡឹង ខេត គីលីគៀ អន់ដា លូ ខេត អាស៊ី អន់ដា។

១០ ហះកា អន់ខៃ ប៉ាតែក អូ ដាមី សាតេផាន អុះ ខង អើ អូ កាប ហ្សាំង សាឡាច់ ពូយ ប៉ានីរ ប៉ាងាត់ ប៉ាលឹង ប្រ័ះ អន់ កា អើ។

១១ នីណោះ ហង កាំឡាំង មូត ណោះ ឡាច់ ណាំង ច្វាល់ ពូ ឡា អើត ឡាអិត ប្រើ ពូ កាប ផា «ញីន កាតាំង ប៉ាណូស អា កាប បី ងាយ វត៌ ម៉ូសេ លូ កាប បីងាយ ប្រ័ះ បិកកាតយំ ដេល»។

១២ ពូ កាប ប៉ាញសុះ កាំឡាំង ប៉ាសុន មូត ក្រាក់ តាំងកង់ លូ មូត ណែយូ ប៉ាំងហៀន ចាបាប់ កេះណោះ រុប សាតេផាន អ្សក់ ឡា ជីន ប៉ាក់ ក្រុំ ពីកសា រ៉ាតីសៗ។

១៣ កេះណោះ ពូ អ្សក់ ពីរ មូត ផាញាន កាប តាំពូង ភៀ ច្រោម សាតេផាន ផា «ប៉ាណូស អា ស៊ី អៃ កាប អូ ដាត់ កា រោង រ៉ាម៉ះ ប្រ័ះ លូ កា ចាបាប់ វត៌ ម៉ូសេ លើយ។

១៤ ញីន កាតាំង អើ យើយ កាប ផា បក់ សិច យីស៊ី ឡឹង តេះ ណាសាវែត ពៃ ចឹង យ៉ះ អ្នត រោង រ៉ាម៉ះ ប្រ័ះ ទីប ចឹង តូរី សង់ ខុំ ឡាក់ វត៌ ម៉ូសេ មប អន់ កា ពិន ពៃ ដេល»។

១៥ កាំឡាំង ទិខូ អៃ កាណុង ក្រុំ ពីកសា ណោះ ប៉ាញចាក់ ហៃ សាតេផាន។ ពូ បីបី ម៉ុះ ម៉ាត់ អើ តាតាវ ឡាក់ កា ម៉ុះ ម៉ាត់ បិយ ប្រ័ះ ដេល។

៧

១ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ អំប៊ញ់ អែរ ផា «ញ៉ា អីស កាប នីណោះ តាទីថ ប ?»។

សារ សាតេផាន តើល សារ ពូ ប្រោម

២ សាតេផាន តើល ផា «អី អុះ ម៉ី ក្លឹញ រ៉ា ប័រ អន់ដីស សាំយ៉ា ង ហិ។ សើត ពៃ ប្រ្រឹះ បិកកាតយ័ ឡាក់ ទី តាតារ ក្លាក់ តាំបាង ឡាកោ អន់ កា រ៉គី ពិន អាប្រ្រាហាំ ប័ប ផះ អែរ អែរ ពីង ប៉ាថេត ហះ តារ៉ង តាំងលេ ញៀរ បើ ឡាំ ប៉ាក់ ស្រុក ហារ៉ាន់ ពៃ។

៣ ផះ ណោះ ប្រ្រឹះ រ៉ះ កា អែរ ផា "ហាក់ ចាក ឡាច់ ឡើង ស្រុក អីស កើត លូ ឡាច់ ឡើង ផ្លុង រ៉ាច់ អីស ឡាំ ប៉ាក់ ប៉ាថេត ម៉ោញ ណារ ឡាក់ អាញ ចឹង តាំបាង កា អីស"។*

៤ រ៉គី អាប្រ្រាហាំ កា ចាក ឡាច់ ឡើង ប៉ាថេត សុនសាត ខាល់ ដេ ណោះ ឡាំ អែរ ប៉ាក់ ស្រុក ហារ៉ាន់។ អន់តីត ឡើង ពី អែរ តៅ ប្រ្រឹះ បិកកាតយ័ ប៉ាណាំ អែរ ឡាច់ ឡើង ស្រុក ណោះ ឡាំ អែរ ពីង ប៉ាថេត ឡាក់ អន់ដីស អែរ រ៉ប ដារ អា ឡុត។

៥ ហះកា ប្រ្រឹះ អូ អន់ អែរ ទី ប៉ាដក់ ញ៉ា អុះ អែរ ពីង ប៉ាថេត អា យ័ តេះ បគី ដឹង តាំបាង ជុង កា អូ ទី ដេល។ ហះកា ប្រ្រឹះ សាញ៉ា ផា ចឹង អន់ ប៉ាថេត ទី អា កា អែរ លូ កា ផ្លុង រ៉ាច់ អែរ យ័ អែរ បើ តាន់ ទី គន កាតាម។ †

៦ ប្រ្រឹះ បិកកាតយ័ រ៉ះ កា អែរ ផា "ផ្លុង រ៉ាច់ អីស ចឹង អែរ អង់ រ៉ាម៉ ប៉ាក់ ប៉ាថេត ពូ អន់ទៀត ប៉ាណូស ពីង ប៉ាថេត ណោះ ចឹង អ្សក់ ផ្លុង អីស ប្រគី ទុច ទីប ប្រគី បាប អន់ខៃ កាខាក់ ទុញ ៤០០ សាណាំ។

* ៧:៣ ៧:៣ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១២:១។ † ៧:៥ ៧:៥ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៧:៨។

៧ ហះកា អាញ ចឹង ចែក ថ្ងៃ សុនសាត បក់ អ្សក់ អន់ខែ ប្រើក៏ ទុច ណោះ។ ឡើង ឡើង ណោះ អន់ខែ ចឹង ឡាច់ ឡើង ប៉ាថេត ណោះ ពីរ សាំប៉ះ រ៉ាម៉ះ អាញ ហះ ចារ អា ឡត"។‡

៨ «កេះណោះ ប្រើ៖ ប៊ិកកាតយ័ អន់ ចាបាប់ កាសិត អង់ការ កា រ៉ក៏ អាប្រាហាំ ផះ ប្រើ៖ ប្រើក៏ សារ សាញ៉ា វែវ ពុត លូ អើ។ S ខ ណោះ ហង បះ ផះ អ៊ីសាក់ កើត ទី តាំងហាម ដាវ កេះ រ៉ក៏ អាប្រាហាំ កា កាសិត អង់ការ ឡត អ៊ីសាក់ កា កាសិត អង់ការ កា គន អើ យ៉ាកុប រ៉ក៏ យ៉ាកុប កា កាសិត អង់ការ កា ម្នាក់ គន អើ ទី ១២ ដូវ ឡាក់ រ៉ក៏ ពិន ដេល។

៩ ម្នាក់ រ៉ក៏ ពិន កា ទី ពុត សាណឹង សាណើស កា អុះ អន់ខែ យូ សើប អន់ខែ កា ប្រើ អើ អន់ កា ពូ អ្សក់ ឡាំ ប្រើក៏ ទុច ប៉ាត់ ប៉ាថេត អ៊ីស៊ីប ហះកា ប្រើ៖ ប៊ិកកាតយ័ អ្នែ អន់ខូ លូ អើ។

១០ ប្រើ៖ កា តង់ អើ អន់ រ៉ា រ៉ា ច់ ឡើង សារ ឡាំ បា ក ទី ណោះ ទីប ប្រើក៏ អន់ អើ ហ្សាំង សាឡាច់ ត្រត់ ពុត សាដាច់ ប៉ា ថេត អ៊ីស៊ីប សាដាច់ កា ប្រើ អើ រ៉ាំងហៃ ប៉ាថេត អ៊ីស៊ីប លូ ប្រើ អើ រ៉ាំងហៃ ហី សាដាច់ ដេល។

១១ ផះ រ៉ាំងរ៉ាំង ណោះ កើត ឡាយិត ឡាំងរ៉ាញ កាខាក់ ប៉ាញ ទីប ប៉ាថេត អ៊ីស៊ីប លូ ប៉ាថេត កាណាន ប្រើក៏ អន់ ទី សារ ឡាំ បា ក កាខាក់។ ម្នាក់ រ៉ក៏ ពិន អន់ខែ ណាំង សាណា ញ៉ា សា កា អូ ទី អុះ។

១២ ផះ ណោះ រ៉ក៏ យ៉ាកុប កាតាំង លៅ ជា ប៉ាត់ ប៉ាថេត អ៊ីស៊ីប ទី ញ៉ា អើ កា ប្រើ ម្នាក់ រ៉ក៏ ពិន ឡាំ ប៉ាត់ ប៉ាថេត ណោះ លើក ទី ម៉ៅញ។

‡ ៧:៧ ប្រើ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៥:១៣-១៤។ S ៧:៨ ៧:៨ ប្រើ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៧:១-១៤។

១៣ ប៉ាគំ លឹក ទី ពៀរ យូសែប រ៉ះ កា ម្តត អុះ ម៉ី អើ អន់ អន់ហ្គាល់ អើ ណោះ សាដាច់ ប៉ាថេត អ៊ីស៊ីប កា អន់ហ្គាល់ អុះ ម៉ី យូសែប ដេល។

១៤ កេះណោះ យូសែប ប្រើ ពូ ឡាំ អ្សក់ ពី អើ វគី យ៉ាកុប លូ ផ្លង់ រ៉ាច់ អើ ទី ៧៥ ដូរ ណោះ ដេល។

១៥ វគី យ៉ាកុប កា ឡាំ អ្នែ ប៉ាគំ ប៉ាថេត អ៊ីស៊ីប អើ កា តៅ ប៉ាគំ ណោះ ហង ម្តត វគី ពិន កា តៅ ពីង ប៉ាថេត ណោះ ដេល។

១៦ ពូ កា ប៉ាទុក ប៉ាទ្រូ វគី យ៉ាកុប លូ ប៉ាទ្រូ ម្តត វគី ពិន សីត តប់ ប៉ាគំ ស្រុក ស៊ីតែម កាណុង រ៉ុង អំហ្គោ ឡាក់ វគី អាប្រាហាំ ទី តាច់ ឡឹង គន សោ វគី ហេម៉ូរ ពីង ស្រុក ស៊ីតែម។ *

១៧ «ប៉ាគំ ក្បាម ចឹង ទីល ដាវ ប្រ្រះ បិកកាតយ័ ត្រគំ ប្រគំ ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា លូ វគី អាប្រាហាំ កេះ សុនសាត ពិន កា កើត ចំលួន ហឹង អៀង ៗ ពីង ប៉ាថេត អ៊ីស៊ីប ណោះ។

១៨ ហះកា ឡែង ឡឹង ណោះ ទី សាដាច់ ណាវ ម៉ោញ ណារ៉ូ រ៉ា ងហៃ ប៉ាថេត អ៊ីស៊ីប អើ អូ អន់ហ្គាល់ យូសែប អុះ។

១៩ សាដាច់ ណាវ ណោះ អើ ប៉ាញ៉ា ខាក់ កា សុន សាត ពិន លូ ប្រគំ បាប វគី ពិន យ៉ិប ទីប អើ បាំងខំ ប្រើ អន់ខែ អ្នាត អូ អន់ រង អុះ គន ឡន់ អន់ខែ ណោះ ម៉ាគំ ចឹង តៅ។ †

២០ «វគី ម៉ូសេ កា កើត ពីង រ៉ាងហាវ ណោះ ដេល សាស្វា អើ ដាក់ ឡាយ៉ាម ខាក់ ត្រគំ ពុត ប្រ្រះ បិកកាតយ័។ មើត ពី អើ រង រ៉ាងហៃ អើ កាណុង ហី ទី ប៉ែង ខៃ។

២១ ប៉ាគំ មើត ពី អ្នាត អើ កេះ ទី គន អង់កាន់ សាដាច់ អ៊ីស៊ីប អ្សក់ រង អើ ប្រគំ គន អើ តាំងឡា។

* ៧:១៦ ៧:៩-១៦ សារ យូសែប អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៣៧:១-៥០:២៦។ † ៧:១៩ ៧:១៧-១៩ ប័រហៃ សារ ឡាច់ (និក្ខមនំ) ១:៨-២២។

២២ ម៉ូសេ អើ ទី ហៀន អ្នក អៀង ឡើង សុនសាត អ៊ីស៊ីប ទីប ទី ប៉ានីរ ពីរ កាង លូ អ្នក ប្រគំ ងារ កេង ខាក់។ †

២៣ «ប៉ាក់ អើ អាញ ៤០ សាណាំ កេះ អើ កា ទី ពុត បិច ឡាំ ច្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ អុះ ម៉ី អើ ទៅ។

២៤ អើ ប៊ីប៊ី ពូ ពីត សាប្តាត៍ សុនសាត អើ ម៉ៅញ ដូវ អើ កា ឡាំ តង់ ប៉ាណូស បក់ ពូ ពីត ណោះ លូ ពីត តូ តាង អើ ទីប កាមេ ប៉ាន់ តៅ សុនសាត អ៊ីស៊ីប ណោះ ដេល។

២៥ អើ សាមគំ កា អុះ ម៉ី អើ ចឹង ហ្លួង ផា ប្រ្រៃ បិកកាតយ័ ប្រ្រៃ អើ តង់ អន់ខៃ អន់ រ៉ាវ៉ាច ឡើង កេះ ទុច ហះកា អន់ខៃ អូ យីត នី ណោះ អុះ។

២៦ ប៉ាក់ ដាវ តាយ៉ាង ណារូ អើ ប៊ីប៊ី សុនសាត អ៊ីស្រាអែល ពៀរ ដូវ ផះ តាប៉ុញ ពីត គូប សោប អើ កា ឡាំ រះកេះ បារម ពូ ផា "អន់ដីស អា អុះ ម៉ី ញ៉ា ត្រក់ ពីត គូប ទៅ នីអៀ ឡុត ?"

២៧ ហះកា បក់ ពីត គូប ណោះ តាឡាក់ ឡាច់ អើ ទីប កាប ផា "ញៃ ប្រៃ អីស ប្រគំ ម៉ែគ ណាំផា កាប សារ កា ញិន ?

២៨ ញ៉ា អីស បិច ប៉ាន់តៅ អាញ ឡាក់ អីស ប៉ាន់តៅ សុនសាត អ៊ីស៊ីប ដាវ សើត ពៃ ដេល ប ?"

២៩ កាតាំង នីណោះ រគំ ម៉ូសេ កា សាតាក់ ឡាំ អ្វៃ ប៉ាក់ ប៉ាថេត ម៉ាខៀន។ អើ អ្វៃ អង់រ៉ាម ពីង ប៉ាថេត ណោះ កា ទី កាម៉ាញ ទី គន កាម៉ាក់ ពៀរ ដូវ។ §

៣០ «ប៉ាក់ ទីល ៤០ សាណាំ រ៉ាវ៉ាច កេះ ទី បិយ ប្រ្រៃ ម៉ៅញ ដូវ តាំបាង ឡាកោ អន់ អើ ប៊ីប៊ី ពីង ស្រៃ តិស ប៉ាក់ ប៉ានីម ស៊ី

† ៧:២២ ៧:២០-២២ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ២:១-១០។ § ៧:២៩ ៧:២៣-២៩ ប័រ ហៃ សារ ឡាច់ (និក្ខមន៍) ២:១១-២២។

ណាយ។ បិយ ប្រ្លឹះ ណោះ ឡាក់ កា អំប៊ូត អុញ ផះ សា ប៉ោម។

៣១ ផះ រតី ម៉ូសេ បឺប សារ កេង ខាក់ ណោះ អើ ញម ខា ក់ កេះណោះ អើ ម៉ុត ក្យម ភ្នើ ហៃ អន់ ឡាក់ៗ។ អើ កា កា តាំង ប៉ានីរ ប្រ្លឹះ បិកកាតយ័ កាប ផា

៣២ "អាញ ឡាក់ ប្រ្លឹះ រតី អីស យី ប្រ្លឹះ អាប្រាហាំ ប្រ្លឹះ អីសាក់ ប្រ្លឹះ យ៉ាកុប"។ រតី ម៉ូសេ អ្សត រ៉ាវ៉ែត អូ ខិន ហៃ អុះ។

៣៣ កេះណោះ ប្រ្លឹះ បិកកាតយ័ រ័ះ ផា "ហត់ អីស តាឡេះ គីប ពិ ខង ចារ អីស តាវ អា យី ចារ ប្រ្លឹះ។

៣៤ អាញ បឺប ប៉ាសុន អាញ ទី សារ ឡាំបាក ខាក់ អ្នែ ពឹង ប៉ា ថេត អីស៊ីប តោ លូ កាតាំង អន់ខែ តាំងអិះ ដេល អាញ ជីវ ប៉ា គំ អា ភ្នើ ឡាំ តង់ អន់ខែ អន់ រ៉ាវ៉ែត ឡឹង កេះ ទុច។ អីស ពិះ ប៉ា គំ អា អាញ ចឹង ប្រើ អីស ឡាំ ប៉ាត់ ប៉ាថេត អីស៊ីប តោ កិញ អៀ ហង"។*

៣៥ «ហះកា រតី ម៉ូសេ អា សុនសាត អ៊ីស្រាអែល អូ ចៃ រ៉ាប អើ អុះ លូ អន់ខែ កាប ផា "ញើ ប្រើ អីស ប្រ័ត ម៉ែត ណាំផា កាប សារ កា ញីន?" ហះកា ប្រ្លឹះ បិកកាតយ័ ប្រើ អើ ឡាំ ប្រ័ត ម៉ែ គ ណាំផា ពូ លូ ឡាំ តង់ ពូ ទីប អន់ បិយ អើ ឡាំ តង់ អន់ខូ លូ រតី ម៉ូសេ ដេល យី បិយ ប្រ្លឹះ ឡាក់ ទី តាំបាង អន់ អើ បឺប កាណាង ប៉ោម ពៃ ហង។

៣៦ រតី ម៉ូសេ អា ហង ប៉ាណាំ សុនសាត អ៊ីស្រាអែល ឡាច ឡឹង ប៉ាថេត អីស៊ីប ទីប ប្រ័ត សារ អំរ៉ាញ អីញ កេង ខាក់ ពឹង ប៉ា ថេត អីស៊ីប ពឹង ទៀក តាំងលេ តីស ស៊ីប † លូ ពឹង ស្រែ តីស

* ល:៣៤ ល:៣០-៣៤ បឺរ ហៃ សារ ឡាច (និក្ខមនំ) ៣:១-១០។ † ល:៣៦ ល:៣៦ បឺរ ហៃ សារ ឡាច (និក្ខមនំ) ១៤:១-៣១។

រាំងរាំង ៤០ សាណាំ ផ្ទះ ពូ ចាក ណោះ ពៅ។

៣៧ រីក៏ ម៉ូសេ អា ហង ឡាក់ រ៉ះ កា សុនសាត អ៊ីស្រាអែល ជា "ប្រ្រឹះ ប៊ិកកាតយ័ ចឹង រឿស ម៉ៅញ ដូរ ឡឹង កាំឡាំង អន់ដីស អន់ ប្រឹក្តី វ៉ាគីយ អែរី ឡាក់ កា អាញ ។" ។ ៩

៣៨ ផ្ទះ សុនសាត អ៊ីស្រាអែល អែរី ប៉ាតុំ គូប ពឹង ស្រែវី តិស ពៃ យី រីក៏ ម៉ូសេ អា ហង ឡាក់ ទី ប៊ិយ ប្រ្រឹះ អែរី កាកាប លូ អែរី អែរី ពឹង ប៉ានីម ស៊ីណាយ។ អែរី កា អែរី លូ ម្នាក់ រីក៏ ពិន ដេល។ អែរី ហង អ្នក ប៉ានីម ប្រ្រឹះ ឡាក់ អន់ អាញ រឿស រ៉ះ តូច ទីល ពិន។

៣៩ ហៈកា ម្នាក់ រីក៏ ពិន អូ ចៃ រ៉ាប់ ស្បឿ អែរី អុះ អន់ខែ ប៉ាសាំង លូ អែរី ទីប ទី ពុត ប៊ិច រឿល សីត ប៉ាក់ ប៉ាថេត អ៊ីស៊ីប ណារ។

៤០ អន់ខែ កា កាប លូ រីក៏ អារ៉ុន ជា "ហាក់ អីស ប្រឹក្តី ហ៊ិប ប្រ្រឹះ អន់ទៀត សាំរ៉ាប់ ប៉ាណាំ ញីន ពិ ខង ម៉ូសេ ឡាក់ ប៉ាណាំ ពិន ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ពៃ អ្នក កា នីចម កេះ អែរី ណោះ" ។

៤១ ផ្ទះ ណោះ អន់ខែ ប្រឹក្តី ហ៊ិប គន រីក៏ ម៉ៅញ លូ ពុះ កាណាគី អន់ កា ហ៊ិប រីក៏ ណោះ កេះណោះ អន់ខែ កា ប៉ាណាំ គូប ហោក រីក៏ កាខាក់ កា កាណាគី ប្រឹក្តី លូ តី អន់ខែ ទៅ ណោះ។ *

៤២ ផ្ទះ ណោះ ប្រ្រឹះ ប៊ិកកាតយ័ អូ រឿន រ៉ាយ លូ អន់ខែ អុះ អែរី អ្នក អន់ អន់ខែ សាំប្រឹះ រ៉ាម៉ះ សំឡង់ ពឹង ប្លែង ត្រក់ លូ សារ ឡាក់ ទី រ៉ះ កាណុង ផាប វ៉ាគីយ ប្រ្រឹះ ផាះ

អ៊ី ប៉ាសុន អ៊ីស្រាអែល

‡ ល:៣៧ ល:៣៧ ហ្នា ពូ ត្រាក់ លូ តី ម៉ៅញ ចំលូន ផែម ប៉ានីម ផាះ អន់ដីស ត្រក់ សាំយ៉ាង ប្រឹក្តី ពូយ វ៉ាគីយ ប្រ្រឹះ ណោះ ពិ ។ ៩ ល:៣៧ ល:៣៧ បំរ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ១៨:១៥។ * ល:៤១ ល:៤០-៤១ បំរ ហៃ សារ ឡាច់ (និក្ខមន៍) ៣២ ។

កាណាង រ៉ាំងរ៉ាំង ៤០ សាណាំ
ផះ អន់ដីស អ្នក ពីង ស្រែវី តីស ពៃ

អន់ដីស អូ ទី កោះ កាណាគី ញ៉ា រ៉ាម៉ះ អន់ កា អាញ អុះ។
៤៣ យី អន់ដីស តូង ហី ប្រ្រឹះ ម៉ូឡុក †

លូ តូង ហ៊ូប សំឡង់ ប៉ាតាង ប្រ្រឹះ រេមជាន់ ‡ ម៉ះ អន់ដីស។
ហ៊ូប ទិ អា អន់ដីស ប្រឹគី ភ្នើ សាំប្រ្រឹះ រ៉ាម៉ះ។
ទីល នីណោះ អាញ ចឹង គៀវ ឡាំ អន់ដីស ប៉ាគី ស្រុក ចាំងហាយ
គី
យួង ប៉ាថេត បាប៊ីឡូន តោ ណារ៉ូ"៩។

៤៤ «អ្នក ពីង ស្រែវី តីស ពៃ ម្នាក់ រគី ពិន អន់ខែ ទី រ៉ាណើះ សាំ
រ៉ាប់ រ៉ាម៉ះ ប្រ្រឹះ បិកកាតយី អន់ខែ ប្រឹគី ឡាក់ កា ប្រ្រឹះ ប្រើ រគី
ម៉ូសេ ប្រឹគី ណោះ ហង យី ប្រឹគី ពូយ ឡាក់ កា អ៊ែ ប័ប័។

៤៥ ម្នាក់ រគី ពិន អន់ខែ អ្នក រ៉ាណើះ ណោះ តូច តូច លូ តូង ម៉ូ
ត កាណាង ប៉ាថេត អា ផះ យូស្វេ ណាំជា អន់ខែ តាប៊ីត អ្នក ប៉ា
ថេត ឡឹង សុនសាត ឡាក់ ប្រ្រឹះ បិកកាតយី ទ្រុះ ឡាច ហះ ម៉ាត់
អន់ខែ។ រ៉ាណើះ ណោះ អ្នក លើយ ទីល រ៉ាំងហារ សាដាច់ ដា
រីត។

៤៦ ប្រ្រឹះ បិកកាតយី ប៉ាញី ពុត កា សាដាច់ ដារីត ខាក់។ សា
ដាច់ ដារីត អ៊ែ ប័រ លូ ប្រ្រឹះ ប្រឹគី រ៉ាំង រ៉ាម៉ះ ប្រ្រឹះ សាំរ៉ាប់ គន
សោ រគី យ៉ាកុប *។

† ល:៤៣ ល:៤៣ ប្រ្រឹះ ម៉ូឡុក យី ប្រ្រឹះ បឹត ឡាក់ សុនសាត កាណាន ប៉ានេ
សាំប្រ្រឹះ។ ‡ ល:៤៣ ល:៤៣ ប្រ្រឹះ រេមជាន់ យី ប្រ្រឹះ បឹត ឡាក់ សុនសាត
អ៊ីស៊ីប ប៉ានេ សាំប្រ្រឹះ។ § ល:៤៣ ល:៤២-៤៣ សារ អា ឡាច ឡឹង អាម៉ុះ
៥:២៥-២៧។ * ល:៤៦ ល:៤៦ ប្រឹគី រ៉ាំង រ៉ាម៉ះ ប្រ្រឹះ សាំរ៉ាប់ គន សោ រគី យ៉ាកុប
ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ប្រឹគី រ៉ាំង រ៉ាម៉ះ អន់ កា ប្រ្រឹះ ម៉ះ រគី យ៉ាកុប ។

៤៧ ហះកា សាដាច់ សាឡូម្លូន ឡុត ប្រឹក្តី រោង រ៉ាម៉ះ ណោះ សាំ រ៉ាប់ ប្រ្លឹះ បិកកាតយ័។

៤៨ ហះកា ប្រ្លឹះ ឡាក់ តិស ហ្គិត អូ អ្នែ ពីង ហី ឡាក់ ប្រឹក្តី លូ តី ប៉ាណូស ណោះ អុះ ឡាក់ កា អែរ រ៉ះ ពីង រ៉ាគីយ អែរ ផាះ

៤៩ "ប្លែង យី គ្រេ អាញ អង់អ្នែ តេះ យី គ្រេ អាញ ទីរ ដុង ដេល

ហី នីចម អន់ដីស ចឹង ប្រឹក្តី អន់ កា អាញ អ្នែ ?

ចារ នីចម អន់ដីស ចឹង ប្រឹក្តី អន់ កា អាញ រ៉ាឡូវ ណោះ ?

៥០ ញ៉ា អូ ត្រក់ អាញ ប បាំងកើត កាណាគី ទិ អា ?"†។

៥១ «អី ប៉ាណូស កាង កល់ លូ ទី ពុត ទី តោរ ឡាក់ កា សុន សាត អន់ទៀត អូ សៀ ប្រ្លឹះ អន់ដីស អ្នែ ដឹង ប៉ាសាំង លើយ។ លូ ប៉ាងាត ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់។ រត់ អន់ដីស ឃើយ ប្រឹក្តី នីណោះ អន់ដីស កា ប្រឹក្តី ពួយ ដេល។

៥២ អូ ទី រ៉ាគីយ ប្រ្លឹះ អែរ ចំ ម៉ោញ ឡាក់ រត់ អន់ដីស អូ ទី ប្រឹក្តី បាប អុះ។ អន់ខែ កា ប៉ាន់តៅ ទិ មូត បក់ រ៉ះ ផា ចឹង ទី បក់ ដាក់ ត្រង់ កាខាក់ ម៉ោញ ដូវ ពីរ។ កិញ អៀ អា អន់ដីស ប្រឹក្តី អូ ត្រង់ កា បក់ ណោះ ទីប ប៉ាន់តៅ អែរ ដេល។

៥៣ អន់ដីស អ្យក់ ចាបាប់ ប្រ្លឹះ ឡាក់ បិយ អែរ អន់ ហះកា អន់ដីស អូ ប្រឹក្តី ពួយ អុះ»។

សារ ពូ ហ៊ីរ អំហ្គោ ប៉ាន់តៅ សាតេផាន

† ល:៥០ ល:៤៩-៥០ សារ អា ឡាច់ ឡឹង អេសាយ ៦៦:១-២។

៥៤ ផ្ទះ ពូ កាតាំង នីណោះ ពូ អ៊ីក ខាក់ ពូ រ៉ាំង តែត សាណាញ់ កា អ៊ែរ។

៥៥ ហះកា សាតេផាន ទី ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ប៉ាណាំ ពុត ពៀក អ៊ែរ កា ប៉ាញ់ ចាក់ ហៃ ពីង ប្ល្លែង ប័ប័ តាតារ ក្លាក់ ម៉ះ ប្រ្រឹះ ប៊ិកកាតយី លូ ប័ប័ យីស៊ី អន់តារ តែង សាម៉ា ប្រ្រឹះ ដេល។

៥៦ កេះណោះ អ៊ែរ រ៉ះ ផា «ហៃ តោ អាញ ប័ប័ ប្ល្លែង តាលុះ ព្វឹង លូ ប័ប័ ប៉ាណូស អន់តារ តែង សាម៉ា ប្រ្រឹះ ប៊ិកកាតយី យី យី ស៊ី»។

៥៧ ពូ កា ឡុង តុត ពុត លូ ប៊ីត តោរ កេះណោះ តាឡុះ ឡាំ ប៉ា គុំ សាតេផាន ទីខ្ច។

៥៨ ពូ អូស ឡាច់ អ៊ែរ តែង ឡឹង មៀង កេះណោះ អ្សក់ អំហ្គោ ហ៊ីរ ប៉ាន់តោ អ៊ែរ។ ម្នុត បក់ ច្រោម អ៊ែរ ណោះ រីស អារ អន់ខែ អន់ ប៉ាណូស តាតាម ម៉ោញ ដូវ ក្សាក់ អ៊ែរ ណោះ សិច សូល។

៥៩ ផ្ទះ ពូ ហ៊ីរ ប៉ាន់តោ អ៊ែរ ណោះ សាតេផាន កាប ឡោម ផា «អី យីស៊ី ឡាក់ ពី តាំងឡា ប័រ អីស ហាប់ អ្សក់ ប៉ាងាត់ អាញ ណើ»។

៦០ កេះណោះ អ៊ែរ ជន តាកុល លូ កាប ម៉ៃៗ ផា «អី ពី តាំង ឡា ជៃ រ៉ាប់ រ៉ូ សារ យច អន់ខែ អា»។ កាប នីណោះ កេះ ៗ អ៊ែរ កា តោ ហង។

៨

១ សូល កា វែរ ពុត ដេល កាណុង សារ ប៉ាន់តោ សាតេផាន ណោះ។

សារ សូល ប្រឹក្តី បាប កា ម្នុត សៀ យីស៊ី

ងារ ណោះ ពូ ប្រឹក្តី អូ ដាក់ កាខាក់ កា ក្រុំ ហៀន សារ ប្រ្រឹះ អ៊ែរ ពីង មៀង យេរូសាឡឹម។ អន់ខែ កា សាតាក់ តាប្រះ តាប្រ្រាំង

ប៉ាញី ទីប ខេត យូដា លូ ខេត សាម៉ារី ដឹង ម្ត រៈ ប៉ាតាង យីស៊ូ អូ សាតាក់។

២ ទី ម្ត បក់ អ្សិល កូតី កា ប្រ្រៈ បិកកាតយី អន់ខែ ឡាំ តប់ ប៉ា ទ្រូ សាតេផាន លូ ញ៉ា សោក រ៉ាប៊ីស កា អើ កាខាក់។

៣ កាប៉ាថ សូល អើ ប្រ័គី បាប កេង ខាក់ កា ក្រុំ ហៀន សារ ប្រ្រៈ អើ ចាក ម៉ុត រ៉ប់ ហី រ៉ុប ទុង ឡាថ ម្ត បក់ សៀ យីស៊ូ ទីប កាម៉ាក់ ទីប អង់កាន់ អ្សក់ ចែត ខុក។

សារ ភីលីប រៈ សារ យីស៊ូ ប៉ាក់ ខេត សាម៉ារី

៤ ម្ត សៀ បក់ សាតាក់ តាប្រៈ តាប្រ័ង ណោះ អន់ខែ ចាក ឡឹង ចារ ម៉ោញ ឡាំ ប៉ាក់ ចារ ម៉ោញ ទីប រៈ សារ យីស៊ូ។

៥ ភីលីប ចាក ឡាំ ប៉ាក់ មៀង សាម៉ារី លូ រៈ កា ពូ ឡឹង សារ យីស៊ូ ដេល។

៦ ផៈ កាំឡាំង កាតាំង សារ ភីលីប រៈ ណោះ លូ ប៉ប់ សារ អំរ៉ា ញ អីញ ឡាក់ អើ ប្រ័គី អន់ខែ កា វែវ ពុត ខំ សាយ៉ាំង អើ ខាក់

៧ ខង ទី ប្រ្រៈ បឹត អៀង ឡាថ ឡឹង ប៉ាណូស ទីប អង់ហ្សាំង តុត ពុត លូ ទី ប៉ាណូស កាជក ប៉ាណូស តៅ ជុង តី អៀង ដូវ កើត ដាក់ ដេល។

៨ ណោះ ហង បៈ ម្ត ប៉ាសុន អ្វៃ កាណុង មៀង ណោះ ហោក រ៉ត់ កាខាក់។

៩ ទី កាម៉ាក់ ម៉ោញ ដូវ សិច ស៊ីម៉ុន អើ អ្វៃ កាណុង មៀង ណោះ។ ឡឹង ភីលីប បើ ឡាំ ប៉ាក់ ណោះ អើ ហៀន គ្រូ អំហូ អ្ត ប្រ័គី អន់ កា ម្ត ប៉ាសុន អ្វៃ ពីង ខេត សាម៉ារី ណោះ ពូ ញម កាខាក់ ទីប អើ អ្នាត់ ផា អើ យី ប៉ាណូស ទី អំរ៉ាញ អីញ កេង ដេល។

១០ ប៉ាណូស ទីខ្ល ទីប ម្ត ប៉ាសុន ទីប ម្ត វ៉ាតីស ពូ ខំ សាំយ៉ាង ង អើ ខាក់ ទីប ពូ កាប ផា «អើ អា ហង ឡាក់ ប្រ្លៈ តីស ទី សារ អំវាញ អីញ កេង ខាក់»។

១១ ពូ ខំ សាំយ៉ាង អើ នីអៀ ញន កា អើ ទី ប្រ្លី តី សារ អំវាញ អីញ លូ គ្រូ អំហុ មៈ អើ ប្រ្លី អន់ កា ពូ ញម លូ ប៉ានេ អើ ទុញ សាណាំ កេះ។

១២ ហះកា ផះ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ គ្រិះ លូ សារ រាំង ហៃ រាំងខ្យា មៈ ប្រ្លៈ បិកកាតយ័ ឡាក់ ភីលីប រៈ អើ កា បាំងហុ អន់ខៃ ទីប កាម៉ាក ទីប អង់កាន់។

១៣ ស៊ីម៉ូន កា សៀ ដេល ណោះ ភីលីប កា បាំងហុ អើ ដេល អើ កា អ្នែ អន់ខ្ល លូ ភីលីប លើយ។ ផះ អើ ប័ប័ សារ អំវាញ អីញ លូ សារ កេង ខាក់ ឡាក់ កើត ទី ផះ ណោះ អើ កា ញម ខាក់។

១៤ ម្ត រៈ ប៉ាតាង យីស៊ូ អ្នែ ប៉ាក់ មៀង យេរូសាឡឹម អន់ខៃ កាតាំង លៅ ផា ម្ត ខេត សាម៉ារី សៀ ប៉ានីរ ប្រ្លៈ បិកកា តយ័ អៀង ដូវ អន់ខៃ កា ប្រើ ពេត្រុះ លូ យូហាន ឡាក់ ប៉ាក់ ម្ត ណោះ។

១៥ ប៉ាក់ ទីល ខេត សាម៉ារី កេះ អន់ខៃ ពៀរ ដូវ កា ម៉ន់ ឡោម ប្រ្លៈ បិកកាតយ័ អន់ ម្ត សៀ ទី ប៉ាដាត ប៉ាលឹង ប្រ្លៈ ដាក់ កា ខាក់

១៦ ខង ប៉ាដាត ប៉ាលឹង ប្រ្លៈ បើ ជីរ អ្នែ ពីង អន់ខៃ យ័ៈ ម៉ោញ ដូវ កា បើ អុះ អន់ខៃ ក្រាន់ កា ទី ពូ បាំងហុ អន់ខៃ អន់ កេះ ប៉ាសុន យីស៊ូ ដោច។

១៧ កេះណោះ ពេត្រុះ លូ យូហាន ម៉ន់ សាប៉ាក់ ពីង អន់ ខៃ ណោះ អន់ខៃ កា ទី ប៉ាដាត ប៉ាលឹង ប្រ្លៈ ដាក់ កាខាក់

ហង។

១៨ ផ្ទះ ស៊ីម៉ូន ប៉ប៊ី បង្ហាញ បិកកាតយ័ អន់ ប៉ាង៉ាត៍ ប៉ាលីង អែរី កា ពូ ញូន កា ពេត្រុះ លូ យូហាន បក់ រ៖ ប៉ាតាង យីស៊ូ ម៉ន់ សា ប៉ាក់ ពីង ពូ នីណោះ អែរី កា អ្សក់ លៀន អន់ កា អន់ខែ ពៀរ ដូរ ណោះ លូ កាប ផា

១៩ «អន់ដីស អន់ សារ អំរ៉ាញ អីញ អា កា អាញ ណើ ភៀ អន់ អាញ ម៉ន់ សាប៉ាក់ ពីង ពៀ ម៉ាក់ បក់ ណោះ ចឹង ទី ប៉ាង៉ាត៍ ប៉ាលីង បង្ហាញ ដាក់ កាខាក់ ដេល»។

២០ ហះកា ពេត្រុះ តើល អែរី ផា «អន់ លៀន អីស អា រ៉ាយ ហ៊្យុង ហៀត អន់ខូ លូ អីស ទៅ ពិ ខង អីស សាមីគី កា អ្សក់ លៀន ចឹង អ្នក តាច់ សារ អា ឡាក់ បង្ហាញ បិកកាតយ័ អន់ កា ញីន តាដោះ។

២១ អីស អ្នក ទី ចានែក កាណុង ងារ អា អុះ ខង បង្ហាញ បិកកា តយ័ ហៃ ប៉ប៊ី ពុត អីស អ្នក ដាក់ អ្នក ត្រង់ អុះ។

២២ ហាក់ ប៉ុនពែង ពុត ពៀក អ្នក សារ អ្នក ដាក់ អីស អា ពិ កេះ ណោះ ឡោម បង្ហាញ បិកកាតយ័ អ្នក ផែត អែរី អ្នក យ៉ូ អីស ឡាក់ ទី ពុត បិច ប្រឹគី អ្នក ដាក់ នែរ អា

២៣ ខង អាញ ប៉ប៊ី ផា អីស ទី ពុត សាលីង លូ ទូម កាណុង សារ អ្នក ដាក់ ដេល»។

២៤ ស៊ីម៉ូន តើល ផា «ប៉រ អីស ម៉ន់ ឡោម បង្ហាញ បិកកាតយ័ អន់ កា អាញ ណើ ភៀ ដៃ អន់ ទី សារ អ្នក ដាក់ កើត ពីង អាញ ឡាក់ កា អីស ផា ណោះ»។

២៥ ប៉ាក់ អន់ខែ រ៖ ប៉ានីរ បង្ហាញ បិកកាតយ័ លូ រ៖ ឡឹង សារ អន់ ខែ ទី ប៉ប៊ី កេះ។ អន់ខែ កា សីត ប៉ាក់ មៀង យេរូសាឡឹម ណា

រ៉ូទីប រ៉ះ សារ ដាក់ ឡើង យីស៊ូ រស្រុក អន់ទៀតៗ ទី អៀង ស្រុក កាណាង ខេត សាម៉ារី។

សារ ភីលីប រ៉ះ សារ យីស៊ូ កា សុនសាត អេធីយ៉ូពី

២៦ កេះណោះ បិយ ប្រ្លឹះ បិកកាតយី រ៉ះ កា ភីលីប ជា «ហត់ ចាក ឡាំ តែង ម៉ាត់ ដាវ ទ្រង ជីរ ឡើង មៀង យេរូសាឡឹម ឡាំ ប៉ា ត់ មៀង កាសា ណោះ ពិ»។ ទ្រង ណោះ ឡាងាន់ ខាក់។

២៧ អែក កា ចាក ឡាំ រទ្រង ណោះ តាទីច។ ទី សុនសាត អេ ធីយ៉ូពី ម៉ោញ ដូវ ចាក ទ្រង ណោះ ដេល អែក ណោះ ពូ កាយ៉ោ * អែក ប្រឹក កាន រ៉ាំងហៃ រ៉ាស អំប៉ាស ម៉ះ សាដាច់ អង់កាន់ ឡាក់ សាដាច់ រ៉ាំងហៃ ពឹង ប៉ាថេត អេធីយ៉ូពី។ អែក សីត ឡើង សាំប្លឹះ ប៉ានេ ប្រ្លឹះ បិកកាតយី ប៉ាត់ មៀង យេរូសាឡឹម។

២៨ អែក ជិះ រ៉ាតេន៍ សេះ អន់ដើរ អាន ផាប់ រ៉ាគីយ ប្រ្លឹះ សិច អេសាយ អន់ដើរ។

២៩ ផះ ណោះ ប៉ាដាត ប៉ាលឹង ប្រ្លឹះ រ៉ះ កា ភីលីប ជា «ហត់ ឡាំ អន់ ក្យាម ប៉ាត់ រ៉ាតេន៍ តោ ពិ»។

៣០ ភីលីប កា តាយុប ពួយ តានី រ៉ាតេន៍ ណោះ កាតាំង អែក អាន ផាប់ រ៉ាគីយ ប្រ្លឹះ អេសាយ។ ភីលីប កា អំបញ្ច ជា «អីស ហ្លួង ដេល ប សារ អីស អាន ណោះ?» ៣១ អែក តើល ជា «នីចម អាញ ចឹង អ្ន ហ្លួង ខង អូ ទី ពៀ រ៉ះ កា អាញ ឡាក់»។ អែក កា ជៀក ភី លីប ហារ ជិះ រ៉ាតេន៍ អន់ខូ លូ អែក។

៣២ សារ អែក អាន ណោះ យី នីអៀះ

«អែក ណោះ ពូ ចឹង រ៉ុប អ្យក់ ឡាំ ជីន ពឹង តី ពូ

* ៨:២៧ ៨:២៧ រ៉ាំងរ៉ាំង ណោះ ពូ យើយ កាយ៉ោ កាម៉ាក់ ឡាក់ ប្រឹក ងារ ប្រឹក កាន ពឹង ហី សាដាច់។

ឡាក់ កា ពូ អ្សក់ ចៀម ចឹង ឡាំ ប៉ាន់តោ។
អើ អូ កាកាប អុះ

ឡាក់ កា គន ចៀម អ្នែ គ្រើយ ហះ ងីរ បក់ កាត់ សក់ អើ។
៣៣ ពូ កាប សាតោះ បីដាយ អើ
លូ ពូ តាត់ស៊ុន សារ កា អើ អូ ត្រង់ អុះ។
អូ ទី ញ៉ៃ អ្នែ រ៉ះ សារ ផ្លង់ រ៉ាច់ អើ អុះ
ខង ពូ ប៉ាន់តោ អើ កេះ»។†

៣៤ សុនសាត អេធីយ៉ូពី ណោះ អំប៉ញ់ លូ ភីលីប ជា «អាញ បរ អំប៉ញ់ អីស រ៉ាគីយ ប្រ្រះ កាប នីអៀ អើ បិច រ៉ះ ឡឹង សារ ញ៉ៃ? អើ បិច រ៉ះ ឡឹង ឡាកោ អើ ទៅ ញ៉ៃ បិច រ៉ះ ឡឹង សារ ពូ អន់ទៀត ណារ?»

៣៥ ភីលីប កា អ្សក់ សារ ណោះ ទៅ ភៀ រ៉ះ សារ ដាក់ ឡឹង យី ស៊ូ អន់ កា អើ។

៣៦-៣៧ អន់ខែ ចាក ឡាំ ប៉ាក់ ម៉ាត់ ប៉ាក់ ទីល ចារ ទី ទៀក សុ នសាត អេធីយ៉ូពី ណោះ កាប ជា «ហៃ ហះ អា ទី ទៀក ទី សារ ញ៉ៃ ចឹង ប្រ្រឹ អូ អន់ អីស ប៉ាំងហុំ អាញ ប?»‡

៣៨ អើ កា ប្រើ ពូ តាវ រ៉ាតេ អើ លូ ភីលីប កា ជីវ ពឹង ទៀក កេះណោះ ភីលីប កា ប៉ាំងហុំ អើ តាទីច ហង។

៣៩ ប៉ាក់ អន់ខែ ហារ ពឹង គោក កេះ ប៉ាងាត់ ប៉ាលឹង ប្រ្រះ បិ កកាតយ អ្សក់ ឡាច់ ភីលីប ឡឹង ចារ ណោះ តាតិង ប៉ាណូស

† ៨:៣៣ ៨:៣២-៣៣ សារ អា ឡាច់ ឡឹង អេសាយ ៥៣:៧-៨។
‡ ៨:៣៦-៣៧ ៨:៣៦-៣៧ ហ្វា ពូ ច្រាត់ លូ តិ ម៉ោញ ចំលួន ធម្ម ប៉ានីរ ផោះ ភីលីប រ៉ះ កា អើ ជា «ជា អីស សៀ តាទីច ទី ពុត ញ៉ៃ កេះ អាញ ប៉ាំងហុំ អីស ទី ហង»។ អើ តើល ជា «អាញ សៀ កេះ កា យីស៊ូ គ្រិះ ឡាក់ គន ប្រ្រះ បិកកាតយ ណោះ»។

កាយ៉ោ ណោះ អូ ប៉ប័ ភីលីប ណាវ ហង អើ កា ចាក ឡា ណាវ ទីប ទី ពុត ហោក រីគី។

៤០ កាប៉ាច់ ភីលីប ប៉ាត់ អើ ហ្លង់ ប៉ាណូស កេះ អើ ប៉ប័ ឡា កោ អើ អើ ប៉ាត់ មៀង អាសូត ឡា។ ឡែង ឡឺង ណោះ អើ ចាក ណាវ ទីប រ៉ះ សារ ដាក់ ឡឺង យីស៊ូ រ៉ប ស្រុក កេះ លើយ ទីល មៀង កេសារៀ។

៩

សារ សូល ម៉ុត សៀ យីស៊ូ

១ ផះ រ៉ាំងរ៉ាំង ណោះ សូល យីត ដឹង កាប អីក លូ បិច ប៉ាន់តោ ម្តត សៀ យីស៊ូ លើយ។ អើ ឡា ប៉ាត់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ

២ ប៉រ ចាបាប ម៉ុត កាណុង រ៉ាំង អន់ទៀតៗ ម៉ះ សុនសាត អី ស្រាអើល កាណុង មៀង ដាម៉ះ អូ ផែត ប៉ប័ ម្តត សៀ យីស៊ូ បក់ អន់ដា អៃ ហះ ចារ ណោះ យ្រឹះ កាម៉ាក់ លើ អង់កាន់ កាតាម អើ ចឹង រ៉ុប កត់ ចត់ អ្សក់ សីត ប៉ាត់ មៀង យេរូសាឡឹម។

៣ ផះ អើ ចាក ឡា ក្សាម ចឹង ទីល ប៉ាត់ មៀង ដាម៉ះ កេះ ផាឌី កា ទី តាតារ ក្តាក់ ឡឺង ប្លែង ជុំ អើ ឡា។

៤ អើ កា ប៉ក់ កេះណោះ កាតាំង ប៉ានីរ កាប លូ អើ ផា «អី សូល ញ៉ា ត្រត់ អីស ប្រឹក្តី បាប អាញ?»

៥-៦ សូល តើល ផា «អី ពី តាំងឡា ញ៉ា អីស ណោះ?» ប៉ានី រ ណោះ កា តើល ផា «អាញ សិច យីស៊ូ ឡាក់ អីស អៃ ប្រឹក្តី

បាប។ * ហាក់ អ្សវ ចាក ម៉ុត កាណុង ម្យ៉ែង តោ។ ប៉ាក់ ចារ ណោះ ចឹង ទី ពូ រ៉ះ កា អីស ត្រគ់ ប្រឹក្តី នីចម៍ អន់ដា»។

៧ កាប៉ាច់ ម្នាក់ ចាក អន់ខ្ព លូ សូល អន់ខែ កា តាវ អែ គ្រីយ អូ អូ ចឹង កាប នីចម៍ អុះ អន់ខែ កាតាំង ដឹង ប៉ានីរ ហះកា អូ ប៉ប័ ទី ពៀ អុះ។

៨ សូល កា អ្សវ យីៈ អែ ខំ វាល ម៉ាត់ នីចម៍ កាតាម កា អែ ហែ អូ ប៉ប័ អុះ ណោះ ហង បះ ពូ ទុង តី អែ ចាក ម៉ុត កាណុង ម្យ៉ែង ដាម៉ះ។

៩ រ៉ាំងរ៉ាំង ប៉ែង ងារ អែ ហែ កាណាតី ញ៉ា កា អូ ប៉ប័ អុះ លូ អូ អែត ទៀក អូ សា សាណា ញ៉ា ដេល។

១០ កាណុង ម្យ៉ែង ដាម៉ះ ណោះ ទី បក់ សៀ យីស៊ូ ម៉ោញ ដូវ សិច អែ អាណាណោះ។ យីស៊ូ តាំបាង ឡាកោ អន់ អែ ប៉ប័ លូ អែ អែ ផា «អី អាណាណោះ»។ អែ តើល ផា «ញ៉ា ពី តាំងឡា»។

១១ យីស៊ូ រ៉ះ កា អែ ផា «ហាក់ ឡាំ ប៉ាក់ ទ្រង ឡាក់ ពូ អែ ផា ទ្រង ត្រង់ កេះណោះ ណាំង អំប័ញ្ច ប៉ាណូស បក់ សិច សូល ឡឹង ម្យ៉ែង តើសុះ អែ អែ កាណុង ហី យូដះ ផះ អែ ម៉ន់ អែ អាញ។

១២ អែ ទី អំប៉ោ ប៉ប័ កាម៉ាក់ ម៉ោញ ដូវ សិច អាណាណោះ ម៉ុត ម៉ន់ សាប៉ាក់ ពីង អែ ភៀ អន់ ម៉ាត់ អែ តាតារ ណារ៉ូ»។

១៣ អាណាណោះ អែ តើល ផា «អី ពី តាំងឡា អាញ កាតាំង ពូ អៀង ដូវ រ៉ះ ផា ប៉ាណូស អា អែ ប្រឹក្តី អូ ដាក់ កេង ខាក់ កា ម្នាក់ សៀ អីស ប៉ាក់ ម្យ៉ែង យេរូសាឡឹម តោ។

* ៩:៥-៦ ៩:៥-៦ ហ្នា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ អីស ថាត់ ប៉ាសយំឡាញ នីអៀ ណោះ អីស ចឹង អីត ប៉ាណាប ហង»។ អែ អូត វ៉ារ៉ែត លូ ញម ខាក់ អែ អំប័ញ្ច ផា «អី ពី តាំងឡា នីចម៍ អីស បិច កា អាញ ប្រឹក្តី ?» យីស៊ូ កា តើល ផា។

១៤ អើ ឡាំ ប៉ាក់ អា អើ ប័រ ចាបាប ឡឹង ម្តត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ កេះ ភ្លឺ សាំរ៉ាប់ ណាំង រ៉ុប ម្តត បក់ ម៉ន់ អើ អីស»។

១៥ ហះកា យីស៊ូ តើល អើ ជា «ហាក់ ចាក ឡាំ ពិ ខង អាញ រើស អ្យក់ ប៉ាណូស អា ភ្លឺ ប្រើ អើ ឡាំ រ៉ះ អន់ ពូ អន់ហ្គាល់ សិច អាញ កា សុនសាត អន់ទៀត លូ កា សាដាច់ អន់ទៀតៗ ទីប កា សុនសាត អ៊ីស្រាអើល ដេល។

១៦ អាញ ចឹង ប្រឹក អន់ អើ អ្ន អន់តត់ ជា អើ ចឹង ទី សារ ឡាំបា ក អៀង ញន អាញ»។

១៧ អាណា ណះ កា ឡាំ តាទីច។ ប៉ាក់ ទីល ហី ណោះ កេះ អើ ម៉ុត សាប៉ាក់ សូល លូ កាប ជា «អី ម៉ី សូល យីស៊ូ ឡាក់ ពី តាំងឡា ពិន តាំបាង ឡាកោ អន់ អីស ប័ប ផះ អីស ចាក រទ្រង ពៃ អើ ប្រើ អាញ ឡាំ ប៉ាក់ អា ភ្លឺ អន់ ម៉ាត់ អីស ដាក់ តាតារ ហៃ ប័ប ណារ៉ូ លូ អន់ អីស ទី ប៉ាដាត ប៉ាលឹង ប្រ្រឹះ ដាក់ កាខា ក់ ម៉ុត ប៉ាណាំ ពុត ពៀក អីស ដេល»។

១៨ ម៉ោញ ទ្រុ ឡឹង ណោះ ទី កាណាគី ឡាក់ កា អង់តែប កា ប្រុង ឡឹង ម៉ាត់ សូល ជាឌី ម៉ាត់ សូល តាតារ ឡុត ហៃ ប័ប ណារ៉ូ។ អើ កា អ្យរ កេះណោះ អាណាណះ ប៉ាំងហុំ អើ។

១៩ កេះណោះ អើ សា សាណា កា ទី សាងុំ ណារ៉ូ ហង់។

សារ សូល រ៉ះ សារ យីស៊ូ ពីង មៀង ដាម៉ះ

សូល អ្ន អន់ខូ លូ ម្តត សៀ យីស៊ូ ឡាក់ អ្ន កាណុង មៀង ដា ម៉ះ ណោះ ទុញ ដារ។

២០ សាត់ អើ ដាក់ កេះ ណោះ អើ កា ម៉ុត កាណាង រ៉ោង អន់ ទៀតៗ ភ្លើ រ៉ះ សារ យីស៊ី។ អើ ផា យីស៊ី អា ហង ឡាក់ គន ប្រ្រឹះ បិកកាតយ័។

២១ ទិ ម្នាក់ បក់ ផះ អ្វៃ សាំយ៉ាង អើ រ៉ះ ណោះ ពូ ញម ខាក់ ទឹប អំ បញ្ច លូ គូប សោប ផា «ញ៉ា អូ ត្រត់ អើ អា ហង បឡាក់ ថាំឡាយ ម្នាក់ បក់ ម៉ន់ អើ យីស៊ី អ្វៃ ប៉ាក់ មៀង យេរូសាឡឹម តោ? ញន កា សារ អា ហង បះ អើ ឡាក់ ប៉ាក់ អា ភ្លើ ណាំង រ៉ុប អន់ខែ ជិន អន់ កា ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រឹះ ដេល»។

២២ យីៈ នីចម៍ កាតាម សូល ហើង ទី ពុត ខិន កាខាក់ អើ រ៉ះ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ឡាក់ អ្វៃ កាណាង មៀង ដា ម៉ះ ណោះ ផា យីស៊ី អា ហង យី បក់ ប្រ្រឹះ រឿស អន់ ប្រឹក៍ សា ដាច់ ណោះ ប្រឹក៍ អន់ អន់ខែ អូ អូ តើល អុះ។

២៣ ប៉ាក់ ទុញ ដាវ ឡឹង ណោះ ណារូ ម្នាក់ សុនសាត អ៊ីស្រា អែល ពីកសា គូប សោប ភ្លើ ចឹង ប៉ាន់តោ អ្នាត សូល។

២៤ ហះកា សូល អូ ដេល សារ អន់ខែ យីត ណោះ។ អន់ខែ អ្វៃ ក្បាក់ ហះ អំបារ ទ្រុក មៀង ទឹប កាម៉ាំង ទឹប កាដាវ ភ្លើ ចឹង ប៉ាន់តោ អើ។

២៥ ហះកា ប៉ាក់ កាម៉ាំង ម្នាក់ សីះ អើ អ្យក់ ពុង ម៉ោញ ប្រើ សូល ម៉ុត អ្វៃ កេះណោះ ប៉ាហ្វូ ជីវ ឡឹង ទ្រុក តែង ឡឹង មៀង។

សារ សូល ឡាក់ អ្វៃ ប៉ាក់ មៀង យេរូសាឡឹម

២៦ កេះណោះ សូល ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ផះ អ្វៃ ប៉ាក់ ណោះ អើ ខំ បិច ម៉ុត អ្វៃ អន់ខុ លូ ម្នាក់ សៀ យីស៊ី ដេល ហះ កា ពូ អ្យក កា អើ ទិខូ ខង ពូ អូ សៀ ផា អើ សៀ យីស៊ី អុះ។

២៧ ហះកា បាណាបះ អ្សក់ សូល ប៉ាណាំ អើ ឡាំ ប៉ាក់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី លូ រ៉ះ កា ពូ ឡើង សារ សូល ប៉ប័ យីស៊ី ផះ អើ ចាក រុទ្រង ពៃ លូ សារ យីស៊ី កាកាប លូ អើ លូ រ៉ះ សារ សូល ខិន រ៉ះ សារ យីស៊ី ផះ អៃ ប៉ាក់ មឿង ដាម៉ះ ពៃ ដេល។

២៨ សូល កា អៃ អន់ខូ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី លូ ចាក សឹត ចាក ឡាំ កាណុង មឿង យេរូសាឡឹម ទីប ទី ពុត ខិន រ៉ះ សារ យី ស៊ី ដេល។

២៩ អើ កាប ប៉ាតែក លូ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុ នសាត ក្រឹក ហះកា ម្នាក់ ណោះ ប៉ាណាំ គួប បិច ប៉ាន់តៅ អើ។

៣០ ប៉ាក់ ម្នាក់ សៀ អ៊ុ ឡើង សារ អា កេះ អន់ខៃ ឡាំ ជិន អើ គីត មឿង កេសារៀ កេះណោះ អន់ អើ ឡាំ ប៉ាក់ មឿង តើសុះ ណា រ៉ុ។

៣១ ក្រុំ ហៀន សារ ប្រ្រៈ ទី សារ សាណុក សារ៉ាក គ្រឹប ចារ កាណុង ខេត យូដា ខេត កាលីឡេ លូ ខេត សាម៉ារី លូ អន់ខៃ សៀ ហើង ខាក់។ អន់ខៃ ទី ចំលួន ហើង អៀង ញន កា អន់ខៃ អៃ អ៊ុល កូតី កា ប្រ្រៈ បិកកាតយ័ លូ ញន កា ប៉ាងាតី ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ តង់ អន់ខៃ អន់ ទី ពុត ខិន។

សារ ពេត្រុះ តាក់ អន់ដាក់ អេណាស

៣២ កាប៉ាច់ ពេត្រុះ ចាក ឡាំ គ្រឹប ចារ លូ ឡាំ ច្នាក់ ម្នាក់ សៀ យីស៊ី ប៉ាក់ តេះ លីដា។

៣៣ ហះ ចារ ណោះ អើ ប៉ប័ ប៉ាណូស ម៉ោញ ដូរ សិច អេ ណាស អើ អីត តៅ ដុង តី លូ តែប លើយ ទុញ តាំងហាម សា ណាំ កេះ។

៣៤ ពេត្រុះ រ៉ះ កា កាម៉ាក ណោះ ជា «អី អេណាស យីស៊ូ គ្រិះ អី តាត់ អន់ដាក់ អីស កេះ ហាក់ អ្សវ ឡុត តាម្ស ពេល អីស អា ពិ»។ អេណាស កា អ្សវ ឡុត។

៣៥ កាំឡាំង កាណុង តេះ លីដា ទិណោះ លូ កាំឡាំង ស្រុក អ្នែ រចារ សារ៉ូន ប៉ប អី ដាក់ នីណោះ ពូ កា ប៉ុនពែង ពុត ពៀក សៀ ប្រ្លះ បិកកាតយ័។

សារ តេបីថា រ៉ុស សីត ណារ៉ូ

៣៦ ពីង មៀង យ៉ុបប៉ា ទី អង់កាន់ ម៉ោញ ដូវ ឡាក់ សៀ យីស៊ូ សិច អី តេបីថា (ទី ណី ជា «រ៉ាម៉ាំង») អី ប្រឹក ដាក់ លូ អន់ កា ណាត់ កា ពូ អៀង។

៣៧ ផ្ទះ រ៉ាំងរ៉ាំង ណោះ អី អីត កេះណោះ តោ ពូ តាត់ អង់ហាំ ប៉ាទ្រូ អី កេះ។ ពូ អ្សក់ ចែត ពីង កាណុង តែង អំបាំង។

៣៨ ញុន កា តេះ លីដា ក្សាម មៀង យ៉ុបប៉ា ណោះ ហង ប៉ាក់ ម្តត សៀ កាតាំង លៅ ជា ពេត្រុះ អ្នែ ពីង តេះ លីដា ណោះ អន់ ខែ កា ប្រើ គូប អន់ខែ ពៀរ ដូវ ឡាក់ ឡោម ពេត្រុះ ជា «ប៉រ អីស ឡាក់ ទីល ប៉ាក់ ចារ ញីន ស្រីស។ ណី»។

៣៩ ពេត្រុះ កា ឡាក់ លូ អន់ខែ ពៀរ ដូវ ណោះ ឡុត។ ប៉ាក់ អី ទីល កេះ ពូ ជៀក អី ហារ អ្នែ ពីង កាណុង តែង អំបាំង។ ម្តត អង់កាន់ អន់ត្រោ ប៉ាណាំ គូប មុត ក្សាម អី ទីប ញ៉ាំ សោក លូ តាំ បាង អារ សាំប៉ាក់ លូ អារ គ្រីន ឡាក់ តេបីថា ទី ជិង អន់ ផ្ទះ អ្នែ អន់ខុ លូ អន់ខែ ពៅ។

៤០ ពេត្រុះ ប្រើ ពូ ឡាច់ ប៉ាក់ ឡឹង ទីខូ អើ ជន តាកុល ម៉ន់ ឡោម ប្រ្លឹះ កេះណោះ កាលែង ប៉ាក់ ប៉ាទ្រូ លូ កាប ផា «អី តេ បីថា អ្សវ ពិ»។ អង់កាន់ ណោះ កា វាល ម៉ាត់ ផះ អើ ប៉ប័ ពេ ត្រុះ កា អ្សវ អង់អ្នែ ឡូត។

៤១ ពេត្រុះ ចឹក តី អើ អន់ អ្សវ អន់តាវ កេះណោះ អើ មូត សៀ យីស៊ូ លូ មូត អង់កាន់ អន់ត្រោ ម៉ុត ប៉ាក់ អើ កេះណោះ អន់ អន់ ខែ ប៉ប័ តេបីថា រ៉ុស សីត កេះ។

៤២ ប៉ាណូស កាណុង មៀង យ៉ុបប៉ា អៀង ដូវ អ្ន ឡឹង សារ អា លូ ទី ប៉ាណូស អៀង ដូវ សៀ យីស៊ូ។

៤៣ ពេត្រុះ កា អ្នែ ពឹង មៀង យ៉ុបប៉ា ទុញ ដាវ ណារ៉ូ អើ អ្នែ ពឹង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស វ៉ាវ វ៉ាន់ដាប់ អង់ការ អ្សវ ។

១០

សារ បិយ ប្រ្លឹះ តាំបាង ឡាកោ អន់ កា កូនេលៀស ប៉ប័

១ អ្នែ ប៉ាក់ មៀង កេសារៀ ទី សុនសាត រ៉ូម ម៉ោញ ដូវ សិច អើ កូនេលៀស អើ ឡាក់ ម៉ែត តាហាន តាប៉ល់ តាហាន អើ ពូ អើ ផា ក្រុំ តាហាន អ៊ីតាលី។

២ អើ លូ គន កាម៉ាញ អើ អន់ខែ អ្សវ កូត អ្សត កា ប្រ្លឹះ បិ កកាតយី អើ ខុ អន់ កាណាគី កា មូត ថុក ញ៉ាក លូ ម៉ន់ ឡោម ប្រ្លឹះ រ៉ប់ ដាវ ដេល។

† ៩:៤៣ ៩:៤៣ ពូ វ៉ាវ វ៉ាន់ដាប់ អង់ការ អ្សវ សាវ៉ាប់ ប្រ្លឹក កឹប ប្រ្លឹក កាតិប ប្រ្លឹក កាតាប ប្រ្លឹក ម៉ាអើវ។

៣ ទី ងារ ម៉ោង រាំង រាំង មង ប៉ែង កាងាច បិយ ប្រ្រឹះ បិក កាតយ៍ ម៉ោង ដូវ តាំបាង ឡាកោ អន់ កា អើ ប័ប័ ឡាក់ៗ បិយ ណោះ ម៉ុត ប៉ាក់ ហី អើ លូ អើ អើ ជា «អី កូន លៀស»។

៤ អើ ប៉ាញ់ ចាក់ ហៃ បិយ ប្រ្រឹះ ណោះ ទីប អ្នក កាខាក់ កេះ ណោះ កាប ជា «អី ពី តាំង ឡា ទី សារ ញ៉ា ?» បិយ ប្រ្រឹះ តើល អើ ជា «ប្រ្រឹះ បិក កាតយ៍ សាំ យ៉ាំង កេះ សារ អីស ម៉ន់ ឡោម ពៃ កាណាត៍ អីស អន់ កា ពូ ណោះ កា អើ អូ ពីល ដេល។

៥ ទីល នីណោះ ហត់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា កិញ អៀ ហង រៀ កា កាម៉ាក់ ម៉ោង ដូវ សិច ស៊ីម៉ុន ឡាក់ ពូ អើ ជា ពេ ត្រុះ ប្រើ ឡាក់ ប៉ាក់ អា។

៦ អើ អ្វី ពីង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ ដាប់ អង់ ការ អ្នក ហី អើ ណោះ ហះ ហាង សាឡីត សាឡាយ *»។

៧ ប៉ាក់ បិយ ប្រ្រឹះ ឡាក់ កាកាប លូ អើ ចាក ឡាច រ៉ា រ៉ាច កេះ អើ អើ ទុច ពៀរ ដូវ លូ តាហាន ម៉ោង ដូវ កាណាង កាំឡាំង មុត បក់ អ្វី ប្រ័ត៍ ងារ កា អើ តាហាន ណោះ ឡាក់ ប៉ាណូស អ្សិល កូត៍ អ្នក កា ប្រ្រឹះ បិក កាតយ៍ ដេល។

៨ អើ រៀ ទី សារ បិយ ប្រ្រឹះ រៀ កា អើ ណោះ ហង កេះ ណោះ ប្រើ អន់ខៃ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា។

សារ ប្រ្រឹះ តាំបាង អន់ ពេត្រុះ ប័ប័ សែម អ្នក

៩ ប៉ាក់ ងារ តាយ៉ាំង អន់ខៃ ចាក ក្យាម៍ ចឹង ទីល មៀង យ៉ុបប៉ា កេះ។ កាប៉ាច ពេត្រុះ ឡាក់ អ្វី ពីង ហី ប៉ាក់ ងារ ប៉ង កេះ អើ

* ១០:៦ ១០:៦ ហ្នា ពូ ប្រាក់ លូ តី ម៉ោង ចំលួន ធម ប៉ានីរ ផោះ អើ ចឹង រៀ កា អីស ឡឹង ងារ ឡាក់ អីស ចឹង ត្រត់ ប្រ័ត៍ នីចម៍ ណោះ ។

កា ហារ ពីង អន់តល់ ហី + ភៀ ម៉ន់។

១០ ផះ ណោះ អើ ឡា យុត បិច សា សាណា ខាក់ ហះកា ផះ ពូ ទ្រៀម សាណា សាណិត អន់ កា អើ ណោះ អើ កា អូ ហ្លង់ ប៉ាណូស ញន កា ប្រ្រៈ ប៉ាំងខ្លាង។

១១ កេះណោះ ប្រ្រៈ តាំបាង អន់ អើ ប៉ប ប្លែង តាលុះ ញឹង លូ ប៉ប កាណាត់ តិស ឡាក់ កា កាណាត់ ពូ ត្រាក់ អំប៉ាំង ត្រេ ពូ កត់ កាន់ខុង ទី ប្លាន់ ដួច ប៉ាហ្វូ ជីវ ឡឹង ប្លែង ទីល ប៉ាក់ តេះ។

១២ ពីង កាណាត់ ណោះ ទី កាណាត់ ជុង ប្លាន់ ទី សែម លូ ទី កាណាត់ វ៉ាវ៉ាវ គ្រីប នែវ។

១៣ កេះណោះ អើ កាតាំង ប៉ានីរ រ៉ះ ផា «អី ពេត្រុះ ហាក់ ប៉ាន់ តៅ កាណាត់ អា ពុះ សា ពិ»។

១៤ ហះកា ពេត្រុះ តើល ផា «អូ អុះ ពី តាំងឡា អាញ អូ យើយ សា កាណាត់ ញ៉ា ឡាក់ ចាបាប់ អូ អន់ សា លូ កាណាត់ អូ ដាក់ ណោះ អុះ»។

១៥ ប៉ានីរ ណោះ រ៉ះ កា អើ ណារ៉ូ ផា «កាណាត់ ញ៉ា ឡាក់ ប្រ្រៈ បិកកាតយី ទី តាត់ អន់ដាក់ កេះ អីស អូ ត្រត់ ផា កាណាត់ អូ ដាក់ អុះ»។

១៦ សារ ណោះ កើត ពីះ ទីល ប៉ែង ទង កេះណោះ អ្សក់ ហារ កាណាត់ ណោះ ពីង ប្លែង ណារ៉ូ។

១៧ ប៉ាណូស ប៉ែង ដូវ ឡាក់ កូនេលៀស ប្រើ ឡាំ អន់ខែ អំបញ្ច ណាំង ហី ស៊ីម៉ុន។ ផះ ណោះ ពេត្រុះ អ្វែ យីត ឡឹង សារ អើ ប៉ប ណោះ ចឹង កើត នីចម៍ ផាឌី អន់ខែ ប៉ែង ដូវ កា ពីះ ទីល អន់តារ ហះ អំបារ ហី អើ។

† ១០:៩ ១០:៩ ហី សុនសាត ពូ ទី អន់តល់ សាម៉ើ ពូ យើយ ហារ អ្វែ ពីង អន់តល់ ផេល។

១៨ អន់ខែ អំប័ញ្ញ តុត ពុត ជា «វគី ស៊ីម៉ូន ឡាក់ ពូ អើ ជា ពេ
ត្រុះ អើ អ្នក ពីង ហី អា ប?»

១៩ ផ្ទះ ពេត្រុះ អ្នក យីត ឡឹង សារ អើ បំបំ ណោះ ប៉ាងាត់ ប៉ា
លឹង ប្រ្រះ រ៉ះ កា អើ ជា «ហៃ ទី ប៉ាណូស ប៉ែង ដូរ ពីរ ណាំង
អីស។»

២០ ហត់ ដីរ ប៉ាក់ តេះ ចាក អន់ខ្លូ លូ អន់ខែ ពិ ដៃ បាំងក្រ
ហង ខង អាញ អា ហង ប្រើ អន់ខែ ពីរ»។

២១ ពេត្រុះ កា ដីរ ប៉ាក់ អន់ខែ លូ រ៉ះ ជា «អាញ អា ហង ឡាក់
អន់ដីស ណាំង ណោះ អន់ដីស ពីរ ប៉ាក់ អា ទី សារ ញ៉ា?»

២២ អន់ខែ តើល ជា «វគី កូនេលៀស ឡាក់ ម៉ែត តាហាន ប្រើ
ញីន ពីរ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ្សិល កូត អ្សុត កា
ប្រ្រះ បិកកាតយ័ ដេល ម្នាក់ សុនសាត អ៊ីស្រាអែល ប៉ានេ អើ
គ្រីប ដូរ។ ទី បិយ ប្រ្រះ ម៉ោញ ដូរ រ៉ះ កា វគី កូនេលៀស ប្រើ ឡាក់
រ៉ះ កា អីស ប្រើ ឡាក់ ប៉ាក់ ហី អើ ភៀ សាំយ៉ាង អីស រ៉ះ សារ»។

២៣ ពេត្រុះ ជៀក អន់ខែ ម៉ុត កាណុង ហី អន់ អន់ខែ ដំ ហះ
ណោះ ម៉ោញ ម៉ាំង។

សារ ពេត្រុះ ឡាក់ ចាក ប៉ាក់ ហី កូនេលៀស

ប៉ាក់ តាយ៉ាង ពេត្រុះ ឡាក់ ព្រយ អន់ខែ ទីប ទី ម្នាក់ សៀ អ្នក
កាណុង មៀង យ៉ុបប៉ា ណោះ បក់ អន់ដា ឡាក់ អន់ខ្លូ ដេល។

២៤ ប៉ាក់ ដាវ យ៉ាង តោ ណាវ អន់ខែ កា ទីល ប៉ាក់ មៀង កេសា
រៀង។ កាប៉ាច់ វគី កូនេលៀស អើ ជៀក អុះ ម៉ី គូប ចាង ឡាក់ ប៉ាក់
ហី អើ អ្នក ក្បាក់ សាណាង អន់ខែ។

២៥ ផ្ទះ ពេត្រុះ ទីល រតី កូនេលៀស កា ឡាំ ហាប់ អើ លូ កា ដាប សាំប្រឹះ ហះ ជុង អើ។

២៦ ហះកា ពេត្រុះ ប៉ោក អើ ប្រើ អូរ លូ កាប ជា «អាញ កា ប៉ាណូស និះទៅ ដេល»។

២៧ ពេត្រុះ ចាក ម៉ុត ពីង ហី ទីប រ៉ះ សារ លូ រតី កូនេលៀស អន់ ដើរ កេះណោះ អើ ប័ប ប៉ាណូស អៀង ដូរ អ្វី ប៉ាតុ គូប សោប។

២៨ អើ កាកាប លូ ពូ ជា «អន់ដីស អូ កេះ ចាបាប សុនសាត អី ស្រាអើល អូ អន់ ញីន រ៉ាពង លូ សុនសាត អន់ទៀត លូ អូ អន់ ម៉ុត កាណាង ហី ពូ អុះ ហះកា ប្រឹះ រ៉ះ កា អាញ ជា អូ អន់ យីត ជា ប៉ាណូស បក់ ចំ អូ ដាក់ ណោះ អុះ។

២៩ ណោះ ហង បះ ផ្ទះ អាញ ប័ប អន់ដីស ឡាំ រ៉ះ កា អាញ ពៃ អាញ ឡាំ ឡូត អូ ប៉ាតែក អុះ។ ទីល នីណោះ អាញ អំបញ្ច អន់ដីស អន់ដីស ប្រើ អាញ ឡាំ ប៉ាក់ អា ទី សារ ញ៉ា ?»។

៣០ រតី កូនេលៀស រ៉ះ ជា «រ៉ាំងរ៉ាំង ប៉ែង ប៉ាន់ ដាវ ពៃ ផ្ទះ អាញ អ្វី ម៉ន់ អើ ប្រឹះ កាណាង ហី អាញ ផ្ទះ រ៉ាំងរ៉ាំង មង ប៉ែង កាងាច ទី កាម៉ាក់ ម៉ោញ ដូរ កាសិប ពៀត ខោ អារ តាតារ ក្លាក់ អន់តារ ហះ អ៊ីរ អាញ លូ រ៉ះ ជា

៣១ "អី កូនេលៀស ប្រឹះ បិកកាតយ័ សាំយ៉ាង កេះ សារ អីស ម៉ន់ ឡោម ពៃ កាណាត អីស អន់ កា ពូ ណោះ កា អើ អូ ពីល ដេល។

៣២ ទីល នីណោះ បាក់ អីស ប្រើ ពូ ឡាំ ប៉ាក់ មៀង យ៉ុបប៉ា រ៉ះ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ជា ពេត្រុះ ប្រើ ឡាំ ប៉ាក់ អា កិញអៀ ហង។ អើ អ្វី ពីង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង

ការ អ្សាំ ហី អើ ណោះ ហះ ហាង សាឡឹត សាឡាយ"។

៣៣ ទីល នីណោះ អាញ កា ប្រើ ពូ ឡាំ រ៉ះ កា អីស ឡូត ដាក់ កេះ អីស ពីះ អា។ កិញអៀ អា ញិន ទិខ្ច អៃ ហះ ម៉ាត់ ប្រ្លឹះ បិក កាតយ័ ក្បាក់ សាំយ៉ាង ទិ សារ ឡាក់ ប្រ្លឹះ ទី រ៉ះ ពីង អីស»។

៣៤ ណោះ ពេត្រុះ កាប ជា «កិញអៀ អា អាញ ហ្លង់ កេះ ប្រ្លឹះ បិកកាតយ័ បិច កា ប៉ាណូស ទិខ្ច អូ រើស ម៉ាត់ អុះ។

៣៥ គ្រីប សុនសាត ចំ កាតាម អ្សក់ កា ញើ អ្សិល កូត័ អ្សុក កា ប្រ្លឹះ បិកកាតយ័ លូ ប្រ័ត័ ដាក់ យី ត្រុត ពុត ប្រ្លឹះ ហង។

៣៦ អន់ដីស កា អូ កេះ ដេល ប្រ្លឹះ បិកកាតយ័ អន់ ប៉ានីរ អើ ពីង សុនសាត អ៊ីស្រាអែល រ៉ះ ឡឹង សារ ដាក់ លូ សារ សាណុ ក សារ៉ាក ញុន យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ប៉ាណូស ទិខ្ច។

៣៧ អន់ដីស កា អូ កេះ ដេល ឡឹង សារ ឡាក់ ទី កើត ប៉ាញ័ ទីប ចារ សុនសាត អ៊ីស្រាអែល អៃ ឡាក់ សារ ទី កើត ឡឹង ខេត កា លីឡេ អន់តីត ឡឹង រត័ យូហាន ទី រ៉ះ ឡឹង សារ អើ ត្រុត ប៉ាងហុំ ពូ ណោះ ពៃ។

៣៨ យី ឡឹង សារ យីស៊ី ឡឹង តេះ ណាសារៃត ឡាក់ ប្រ្លឹះ បិក កាតយ័ រើស ប្រើ ប្រ័ត័ សាដាច់ ទីប អន់ ប៉ាងាត័ ប៉ាលីង អើ ដាក់ កាខាក់ លូ សារ អំរ៉ាញ អីញ កា អើ។ អន់ដីស កា អូ ដេល យី ស៊ី ចាក ឡឹង ចារ ម៉ោញ ឡាំ ប៉ាក់ ចារ ម៉ោញ ទីប ប្រ័ត័ ងារ ដាក់ លូ តាត់ អន់ដាក់ ប៉ាណូស ប្រ្លឹះ ប្រ័ត័ ទិខ្ច ដេល ខង ប្រ្លឹះ បិក កាតយ័ អៃ អន់ខ្ច លូ អើ។

៣៩ ញិន អា ឡាក់ ផាញាន ទី បំបំ ងារ យីស៊ី ប្រ័ត័ ទិណោះ ពីង មៀង យេរូសាឡឹម លូ ចារ សុនសាត អ៊ីស្រាអែល អន់ទៀត។

ណារ។ ពូ ប៉ាណាំ គូប ប៉ាន់តោ អែរី អន់ទល ពីង អ៊ឹង ។ 1

៤០ ហះកា ប៉ាក់ ទីល ដាវ ទី ប៉ែង ប្រ្រឹះ បិកកាតយ័ តាក់ អង់រី ស សីត អែរី លូ អន់ អែរី តាំបាង ឡាកោ អន់ ពូ ប៉ប៉។

៤១ អូ ត្រគ់ អន់ កា ប៉ាណូស ទិខូ ប៉ប៉ អុះ យី អន់ ដឹង កា ម្តត បក់ ចឹង ប្រ្រឹគី ជាញ៉ាន ឡាក់ ប្រ្រឹះ បិកកាតយ័ ទី រឺស អន់ ទ្រួល យី ញីន អា ហង ឡាក់ ទី សា សាណា ទី អែត អន់ខូ លូ អែរី ឡែង ឡឹង អែរី រឺស សីត ពៅ។

៤២ យីស៊ី ប្រើ ញីន រ៉ះ កា ម្តត ប៉ាសុន លូ ប្រើ ញីន ប្រឹគី ជា ញ៉ាន រ៉ះ ជា ប្រ្រឹះ បិកកាតយ័ ប្រើ អែរី តាត់សុន សារ កា ប៉ាណូ ស រឺស លូ ប៉ាណូស តោ ទិខូ។

៤៣ ម្តត វ៉ាគីយ ប្រ្រឹះ ទិខូ សុត កា រ៉ះ ឡឹង សារ យីស៊ី ជា ទិ បក់ សៀ អែរី ប្រ្រឹះ ចឹង អូ អ្យក់ យ៉ូ សារ យច អន់ខែ ញន កា អែរី»។

៤៤ ផះ ពេត្រុះ អែរី កាកាប ជាឌី ប៉ាង៉ាត ប៉ាលីង ប្រ្រឹះ ដាក់ កា ខាក់ ជីរ ម៉ុត ពីង កាំឡាំង បក់ អែរី សាំយ៉ាំង ប៉ានីរ ប្រ្រឹះ ណោះ ទិ ខូ ឡូត។

៤៥ ម្តត សុនសាត អ៊ីស្រាអែរីល បក់ សៀ យីស៊ី ឡាក់ ឡាំ អន់ ខូ លូ ពេត្រុះ ណោះ អន់ខែ ញម ខាក់ កា ប្រ្រឹះ បិកកាតយ័ កោះ ប៉ាង៉ាត ប៉ាលីង អែរី ដាក់ កាខាក់ ជីរ ពីង សុនសាត អន់ទៀត ដេល

៤៦ ខង អន់ខែ កាតាំង ម្តត ណោះ កាប តាង ឡឹង ពូ ៩ លូ ប៉ានេ ប្រ្រឹះ បិកកាតយ័ ដេល។

៤៧ ណោះ ពេត្រុះ រ៉ះ កា សុនសាត អ៊ីស្រាអែរីល ណោះ ជា «អូ

‡ ១០:៣៩ ១០:៣៩ អន់ទល ពីង អ៊ឹង ប៉រ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចោទិយ/កថា) ២១:២២។ S ១០:៤៦ ១០:៤៦ កាប តាង ឡឹង ពូ ទី ណាំ ពៀរ ម៉ោញ ជា «កាប សុនសាត អន់ទៀតៗ ឡាក់ អូ អូ កាប អន់ទ្រួល» ម៉ោញ ណារ ជា «កាប គុន បិយ ប្រ្រឹះ អូ ត្រគ់ កាប ឡាក់ កា ប៉ាណូស»។

ទី ពៀ ចឹង ទីប អូ អន់ ពិន បាំងហុំ អន់ខែ ពឹង ទៀក អុះ ខង អន់ ខែ ទី ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ កា ពិន ដេល»។

៤៨ ពេត្រុះ កា ប្រើ ពូ បាំងហុំ មុត ណោះ អន់ កេះ ប៉ាសុន យីស៊ី គ្រិះ។ កេះណោះ អន់ខែ ជៀក ពេត្រុះ អែ អន់ខូ លូ អន់ខែ អន់ ទី ពៀរ ប៉ែង ដារ ណារ៉ូ។

១១

សារ ពេត្រុះ រ៉ះ ឡឹង សារ សុនសាត អន់ទៀត ឡាក់ សៀ យី ស៊ី

១ មុត រ៉ះ ប៉ាតាង យីស៊ី លូ មុត សៀ ឡាក់ អែ ពឹង ខេត យូដា អន់ខែ កាតាំង លៅ ផា សុនសាត អន់ទៀត កា សៀ ប៉ានីរ ប្រ្រឹះ បិកកាតយី ដេល។

២ ប៉ាក់ ពេត្រុះ សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ សុនសាត អ៊ីស្រាអែល ឡាក់ ផា ត្រក់ កាសិត អង់ការ អន់ខែ ឡាក់ កាប កា ពេត្រុះ ផា

៣ «ញ៉ា ត្រក់ អីស ម៉ុត កាណុង ហី សុនសាត អន់ទៀត ឡាក់ អូ កាសិត អង់ការ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៤ ពេត្រុះ កា រ៉ះ សារ អន់ កា អន់ខែ សាំយ៉ាំង ឡឹង គុល ទីល ឡុច ផា

៥ «ផះ អាញ អែ ម៉ន់ ប៉ាក់ មៀង យ៉ុបប៉ា ពែ អាញ អូ ហ្លង់ ប៉ាណូស កេះណោះ ប្រ្រឹះ តាំបាង អន់ អាញ ប៉ប កាណាគី គីស ឡាក់ កា កាណាត់ ពូ ត្រាក់ អំបាំង គ្រេ ពូ កត់ កាន់ខុង ទី ប៉ាន់ ដួច ប៉ាហ្សូ ជីរ ឡឹង ប៉ែង ទីល ប៉ាក់ អាញ»។

៦ ប៉ាត់ អាញ ហៃ កាខាក់ អាញ ប៉ប័ កាណាគី ដុង ប្លាន់ កាណាគី ព្រី សែម លូ កាណាគី វ៉ាវ៉ាវ។

៧ កេះណោះ អាញ កាតាំង ប៉ានីរ រ៉ះ ជា "អី ពេត្រុះ ហាត់ អ្សក់ ប៉ាន់តៅ កាណាគី អា ពុះ សា ពិ"។

៨ ហះកា អាញ តើល ជា "អូ អុះ ពី តាំងឡា ខង អាញ អូ យើយ សា កាណាគី ញ៉ា ឡាក់ ចាបាប់ អូ អន់ សា លូ កាណាគី អូ ដាក់ ណោះ អុះ"។

៩ ហះកា ប៉ានីរ ណោះ តើល ឡឹង ប្លែង ម៉ោញ ទង ណាវ ជា "កាណាគី ញ៉ា ឡាក់ ប្រ្លឹះ ប៊ិកកាតយ័ ទី តាត់ អន់ដាក់ កេះ អីស អូ ត្រត់ ជា អូ ដាក់ អុះ"។

១០ សារ ណោះ កើត ពីះ ទីល ប៉ែង ទង កេះណោះ អ្សក់ ហាវ កាណាត់ ណោះ ទិ ពីង ប្លែង ណាវ។

១១ ផះណោះ ជាឌី ទី មូត កាម៉ាក់ ប៉ែង ដូវ ពីះ ឡឹង មៀង កេសា រៀ ឡាំ ណាំង អាញ អន់ខៃ កា ពីះ ទីល ហះ អំបារ ហី ញីន អៃ ណោះ ឡូត។

១២ ប៉ាដាត់ ប៉ាលិង ប្រ្លឹះ រ៉ះ កា អាញ ប្រើ ឡាំ អន់ខូ លូ អន់ ខៃ អូ អន់ រើស ម៉ាត់ អុះ *។ ទី អុះ មី ត្រោ ដូវ អា ឡាំ អន់ខូ លូ អាញ ដេល ញីន ម៉ុត ពីង ហី វគី ណោះ។

១៣ អៃ កា រ៉ះ កា ញីន ឡឹង សារ អៃ ប៉ប័ បិយ ប្រ្លឹះ ម៉ោញ ដូវ ម៉ុត កាណុង ហី អៃ លូ រ៉ះ ជា "ហាត់ អីស ប្រើ ពូ ឡាំ ប៉ាក់ មៀង យុបប៉ា រ៉ះ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ជា ពេត្រុះ ប្រើ ឡាំ ប៉ាក់ អា។

១៤ អៃ ចឹង រ៉ះ ប៉ានីរ ប្រ្លឹះ ម៉ាត់ អីស លូ ខាប់ខូ ហី ក្រាន អីស

* ១១.១២ ១១:១២ អូ អន់ រើស ម៉ាត់ អុះ ហ្លា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ប្រាក់ ជា អូ អន់ បាំងក្រ បាំងក្រាន់ អុះ ។

ទីខ្ល ចឹង ទី ប្រ្រឹះ តង់ អន់ដីស"។

១៥ ផៈ អាញ កាកាប ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ជីវ ម៉ុត ពីង អន់ខែ ឡាក់ កា ម៉ុត អ្នែ ពីង ពិន ពែ ដេល។

១៦ ផៈ ណោះ អាញ កា កាចាំង ឡឹង ប៉ានីវ យីស៊ី ឡាក់ ពី តាំងឡា ពិន ទី រ៉ះ ជា "រតី យូហាន ប៉ុងហុំ ពូ លូ ឡើក ហះកា អាញ ចឹង ប៉ុងហុំ អន់ដីស លូ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ឡុក"។

១៧ ផៈ ប្រ្រឹះ បិកកាតយ័ អន់ ប៉ាង៉ាត់ ប៉ាលឹង អែក កា អន់ខែ ឡាក់ កា អែក អន់ កា ពិន ដេល ផៈ សៀ យីស៊ី គ្រិះ ឡាក់ ពី តាំង ឡា ពិន អាញ អា ប៉ាណូស នីចម៍ បះ ខិន ទីប ប្រ្រឹះ ?»។

១៨ ផៈ អន់ខែ កាតាំង សាវ ណោះ កេះ អន់ខែ ដាក់ ពុត ហង អន់ខែ កាប៉ានេ ប្រ្រឹះ បិកកាតយ័ លូ កាប ជា «យ្រឹះ សុន សាត អន់ឡើក កា ប្រ្រឹះ អន់ អន់ខែ បិនពែង ពុត ពៀក ភៀ អន់ ទី អាញ រ៉ុស ដេល»។

សាវ ម្តត សៀ យីស៊ី អ្នែ ពីង មៀង អន់ទីយ៉ុក

១៩ កាប៉ាច ម្តត បក់ សាតាក់ តាប្រឹះ តាប្រើង ញន កា ពូ ប្រឹក អូ ដាក់ កា អន់ខែ ផៈ រ៉ុងរ៉ុង ពូ ប៉ាន់តោ សាតេផាន អន់ខែ ឡាក់ ទីល ប៉ាក់ ខេត ភេនិះ បក់ អន់ដា ទីល ប៉ាក់ តាក្វាល គីប្រឹះ បក់ អន់ដា ណារ ទីល ប៉ាក់ មៀង អន់ទីយ៉ុក។ អន់ខែ អូ ទី រ៉ះ ប៉ានីវ ប្រ្រឹះ កា សុនសាត អន់ឡើក អុះ រ៉ះ ដឹង កា សុនសាត អ៊ីស្រា អែល ណោះ ហង។

២០ ហះកា ទី កាំឡាក់ អន់ខែ បក់ ឡឹង តាក្វាល គីប្រឹះ លូ ឡឹង មៀង គីវនេ ឡាក់ ទីល ប៉ាក់ មៀង អន់ទីយ៉ុក កេះណោះ រ៉ះ សាវ ដាក់ ឡឹង យីស៊ី កា សុនសាត ក្រិក ដេល។

២១ ប្រ្រឹះ បិកកាតយី កា តងំ អន់ខែ លូ ទី ប៉ាណូស អៀង ដូរ សៀ លូ បិរនពែង ពុត ពៀក ណាំង ប្រ្រឹះ បិកកាតយី។

២២ សារ អា កាតាំង ទីល ក្រុំ ហៀន សារ ប្រ្រឹះ អ្នែ ពីង មៀង យេរូសាឡឹម អន់ខែ កា ប្រើ បាណាបះ ឡាំ ប៉ាត់ មៀង អន់ទីយ៉ូ ក។

២៣ ប៉ាត់ អ៊ែ ទីល កេះ អ៊ែ ប៉ប ប្រ្រឹះ បិកកាតយី ដាក់ កា ពូ នីណោះ អ៊ែ ហោក ខាក់ អ៊ែ កា អន់តត់ ប៉ាតោ កា ពូ អន់ ប្រ្រឹក ពួយ យីស៊ូ ឡាក់ ពី តាំងឡា ទិ ពុត ទិ ពៀក លើយ

២៤ ខង អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អ៊ែ លូ អ៊ែ សៀ ខាក់ ដេល។ ផះ ណោះ ទី ប៉ាណូស អៀង ដូរ ណារ៉ូ ម៉ុត សៀ យីស៊ូ ដេល។

២៥ កេះណោះ ណារ៉ូ បាណាបះ ឡាំ ប៉ាត់ មៀង តើសុះ ភៀ ណាំង សូល។

២៦ ប៉ាត់ អ៊ែ ប៉ប សូល កេះ អ៊ែ ជៀក ឡាំ ប៉ាត់ មៀង អន់ទីយ៉ូ ក។ អន់ខែ អ្នែ អន់ខូ លូ ក្រុំ ហៀន សារ ប្រ្រឹះ ពីង មៀង ណោះ ម៉ោញ សាណាំ ទីប បាំងហៀន ប៉ានីរ ប្រ្រឹះ កា កាំឡាំង អៀង ដេល។ ពីង មៀង អន់ទីយ៉ូក ណោះ ហង សាត់ ប៉ាន់ដា ពូ អន់ សិច ម្ហត សៀ យីស៊ូ ផា ម្ហត គ្រិសាទៀន។

២៧ រ៉ាំង រ៉ាំង ណោះ ទី ម្ហត រ៉ាគីយ ប្រ្រឹះ ពីះ ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាត់ មៀង អន់ទីយ៉ូក។

២៨ កាណុង ម្ហត រ៉ាគីយ ប្រ្រឹះ ណោះ ទី ប៉ាណូស ម៉ោញ សិច អាកាបុះ អ៊ែ អ្សរ អន់តារ រៈ ពួយ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កា ខាក់ ផា អ្នែ បាប៊ែត ណារ៉ូ ចឹង កើត ឡា យុត ប៉ាញី ទីប អង់កក់

តេះ។ ឡាហ៊ុត ណោះ កា កើត តាទីច ផះ រ៉ាំងរ៉ាំង សាដាច់ ក្នូ ខៀ។

២៩ ម្នត សៀ កា វែវ ពុត ប៉ាហ្សឺ លៀន ភៀ តង់ ម្នត សៀ បក់ អ្នែ ប៉ាក់ ខេត យូដា តាម អន់ខែ ទី ឡាកោ ពៀ ឡាកោ អ៊ែ។

៣០ អន់ខែ កា ប៉ាក់ លៀន កេះណោះ ប៉ាហ្សឺ ពីង បាណាបះ លូ សូល អ្សក់ ឡាំ អន់ កា ម្នត ក្រាក់ តាំងកង។

១២

សារ ពូ ប៉ាន់តៅ យ៉ាកុប លូ រ៉ុប ពេត្រុះ

១ ផះ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត * ប្រើក៏ អូ ដាក់ កា កាំឡាំង ក្រុំ ហៀន សារ ប្រ្រះ បក់ អន់ដា។

២ អ៊ែ ប្រើ ពូ ប៉ាន់តៅ យ៉ាកុប ឡាក់ មី យូហាន លូ ដាវ។

៣ សារណោះ អ៊ែ ប័ប ជា ត្រក់ ពុត សុនសាត អ៊ីស្រាអែល អ៊ែ កា ប្រើ ពូ ឡាំ រ៉ុប ពេត្រុះ ឡុត ផះ ណោះ ត្រក់ ផះ ពូ ប្រើក៏ ប៉ុន ណាំ ប៉ាំង ឡាតាំង ។

៤ ប៉ាក់ អ៊ែ រ៉ុប ពេត្រុះ ទី កេះ អ៊ែ កា ចែត កាណុង ខុក។ កេះ ណោះ អ៊ែ ប្រើ តាហាន ប៉ាន់ ក្រុំ អ្នែ ញ៉ាម កាណុង ម៉ោញ ក្រុំ ប៉ាន់ ដូវ។ អ៊ែ យីត ចឹង អ្សក់ ឡាំ តាត់ស៊ុន សារ ពេត្រុះ ហះ ម៉ាត់ ម្នត ប៉ាសុន ប៉ាក់ រ៉ាំងច់ ដាវ ប៉ុន ទ្រូង ខៀ។

៥ ទីល នីណោះ ពូ ត្រុន ពេត្រុះ កាណុង ខុក កាប៉ាច់ ក្រុំ ហៀន សារ ប្រ្រះ អន់ខែ ប៉ាណាំ ក្នូប ម៉ន់ ឡោម ប្រ្រះ បិកកាតយី ទី ពុត ទី ពៀក សារ៉ាប់ កា អ៊ែ។

* ១២:១ ១២:១ សាដាច់ ហេរត អា យី សោ ហេរត ឡាក់ ប្រើក៏ សាដាច់ រ៉ាំងហៃ ផះ យីស៊ី កើត ពៃ។

៦ ម៉ាំង អន់ទ្រួល ឡើង សាដាច់ ហេរត ចឹង តាត់ស៊ិន សារ ពេ ត្រុះ ម៉ាំង ណោះ ពេត្រុះ តែប ពីង អន់តិក៍ ម្នាក់ តាហាន ពៀរ ដូវ ទីបទី ច្រាល់ ពៀរ កាស៊ី កត់ ដុង តី អើ ទីបទី ម្នាក់ តាហាន ញ៉ាម អំប៉ារ ខុក ដេល។

៧ ជាឌី ទី បិយ ប្រ្លឹះ បិកកាតយ័ ពីះ ទីល លូ ទី តាតារ កាណុង ខុក។ បិយ ប្រ្លឹះ រ៉េ ពេត្រុះ កាក្រុះ អើ ហះ សានៃង លូ រ៉ះ ជា «ហាត់ អ្សរ ប្រ្រាល់»។ ច្រាល់ ណោះ កា តាប៉ូច ឡើង តី អើ ឡូត។

៨ បិយ ប្រ្លឹះ បិកកាតយ័ រ៉ះ កា អើ ជា «ចែក ម៉ា អើរ ជិះ ក៏ប ពិ»។ អើ កា ប្រឹក៍ ព្វយ។ បិយ ប្រ្លឹះ រ៉ះ ណារ ជា «ពៀត អារ ត្រីន ចុ ចាក ព្វយ អាញ»។

៩ ពេត្រុះ កា ចាក ឡាច់ ឡើង ខុក ព្វយ បិយ ប្រ្លឹះ អើ អូ អូ អន់ តត់ ជា សារ បិយ ប្រ្លឹះ ប្រឹក៍ ណោះ ឡាក់ សារ តាទីច អុះ អើ សាមីក៍ កា អើ អំប៉ារ។

១០ បិយ ប្រ្លឹះ លូ ពេត្រុះ ចាក រ៉ាវ៉ាច់ ឡើង ចារ ញ៉ាម ទី ម៉ោញ លូ ចារ ញ៉ាម ទី ពៀរ ឡា ទីល ប៉ាត់ អំប៉ារ ប៉ាសយ័ តែង ទ្រង ឡា ប៉ាត់ មឿង អំប៉ារ ណោះ កា តាបើក អើ ទៅ ហះ ម៉ាត់ អន់ ខែ។ អន់ខែ កា ចាក ឡា ប៉ាត់ ទ្រង ម៉ោញ ណារ បាប៊ីត ឡើង ណោះ ជាឌី បិយ ប្រ្លឹះ ណោះ ហ្សង តាតិង ឡើង ពេត្រុះ ហង។

១១ ពេត្រុះ កា ហ្លង់ ប៉ាណូស លូ កាប ជា «កិញអៀ អាញ អូ កេះ សារ អា យី សារ តាទីច ប្រ្លឹះ បិកកាតយ័ ប្រើ បិយ អើ ពីះ តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡើង តី សាដាច់ ហេរត លូ អន់ រ៉ាវ៉ាច់ ឡើង សុនសាត អ៊ីស្រាអែល ឡាក់ យីត ប្រឹក៍ អូ ដាក់ កា អាញ»។

១២ ប៉ាត់ អើ ហ្នឹង ឡើង សារ ណោះ កេះ អើ ឡា ប៉ាត់ ហី ម៉ារ មើត យូហាន ឡាក់ ពូ អើ ជា ម៉ាកុះ ឡាក់ ចារ ម្នាក់ កាំឡាំង អៀង ផះ អ្នែ ប៉ាតុំ គូប ម៉ន់ ឡោម ប្រ្រឹះ។

១៣ ផះ អើ កាខត់ អំប៉ារ ទី ទុច អង់កាន់ ម៉ោញ ដូរ សិច រ៉ូដា អើ ឡា អំប៉ញ។

១៤ អង់កាន់ ណោះ អន់ហ្គាល់ កា ប៉ានីរ ពេត្រុះ។ ញន កា អើ ហោក តាឡាម អើ អូ បើក អំប៉ារ អុះ អើ ប៉ាន់តាន ឡា រ៉ះ លូ កាំ ឡាំង ជា «ពេត្រុះ ទីល ប៉ាត់ អា កេះ អើ អ្នែ អន់តារ ហះ អំប៉ារ»។

១៥ ហះ កា ពូ កាប កា អង់កាន់ ណោះ ជា «អីស អា អន់ទ្រុយ កេះ»។ អើ កា ប៉ាតែក លូ ពូ ជា «អូ អុះ អើ តាទីច កេះ»។ ពូ កាប ណារ៉ូ ជា «បិយ ប្រ្រឹះ ឡាក់ រ៉ាំងហៃ អើ តន់»។

១៦ ពេត្រុះ អ្នែ កាខត់ អំប៉ារ ហះ ណោះ ហង អន់ខែ កា ឡា បើក អំប៉ារ កា អើ ប៉ាត់ បំប អើ ពូ ញម ខាក់។

១៧ ពេត្រុះ ប្រឹគី សាញ៉ា អន់ ពូ អ្នែ រ៉ាដាប កេះណោះ អើ រ៉ះ ឡើង សារ ប្រ្រឹះ បិកកាតយី តង អើ អន់ ចាក រ៉ា រ៉ាច ឡើង ខុក។ អើ កាប ជា «ហត់ អ្យក់ សារ អា ឡា រ៉ះ កា យ៉ាកុប † លូ អុះ មី អន់ទៀត អន់ អូ ដេល»។ កេះណោះ អើ ចាក ឡាច់ ឡើង ចារ ណោះ ឡា ប៉ាត់ ចារ អន់ទៀត ណារ៉ូ។

១៨ ប៉ាត់ តារ កាំលី ម្នាក់ តាហាន រ៉ាចក់ រ៉ាចល់ រ៉ុនរ៉ាយ ខាក់ ខង ពេត្រុះ ហ្យឹង តាតិង អូ អូ កា ឡា ប៉ាត់ ចំ។

១៩ ណោះ សាដាច់ ហេរត កា ប្រើ ពូ ចាក ណាំង ពេត្រុះ ហះ កា អូ បំប អុះ។ អើ កា អំប៉ញ ម្នាក់ ញ៉ាម កេះណោះ អើ ប្រើ ពូ

† ១២:១៧ ១២:១៧ យ៉ាកុប អា យី អុះ យីស៊ី អើ ប្រឹគី ម៉ែត ណា ជា ម្នាក់ សៀ យីស៊ី ដេល អូ ត្រត់ យ៉ាកុប ឡាក់ សី យីស៊ី កាណាង សី ១២ ដូរ ណោះ។

អ្នក ឡា ប៉ាន់ តើ អ្នក ម្នាក់ ញ៉ាម ណោះ។ កេះណោះ សាដាច់ ហេត ចាក ឡាច់ ឡើង ខេត យូដា ឡា អ្វី ប៉ាត់ ម្យ៉េង កេសារៀ។

សារ សាដាច់ ហេត តើ

២០ ផ្ទះ រ៉ាំង រ៉ាំង ណោះ សាដាច់ ហេត អ៊ីក ខាក់ កា ម្នាក់ ប៉ាសុន ម្យ៉េង ទីរ៉ុះ លូ ម្នាក់ ប៉ាសុន ម្យ៉េង ស៊ីដូន ទីល នីណោះ អន់ខែ វែរ ពុត ឡា រ៉ះកះ ប៉ាត់ សាដាច់។ អន់ខែ កា ឡា កាកាប លូ បក់ ប្រើ គី ងារ រ៉ាំងហៃ ហី សាដាច់ ហី សិច អ៊ី ច្នាសាតុះ។ ប៉ាត់ អន់ ខែ ឡោម អ៊ី កេះ។ អន់ខែ កាប ឡោម លូ សាដាច់ ឡា ប៉ាត់ អន់ ត្រក់ លូ គូប សោប ខង អន់ខែ តងកាន សាណា ឡើង ប៉ាថេត សាដាច់ ហេត។

២១ ប៉ាត់ ទីល ងារ កាំឡាត់ កេះ សាដាច់ ហេត កាសិប ពៀត ខោ អារ សាដាច់ អ៊ី អង់អ្វី ពីង ត្រេ សាដាច់ កេះណោះ កាប លូ ម្នាក់ ប៉ាសុន។

២២ ប៉ាត់ ប៉ាសុន កាតាំង អ៊ី កាប នីណោះ ពូ កាប ម៉ែ។ ជា «បក់ កាប អា យី ប្រ្លះ ហង អូ ត្រក់ ប៉ាណូស ដោច អុះ»។

២៣ ម៉ោញ ទ្រុ ឡើង ណោះ ជាឌី ទី បិយ ប្រ្លះ បិកកាតយី ឡា តាក់ អង់អ៊ីត សាដាច់ ហេត អន់ អ៊ី តើ កា ប្រាយ សា ខង អ៊ី អូ ប៉ានេ ប្រ្លះ បិកកាតយី។

២៤ កាប៉ាច់ ប៉ានីរ ប្រ្លះ បិកកាតយី កាតាំង លៅ ហើង អៀង ពូ កា ម៉ុត សៀ ហើង អៀង ដេល។

២៥ កាប៉ាច់ បាណាបះ លូ សូល ប៉ាត់ អន់ខែ ជីន លៀន កេះ ។ កា សីត ឡើង ម្យ៉េង យេរូសាឡឹម ណារ៉ូ អ្នក សីត ទីប យូ ហាន ឡាក់ ពូ អ៊ី ជា ម៉ាកុះ សីត អន់ខូ ដេល។

១៣

សារ ពូ ប្រើ បាណាបះ លូ សូល ចាក ឡាំ រ៉ះ សារ យីស៊ី

១ កាណុង កាំឡាំង ក្រុំ ហៀន សារ ប្រ្រឹះ អ្វី ពីង មៀង អន់ទី យ៉ូក ទី ម្នាក់ វ៉ាគីយ ប្រ្រឹះ លូ ទី ម្នាក់ ណែយូ ប៉ាងហៀន សារ ប្រ្រឹះ។ ទី ឡាក់ កា បាណាបះ ស៊ីមៀន ឡាក់ ពូ អើ ផា នី គើរ លូគៀស ឡាក់ ពីះ ឡឹង មៀង គីវែន សូល លូ ម៉ាណា អេន ឡាក់ ប្រឹគី អុះ សាដាច់ ហេរត *។

២ ផះ អន់ខៃ អ្វី សាំប្រឹះ ប៉ានេ ប្រ្រឹះ បិកកាតយ័ ទីប អូ សា សាណាញ៉ា ផាឌី កាតាំង ប៉ានីរ ប៉ាងាតី ប៉ាលឹង ប្រ្រឹះ ដាក់ កា ខាក់ រ៉ះ ផា «ហាក់ អ្នក ឡាច់ បាណាបះ លូ សូល អន់ អ្វី តាង ឡឹង ពូ ខង អាញ អ្នក អន់ខៃ ភៀ ប្រឹគី ងារ កា អាញ»។

៣ កេះ អន់ខៃ ម៉ន់ អើ ប្រ្រឹះ កេះៗ អន់ខៃ កា ម៉ន់ សាប៉ាក់ ពីង បាណាបះ លូ សូល កេះណោះ ប្រើ អន់ខៃ ពៀរ ដួរ ឡាច់ ចាក។

សារ បាណាបះ លូ សូល ឡាំ ប៉ាក់ តាក្វាល់ គីប្រ្រឹះ

៤ ទីល នីណោះ អន់ខៃ កា ឡាច់ ចាក ពូយ ឡាក់ កា ប៉ាងាតី ប៉ា លឹង ប្រ្រឹះ ដាក់ កាខាក់ ប្រើ អន់ខៃ ណោះ ហង។ អន់ខៃ ឡាំ ប៉ាក់ មៀង សេលើសៀ កេះណោះ ឡាច់ ឡឹង មៀង ណោះ ជីរ ជិះ កាំប៉ាន់ ឡាំ ប៉ាក់ តាក្វាល់ គីប្រ្រឹះ។

៥ ប៉ាក់ ទីល មៀង សាឡាមីន កេះ អន់ខៃ រ៉ះ សារ ប្រ្រឹះ បិក កាតយ័ កាណុង រ៉ោង សុនសាត អ៊ីស្រាអែល ទីប ទី យូហាន តង អន់ខៃ ដេល។

* ១៣:១ ១៣:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រឹគី សាដាច់ រ៉ាំងហៃ ផះ យីស៊ី កើត ពៃ យី ពី ហេរត បក់ តៅ កា ប្រាយ សា ពៃ ដេល។

៦ ផ្ទះ អន់ខែ ចាក ពីង តាក្វាល់ ណោះ លើយ ទីល មៀង ប៉ា ផ្ទះ អន់ខែ បីបី គ្រូ អំហ្ម ម៉ៅញ ដូរ សុនសាត អ៊ីស្រាអែល សិច អ៊ី បារយេស៊ី អ៊ី តាត់ អំប្រើគី វ៉ាគីយ ប្រ្លោះ។

៧ គ្រូ អំហ្ម ណោះ អ៊ី អ៊ែ លូ ម៉ែត រ៉ាំងហៃ ខេត សិច ស៊ីស៊ីស ប៊ូឡុះ អ៊ី ឡាក់ ប៉ាណូស ហ្សាំង សាឡាច់។ ម៉ែត រ៉ាំងហៃ ខេត ណោះ អ៊ី ប្រើ ពូ ឡាក់ ជៀក បាណាបះ លូ សូល ពីះ ប៉ាក់ អ៊ី ខង អ៊ី បិច សាំយ៉ាំង ប៉ានីរ ប្រ្លោះ បិកកាតយី។

៨ ហះកា បារយេស៊ី (សិច អ៊ី កាប ពួយ សុនសាត ក្រិក យី អេ លីម៉ះ) អ៊ី អ៊ីក កា បាណាបះ លូ សូល អ៊ី កាប ប៉ាតះ អូ អន់ ម៉ែ គ រ៉ាំងហៃ ខេត សៀ អុះ។

៩ ផ្ទះ ណោះ សូល ឡាក់ ពូ អ៊ី ជា ប៉ូល អ៊ី ទី ប៉ាងាត ប៉ាលីង ប្រ្លោះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អ៊ី អ៊ី កា ប៉ាញ់ចាក់ ហៃ អេលីម៉ះ

១០ កេះណោះ កាប ជា «អី គន ប្រ្លោះ បីត សាតាំង ឡាក់ អូ ដឹង ប៉ាលុ ពូ លូ ទី ពុត ប៉ាញ៉ា ពួង ប៉ាថ គ្រីប នៃវ អីស ឡាក់ តាមីរ លូ សារ ដាក់ គ្រីប នៃវ ដេល។ ញ៉ា អីស អូ ចែ ប អ្នាត កាប ប៉ា តែក លូ សារ ដាក់ ត្រង់ ម៉ះ ប្រ្លោះ បិកកាតយី អា ?

១១ ហៃ កិញអៀ អា ប្រ្លោះ បិកកាតយី អ៊ីក កា អីស អីស ចឹង ម៉ាម៉ាំង ម៉ាត់ ទុញ ប៊ីត អូ បីបី តាតារ អុះ»។ ជាឌី ម៉ាត់ អ៊ី កា ម៉ាម៉ាំង តាទីច ហៃ ញ៉ា កា អូ បីបី អុះ អ៊ី ចាក វ៉ាប៉ត់ វ៉ាវៃ វ៉ាវី ណាំង ពូ ប្រើ ទុង តី អ៊ី។

១២ ផ្ទះ ម៉ែត រ៉ាំងហៃ ខេត បីបី សារ ណោះ អ៊ី កា សៀ ឡុត ទីប ញាម ខាក់ ឡឹង សារ អន់ខែ ប៉ាំងហៀន ប៉ានីរ ប្រ្លោះ បិកកា

តយ៍ ណោះ។

សារ ប៉ូល លូ បាណាបៈ ឡាន ប៉ាក់ មៀង អន់ទីយ៉ូក ពីង ខេត ពីស៊ីខៀ

១៣ ប៉ូល លូ គួប អែ ជីរ ជិះ កាំប៉ាន់ ចាក ឡាច់ ឡឹង មៀង ប៉ាផ្លុះ ឡាន ទីល ប៉ាក់ មៀង ពើកា ពីង ខេត ប៉ាមភីលៀ។ ផ្លុះ ណោះ យូ ហាន កា ក្លុះ ឡឹង អន់ខែ សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ។

១៤ ហៈកា ប៉ូល លូ គួប អែ ចាក ឡាច់ ឡឹង មៀង ពើកា ណោះ ណារ៉ូ ឡាន លើយ ទីល មៀង អន់ទីយ៉ូក † ប៉ាក់ គួយ ខេត ពីស៊ី ខៀ។ ពីង ដាវ ពូ វ៉ាឡូរ អន់ខែ ឡាន អែ ប៉ាក់ រោង ម៉ះ សុនសាត អ៊ីស្រាអែល។

១៥ កេះ ពូ អាន ចាបាប់ ប្រ្លឹះ លូ សារ វ៉ាគីយ ប្រ្លឹះ កេះ។ ម៉ៃ គ វ៉ាំងហៃ រោង ប្រើ ពូ ឡាន រ៉ះ កា អន់ខែ ផា «អី អុះ ម៉ី ផា អន់ ដីស ទី សារ ញ៉ា បិច អន់តក់ ប៉ាតោ កា ម្នាក់ ប៉ាសុន ប័រ អន់ដីស អន់តក់ ពី»។

១៦ ប៉ូល កា អ្សវ អន់តាវ លឹក តី ប្រ័គី សាញ៉ា កេះណោះ កាប ផា «អី អុះ ម៉ី អ៊ីស្រាអែល លូ ម្នាក់ សុនសាត អន់ទៀត បក់ អ្សវ ក្លុត អ្សគ កា ប្រ្លឹះ ប័រ អន់ដីស សាំយ៉ាំង ពី។

១៧ ផ្លុះ សើត ពៃ ប្រ្លឹះ សុនសាត អ៊ីស្រាអែល អែ រឿស ម្នាក់ វ៉ក ពិន លូ ប្រ័គី អន់ ប៉ាសុន អា កើត មៀង ផ្លុះ អែ ប៉ាក់ ប៉ាថេត អ៊ី ស៊ីប ពៃ កេះណោះ អែ ប៉ាណាំ អន់ខែ ឡាច់ ឡឹង ប៉ាថេត ណោះ លូ អំវ៉ាញ អ៊ីញ ម៉ះ អែ។

† ១៣:១៤ ១៣:១៤ មៀង អន់ទីយ៉ូក អា អូ ត្រក់ មៀង អន់ទីយ៉ូក ពីង ខេត ស៊ីវី ឡាក់ ចារ ប៉ូល អែ អន់ទ្រូល ពៃ អុះ។

១៨ ប្រ្លឹះ អត់ សាំរ៉ាញ្ញី អ្នែ អន់ខ្ល លូ អន់ខែ † ទុញ ៤០ សាណាំ ផះ អ្នែ ពីង ត្រៃស៊ី តិស ពៃ។

១៩ ឡែង ឡឺង ណោះ អ៊ែ ថាំឡាយ ពូ ទិ តាំប៉ើះ សុនសាត ពីង ប៉ាថេត កាណាន កេះណោះ អន់ ប៉ាថេត ណោះ កា អន់ខែ ប្រ្លឹក ប៉ាដក់ ប៉ាជៀ។

២០ សារ ទិ ណោះ កើត ពីះ កាណុង រ៉ាំង រ៉ាំង ៤៥០ សា ណាំ។ អន់តីត ឡឺង ណោះ ប្រ្លឹះ អន់ ទី ប៉ាណូស អៀង រ៉ាំង ហារ ប្រ្លឹក ម៉ែត រ៉ាំងហៃ ប៉ាថេត ណោះ លើយ ទីល រ៉ាំងហារ រ៉ា គីយ ប្រ្លឹះ សិច សាំយូអ៊ែល។

២១ អន់តីត ឡឺង ណោះ ណារូ អន់ខែ ប៉រ ឡឺង សាំយូអ៊ែល អន់ ទី សាដាច់ ម៉ោញ ប្រ្លឹះ កា ប្រើ សូល គន រតី គិះ ឡាក់ ផ្លង់ រ៉ាច បេនយ៉ាមីន ប្រ្លឹក សាដាច់ រ៉ាំងហៃ ប៉ាថេត ណោះ ទុញ ៤០ សាណាំ។

២២ ឡែង ឡឺង ណោះ ប្រ្លឹះ អ្សក់ ឡាច់ សាដាច់ សូល អ៊ែ កា ប្រើ ដារីត ហារ ប្រ្លឹក សាដាច់ រ៉ាំងហៃ អន់ខែ លូ អ៊ែ ប៉ានេ សា ដាច់ ដារីត ជា "អាញ ណាំង ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ត្រក់ ពុត អាញ ខាក់ យី ដារីត គន យេសាយ អ៊ែ ចឹង ប្រ្លឹក ពូយ ឡាក់ កា ពុត អាញ ប៉ិច"។

២៣ កាណុង ផ្លង់ រ៉ាច សាដាច់ ដារីត អា ហង ប្រ្លឹះ ប៊ិកកាតយី អន់ កើត ប៉ាណូស ម៉ោញ ដូរ យី បក់ ចឹង តង់ សុនសាត អ៊ីស្រា អ៊ែល ពូយ សារ អ៊ែ សាញ៉ា ពៃ ប៉ាណូស អា យី យីស៊ី។

២៤ អន់ទ្រួល ឡឺង យីស៊ី ពីះ ទីល រតី យូហាន ទី រ៉ះ កា សុន សាត អ៊ីស្រាអ៊ែល ទិខ្ល ជា "ត្រក់ ប៉ិនពេង ពុត ពៀក លូ អន់ អាញ

† ១៣:១៨ ១៣:១៨ អត់ សាំរ៉ាញ្ញី អ្នែ អន់ខ្ល លូ អន់ខែ ហ្លា ពូ ច្រាក់ លូ តិ ម៉ោញ ចំលួន ច្រាក់ ផះ រ៉ាំងហៃ អន់ខែ ។

ប៉ាងហុំ អន់ដីស"។

២៥ ប៉ាត់ រតី យូហាន ប្រើគី ងារ អើ បើត ចឹង កេះ អើ រ៉ះ កា ពូ ជា "នីចម៍ អន់ដីស សាមីគី ជា ញើ អាញ អា ? អាញ អា អូ ត្រក់ សាដាច់ អន់ដីស ក្បាក់ ណោះ អុះ។ ហះកា ហៃ បក់ ពីះ អន់តីត ឡឹង អាញ តោ អាញ អា តាឡេះ កឹប កា អើ កា អូ យី សាំ"។

២៦ «អី អុះ មី ឡាក់ ផ្លង់ រ៉ាច់ រតី អាប្រាហាំ លូ សុនសាត អន់ ទៀត ឡាក់ អ្សិល កូតី អ្សុត កា ប្រ្លះ បិកកាតយី ប្រ្លះ អន់ ប៉ានី រ អើ កាប ឡឹង សារ តង់ អា យី អន់ កា ពិន ទិឌុ អា ហង

២៧ ខង ម្នាក់ អ្នែ ពីង មៀង យេរូសាឡឹម លូ ម្នាក់ ម៉ែត រ៉ាង ហៃ អន់ខែ អន់ខែ អូ អន់ហ្គាល់ យីស៊ី អុះ លូ អូ ហ្គង់ ឡឹង សារ រ៉ាតីយ ប្រ្លះ ទី រ៉ះ ឡាក់ អន់ខែ អាន រ៉ប ដាវ រ៉ាឡូវ ណោះ ដេល។ អន់ខែ កាប សារ ជា យីស៊ី ត្រក់ តោ ត្រក់ ឡាក់ កា សារ រ៉ាតីយ ប្រ្លះ ទី រ៉ះ អន់ទ្រូល ណោះ ហង។

២៨ យីះ អន់ខែ ណាំង សារ យីស៊ី យច អូ ប៉ប កាតាម កា អន់ខែ ប្រើ រតី ពីឡាត ប៉ាន់តោ អើ ដេល។

២៩ ប៉ាត់ អន់ខែ ប្រើគី ត្រក់ ឡាក់ កា សារ ឡាក់ ប្រាត់ កាណុង ផាប ប៉ានីរ ប្រ្លះ ត្រឹប ទិ កេះ ពូ កា អ្សក់ ជីវ ប៉ាទ្រូ យីស៊ី ឡឹង អ្នឹង តប កាណុង រ៉ុង ប៉ានីម។

៣០ ហះកា ប្រ្លះ បិកកាតយី តាត់ អង់រីស សីត យីស៊ី ណារ៉ូ។

៣១ អើ កា តាំបាង ឡាកោ អន់ កា ម្នាក់ បក់ ចាក អន់ខូ លូ អើ ឡឹង ខេត កាលីឡេ ឡាំ ប៉ាត់ មៀង យេរូសាឡឹម ឡឹង អន់ទ្រូល ពៃ អន់ អន់ខែ ប៉ប អើ ទុញ ដាវ។ យី ម្នាក់ ទិណោះ ហង ឡាក់ ប្រើគី ជាញ៉ាន កា អើ ទីល ម្នាក់ ប៉ាសុន រ៉ប ដាវ អា។

៣២ ទីល នីណោះ ញីន ផះ ងៃរ រ៉ះ សារ ដាក់ អា កា អន់ដីស យីះ សារ សាញ៉ា ឡាក់ ប្រ្លឹះ បិកកាតយ័ ទី សាញ៉ា លូ រតី ពិន

៣៣ អែរ ប្រ្លឹគី ព្វយ ភ្លើ ទី ខា កា ពិន ឡាក់ ផ្លង់ រ៉ាច់ មូត ណោះ ហង យី ប្រ្លឹះ រឿស យីស៊ូ ឡាក់ អែរ ទី រ៉ះ កាណុង អញ្ចសៃ ប៉ានេ ប្រ្លឹះ ឡេក ទី ពៀរ ផាះ

អីស អា ហង គន អាញ

ដារ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច។

§

៣៤ កាប៉ាច់ សារ ប្រ្លឹះ បិកកាតយ័ តាត់ អង់រីស សីត យីស៊ូ អូ អន់ អាម ហួច ប្រ្លឹះ ទី រ៉ះ ជា នីអៀ "អាញ ចឹង អន់ សារ ដាក់ កា អន់ដីស ឡាក់ ត្រត់ ម៉ឹង ឡាក់ កា អាញ សាញ៉ា លូ ដារីត ពៃ"*។

៣៥ ណោះ ហង បះ អែរ រ៉ះ កាណុង អញ្ចសៃ ប៉ានេ ប្រ្លឹះ អន់ទៀ គ ណារ ជា "អីស ចឹង អូ អន់ ប៉ាទ្រូ អែរ ឡាក់ ប៉ាណូស ដាក់ ម៉ះ អីស អាម ហួច ណោះ អុះ"†។

៣៦ សាដាច់ ដារីត ប្រ្លឹគី ងារ ប្រ្លឹះ បិកកាតយ័ ពឹង រ៉ាងហារ អែរ ណោះ កេះណោះ អែរ តៅ ហង ពូ តប់ ប៉ាទ្រូ ដារីត កាណុង រ៉ុង អន់ខូ លូ ប៉ាទ្រូ មូត រតី អែរ ប៉ាទ្រូ អែរ កា អាម ហួច ដេល។

៣៧ កាប៉ាច់ យីស៊ូ ឡាក់ ប្រ្លឹះ បិកកាតយ័ តាត់ អង់រីស សីត ណោះ ប៉ាទ្រូ អែរ អូ អាម អូ ហួច អុះ។

៣៨ ទីល នីណោះ អី អុះ មី អន់ដីស ត្រត់ ហ្លង់ ឡឹង សារ

§ ១៣:៣៣ ១៣:៣៣ សារ អា ឡាច់ ឡឹង ផាច់ អញ្ចសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ * ១៣:៣៤ ១៣:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៥៥:៣។ † ១៣:៣៥ ១៣:៣៥ សារ អា ឡាច់ ឡឹង ផាច់ អញ្ចសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៦:១០។

អា ប្រ្រឹះ បិកកាតយ័ អូ អ្សក់ យ៉ូ បក់ ចំ ស្បឿ យីស៊ី លូ អន់ បក់
 ណោះ វ៉ាវ៉ាច់ ឡឺង សារ យច ញាន កា យីស៊ី
 ៣៩ អូ ត្រគ់ ញាន កា ប្រ្រឹគី ព្រយ ចាបាប់ វគី ម៉ូសេ ណោះ អុះ។
 ៤០ ទីល នីណោះ ហត់ ឡាវ៉ាង ឡាកោ អ្សក ផែត ទី សារ កើត ពីង
 អន់ដីស ឡាក់ កា សារ វ៉ាគីយ ប្រ្រឹះ រ៉ះ ផោះ

៤១ "អី ម្នាក់ បីងាយ ហត់ កាដើត អូ ហ្នង់
 កេះណោះ តោ វ៉ាយ តោ វ៉ង ទិ ពិ
 ខង អាញ ផះ ប្រឹគី ងារ ម៉ោញ ពីង វ៉ាងហារ អន់ដីស អា
 ឡាក់ ងារ អន់ដីស ចឹង អូ ស្បឿ យ្រឹះ ពូ រ៉ះ នី ចម កា
 តាម"†»។

៤២ ផះ ប៉ូល លូ បាណាបះ ឡាច់ ឡឺង រ៉ាង ពូ ជៀក អន់ខែ
 ឡា រ៉ះ សារ ទិ អា ប៉ាត់ ដាវ វ៉ាឡូវ តែង ម៉ាត់ ទៀ ណាវ។

៤៣ ប៉ាត់ ពូ លូម កេះ។ ទី សុនសាត អី ស្រា អែល លូ ម្នាក់ បក់
 កេះ សុនសាត អី ស្រា អែល អៀង ដូវ ឡាក់ អ្សល កូតី កា ប្រ្រឹះ បិ
 កកាតយ័ អន់ខែ ចាក ព្រយ ប៉ូល លូ បាណាបះ។ ណោះ ប៉ូល
 លូ បាណាបះ កា រ៉ះ អន់តត់ ប៉ាតោ ប្រើ អន់ខែ ស្បឿ លើយ សារ
 ប្រ្រឹះ បិកកាតយ័ ដាត់ កា អន់ខែ។

៤៤ ប៉ាត់ ទីល ដាវ វ៉ាឡូវ ណាវ ម្នាក់ ប៉ាសុន អែ កាណុង មៀង
 ណោះ បើត ចឹង ទិខ្ល អែ ប៉ាតុំ គូប សាំយ៉ាង ប៉ានីរ ប្រ្រឹះ បិកកា
 តយ័។

៤៥ ផះ សុ ន សាត អី ស្រា អែល ប៉ប កាំ ឡាវ៉ាង អៀង នី
 ណោះ អន់ខែ ទី ពុត សាណឹង ខាក់ កា ប៉ាណាំ គូប កាប ប៉ា

† ១៣:៤១ ១៣:៤១ សារ អា ឡាច់ ឡឺង ហាបាតុក ១:៥។

តែក លូ ប៉ូល ឡឹង សារ អើ ប៉ាងហៀន ណោះ ទីប តៈ ផាម៉ាត កា អើ ដេល។

៤៦ កេះណោះ ប៉ូល លូ បាណាបះ កា តើល អន់ខៃ ខឹងៗ ផា «ងារ អន់ទ្រួល ពៃ ញីន ត្រគ់ រ៉ះ ប៉ានីរ ប្រ្រៈ បិកកាតយ័ អា កា អន់ដីស អន់ទ្រួល ឡឹង ពូ។ ហះកា អន់ដីស អូ ចៃ សៀ អុះ លូ ចែក ចូត ឡាកោ ទៅ ផា អូ យី ចឹង ទី អាញ អ្វៃ រ៉ុស លើយ អុះ។ ហៃ កិញ អៀ អា ញីន កា ឡា រ៉ះ កា សុនសាត អន់ទៀត ឡុក

៤៧ ខង ប្រ្រៈ បិកកាតយ័ ប្រើ ពិន អើ ផា នីអៀះ

"អាញ ប្រើ អន់ដីស ៩ ប្រគី តាតារ តាត តាតារ ទីល សុនសាត អន់ទៀត។

ភៀ អន់ អន់ដីស អ្យក់ ឡា សារ ប្រ្រៈ ចឹង តង អា លើយ អន់ ទីល ប៉ាក់ ឡាណាច តេះ" * »។

៤៨ ផះ សុនសាត អន់ទៀត កាតាំង នីណោះ អន់ខៃ ហោក ខាក់ ទីប កាប ផា ប៉ានីរ ប្រ្រៈ បិកកាតយ័ ត្រគ់ តាទីច។ ទិ ម្នត បក់ ប្រ្រៈ រ៉ុស អន់ ទី អាញ អ្វៃ រ៉ុស លើយ ម្នត ណោះ កា សៀ ទិឌូ តាទីច។

៤៩ ប៉ានីរ ប្រ្រៈ បិកកាតយ័ កា កាតាំង លោ ប៉ាញ ទីប ស្រុក ចារ រណោះ។

៥០ ហះកា សុនសាត អ៊ីស្រាអែល ប៉ាញសុះ ម្នត អង់កាន់ បក់ លោ លែង សិច ឡាក់ សៀ ប្រ្រៈ ដេល លូ ប៉ាញសុះ ម្នត បក់ ប្រ

៩ ១៣:៤៧ ១៣:៤៧ អន់ដីស រៀត គុល «អីស»។ * ១៣:៤៧ ១៣:៤៧ សារ អា ឡាច ឡឹង អេសាយ ៤៩:៦។

គី កាន វ៉ាតីស ឡាក់ អ្នែ កាណុង មៀង ណោះ ប្រើ ឡា ប្រឹគី អូ ដា គី កា ប៉ូល លូ បាណាបះ ទីប តាំងហ្សិត ឡាច់ អន់ខែ ឡឹង មៀង ណោះ ដេល។

៥១ ប៉ូល លូ បាណាបះ កា តាតូះ កាបក់ តេះ ឡឹង ជុង អន់ខែ

† កេះណោះ ចាក ឡា ប៉ាគី មៀង អ៊ីកូនៀម។

៥២ កាប៉ាច់ មូត សៀ យីស៊ី បក់ អ្នែ ប៉ាគី មៀង អន់ទីយ៉ូក អន់ ខែ ហោក រីគី ខាក់ លូ ទី ប៉ាដាតី ប៉ាលឹង ប្រើ៖ ដាគី កាខាក់ ប៉ា ណាំ ពុត ពៀក អន់ខែ។

១៤

សារ ប៉ូល លូ បាណាបះ រ៉ះ សារ យីស៊ី ពីង មៀង អ៊ីកូនៀម

១ អ្នែ កាណុង មៀង អ៊ីកូនៀម កា ទី សារ ឡាក់ កា អន់ទ្រួល ដេល។ ប៉ូល លូ បាណាបះ ម៉ុត កាណុង រោង សុនសាត អ៊ីស្រា អែល កេះណោះ រ៉ះ សារ យីស៊ី ប្រឹគី អន់ កា ប៉ាណូស អៀង ដូរ ខាក់ សៀ យីស៊ី ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត។

២ ហះកា សុនសាត អ៊ីស្រាអែល បក់ អូ ចេ សៀ អន់ខែ ប៉ាញ សុះ មូត សុនសាត អន់ទៀត អន់ ទី ពុត អូ ដាគី កា មូត សៀ យី ស៊ី។

៣ យី៖ នីចមី កាតាម ប៉ូល លូ បាណាបះ អ្នែ កាណុង មៀង ណោះ ទុញ ដាវ លូ រ៉ះ សារ យីស៊ី ខិនៗ ញាន កា ម៉ឹង អេង យី ស៊ី។ យីស៊ី កា តាំបាង ឡឹង សារ អែ ដាគី យី អែ ប្រឹគី អន់ អន់ ខែ ពៀរ ដូរ អ៊ុ ប្រឹគី សារ អំវាញ អីញ កេង ខាក់ អន់ទៀត។

† ១៣:៥១ ១៣:៥១ តាតូះ ឡាច់ កាបក់ តេះ យី ភៀ ប្រឹគី សាញ៉ា ផា អន់ខែ ប៉ាសាំង លូ ពូ ណោះ។

៤ ទីល នីណោះ ម្នាក់ ប៉ាសុន ងៃ កាណុង ម្យ៉ែង ណោះ កា ក្លះ គួប សោប បក់ អន់ដា ម៉ុត តែង សុនសាត អ៊ីស្រាអែល បក់ អូ សៀ បក់ អន់ដា ម៉ុត តែង ម្នាក់ រ៉ះ ប៉ាតាង យីស៊ី។

៥ អន់តីត ឡឹង ណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត ទីប ម្នាក់ ម៉ែត រ៉ាំងហៃ អន់ខែ វែរ ពុត គួប សោប បិច ប្រឹក្ចី អូ ដាក់ លូ បិច អ្យក់ អំហ្គោ ហ៊ីរ ប៉ាន់តៅ ប៉ូល លូ បាណា បះ។

៦ ហះកា ប៉ូល លូ បាណាបះ អូ កា ពូ ចឹង ប្រឹក្ចី កា អន់ខែ នីណោះ អន់ខែ កា សាតាក់ ឡាំ ប៉ាក់ ម្យ៉ែង អន់ទៀត ណាវ កាណុង ចារ លូកោនៀ ឡាក់ កា ប៉ាក់ ម្យ៉ែង លីសាត្រា ម្យ៉ែង ខ្មែបេ លូ ចារ ឡាក់ ងៃ ជុំ ណោះ។

៧ អន់ខែ កា រ៉ះ សារ ដាក់ ឡឹង យីស៊ី ហះ ចារ ណោះ។

សារ ប៉ូល តាក់ អន់ដាក់ ប៉ាណូស កាជក ពីង ម្យ៉ែង លីសាត្រា

៨ កាណុង ម្យ៉ែង លីសាត្រា ទី កាម៉ាក់ ម៉ោញ ដូរ កាជក ជុង ឡឹង កើត អែរ អង់ងៃ អូ អូ ចាក អុះ។

៩ អែរ ងៃ សាំយ៉ាំង ប៉ូល ប៉ាំងហៀន ប៉ានីរ ប្រឹះ។ ផះ ណោះ ប៉ូល ហៃ ប៉ាញចាក់ អែរ លូ យីត ផា អែរ សៀ ផា យីស៊ី អូ តាក់ អន់ ដាក់ អែរ។

១០ ណោះ ប៉ូល កាប លូ អែរ តុត ពុត ផា «ហាក់ អូរ អន់តារ ពិ»។ អែរ កា អូរ អន់តារ ប្រើហា អូ ចាក ឡុត។

១១ ផះ ម្នាក់ កាំឡាំង អៀង បីបី សារ កេង ខាក់ ឡាក់ ប៉ូល ប្រឹក្ចី ណោះ អន់ខែ កា ស្រែក តុត ពុត កាប សុនសាត លូកោនៀ ផា «ប្រឹះ ម៉ាច់ កេះ ប៉ាណូស ជីរ ងៃ អន់ខូ លូ ពិន កេះ»។

១២ អន់ខែ អើ សិច បាណាបះ ផា ប្រ្លឹះ សេយ្យះ លូ អើ សិច ប្លូល ផា ប្រ្លឹះ ហើម៉េះ * ខង អើ រ៉ះ សារ អៀង។

១៣ កេះណោះ ក្រាក់ វ៉ាម៉ះ ប្រ្លឹះ សេយ្យះ ឡាក់ ទី រោង វ៉ាម៉ះ ត្រង់ វ៉ាឡឹង លូ មៀង ណោះ អើ ទុង ឡាក់ រ៉ក់ ទោល លូ ចឹក កា រៀង ប៉ាការ ឡាក់ ប៉ាក់ អំបារ មៀង ខង អើ ប៊ុច ពុះ វ៉ាម៉ះ អន់ កា អន់ខែ ពៀរ ដួរ អន់ខូ លូ កាំឡាំង ដេល។

១៤ ផះ បាណាបះ លូ ប្លូល កាតាំង សារ អា អន់ខែ ហើក ខោ អារ អន់ខែ ទៅ សាតាក់ ឡាក់ ប៉ាក់ កាំឡាំង លូ កាប តុត ពុត ផា

១៥ «ញ៉ា ត្រត់ អន់ដីស ប្រ្លឹក នីអៀ? ញីន កា ប៉ាណូស ដោច ឡាក់ កា អន់ដីស ដេល ញីន ប៉ាណាំ សារ ដាក់ ឡឹង ប្រ្លឹះ ពីះ រ៉ះ កា អន់ដីស ភៀ អន់ អន់ដីស អ្នាត ប៉ានេ សាំប៉ះ ហ៊ិ ប ប្រ្លឹះ អូ ទី ខា អា កេះណោះ រីល ឡាក់ ណាំង ប្រ្លឹះ បិកកា តយ័ ឡាក់ ទី អាញ អ្នែ រីស លើយ យី ប្រ្លឹះ ឡាក់ បាំងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ កាណាគី គ្រីប នែវ ឡាក់ អ្នែ ពីង ចារ ណោះ ដេល។

១៦ រាំងហារ សើត ពៃ គ្រីប សុនសាត ប្រ្លឹះ បិកកាតយ័ អន់ អន់ខែ ប្រ្លឹក ពួយ តាម ពុត អន់ខែ ទៅ ប៊ុច។

១៧ ហះកា យ៉ះ នីចម៍ កាតាម ប្រ្លឹះ អ្នែ កា តាំបាង ពុត ពៀក ដាក់ ម៉ះ អើ លើយ អូ អ្នាត អុះ ភៀ អន់ ពូ អន់ហ្គាល់ អើ យី ប្រ្លឹះ អន់ ទៀក បី ឡឹង ប្លែង លូ អន់ ពៀ អន់ សាណា រ៉ប់ ចុន អន់ អន់ដីស ទី សាណា សាណីត សា ផឹត លូ អន់ អន់

* ១៤:១២ ១៤:១២ សុនសាត ត្រិក សើត ពៃ សៀ ផា ទី ប្រ្លឹះ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប៉ះ។ អន់ខែ ផា ប្រ្លឹះ សេយ្យះ ឡាក់ ប្រ្លឹះ តីស ឡឹង ពូ។ កាប៉ាច ប្រ្លឹះ ហើម៉េះ ពូ ផា អើ ឡាក់ ប្រ្លឹះ រ៉ះ ប៉ាតាង ប្រ្លឹះ សេយ្យះ។

ដីស ហោក រីក កាណាង ពុត ដេល»។

១៨ យ្រះ រៈ សារ ទិអា កាតាម អន់ខែ ទីប កាំឡាំង អូអន់ អ្យ កំ កាណាគី ពុះ រ៉ាមៈ អន់ខែ ណោះ ប៊ែត ចឹង អូ ដាម៍។

១៩ កេះណោះ ទី សុនសាត អ៊ីស្រាអែល ពីះ ឡឹង មៀង អន់ទី យ៉ូក លូ ឡឹង មៀង អ៊ីកូនៀម កាប ប៉ាញ៉ុសុះ ប្រើ កាំឡាំង អ្យ កំ អំហ្គោ ហ៊ីរ ប៉ាន់តៅ ប៉ូល កេះណោះ អូស អ្នាត តែង ឡឹង មៀង ខង អន់ខែ សាមីគី កា អែត តៅ កេះ។

២០ ហះកា ផះ ម្ហត សៀ ឡាំ អែ ជុំ អែ អែ កា អ្យរ ម៉ុត អែ កាណាង មៀង ណារ៉ូ។ ប៉ាត់ ដាវ តាយ៉ាង អែ ចាក ឡាំ ប៉ាត់ មៀង ខើបេ អន់ខូ លូ បាណាបះ។

២១ អន់ខែ កា រៈ សារ ដាក់ ឡឹង យីស៊ី ពីង មៀង ខើបេ ណោះ ទី ប៉ាណូស អៀង ដូវ ម៉ុត សៀ យីស៊ី។ កេះណោះ អន់ ខែ រីល សីត ប៉ាត់ មៀង លីសាត្រា មៀង អ៊ីកូនៀម លូ មៀង អន់ទីយ៉ូក ណារ៉ូ។

២២ អន់ខែ អន់តត់ រៈ កា ម្ហត សៀ អន់ សៀ កាខាក់ លូ កាប អន់តត់ ប៉ាតោ អន់ អន់ខែ សៀ យីស៊ី លើយ អែ កាប ផា «ពិន ត្រត់ ទី សារ ឡាំបាក អៀង ម៉ាត់ ចឹង ទី ប្រ្រះ បិកកាតយ័ រ៉ាង ហៃ រ៉ាងខ្យា»។

២៣ ផះ ណោះ អន់ខែ រើស ក្រាត់ តាំងកង់ សាំរ៉ាប កា ពូ ត្រីប ក្រុំ លូ ម៉ន់ ឡោម ប្រ្រះ ទីប អូ សា សាណា ញ៉ា អន់ខែ កា ម៉ន់ មប ម្ហត សៀ កា ប្រ្រះ បិកកាតយ័ ឡាក់ អន់ខែ សៀ។

២៤ កេះណោះ ណារ៉ូ អន់ខែ ពៀរ ដូវ ចាក តាត់ ខេត ពីស៊ីខៀ ឡាំ ទីល ប៉ាត់ ខេត ប៉ាមភីលៀ។

២៥ អន់ខែ កា រ៉ះ ប៉ានីរ ប្រ្រឹះ ពីង មៀង ពើកា កេះណោះ អន់ ខែ កា ឡា ប៉ាក់ មៀង អាតាលៀ។

២៦ កេះណោះ អន់ខែ ជីរ ជិះ កាំប៉ាន់ ហះ ចារ ណោះ សីត ប៉ាក់ មៀង អន់ទីយ៉ុក ណារ យី ក្រុំ ហៀន សារ ប្រ្រឹះ ពីង មៀង អន់ ទីយ៉ុក អា ហង ឡាក់ ប៉រ អន់ ប្រ្រឹះ បិកកាតយី ប្រ្រឹះ ដាក់ កា អន់ ខែ ពៀរ ដួរ ពៃ ភៀ អន់ អន់ខែ ប្រ្រឹះ ងារ ឡាក់ អន់ខែ ទី ប្រ្រឹះ ណោះ កេះ។

២៧ ប៉ាក់ អន់ខែ ពីះ ទីល កេះ អន់ខែ ប៉ាក់ ក្រុំ ហៀន សារ ប្រ្រឹះ អន់ អ្នែ ប៉ាក់ គូប កេះណោះ រ៉ះ ទី សារ ឡាក់ ប្រ្រឹះ បិក កាតយី ទី ប្រ្រឹះ អន់ខ្ម លូ អន់ខែ លូ រ៉ះ សារ ប្រ្រឹះ បិកកាតយី អន់ ទ្រង កា សុនសាត អន់ទៀត ម៉ុត សៀ យីស៊ូ ដេល។

២៨ កេះណោះ អន់ខែ អ្នែ ហះ ចារ ណោះ អន់ខ្ម លូ ម្នាក់ សៀ តុត ទុញ។

១៥

សារ ម្នាក់ ក្រាក់ តាំងកង់ លួម ពីកសា ពីង មៀង យេរូសាឡឹម

១ ទី បក់ អន់ដា ពីះ ឡឹង ខេត យូដា ឡា ប៉ាំងហៀន ម្នាក់ សៀ យីស៊ូ ជា «ជា អន់ដីស អូ កាសិត អង់ការ ប្រ្រឹះ ពួយ គុន តាឡាប័ ឃើយ ឡាក់ កា រ៉ក់ ម៉ូសេ រ៉ះ ពៃ ណោះ ប្រ្រឹះ អូ តង់ អន់ដីស អុះ»។

២ ប៉ូល លូ បាណាបះ កា ប៉ាតែក លូ អន់ខែ ណោះ កា ខា ក់។ កេះណោះ ក្រុំ ហៀន សារ ប្រ្រឹះ កា ប្រើ ប៉ូល លូ បាណា បះ លូ កាំឡាំង អន់ខែ អន់ដា ឡា ប៉ាក់ មៀង យេរូសាឡឹម ភៀ ឡា ពីកសា ឡឹង សារ អា កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ កា ម្នាក់ ក្រា ក់ តាំងកង់។

៣ ផះ អន់ខែ ចាក ណោះ ក្រុំ ហៀន សារ ប្រ្ទះ កា តង់ អន់ខែ ដេល។ កេះណោះ អន់ខែ ចាក តាត់ ខេត ភេនិះ លូ ខេត សាម៉ា រី ទីប រ៉ះ កា ម្ហត សៀ យីស៊ូ ឡឹង សារ សុនសាត អន់ទៀត ប៊ុន ពែង ពុត ពៀក សៀ ប្រ្ទះ។ ប៉ាត់ ពូ កាតាំង សារណោះ ពូ ទិ ខូ ហោក រីត់ ខាក់។

៤ ប៉ាត់ ទីល ម្ទឹង យេរូសាឡឹម កេះ ក្រុំ ហៀន សារ ប្រ្ទះ លូ ម្ហត រ៉ះ ប៉ាតាង យីស៊ូ លូ ម្ហត ក្រាក់ តាំងកង កា ប៉ាណាំ គូប ហាប់ អន់ខែ។ អន់ខែ កា រ៉ះ ទិ សារ ប្រ្ទះ បិកកាតយ័ ទី ប្រ្ទឹត ពីង អន់ ខែ។

៥ ហះកា ទី ម្ហត សៀ យីស៊ូ បក់ អ្នែ តែង ផារ៉ាសី អ្សរ អន់តាវ លូ កាប ផា «ត្រត់ ប្រើ សុនសាត អន់ទៀត ណោះ កាសិត អង់ ការ លូ ប្រើ អន់ខែ ប្រ្ទឹត ពូយ ចាបាប់ រីត ម៉ូសេ ដេល»។

៦ កេះណោះ ម្ហត រ៉ះ ប៉ាតាង យីស៊ូ លូ ម្ហត ក្រាក់ តាំងកង កា ប៉ាតុំ គូប លូម ពីកសា ឡឹង សារ អា។

៧ ប៉ាត់ ពីកសា គូប អៀង កេះ ពេត្រុះ អ្សរ អន់តាវ លូ កាប ផា «អី អុះ មី អន់ដីស អុ អន់តត់ កេះ កាណុង កាំឡាំង អន់ ដីស ផះ អន់ទ្រួល ពែ ប្រ្ទះ បិកកាតយ័ រឺស អាញ អន់ ឡាំ រ៉ះ សារ ដាត់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត ភៀ អន់ អន់ខែ កា តាំង លូ សៀ។

៨ ប្រ្ទះ បិកកាតយ័ ឡាក់ អុ ហ្លង់ ឡឹង ពុត ប៉ាណូស អី អន់ ប៉ាងាត ប៉ាលឹង អី ដាត់ កាខាក់ កា ពូ ឡាក់ កា អី អន់ កា ពិន ពែ ដេល ភៀ ប្រ្ទឹត អន់ ពិន អុ អន់តត់ ផា អី រឺស ពូ និះទៅ ដេល។

៩ អី អុ យីត ផា ពូ ណោះ ប៉ាណូស តាង ឡឹង ពិន អុះ យី អី

តាគ់ អន់ដាក់ ពុត ពូ អន់ ដាក់ ឡាយ៉ាម៉ ញុន កា ពូ ម៉ីង អើ។

១០ កិញអៀ អា ញ៉ា ត្រគ់ អន់ដើស ប៉ាតែក លូ ប្រ្រៈ បិកកាតយ័ ទីប ប្រើ ម្តត សៀ យីស៊ូ ប្រគី ពូយ ចាបាប សុនសាត អ៊ីស្រាអើល នីអៀ យ្រៈ ម្តត រ៉គី ពិន លូ ពិន តាំងឡា កា អូ ដាម៉ ប្រគី ពូយ ដេល។

១១ ហះកា ពិន សៀ ផា ប្រ្រៈ បិកកាតយ័ តង់ ទីប ពិន ទីប ពូ ញុន កា យីស៊ូ ប្រគី ដាក់ កា ពិន ទិខ្ច»។

១២ កេះណោះ កាំឡាំង ទិខ្ច អ្នែ រ៉ាដាប់ សាំយ៉ាំង ដឹង ប៉ូល លូ បាណាបះ រ៉ះ ឡឹង សារ អំរ៉ាញ អីញ កេង ខាក់ ទិណោះ ឡាក់ ប្រ្រៈ ប្រគី ពីង សុនសាត អន់ទៀត ញុន កា អន់ខែ។

១៣ ប៉ាក់ ប៉ូល លូ បាណាបះ រ៉ះ កេះ ទិ កេះ រ៉គី យ៉ាកុប កាប ផា «អី អុះ មី ប័រ សាំយ៉ាំង អាញ ហិ។

១៤ រ៉គី ស៊ីម៉ូន * ទី រ៉ះ ទិ កេះ អន់ទ្រូល ពែ ប្រ្រៈ បិកកាតយ័ តាំ បាង ពុត តាប៉ាប តាប៉ុន លូ រឺស ពូ ឡាក់ សុនសាត អន់ទៀត សាំ រ៉ាប់ ប្រគី ប៉ាសុន អើ តាំងឡា។

១៥ សារ អា ត្រគ់ ឡាក់ កា រ៉គីយ ប្រ្រៈ ច្រាគ់ ពូយ សារ ប្រ្រៈ រ៉ះ ផាះ

១៦ "ឡែង ឡឹង ណោះ អាញ ចឹង រឺល សីត ណារ្គ
កេះណោះ ប្រគី ហី † សាដាច់ ដារីត ឡាក់ ពួក ណោះ អន់
ដាក់ ណារ្គ
អាញ ចឹង លីក ទិ កាណាគី ញ៉ា ឡាក់ ពួក ប៉ាក់ កាណុង ចារ
ណោះ អន់ ដាក់ ណារ្គ

* ១៥:១៤ ១៥:១៤ ស៊ីម៉ូន យី ពេត្រុះ ណោះ ហង។ † ១៥:១៦ ១៥:១៦ ប្រគី ហី អើ កាប ពៀប ឡឹង ផ្លង់ រ៉ាច សាដាច់ ដារីត។

១៧ ភ្ញៀវ អន់ ប៉ាណូស បក់ អ្នែ សល់ ណាំង អាញ
លូ អន់ ទី សុនសាត អន់ទៀត ឡាក់ អាញ រឿស សាំរ៉ាប់ កា
អាញ ទៅ

អន់ អន់ខែ ណាំង អាញ ដេល"។

១៨ ប្រ្រឹះ ប៊ិកកាតយ័ ប្រ្រឹក អន់ ពូ អន់ហ្គាល់ សារ ទិ អា ឡឹង សើត
ពៃ កេះ
យី អែ រ៉ះ នីអៀ ហង"។‡

១៩ ទីល នីណោះ តាម អាញ យីត ពិន អូ ត្រត់ ប្រឹក អន់ កា ម្នាក់
សុនសាត អន់ទៀត ឡាក់ ទី ប៊ិនពែង ពុត ពៀក ណាំង ប្រ្រឹះ ប៊ិក
កាតយ័ ណោះ អន់ អន់ខែ ទី សារ ឡាក់បាក អុះ។

២០ ហះកា ពិន ត្រត់ ប្រាត់ សត់ត្រា ប៉ាហ្សើ រ៉ះ កា អន់ខែ ដៃ អន់
សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្រឹះ ប៊ឹត ឡាក់ សាណា អូ ដា
ត់ ណោះ អុះ លូ ដៃ អន់ អន់ខែ ប្រឹក លូ អង់កាន់ លូ កាម៉ាក
ដេល ដៃ អន់ សា សាណា ឡាក់ ពូ ប៉ាន់តោ ក្រិក អង់កូ លូ សា
ផាម ដេល

២១ ខង ឡឹង សើត ពៃ ទី ពូ រ៉ះ ឡឹង ចាបាប់ វត៌ ម៉ូសេ គ្រឹប មៀង ទីប
ពូ អាន ផាប កាណាង រោង សុនសាត ពិន រ៉ាប់ ដាវ រ៉ាឡូវ ដេល»។

២២ ផះ ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ី លូ ម្នាក់ ក្រាត់ តាំងកង់ លូ
ក្រុំ ហៀន សារ ប្រ្រឹះ អន់ខែ ទីខ្ល យីត ផា ត្រត់ រឿស ប៉ាណូស
កាណាង កាំឡាំង អន់ខែ ណោះ ភ្ញៀវ អន់ ឡាក់ ប៉ាត់ មៀង អន់ទី
យ៉ូក អន់ខ្ល លូ ប៉ូល លូ បាណាបះ។ អន់ខែ កា រឿស អ្សក់ យូដះ
ឡាក់ ពូ អើ ផា បាសាបះ លូ ស៊ីឡះ ឡាក់ ប្រឹក ម៉ែត រ៉ាំងហៃ អន់
ខែ។

‡ ១៥:១៨ ១៥:១៦-១៨ សារ អា ឡាក់ ឡឹង អាម៉ុះ ៩:១១-១២។

២៣ អន់ខែ កា ប្រាក់ សត់ត្រា ប៉ាហ្វើ ពីង ម្នាក់ ពៀវ ដូវ ណោះ ផោះ

ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ ម្នាក់ ក្រាក់ តាំងកង លូ ម្នាក់ អុះ មី ទិខូ ប៉ាហ្វើ សត់ត្រា អា អន់ កា អុះ មី សុនសាត អន់ទៀត ឡាក់ អៃ ពីង មៀង អន់ទីយ៉ុក អៃ ពីង ខេត ស៊ីវី លូ ខេត គីលីគៀ។ អន់ ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?

២៤ ញីន កាតាំង ពូ ផា ទី បក់ អន់ដា ឡាច់ ឡឹង កាំឡាំង ញីន ឡាក់ ញីន អុ ទី ប្រើ អន់ខែ ឡាក់ អុះ អន់ខែ ឡាក់ រ៉ះ សារ យច កា អន់ដីស ប្រគី អន់ ពុត ពៀក អន់ដីស រីនវ៉ាយ។

២៥ ទីល នីណោះ ញីន កា រែវ ពុត គូប សោប ផា ត្រត់ រើស កាំឡាំង ញីន អន់ដា ប្រើ ឡាក់ ប៉ាក់ អន់ដីស អន់ខូ លូ ប៉ូល លូ បា ណាបះ ឡាក់ ញីន បិច ថៃ។

២៦ អន់ខែ ឡាក់ ប៉ាណូស សាឡាក់ ឡាកោ ប្រគី ងារ កា យី ស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២៧ ទីល នីណោះ ញីន កា ប្រើ យូដះ លូ ស៊ីឡះ ឡាក់ ខង អន់ខែ ចឹង រ៉ះ សារ ញីន ប្រាក់ អា កា អន់ដីស តូ ពីរ អន់ខែ ទៅ ដេល។

២៨ ប៉ាងាត់ ប៉ាលឹង ប្រើ ដាក់ កាខាក់ លូ ញីន យីត ផា អូ ត្រត់ ចឹង អន់ សារ ឡាក់បាក់ ផែម ណារ ពីង អន់ដីស អុះ ហួស ឡឹង សារ សាំខាន់ ទី អាះ

២៩ យី ត្រត់ យ៉ាវ ដៃ សា សាណា ពូ សែន ហ្វិប ប្រើ ប៊ីត ដៃ សា ផាម ដៃ សា សាណា ឡាក់ ពូ ប៉ាន់តៅ ក្សិក អង់ កូ ដៃ ប្រគី លូ អង់កាន់ លូ កាម៉ាកី។ ផា អន់ដីស អុ រាំងហៃ ឡាកោ អន់ រ៉ាវ៉ាច់ ឡឹង សារ ទី អា អន់ដីស ប្រគី ណោះ ដាក់ កេះ។ ប័រ អ្នាត កាប ហង។

៣០ ម្នាក់ បក់ អន់ខែ ប្រើ ណោះ កា ឡាច់ ចាក ឡាំ ទីល ប៉ាក់ ម្យ៉ាង អន់ទីយ៉ូក។ អន់ខែ កា អើ ប៉ាក់ កាំឡាំង លួម កេះណោះ ជីន សត់ត្រា កា ពូ។

៣១ ប៉ាក់ ពូ អាន សត់ត្រា ណោះ កេះ ពូ ហោក រីត់ ខាក់ ខង សត់ត្រា ណោះ បាំងហោក ពុត ពៀក ពូ។

៣២ កា ប៉ាច់ យូដះ លូ ស៊ី ឡុះ អន់ខែ កា វ៉ា គីយ ប្រ្រះ ដេល អន់ខែ កា អន់តត់ ប៉ាតោ អៀង អន់ ពូ ស្បើ លើយ ដេល។

៣៣-៣៤ ឡែង ឡឺង អន់ខែ អ្នែ ហះ ណោះ ទី ទុញ ដាវ កេះ ម្នាក់ ស្បើ យីស៊ី កា ប្រើ អន់ខែ សីត ប៉ាក់ ម្នាក់ បក់ ប្រើ អន់ខែ ឡាំ ពៃ ណាវ ទីប ប័រ ហះ ប្រ្រះ អន់ សាវ សាណុក សាវ៉ាក កា អន់ខែ ចាក សីត ណោះ ដេល។ §

៣៥ កា ប៉ាច់ ប៉ូល លូ បាណាបះ អន់ខែ កា អ្នែ ពឹង ម្យ៉ាង អន់ទី យ៉ូក ទីប បាំងហៀន ពូ លូ រ៉ះ ប៉ានីរ ប្រ្រះ បិកកាតយ័ អន់ខ្ល លូ ពូ អន់ទៀត អៀង ដូរ ដេល។

សាវ ប៉ូល លូ បាណាបះ ក្លះ គូប សោប

៣៦ ប៉ាក់ ទុញ ដាវ ឡឺង ណោះ ប៉ូល កា កាប លូ បាណាបះ ជា «ពិន ត្រត់ សីត ឡាំ ច្នាក់ ម្នាក់ ស្បើ យីស៊ី រ៉ប់ ម្យ៉ាង ឡាក់ ពិន ទី រ៉ះ ប៉ានីរ ប្រ្រះ បិកកាតយ័ ណោះ ពៃ ហៃ អន់ខែ អ្នែ ដាក់ ដេល ប»។

៣៧ បាណាបះ យីត បិច ជៀក ទីប យូហាន ឡាក់ ពូ អើ ជា ម៉ា កុះ ឡាំ អន់ខ្ល ដេល។

§ ១៥:៣៣-៣៤ ១៥:៣៣-៣៤ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ឆែម ប៉ានីរ ផាះ ហះ កា ស៊ីឡុះ បិច អ្នែ ហះ ណោះ តូ ណាវ។

៣៨ ហះកា ប៉ូល អូ បិច អន់ អើ ឡាំ អុះ ខង អើ សាតាក់ អ្នក ត អន់ខៃ ផះ អ្នែ ប៉ាក់ ខេត ប៉ាមគីលៀ ពៃ អើ កា អូ ទី ប្រើគី ងារ អន់ខូ លូ អន់ខៃ អុះ។ *

៣៩ ផះ ណោះ អន់ខៃ ពៀរ ដូវ កា យច ពុត លូ គូប ខាក់ អន់ ខៃ កា ក្លះ ទ្រង គូប សោប បាណាបះ ជៀក ម៉ាកុះ ឡាំ អន់ខូ លូ អើ កេះណោះ ជីរ ជិះ កាំប៉ាន់ ឡាំ ប៉ាក់ តាក្វាល គីប្រុះ។

៤០ កាប៉ាច់ ប៉ូល អ្សក់ ស៊ីឡុះ ឡាំ អន់ខូ លូ អើ ទីប ទី ម្នត សៀ យីស៊ី មប អើ អន់ ប្រុះ បិកកាតយ័ ប្រើគី ដាក់ កា អើ។

៤១ ប៉ូល កា ចាក តាត់ ខេត ស៊ីរី លូ ខេត គីលីគៀ ទីប អន់តក់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រុះ ពីង ចារ អន់ទៀតៗ អន់ សៀ លើយ។

១៦

សារ ធីម៉ូថេ ចាក អន់ខូ លូ ប៉ូល

១ ប៉ូល កា ចាក ទីល មៀង ខើបេ កេះណោះ ទីល មៀង លី សាត្រា។ កាណុង មៀង ណោះ អើ ប៉ាតះ ប៉ាណូស ម៉ោញ ដូវ ឡាក់ សៀ យីស៊ី ដេល អើ សិច ធីម៉ូថេ មើត អើ សុនសាត អី ស្រាអើល អើ សៀ យីស៊ី ដេល ពី អើ សុនសាត ក្រិក។

២ ម្នត សៀ យីស៊ី ទិខូ ពីង មៀង លីសាត្រា លូ ពីង មៀង អ៊ីកូ នៀម ពូ ផា ធីម៉ូថេ អា ឡាក់ ប៉ាណូស ដាក់ ត្រង់។

៣ ប៉ូល បិច ជៀក អើ ចាក អន់ខូ ដេល។ អើ កា កាសិត អង់ ការ កា ធីម៉ូថេ ញាន កា សុនសាត អីស្រាអើល អ្នែ ប៉ាក់ ចារ អន់

* ១៥:៣៨ ១៥:៣៨ បរំ ហៃ ១៣:១៣។

ខែ ចឹង ឡាំ ណោះ ខង ពូ ទីខូ អូ អន់តត់ ជា ពី អ៊ែ សុនសាត ក្រឹក។ *

៤ ផះ អន់ខែ ចាក ទីល ពីង មៀង អន់ទៀតៗ អន់ខែ កា រ៉ះ កា កាំឡាំង ម្ហត សៀ យីស៊ូ អន់ អូ អន់តត់ ឡឹង សារ ម្ហត រ៉ះ ប៉ាតាង យីស៊ូ លូ ម្ហត ក្រាក់ តាំងកង់ ប្រាក់ សត់ត្រា ពីង មៀង យេរូសាឡឹម ពែ ភៀ អន់ ពូ ប្រឹក្តី ពួយ ដេល។

៥ ទីល នីណោះ ក្រុំ ហៀន សារ ប្រ្លះ ទីណោះ អន់ខែ សៀ ហ៊ែង ខាក់ លូ ទី កាំឡាំង សៀ ហ៊ែង អៀង រ៉ប់ ដារ។

សារ ប្រ្លះ តាំបាង អន់ ប៉ូល ប៉ប៉ ប៉ាណូស ឡឹង ខេត ម៉ាសេ ដួន

៦ អន់ខែ ចាក តាត់ ទ្រង ខេត ព្រីកៀ លូ ខេត កាឡាទី ញន កា ប៉ាង៉ាត់ ប៉ាលឹង ប្រ្លះ ដាក់ កាខាក់ ទីប អន់ខែ អូ អន់ ឡាំ រ៉ះ ប៉ានីរ ប្រ្លះ ប៉ាក់ ខេត អាស៊ី †។

៧ ប៉ាក់ ចាក ក្យាម ចឹង ទីល ខេត មីសៀ កេះ ប៉ូល ទី ពុត បិច ឡាំ ប៉ាក់ ខេត បីធួនៀ ហះកា ប៉ាង៉ាត់ ប៉ាលឹង យីស៊ូ អូ អន់ អន់ ខែ ឡាំ អុះ។

៨ ទីល នីណោះ អន់ខែ កា ចាក តាត់ ខេត មីសៀ ឡាំ ទីល ប៉ា ត់ មៀង ត្រូអះ។

៩ ប៉ាក់ កាម៉ាំង ប្រ្លះ តាំបាង អន់ ប៉ូល ប៉ប៉ ប៉ាណូស ឡឹង ខេត ម៉ាសេដួន ម៉ោញ ដួរ អន់តារ កាកាប ឡោម អ៊ែ ផា «ប៉រ អីស ចាក

* ១៦:៣ ១៦:៣ ពូ អូ ទី កាសិត អង់ការ កា ធីម៉ូថេ ផះ អ៊ែ អ៊ែ សាស្វា។ សុនសាត អ៊ីស្រាអែល អូ ណីស កា បក់ អូ ទី កាសិត អង់ការ ណោះ ហង បះ ប៉ូល កាសិត អង់ការ កា អ៊ែ ដៃ អន់ ពូ ប៉ាតែក។ † ១៦:៦ ១៦:៦ ខេត អាស៊ី រ៉ប់ ដារ អា ពូ អ៊ែ ប៉ាថេត ទ្រតី តែង ដារ ម៉ុត។

ឡាំ ប៉ាក់ ខេត ម៉ាសេដូន តង់ ញីន ណើ»។

១០ ឡែង ឡីង ប៉ូល ប៉ីប៊ី សារ ណោះ កេះ ញីន កា ប៉ាន់តាន ឡាច់ ចាក ឡាំ ប៉ាក់ ខេត ម៉ាសេដូន ឡូត ខង ញីន សៀ ជា ប្រឹះ បិកកាតយ័ អើ ញីន អន់ ឡាំ រ៉ះ សារ ដាក់ ឡីង យីស៊ី ពីង ខេត ម៉ា សេដូន ណោះ។

១១ ញីន កា ជិះ កាំប៉ាន់ ឡាច់ ឡីង មៀង ត្រុអះ ឡាំ ម៉ង់ ប៉ាក់ តាក្វាល់ សាម៉ូតុរះ ឡូត ប៉ាក់ ដាវ តាយ៉ាង ញីន ទីល ប៉ាក់ មៀង នៀ ប៉ូល។

១២ កេះណោះ ញីន ឡាច់ ឡីង មៀង ណោះ ឡាំ ប៉ាក់ មៀង ភីលីប ឡាក់ មៀង សុនសាត រ៉ូម ៩ អ្នែ កាណាង ខេត ម៉ាសេដូន *។ ញីន កា អ្នែ ពីង មៀង ណោះ ទុញ ដាវ។

សារ លីខៀ ម៉ុត សៀ យីស៊ី

១៣ ប៉ាក់ ដាវ ពូ វ៉ា ឡុវ ញីន ឡាច់ តែង ឡីង អំបារ មៀង ឡាំ ប៉ាក់ ហាង ទៀក ខង ញីន យីត ផា ចឹង ទី ចារ ពូ ម៉ន់ អើ ប្រឹះ។ ញីន កា អង់អ្នែ កាកាប លូ ម្តត អង់កាន់ ឡាក់ អ្នែ ប៉ាក់ គូប ហះ ចារ ណោះ។

១៤ ទី អង់កាន់ ម៉ោញ ដុវ ឡីង មៀង ធៀ ទេ វ៉ា សិច អើ លី ខៀ អើ ឡាក់ ប៉ាណូស ប្រូ កាណាត់ កាហ្រី ស៊ីវ ប ។ អើ កា

‡ ១៦:១០ ១៦:១០ លូកា ច្រាត់ រ៉ះ ផា «ញីន» ខង គីត អៀ អើ ម៉ុត ចាក អន់ឌូ លូ រ៉ត ប៉ូល ដេល។ § ១៦:១២ ១៦:១២ ម្តត មៀង ភីលីប សុន អៀង យី សុនសាត រ៉ូម យ័ មៀង ណោះ ចាំងហាយ ឡីង មៀង រ៉ូម កាតាម។ * ១៦:១២ ១៦:១២ អ្នែ កាណាង ខេត ម៉ាសេដូន ពៀត គុល «អ្នែ កាណាង ចារ ទី ១ កាណាង ខេត ម៉ាសេដូន»។ ខេត ម៉ាសេដូន ពូ ដែក ប៉ាន់ ចារ យី ចារ ទី ១ ទី ២ ទី ៣ លូ ទី ៤។ † ១៦:១៤ ១៦:១៤ កាណាត់ កាហ្រី ស៊ីវ ប គីត ខា កាខាក់។

អ្សិល កូតី កា ប្រ្រឹះ ប៊ិកកាតយី។ ផះ ណោះ អើ អ្នែ សាំយ៉ាំង ប៊ូល រ៉ះ សារ ប្រ្រឹះ ប៊ិកកាតយី ប្រ្រឹគី អន់ អើ អ្សក់ ពុត ចេត សាំ យ៉ាំង លូ សៀ ទី សារ ប៊ូល រ៉ះ។

១៥ កេះណោះ ប៊ូល លូ ស៊ីឡះ ប៉ាំងហំ អើ លូ កាំឡាំង ហី អើ អើ កា ជៀក ញីន ឡាំង អ្នែ ប៉ាក់ ហី អើ លូ កាប ផា «ផា អន់ដីស យីត ផា អាញ សៀ ប្រ្រឹះ ប៊ិកកាតយី តាទីច ប៊រ អន់ ដីស ឡាំង អ្នែ ប៉ាក់ ហី អាញ ពិ»។ អើ ឡោម ជៀក ញីន កាខា ក់ ណោះ ញីន កា ភម ពួយ អើ។

សារ ពូ រ៉ុប ប៊ូល លូ ស៊ីឡះ ចេត ខុក

១៦ ទី ងារ ម៉ោញ ផះ ញីន ឡាំង ប៉ាក់ ចារ ពូ ម៉ន់ អើ ប្រ្រឹះ ទី អង់កាន់ ទុច ពូ ម៉ោញ ដូរ ឡាំង ប៉ាក់ ញីន អង់កាន់ ណោះ ប្រ្រឹះ ប៊ីត ម៉ុត កាណុង អើ ប្រ្រឹគី អន់ អើ អ្ន អន់ទួង។ តាំងឡា ចារ អើ អ្នែ ណោះ ទី លៀន អៀង ខាក់ ញន កា អើ អ្ន អន់ទួង ណោះ។

១៧ អើ ចាក ពួយ ប៊ូល លូ ញីន ទីប កាប ម៉ៃៗ ផា «ម្នុត អា ប៉ាណូស ប្រ្រឹគី ងារ ប្រ្រឹះ ឡាក់ តិស ហ្និត ឡីង ពូ អន់ខែ ឡាំង រ៉ះ សារ ប្រ្រឹះ តង់ កា អន់ដីស»។

១៨ អើ កាប នីណោះ អៀង ងារ ខាក់ ប្រ្រឹគី អន់ កា ប៊ូល អ្ន អត់ សាំវ៉ាញី ប៊ូល កា កាលែង ហៃ តែង អើ លូ កាប កា ប្រ្រឹះ ប៊ីត ណោះ ផា «ញន អំវាញ យីស៊ី ហាក់ អីស ឡាច់ ឡីង អង់កាន់ អា ពិ»។ ប្រ្រឹះ ប៊ីត កា ឡាច់ ឡីង អង់កាន់ ណោះ ឡុត។

១៩ ផះ ម្នុត ម៉ែត តាំងឡា អង់កាន់ ទុច ណោះ យីត ផា អ្ន ម៉ីង កា ចឹង ទី លៀន ណារ៉ូ ហង អន់ខែ កា ប៉ាណាំ គូប រ៉ុប ប៊ូល លូ

ស៊ីឡូ: អូស ឡាំ ជិន ប៉ាក់ ចារ ម្នាក់ ក្រាត់ រ៉ាំងហៃ ម្យ៉េង តាត់ស៊ិន សារ។

២០ ប៉ាក់ អន់ខៃ ជិន ប៉ូល លូ ស៊ីឡូ: ទីល កេះ អន់ខៃ រ៉ះ ជា «សុនសាត អ៊ីស្រាអែល ពៀរ ដូរ អា ប្រើគី អន់ ទី សារ វ៉ាចក់ វ៉ា ចល់ កាណុង ម្យ៉េង ពិន។

២១ អន់ខៃ រ៉ះ សារ តាឡាប័ យើយ គុន សុនសាត អន់ទៀតៗ ឡាក់ ចាបាប់ សុនសាត រ៉ូម ពិន អូ អន់ ស្បើ លើ ប្រើគី ពូយ អុះ»។

២២ ម្នាក់ ប៉ា សុន កា ប៉ា ណាំ គូប អឹក កា ប៉ូល លូ ស៊ីឡូ: ដេល ម្នាក់ ក្រាត់ រ៉ាំងហៃ ម្យ៉េង កា ទុង ហើក ខោ អារ អន់ខៃ កេះណោះ ប្រើ ពូ ពិត អន់ខៃ លូ រ៉ាំងកេះ។

២៣ កេះ ពូ ពិត អន់ខៃ អៀង កេះ ពូ ចែត អន់ខៃ កាណុង ខុក លូ ប្រើ ពូ ញ៉ាម ឡាវ៉ាំង កាខាក់។

២៤ ម៉ែត ខុក កា ចែត អន់ខៃ កាណុង ខុក ពឹង កាណុង អន់តិគី លូ ចែត ល្លោះ ពឹង ជុង ឡាក់ កា ពូ ប្រើ ណោះ ហង។

២៥ ប៉ាក់ ទងតិគី ម៉ាំង ប៉ូល លូ ស៊ីឡូ: ម៉ន់ អើ ប្រើ: បិកកាតយី លូ ចាដៃ ប៉ានេ ប្រើ: ម្នាក់ ថូត អន់ទៀត កា សាយ៉ាំង អន់ខៃ ដេល។

២៦ ផាឌី វ៉ាវ៉ែត តេះ កេង ខាក់ វ៉ាន់ចើត ទីល ហី ខុក ប្រើគី អន់ អំ ប៉ារ ខុក កា តាបើក ទិ ល្លោះ ពូ ចែត ម្នាក់ ថូត កា តាប៉ូច ទិ ដេល។

២៧ ប៉ាក់ ម៉ែត រ៉ាំងហៃ ខុក សាទីរ អើ បបំ អំប៉ារ ខុក កា តា បើក ទិ អើ សាម៉ីក កា ម្នាក់ ថូត ក្លាស ទិ កេះ អើ កា ហ្វាត់ ដារ ចឹង ប៉ាន់តៅ ឡាកោ អើ ទៅ។

២៨ ហះកា ប៉ូល កាប ម៉ៃៗ ជា «ដៃ ប្រើគី កា ឡាកោ ទៅ នី ណោះ: ញីន ទិខ្លូ អ្នែ ហះ អា អូ ឡាំ ប៉ាក់ ចំ អុះ»។

២៩ ម៉ែត រ៉ាំងហៃ ខុក ប្រើ ពូ អ្សក់ អុញ អន់ កា អើ កេះណោះ:

អើ ប៉ាន់តាន ម៉ុត កាណុង ខុក អើ កាដាប ហះ ងីរ ប៉ូល លូ ស៊ី ឡះ ទីប អ្សត វ៉ាវៃត។

៣០ អើ ជៀក ប៉ូល លូ ស៊ីឡះ ឡាច់ ប៉ាត់ ឡឹង កេះណោះ អំបញ្ច ជា «អី ម៉ែត តាំងឡា អាញ ត្រគ់ ប្រ័គី នីចម ភៀ អន់ ទី ប្រ័ះ តង់ ?»

៣១ អន់ខែ តើល ជា «អ្សត អីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន ណោះ ប្រ័ះ បិកកាតយ័ ចឹង តង់ អីស លូ តង់ កាំឡាំង ហី ក្រាន អីស ដេល»។

៣២ កេះណោះ ប៉ូល លូ ស៊ីឡះ រ៉ះ ប៉ានីរ ប្រ័ះ បិកកាតយ័ កា ម៉ែត វ៉ាងហៃ ខុក លូ កា កាំឡាំង ហី អើ។

៣៣ ម៉ាង ទៅ ណោះ ហង អើ វ៉ាវ តាំងហាល ឡាកា កា ប៉ូល លូ ស៊ីឡះ កេះណោះ ប៉ូល លូ ស៊ីឡះ ប៉ាងហុំ អើ ទីប កាំឡាំង ហី ក្រាន អើ ឡុត។

៣៤ កេះណោះ អើ កា ជៀក ប៉ូល លូ ស៊ីឡះ ហារ អ្នែ ពីង ហី អើ កេះណោះ តាំបាង សាណា សាណិត អន់ កា អន់ខែ សា។ អើ លូ ហី ក្រាន អើ ហោក ខាក់ កា អន់ខែ សៀ ប្រ័ះ បិកកាតយ័។

៣៥ ប៉ាត់ តារ កាំលី មូត ក្រាត់ វ៉ាងហៃ មៀង ប្រើ ប៉ាលិះ ឡា រ៉ះ កា ម៉ែត វ៉ាងហៃ ខុក ជា «ហត់ តោះ ឡើយ មូត ពៀរ ដួរ ណោះ ពិ»។

៣៦ ម៉ែត វ៉ាងហៃ ខុក អ្សត សារ ណោះ ឡា រ៉ះ កា ប៉ូល ជា «មូត ក្រាត់ វ៉ាងហៃ មៀង ប្រើ ពូ ឡា រ៉ះ អន់ តោះ ឡើយ អន់ ដីស កេះ ទីល នីណោះ ហត់ អន់ដីស ចាក អន់ ដាត់ ប៉ាឡឹង ហោត»។

៣៧ ហះកា ប៉ូល រ៉ះ កា ពូ ផា «ពូ ពីត ញីន ឡាក់ ប៉ាសុន រ៉ូម † ហះ ម៉ាត់ កាំឡាំង អៀង កេះណោះ អ្យក់ ញីន ចែក ខុក ឡូត អូ ទី តាត់ស៊ិន សារ អន់ទ្រួល អុះ ញ៉ា កិញអៀ អា អន់ខែ តាំងហ្សិត ញីន អូ អន់ ពូ អូ ប? ប្រគី នីណោះ អូ ត្រត់ អុះ យី ប្រើ អន់ ខែ ទៅ ឡាក់ តោះ ឡើយ ញីន អា»។

៣៨ ប៉ាលិះ កា អ្យក់ សារ ណោះ ឡាក់ រ៉ះ កា ម្នាក់ ក្រាក់ រ៉ាំង ហៃ មៀង។ ផះ កាតាំង ពូ រ៉ះ ផា អន់ខែ ណោះ ប៉ាសុន រ៉ូម នី ណោះ ម្នាក់ ក្រាក់ រ៉ាំងហៃ មៀង អ្យក់ ខាក់។

៣៩ ម្នាក់ ក្រាក់ រ៉ាំងហៃ មៀង ប៉ាណាំ គួប ឡាក់ ឡោម ប៉រ ដៃ រ៉ាប់ ដៃ រ៉ូ កេះណោះ តោះ ឡើយ អន់ខែ លូ ឡោម ប្រើ អន់ខែ ចាក ឡាច់ ឡើង មៀង ណោះ។

៤០ អន់ខែ កា ឡាច់ ឡើង ខុក ឡាក់ ប៉ាត់ ហី លីខៀ កា ប៉ប ម្នាក់ សៀ យីស៊ី។ អន់ខែ កា រ៉ះ សារ ប៉ាំងហោក ពុត ពូ កេះណោះ អន់ខែ កា ចាក ឡាក់ ណារ៉ូ។

១៧

សារ ប៉ូល លូ ស៊ីឡុះ ឡាក់ ប៉ាត់ មៀង ថេសាឡូនិក

១ ប៉ូល លូ ស៊ីឡុះ ចាក តាត់ ទ្រង មៀង អាំភីប៉ូល លូ មៀង អាប៉ូ ឡូនៀ កេះណោះ ឡាក់ ទីល ប៉ាត់ មៀង ថេសាឡូនិក។ កាណុង មៀង ណោះ ទី រ៉ាំង សុនសាត អ៊ីស្រាអែល ម៉ោញ។

† ១៦:៣៧ ១៦:៣៧ សុនសាត រ៉ូម អន់ ប៉ាណូស សុនសាត អន់ទៀត កេះ ប៉ាសុន រ៉ូម ដេល។ ប៉ាសុន រ៉ូម ពូ អូ ខិន ពីត សាប៊ាត់ អុះ អ្យក់ កា អុងកាន ចែក ចូត។ បក់ ញី កេះ ប៉ាសុន រ៉ូម គន សោ អែ កា ប៉ាសុន រ៉ូម និះទៅ ដេល។ ប៉ូល ឡាក់ ប៉ាសុន រ៉ូម ញុន កា ពី អែ កេះ ប៉ាសុន រ៉ូម ពៅ។

២ ប៉ូល ចាក ម៉ុត កាណុង រោង ណោះ គុន តាឡាប់ យើយ ម៉ះ អើ។ រ៉ាំងរ៉ាំង ប៉ែង អាទិត រឹប ដាវ ពូ រ៉ាឡូវ ណោះ ហង អើ កា រះ សារ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ កា សុនសាត អ៊ីស្រាអែល

៣ ភ្លើ រះ ប៉ាឡាក់ ផា បក់ ប្រ្រឹះ រឿស ប្រើ ប្រគី សាដាច់ ត្រគ់ ទី សារ ឡាំបាក លូ តៅ កេះណោះ រឿស សីត ណារ៉ូ។ អើ រះ ណា រ៉ូ ផា «បក់ ប្រ្រឹះ រឿស ប្រើ ប្រគី សាដាច់ ណោះ យី យីស៊ូ ឡាក់ អាញ រះ កា អន់ដីស អា ហង»។

៤ បក់ អន់ដា កា ភម សៀ លូ ម៉ុត តែង ប៉ូល លូ ស៊ីឡះ ទីប ទី សុនសាត ក្រឹក អៀង ដូវ ឡាក់ អ្សល កូត អ្សត កា ប្រ្រឹះ បិកកា តយី ទីប ទី ម្ហត អង់កាន់ ឡាក់ លៅ លែង សិច អៀង ដូវ ដេល។

៥ ហះកា ម្ហត សុនសាត អ៊ីស្រាអែល សាណាំង អន់ខែ កា ប៉ា ណាំ ម្ហត តាតាម ងំល់ រតាឡាត ប៉ាតុំ គូប ទី ម៉ៅញ ក្រុំ ឡាំ ប្រគី អន់ ទី សារ រ៉ាចក់ រ៉ាចល់ កាណុង មៀង។ អន់ខែ ឡាំ ប៉ាតុំ ហី រគី យ៉ាសុន បាបើក យ៉ាយះ ណាំង រុប ប៉ូល លូ ស៊ីឡះ ភ្លើ អ្ស ក់ អន់ កា ម្ហត ប៉ាសុន ចែត ថុត។

៦ ញន កា អន់ខែ ណាំង ម្ហត ញៀរ ដូវ អូ ប៉ប អន់ខែ កា រុប រគី យ៉ាសុន លូ ម្ហត សៀ យីស៊ូ បក់ អន់ដា អូស ឡាំ ជីន កា ម្ហត ម៉ែត រ៉ាំងហៃ មៀង លូ កាប ម៉ៃៗ ផា «ម្ហត ញៀរ ដូវ ណោះ ប្រគី អន់ ទី សារ រឿនរ៉ាយ តាប៉ុញ តាប៉ាក់ គ្រឹប ចារ អន់ខែ កា ពីះ ទីល ប៉ាតុំ អា កេះ។

៧ យ៉ាសុន អា អន់ អន់ខែ អ្នែ ពីង ហី អើ អន់ខែ ណោះ ប្រគី យច លូ ចាបាប់ សាដាច់ រ៉ូម យី អន់ខែ រះ ផា ទី សាដាច់ ម៉ៅញ ណារ៉ូ យី សិច យីស៊ូ»។

៨ ផះ ម្ហត ប៉ាសុន លូ ម្ហត ម៉ែត រ៉ាំងហៃ មៀង កាតាំង សារ អា

អន់ខែ កា រ៉ឺនវ៉ាយ ពុត ពៀក។

៩ អន់ខែ កា ប្រើ រ៉គី យ៉ា សុន លូ ម្នត អន់ទៀ គៗ ប៉ាក់ លៀន កេះណោះ អន់ខែ កា ឡើយ អន់សីត ហង។

សារ ប៉ូល លូ ស៊ីឡុះ ឡាំ ប៉ាក់ មៀង បេរៀ

១០ ក្រំ ហៀន សារ ប្រើ កា ប្រើ ប៉ូល លូ ស៊ីឡុះ ឡាច់ ចាក ឡាំ ប៉ាក់ មៀង បេរៀ ទីប កាម៉ាំង ណោះ ទៅ ឡុត។ ប៉ាក់ ទីល កេះ អន់ខែ កា ម៉ុត កាណុង រ៉ោង សុនសាត អ៊ីស្រាអែល។

១១ សុនសាត អ៊ីស្រាអែល អ្វី ពីង មៀង ណោះ ទី ពុត ដាក់ ហ្គីត ឡើង សុនសាត អ៊ីស្រាអែល អ្វី ប៉ាក់ មៀង ថេសាឡូនិក អន់ខែ ថៃ សាំយ៉ាំង ប៉ានីរ ប្រើ ទីប ទី ពុត ហោក លូ អាន ផាប់ ប៉ានីរ ប្រើ រ៉ប ដារ ប៊ុច កា អ្ន អន់តគ់ ផា សារ ប៉ូល លូ ស៊ីឡុះ រ៉ះ កា អន់ខែ ណោះ ត្រគ់ ញ៉ា យច។

១២ កាណុង កាំឡាំង អន់ខែ ណោះ ទី អៀង ដូរ សៀ យីស៊ី លូ ទី ម្នត អង់កាន់ សុនសាត ក្រិក ឡាក់ លោ លែង សិច អៀង ដូរ លូ ម្នត កាម៉ាក់ សុនសាត ក្រិក អន់ដា ដេល។

១៣ ហះកា ប៉ាក់ សុនសាត អ៊ីស្រាអែល អ្វី ពីង មៀង ថេសា ឡូនិក អ្ន អន់តគ់ ផា ប៉ូល រ៉ះ ប៉ានីរ ប្រើ បិកកាតយ័ ពីង មៀង បេរៀ ណោះ ដេល អន់ខែ កា ប៉ាណាំ គូប ឡាំ កាប ប៉ាញសុះ ម្នត ប៉ាសុន កាណុង មៀង ណោះ ប្រគី អន់ ទី សារ រ៉ាចក់ រ៉ាចល់ ណារ។

១៤ ម្នត សៀ យីស៊ី ប៉ប នីណោះ អន់ខែ កា ប៉ាណាំ ប៉ូល ឡាំ ប៉ាក់ ហាង សាឡីត សាឡាយ ឡុត កាប៉ាច ស៊ីឡុះ លូ ផីម៉ូថេ អ្វី

ហះ ចារ ណោះ ទៅ។

១៥ ម្តត បក់ ឡាំ ជីន ប៉ូល អន់ខៃ ចាក អន់ខូ លើយ ទីល ប៉ាក់ ម្យើង អាធនន កេះណោះ អន់ខៃ រីល សីត លូ ឡាំ រ៉ះ កា ស៊ីឡះ លូ ធីម៉ូថេ ប្រើ ឡាំ ពួយ ប៉ូល ស្រីសៗ។

សារ ប៉ូល រ៉ះ សារ យីស៊ូ ពីង ម្យើង អាធនន

១៦ ផះ ប៉ូល អ្នែ ក្បាក់ ស៊ីឡះ លូ ធីម៉ូថេ ពីង ម្យើង អាធនន ណោះ អើ កាដុក កាដុល កាណុង ពុត ខង អើ ប៉ប័ ហ្វិប ប្រ្រៃ អៀង កាណុង ម្យើង ណោះ។

១៧ អើ អ្នែ រ៉ះ សារ លូ សុនសាត អ៊ីស្រាអើល លូ ម្តត បក់ អ្សិល កូតិ កា ប្រ្រៃ បិកកាតយ័ ប៉ាក់ រោង។ រ៉ប ដារ អើ កាកាប លូ ម្តត បក់ អើ ប៉ាតៈ ពីង តាឡាត។

១៨ កា ទី ម្តត បក់ ហ្សាំង សាឡាច់ អ្នែ សារ តែង ម្តត អេពីតូ* លូ ម្តត តែង សាតូអ៊ីក † អន់ដា កា ឡាំ រ៉ះ សារ លូ ប៉ូល ដេល។ បក់ អន់ដា កាប លូ គូប សោប ផា «ញ៉ា អើ កាប ឡាឡិក៍ ឡាឡាត៍ នីអៀ អើ បិច កាប ឡីង សារ ញ៉ា ហះ?» បក់ អន់ដា ណារ កាប ផា «អើ យី ប៉ាណូស រ៉ះ សារ ប្រ្រៃ ម៉ះ សុនសាត អន់ទៀត តៈ»។ ពូ កាប នីណោះ ញុន កា ប៉ូល អ្នែ រ៉ះ សារ យីស៊ូ លូ សារ ប៉ាណូស តោ ចឹង រីស សីត។

១៩ ពូ កា ប៉ាណាំ អើ ឡាំ ប៉ាក់ ក្រុំ ពីកសា ឡាក់ ពូ អើ ផា អេរី យ៉ូប៉ាកេ កេះណោះ ពូ អ៊បញ្ច ផា «នីចម៍ សារ ណារ អីស ប៉ាំង

* ១៧:១៨ ១៧:១៨ ម្តត អេពីតូ យី ម្តត ហៀន ពួយ រត់ អេពីតូ។ អន់ខៃ សៀ ផា សារ សាំខាន់ ហ្វិក យី ណាំង ដឹង សារ រត់ សើម។ † ១៧:១៨ ១៧:១៨ ម្តត តែង សាតូអ៊ីក យី ម្តត ហៀន ហាំ ដេល ហះកា អន់ខៃ សៀ សារ សាំខាន់ យី ប្រ្រៃ ពួយ សារ ដាក់ ត្រង់ យី សាណុក សារ៉ក លើ ថុក ញ៉ាក កាតាម។

ហៀន ពូ ពែ ប៉រ អីស រ៉ះ ហៃ អន់ ញីន អ្នក ណើ ទី ដែល ប ?

២០ ខង ញីន កាតាំង សារ អីស បាំងហៀន ណោះ តាង ខា ក់ ទីល នីណោះ ញីន បុច អ្នក ឡឹង សារ ទីណោះ ដែល»។

២១ មូត កាណុង មៀង អាឆែន លូ មូត អំហ៊ុយ ឡឹង ប៉ាចេត អន់ទៀត ឡាក់ អ្នក កាណុង មៀង ណោះ អន់ខែ អូ ទី ប្រ័ត ញ៉ា អុះ ដឹង អ្នក រ៉ះ សារ លើ សាំយ៉ាំង សារ ញ៉ា ឡាក់ ណារវ។

២២ ប៉ូល កា អ្សរ អន់តារ ពីង អន់តិគី ក្រុំ ពីកសា ណោះ កេះ ណោះ កាប ផា «អី មូត មៀង អាឆែន អាញ ប៉ប អន់ដីស ប្រ័ត គុន ប្រ័ះ អន់ដីស អៀង នៃវ ខាក់។

២៣ ផះ អាញ ចាក សីត ចាក ឡាក់ កាណុង មៀង អាញ ប៉ប ចារ អន់ដីស សាំប៉័ះ រ៉ាម៉ះ ប្រ័ះ អន់ទៀតៗ ទីណោះ លូ ប៉ប ចារ រ៉ាម៉ះ ឡាក់ ពូ ច្រាត ផា "ប្រ័ះ ឡាក់ អូ អន់ហ្គាល់ សិច"។ ទីល នីណោះ អាញ ប៉រ រ៉ះ កា អន់ដីស ប្រ័ះ ឡាក់ អន់ដីស សាំប៉័ះ រ៉ាម៉ះ ទីប អូ អន់ហ្គាល់ អា ហង។

២៤ ប្រ័ះ បិកកាតយី ឡាក់ បាំងកើត អង់កក់ តេះ លូ បាំងកើត កាណាតី ញ៉ា គ្រីប នៃវ ពីង អង់កក់ តេះ អា អើ ឡាក់ ប្រ័ះ តេះ ប្រ័ះ ប៉្លឹង អើ អូ អ្នក កាណុង រ៉ាំង រ៉ាម៉ះ ឡាក់ ប្រ័ត លូ តី ប៉ាណូ សណោះ អុះ។

២៥ ប្រ័ះ បិកកាតយី ញ៉ា អើ ខ្លះ កាណាតី ញ៉ា ប បះ អើ តង កាន ប៉ាណូស តង អើ? យី អើ ហង ឡាក់ អន់ អាញ រីស អន់ កាសី តាំងហើម លូ អន់ កាណាតី ញ៉ា គ្រីប នៃវ កា ប៉ាណូស។

២៦ អើ អន់ ប៉ាណូស គ្រីប សុនសាត កើត ឡាច ឡឹង ប៉ាណូស ម៉ោញ ដូវ កេះណោះ អន់ ពូ អ្នក ប៉ាញ ទីប អង់កក់ តេះ។ អើ កាំ

ឡត់ ថុន សាណាំ លូ កាំឡត់ គួយ អន់ កា ប៉ាណូស អ្វែ។

២៧ អើ ប្រ័ គី នី អៀ ភៀ អន់ ពូ ណាំង អើ ផា ពូ ខំ ណាំង អើ ណោះ ពូ ចឹង ណាំង បីប័ ហង តាម ហៃ។ តាទីច អើ ប្រ័ៈ បិកកាតយ័ អូ អ្វែ ចាំងហាយុគ ឡឹង ពិន អុះ។

២៨ "ញុន អើ ហង បះ ពិន ទី អាញ អ្វែ រ៉ុស លូ អូ សាំប័ ត់"។ កាណុង កាំឡាំង អន់ដីស អា ទី ម្នក បក់ អូ យិល បក់ អន់ ជា ទី រ៉ះ ផា "ពិន កា គន សោ ប្រ័ៈ ដេល"។

២៩ ទីល នី ណោះ ផា ពិន គន សោ ប្រ័ៈ បិកកាតយ័ តា ទីច ពិន អូ ត្រគ់ សាមីគី ផា ប្រ័ៈ ឡាក់ កា ហ្វិប ពូ ប្រ័គី លូ ម៉ាស លូ ប្រាក់ លូ អំហ្គោ ឡាក់ ប៉ាណូស ប្រ័គី តាម ពុត អន់ខែ យីត ណោះ អុះ។

៣០ សើត ពៃ ប្រ័ៈ បិកកាតយ័ អូ ចេត ថុត ប៉ាណូស ប្រ័គី យច អុះ ខង ពូ បើ តានី អន់ហ្គាល់ ប្រ័ៈ ហះកា កិញអៀ អា អើ ប្រើ ប៉ាណូស ទិខ្ច អ្វែ ត្រឹប ចារ អន់ ប៉ុនពែង ពុត ពៀក

៣១ ខង អើ ទី កាំឡត់ ដាវ ម៉ោញ ភៀ សាំរ៉ាប់ តាត់ស៊ុន សារ យច កា ប៉ាណូស ពួយ សារ ត្រង់ យី អើ រ៉ុស កេះ ប៉ាណូស ម៉ោញ ដូរ ឡាក់ ចឹង តាត់ស៊ុន សារ ណោះ អើ តាត់ អង់រ៉ុស សីត ប៉ាណូស ណោះ ភៀ ប្រ័គី អន់ ប៉ាណូស ទិខ្ច អុះ។

៣២ ផះ ពូ កាតាំង អើ កាប ឡឹង សារ ប៉ាណូស តៅ រ៉ុស សីត នី ណោះ បក់ អន់ជា កាប ប៉ាឡែវ ហះកា បក់ អន់ជា ណារ៉ូ កាប ផា «ញីន បិច សាំយ៉ាំង អីស រ៉ះ សារ អា ម៉ោញ ទង ណារ៉ូ»។

៣៣ ណោះ ប៉ូល កា ចាក ឡាច់ ឡឹង ចារ អន់ខែ។

៣៤ ហះកា ទី បក់ អន់ជា សៀ ម៉ុត តែង អើ។ កាណុង កាំឡាំង អន់ខែ ណោះ យី ទី រ៉គី ខេរ៉ានី ឡាក់ ម្នក ក្រុំ ពីកសា ដេល លូ

ទី អង់កាន់ ម៉ោញ ដូរ សិច អ៊ែ ដាម៉ារី ទីប ទី ពូ អន់ទៀត អន់ដា ដេល។

១៨

សារ ប៉ូល ឡាំ ប៉ាក់ មៀង កូរិនថូ:

១ អន់តីត ឡឹង ណោះ ប៉ូល ចាក ឡាច់ ឡឹង មៀង អាផែន ឡាំ ប៉ាក់ មៀង កូរិនថូ: ឡុក។

២ កាណុង មៀង ណោះ អ៊ែ ប៉ាត័: សុនសាត អ៊ីស្រាអែល ម៉ោញ ដូរ សិច អាគីឡា ឡាក់ ប៉ាណូស ឡឹង ខេត ប៉ុនតុ: លូ កាម៉ាញ អ៊ែ សិច ព្រីស៊ីល អន់ខែ អង់ក័: ពី: ឡឹង ប៉ា ថេត អ៊ីតាលី ខង សាដាច់ កូខៀ ប្រើ សុនសាត អ៊ីស្រាអែល ទិខ ឡាច់ ឡឹង មៀង រ៉ូម។ ប៉ូល កា ឡាំ ចាចាក ប៉ាក់ អន់ខែ។

៣ ប៉ូល កា អ៊ែ ពីង ហី អន់ខែ ប្រ័តី ងារ អន់ខុ លូ អន់ខែ ខង ងារ ប៉ូល និ:ទៅ លូ ងារ អន់ខែ ដេល យី ប្រ័តី អន់តល់ វ៉ាណោះ លូ អង់ការ អ្សាំ។

៤ រ៉ប់ ងារ ពូ វ៉ាឡុរ អ៊ែ ប៉ាំងហៀន ពូ កាណុង រ៉ាំង សុនសាត អ៊ីស្រាអែល លូ ខំ អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល លូ សុនសាត ក្រិក ប្រើ អន់ខែ សៀ យីស៊ី ដេល។

៥ ប៉ាក់ ស៊ីឡុ: លូ ផ៊ីម៉ូថេ ឡាំ ឡឹង ខេត ម៉ាសេដូន ពី: ទីល កេ: ប៉ូល កា ប៉ាំងហៀន ប៉ានីរ ប្រ័: រ៉ប់ ងារ ឡុក។ អ៊ែ រ័ះ ប៉ា ឡាក់ កា សុនសាត អ៊ីស្រាអែល ផា បក់ ប្រ័: រ៉េស ប្រើ ប្រ័តី សា ដាច់ យី យីស៊ី ណោះ ហង។

៦ ហះកា សុនសាត អ៊ីស្រាអែល បិច ដឹង តាប៉ុញ លូ អ៊ែ ទីប ត័: ផាម៉ាត កា អ៊ែ ដេល អ៊ែ កា តាតុ: កាបក់ តេ: ឡឹង អារ អ៊ែ ទីប

កាប ជា «ជា អន់ដីស តោ វាយ យី ឡាច់ ឡឹង យច អន់ដីស ទៅ អូ ទី សារ ញ៉ា គីត លូ អាញ អុះ។ គីត ដាវ អា អន់ ប៉ាត់ ម៉ាត់ អាញ ចឹង ឡា ណាំង សុនសាត អន់ទៀត ឡុត»។

៧ កេះណោះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាត់ ហី កា ម៉ាក ម៉ោញ ដួវ សិច យូសាទុះ អើ អ្សល កូត អ្សត កា ប្រ្រះ បិក កាតយ ដេល។ ហី អើ ណោះ ហះ សានែង រ៉ោង។

៨ កាប៉ាច់ វគី គ្រិសាប៉ុះ ឡាក់ រ៉ាំងហៃ រ៉ោង អើ លូ ហី ក្រាន អើ អន់ខែ កា សៀ យីស៊ី ដេល។ ទី ម្នាក់ អ្នែ កាណាង មៀង កូរិនចុះ អៀង ដួវ ដេល សាំយ៉ាំង ប៉ូល កេះណោះ សៀ យីស៊ី ណោះ កីរ ប៉ូល កា ប៉ាំងហុំ អន់ខែ។

៩ ប៉ាត់ ម៉ាំង អន់គីត យីស៊ី តាំបាង ឡាកោ អន់ កា ប៉ូល ប៉ប ទីប រ៉ះ កា អើ ជា «ដៃ អ្សត ត្រត់ រ៉ះ តូ ណារ ដៃ អ្នែ គ្រីយ

១០ ខង អាញ អ្នែ អន់ខូ លូ អីស កេះ។ អូ ទី ញ៉ា ចឹង ប្រគី កា អីស ទី អុះ ខង អ្នែ កាណាង មៀង អា ទី ប៉ាណូស អៀង ដួវ ចឹង កេះ ប៉ាសុន អាញ»។

១១ ប៉ូល កា អ្នែ កាណាង មៀង កូរិនចុះ ណោះ ទុញ ម៉ោញ សា ណាំ ត្រោ ខែ ទីប ប៉ាំងហៀន ប៉ានីរ ប្រ្រះ បិកកាតយ កា ពូ។

១២ ផៈ រ៉ាំងរ៉ាំង វគី កាលីយ៉ូ អ្នែ ប្រគី ម៉ែត រ៉ាំងហៃ ខេត អាខែ
* សុនសាត អ៊ីស្រាអើល រែវ ពុត ប៉ាណាំ គូប រ៉ុប ប៉ូល អ្សក់ ឡា ប៉ាត់ ចារ ពូ តាតស៊ុន សារ។

១៣ អន់ខែ រ៉ះ ជា «ប៉ាណូស អា អើ ប៉ាញសុះ ប្រើ កាំឡាំង ប៉ានេ សាំប៉្រះ ប្រ្រះ ឡាក់ ចាបាប អូ អន់ សាំប៉្រះ»។

* ១៨:១២ ១៨:១២ ខេត អាខែ យី ប៉ាថេត ក្រិក តែង តាបូង។ មៀង កូរិនចុះ អ្នែ ពីង ខេត អាខែ។

១៤ ផ្ទះ ប៉ូល ហា ពីរ ចឹង កាប រតី កាលីយ៉ូ រ៖ កា សុនសាត អ៊ីស្រាអែល ជា «អ៊ី សុនសាត អ៊ីស្រាអែល ជា សារ អែរ ប្រឹក្តី ណោះ យច តាទីច កា អាញ ចឹង សាំយ៉ាង អន់ដីស ដេល។

១៥ ហះកា សារ អា អន់ដីស ក្រានី កា ប៉ាតែក គួប សោប ឡឹង សារ ឡាឡីក៏ ឡាឡាត៏ លូ សិច ពូ អន់ទៀត លូ សារ ចាបាប ម៉ះ អន់ដីស សារ នែរ អា អាញ អូ ចៃ តាត់ស៊ិន កា អន់ដីស អុះ តាត់ស៊ិន អន់ដីស ទៅ ពិ»។

១៦ កេះណោះ រតី កាលីយ៉ូ ទ្រុះ ឡាច់ អន់ខៃ ឡឹង ចារ ពូ តាត់ ស៊ិន សារ។

១៧ ពូ កា ប៉ាណាំ គួប រ៉ុប រតី សូសាតេន ឡាក់ បក់ រ៉ាងហៃ រ៉ោង សុនសាត អ៊ីស្រាអែល អ្យក់ ឡាំ ពីត ហះ ម៉ាត់ ហី ពូ តាត់ស៊ិន សារ ហះកា រតី កាលីយ៉ូ អូ រីនរ៉ាយ ឡឹង សារ ណោះ អុះ។

សារ ប៉ូល សីត ប៉ាក់ មឿង អន់ទីយ៉ូក

១៨ ប៉ូល អែរ កាណាង មឿង ណោះ ទុញ ដាវ ណារូ។ អន់តី ត ឡឹង ណោះ អែរ កា ប៉រ អ្នាត ម្តត សៀ យីស៊ី កេះណោះ ជីវ ជិះ កាំប៉ាន់ ឡាំ ប៉ាក់ ខេត ស៊ីវី ចាក អន់ខូ លូ ព្រីស៊ីល លូ អាគី ឡា។ អន់ទ្រួល ចឹង ជិះ កាំប៉ាន់ អែរ កូរី កល់ ហះ មឿង កេង ត្រៀ ញុន កា សារ អែរ បន់ ពៃ។ †

១៩-២១ ប៉ាក់ ទីល មឿង អេភេសូ អែរ ចាក ម៉ុត កាណាង រ៉ោង អែរ ប៉ាងហៀន សុនសាត អ៊ីស្រាអែល។ អន់ខៃ ឡោម ជៀក ប៉ូល អែរ ហះ ណោះ អន់ ទុញ ប៊ីត។ ហះកា ប៉ូល អូ ចៃ អែរ

† ១៨:១៨ ១៨:១៨ ជា សុនសាត អ៊ីស្រាអែល សាញ៉ា ហះ ម៉ាត់ ប្រ្រះ ចឹង ប្រឹក្តី ងារ ម៉ោញ ផ្ទះ ពូ ប្រឹក្តី កេះ ទិ កេះ ពូ ត្រត់ កូរី កល់ ដេល។ ប៉រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ៦:១-២១។

អុះ អើ ចាក អ្ហត ពូ ទីប រ៉ះ ផា «ផា ប្រ្លឹះ ប៊កកាតយ័ អន់ អាញ ឡា ប៉ាត់ អា ណោះ អាញ ចឹង ឡា ណាំង អន់ដីស ណា រ៉ុ»។ កេះណោះ អើ ជីរ ជិះ កាំប៉ាន់ ឡាច់ ឡឹង មៀង អេភេ សូ។ អើ កា អ្ហត ព្រីស៊ីល លូ អាគីឡា ពីង មៀង ណោះ ហង។

២២ ប៉ាត់ ទីល មៀង កេសារៀ អើ ចាក ហាវ ប៉ាត់ មៀង យេរូសាឡឹម ភៀ ចាចាក ប៉ាត់ ក្រុំ ហៀន សារ ប្រ្លឹះ។ កេះ ណោះ អើ ចាក ណារ៉ូ ទីល មៀង អន់ទីយ៉ូក។

២៣ អើ អ្នែ កាណុង មៀង អន់ទីយ៉ូក ណោះ ទុញ ប៊ិត កេះ ណោះ អើ ចាក ឡា ណារ៉ូ ចាក ម៉ុត ពីង ខេត កាឡាទី លូ ខេត ព្រីគៀ ទីប អន់តក់ ប៉ាតោ ម្ហត សៀ ទិខូ អន់ សៀ លើយ។

សារ អាប៉ូឡូ: ឡា អ្នែ ប៉ាត់ មៀង អេភេសូ

២៤ ទី សុនសាត អ៊ីស្រាអើល ម៉ោញ ដួវ អើ សិច អាប៉ូឡូ: ឡាក់ ប៉ាណូស ឡឹង មៀង អាលេកសាន់ទ្រៀ អើ ឡា អ្នែ ប៉ាត់ មៀង អេភេសូ។ អើ យី ប៉ាណូស ទី ប៉ានីរ ពីរ កាង ទីប អ្នុ កេង ឡឹង សារ កាណុង ផាច់ ប៉ានីរ ប្រ្លឹះ។

២៥ អើ ទី ហៀន សារ យីស៊ូ ដេល លូ អើ ទី ពុត ត្រាំង អើ រ៉ះ សារ ប្រ្លឹះ លូ បាំងហៀន ពូ ដាក់ ត្រក់ ដេល ឡឹង សារ យី ស៊ូ។ កាប៉ាច់ សារ បាំងហុំ អើ អ្នុ ដឹង សារ បាំងហុំ ឡាក់ វគី យូ ហាន ឃើយ ប្រ្លឹក ពៃ ហង។

២៦ អើ ទី ពុត ខិន រ៉ះ សារ យីស៊ូ កាណុង រ៉ោង។ ផះ ព្រីស៊ី ល លូ អាគីឡា ប៊ប់ អើ បាំងហៀន នីណោះ អន់ខែ កា ជៀក អើ

អ្នែ តាង ឡឺង ពូ ទីប រ៉ះ អន់ អើ ហ្លង់ ហើង ខាក់ ណារូ ឡឺង សារ ប្រ្លឹះ បិកកាតយ័។

២៧ ផះ អាប្លូឡុះ យីត បុិច ឡា ប៉ាត់ ខេត អាខៃ ម្តត សៀ យីស៊ី កា អន់ អើ ឡា ទីប ប្រាត់ សត់ត្រា ប៉ាហ្វ្រឺ រ៉ះ កា ម្តត សៀ អ្នែ ប៉ា ត់ ខេត អាខៃ ណោះ ប្រើ ហាប់ អើ។ ប៉ាត់ អើ ទីល ប៉ាត់ ណោះ កេះ អើ កា ខំ តង់ ទិ ម្តត ឡាក់ អ្នែ ហះ ចារ ណោះ ឡាក់ សៀ យី ស៊ី ញន កា ប្រ្លឹះ ដាក់ កា អន់ខៃ

២៨ ខង អើ អូ កាប កា សុនសាត អ៊ីស្រាអើល ហះ ម៉ាត់ កាំ ឡាង អៀង ប្រឹក អន់ កា អន់ខៃ អូ អូ តើល ទីប អើ រ៉ះ ប៉ាឡាក់ ឡឺង សារ កាណុង ផាប់ ប៉ានីវ ប្រ្លឹះ ផា បក់ ប្រ្លឹះ រឺស ប្រើ ប្រឹ កី សាដាច់ យី យីស៊ី ណោះ ហង។

១៩

សារ ប្លូល ឡា ប៉ាត់ មៀង អេភេសូ

១ ផះ អាប្លូឡុះ អ្នែ ពីង មៀង កូរិនថុះ ប្លូល កា ចាក តាត់ ព្រី ប៉ានីម ទីល មៀង អេភេសូ។ អ្នែ ហះ ណោះ អើ ប៉ាត់ ម្តត សិះ អន់ដា អើ កា អំបញ្ច ផា

២ «ផះ អន់ដីស សៀ ពែ ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខា ក់ មុត អ្នែ ពីង អន់ដីស ញ៉ា បើ?» អន់ខៃ តើល អើ ផា «ញីន អូ យើយ កាតាំង សិច ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ណោះ សាំ»។

៣ អើ អំបញ្ច អន់ខៃ ណារូ ផា «ទីល នីណោះ ផះ ពូ ប៉ាងហុ អន់ដីស ពែ ពូ ប៉ាងហុ អន់ដីស នែវ ចំ?» អន់ខៃ តើល ផា «ពូ ប៉ាងហុ ញីន ឡាក់ កា រីក យូហាន យើយ ប៉ាងហុ ពូ ដេល»។

៤ ប៉ូល កាប ណារ៉ូ ជា «វគី យូហាន ប៉ាំងហុំ ពូ ភៀ តាំបាង សារ ពូ ប៊ុនពែង ពុត ពៀក ទីប អើ រ៉ះ កា កាំឡាំង អន់ សៀ បក់ ពីះ អន់ តីត ឡឹង អើ ណោះ យី យីស៊ូ អា ហង»។

៥ ប៉ាត់ កាតាំង ប៉ូល កាប នីណោះ កេះ អន់ខែ កា អន់ ប៉ូល ប៉ាំងហុំ អន់ខែ អន់ កេះ ប៉ាសុន យីស៊ូ ឡាក់ ពី តាំងឡា ឡុក។

៦ ប៉ូល កា ម៉ន់ សាប៉ាត់ ពីង អន់ខែ ប៉ាដាត់ ប៉ាលីង ប្រ្រះ ដា ត់ កាខាក់ កា ម៉ុត អ្នែ ពីង អន់ខែ អន់ខែ កា កាប តាង ឡឹង ពូ ទីប រ៉ះ ប៉ានីរ ប្រ្រះ។

៧ កាំឡាំង អន់ខែ ទិណោះ ទី យី អើ ១២ ដូរ។

៨ អន់តីត ឡឹង ណោះ ប៉ូល កា ម៉ុត ពីង រោង សុនសាត អ៊ីស្រា អើល អើ ទី ពុត ខិន ប៉ាំងហៀន ពូ។ ទី រ៉ាំងរ៉ាំង ប៉ែង ខែ អើ អ្នែ រ៉ះ ឡឹង សារ ប្រ្រះ រ៉ាំងហៃ រ៉ាំងខ្យា ទីប ប៉ាឡោម ពូ អន់ សៀ។

៩ ហះកា ញុន កា ទី បក់ អន់ដា កាង កល់ អូ ចៃ សៀ អុះ ទីប កាប បីដាយ កា សារ សៀ យីស៊ូ ហះ ម៉ាត់ កាំឡាំង អៀង ដេល ណោះ អើ កា ចាក ឡាច់ ឡឹង ពូ ជៀក ម្តត សៀ យីស៊ូ ចាក ឡា អ្នែ ប៉ាត់ ចារ តាង កេះណោះ អើ ប៉ាំងហៀន អន់ខែ រ៉ប់ ដាវ កាណុង រោង ចារ វគី ទីរ៉ាណុះ យើយ ប៉ាំងហៀន ពូ ពៃ។

១០ អើ កា ប៉ាំងហៀន អន់ខែ លើយ ទី ពៀរ សាណាំ ណោះ ហង បះ ម្តត បក់ អ្នែ ពីង ខេត អាស៊ី ទីខ្ន ទីប សុនសាត អ៊ីស្រា អើល ទីប សុនសាត ក្រិក ទី កាតាំង សារ ប្រ្រះ បិកកាតយី។

១១ ផះ ណោះ ប្រ្រះ បិកកាតយី តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ តាងៗ អៀង ពីង ប៉ូល។

១២ យ្រះ កាណាត់ លើ អញ សើង ឡាក់ ទី អ្យក់ ឡឹង ឡា

កោ ប៉ូល ជា ពូ អ្នក ចែក ពីង បក់ អីត បក់ អីត ណោះ ដាក់ ឡូត ប្រ្រឹះ ប៊ីត ឡាក់ អ្នែ ពីង ពូ កា ឡាច់ ដេល។

១៣ ទី គ្រូ សុនសាត អ៊ីស្រាអែល បក់ អន់ដា ចាក ឡឹង ចារ ម៉ោញ ឡាក់ ប៉ាក់ ចារ ម៉ោញ ប៊ុច ទ្រុះ ប្រ្រឹះ ប៊ីត អន់ ឡាច់ ឡឹង ពូ។ អន់ខែ សាត់ រ៉ះ សិច យីស៊ី ភៀ ទ្រុះ ប្រ្រឹះ ប៊ីត យី អន់ខែ កាប កា ប្រ្រឹះ ប៊ីត ជា «អាញ ប្រើ អីស ឡាច់ ញុន កា អំរ៉ាញ យី ស៊ី ឡាក់ ប៉ូល ទី រ៉ះ ហត់ ឡាច់ ពី»។

១៤ ទី កាម៉ាក់ តាំប៊ើះ ដូរ ឡាក់ គន រតី សាកេរ៉ា ឡាក់ ក្រាត់ រ៉ាម៉ះ ប្រ្រឹះ សុនសាត អ៊ីស្រាអែល អន់ខែ កា ប្រ្រឹះ នីណោះ ដេល។

១៥ ហះកា ប្រ្រឹះ ប៊ីត កាប កា អន់ខែ ជា «អាញ អន់ហ្គាល់ យី ស៊ី ប៉ូល កា អាញ អន់ហ្គាល់ ដេល ហះកា អន់ដីស អា ញី អន់ដីស អា ?»

១៦ ប៉ាណូស បក់ ប្រ្រឹះ ប៊ីត ម៉ុត ណោះ កា តាឡុះ ទម កាតត់ អន់ខែ ប្រ្រឹះ ប៊ីត ណោះ សាដុំ ខាក់ ប្រ្រឹះ អន់ កា អន់ខែ ឡាកា លូ តារីស ខោ អារ សាតាក់ ឡាច់ ឡឹង ហី ទីប ឡុន សាឡុន។

១៧ ប៉ាណូស ទី ខ្លូ ឡាក់ អ្នែ កាណុង មៀង អេ ភេ សូ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី អុ ឡឹង សារ ណោះ អន់ខែ កា អ្សត កា យីស៊ី ទីខ្លូ ទីប ប៉ានេ អែ ឡាក់ ពី តាំង ឡា។

១៨ ទី ម្នាក់ សៀ អៀង ដូរ ជៀក គូប ពីះ ឡាប់ ញាម ឡឹង សារ គ្រូ ឡាក់ អន់ខែ ទី ប្រ្រឹះ ឡឹង អន់ឡូល ពៃ។

១៩ កា ទី ម្នាក់ គ្រូ អំហូ អៀង ដូរ អ្នក ជាប់ ឡាក់ អន់ខែ ប្រ្រឹះ លូ គ្រូ អំហូ ណោះ ពីះ សុះ អ្នាត ហះ ម៉ាត់ កាំឡាំង អៀង។ ជាប់

អន់ខែ ទិណោះ ទី ខា ៥០.០០០ លៀន ប្រាក់ កាក់។

២០ ទិល នីណោះ ប៉ានីរ ប្រ្រឹះ បិកកាតយី កា លៅ លែង ហើង ខាក់ លូ អំរ៉ាញ អីញ កេង ខាក់។

សារ វ៉ាចក់ វ៉ាចល់ ពីង មៀង អេភេសូ

២១ វ៉ាវ៉ាច ឡឹង សារ ណោះ កេះ ប៉ាងាតី ប៉ាលឹង ប្រ្រឹះ ប្រឹគី អន់ កា ប៉ូល យីត បិច ឡាំ * ប៉ាក់ មៀង យេរូសាឡឹម ចាក ទ្រង ខេត ម៉ាសេដូន លូ ខេត អាខៃ។ អើ កាប ផា «ប៉ាក់ ទិល មៀង យេរូសាឡឹម កេះ អាញ ត្រគ់ ឡាំ ប៉ាក់ មៀង រ៉ូម ណារ៉ូ»។

២២ អើ ប្រើ ផឹម៉ូថេ លូ អេវ៉ាសាទុះ ឡាក់ មូត តង់ អើ ឡាំ ប៉ាក់ ខេត ម៉ាសេដូន អន់ទ្រួល កាប៉ាច អើ អ្នែ ពីង ខេត អាស៊ី បាប៊ែត ហិ។

២៣ ផះ វ៉ាងវ៉ាង ណោះ កើត ទី សារ វ៉ាចក់ វ៉ាចល់ កាខាក់ ញន កា សារ សៀ យីស៊ី

២៤ ខង ទី កាម៉ាកី ម៉ោញ ដូវ សិច អើ ដេមេទ្រៀស ឡាក់ វ៉ា គីយ តុះ ប្រាក់ អើ ប្រឹគី ហី តាហ លូ ប្រាក់ សាំរ៉ាប់ សែន ប្រ្រឹះ សិច ឌីអាន † អើ កា ច្វាល់ វ៉ាគីយ អន់ទៀតៗ ណោះ អន់ខែ ទី ខា តុត អៀង។

២៥ អើ កា ប៉ាតុំ មូត វ៉ាគីយ អើ លូ មូត វ៉ាគីយ អន់ទៀតៗ ទិ ណោះ ដេល កេះណោះ អើ រ៉ះ ផា «អី អុះ មី អន់ដីស កា អុ

* ១៩:២១ ១៩:២១ ប៉ាងាតី ប៉ាលឹង ប្រ្រឹះ ប្រឹគី អន់ កា ប៉ូល យីត បិច ឡាំ ពិន ព្រៃ នីអៀ កា ត្រគ់ ដេលះ ប៉ូល ទី ពុត បិច ឡាំ។ † ១៩:២៤ ១៩:២៤ សុនសាត ក្រិក សើត ពៃ សៀ ជា ទី ប្រ្រឹះ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប្រ្រឹះ។ អន់ខែ ផា ប្រ្រឹះ ឌីអាន យី ប្រ្រឹះ អង់កាន់ ម៉ោញ ឡាក់ អ្នតង់ អន់ ពូ កើត គន។

កេះ ដែល ពិន ទី វ៉ាស អំប៉ាស អៀង ញុន កា ងារ ពិន ប្រើគី អា ហង។

២៦ អន់ ដីស កា ប៉ប័ លូ កាតាំង កេះ ដែល បក់ សិច ប៉ូល ណោះ អើ កាប ប៉ាឡោម ជៀក កាំឡាំង សៀ ព្វយ អើ អូ ត្រក់ ដឹង កាណុង មៀង អេភេសូ អា អុះ យី បើត ចឹង ប៉ាញ្ញី ទីប ខេត អាស៊ី ដែល ទីប អើ កាប ផា ហ្វិប ប្រ្រៈ ឡាក់ ប្រើគី លូ តី ប៉ាណូ ស ណោះ អូ ត្រក់ ប្រ្រៈ អុះ។

២៧ សារ អា អូ ត្រក់ ដឹង កា អើ កាប សាតោះ កាប ស្នាក់ ងារ ពិន ប្រើគី អា អុះ យី ចឹង ប្រើគី អន់ កា រោង វ៉ាម៉ះ ប្រ្រៈ ឌីអាន ឡាក់ ដាក់ តីស អូ ទី ខា ហង តាម ហៃ។ សារ អំវ៉ាញ អីញ ប្រ្រៈ ឌីអាន ឡាក់ កាំឡាំង ពីង ខេត អាស៊ី លូ ប៉ាណូស ទិខ្ច ពីង អង់ កក់ តេះ សាំប្រ្រៈ ប៉ានេ អា ចឹង ហ្វ្រង ហ្វ្រៀត ហង»។

២៨ ប៉ាក់ កាតាំង សារ ណោះ កេះ អន់ខែ កា អីក ខាក់ កា ប៉ាណាំ គូប កាប ស្រែក លើយៗ ផា «ប្រ្រៈ ឌីអាន ម៉ះ អេភេសូ តីស ដាក់ ឡាយ៉ាមី ខាក់!»

២៩ ផះ ណោះ កា កើត ទី សារ វ៉ា ចក់ វ៉ា ចល់ ប៉ាញ្ញី ទីប មៀង អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាក់ ឡាន ចារ កាំឡាំង អៀង ឃើយ លូម ទីប រ៉ុប អូស កែយុះ លូ អាវីសាតាក ឡឹង ខេត ម៉ា សេដួន ឡាក់ ចាក អន់ខ្ច លូ ប៉ូល។

៣០ ប៉ូល ប៉ិច ឡាំ កាកាប លូ ម្នាក់ ប៉ាសុន ហះកា ម្នាក់ សៀ ទីប អូ អន់ អើ ឡាំ អុះ។

៣១ យ្រ្រៈ គូប អើ បក់ ប្រើគី កាន ពីង មៀង កា ប្រើ ពូ ឡាំ រ៉ះ អូ អន់ អើ ឡាំ ប៉ាក់ ឡាន ចារ កាំឡាំង អៀង អ្នែ ប៉ាតុំ គូប ណោះ ដែល។

៣២ ផះ ណោះ បក់ អន់ដា កាប នី អៀ បក់ អន់ដា កាប នី

ណោះ ខង ទី សារ វ៉ាចក់ វ៉ាចល់ ប៉ាញី ទីប ចារ លួម កាំឡាំង សួន អៀង អូ អូ កា ទី សារ ញ៉ា អន់ខែ ឡាំ ប៉ាតុំ គូប ណោះ។

៣៣ ផះ ណោះ សុនសាត អ៊ីស្រាអែល កា តាឡាក់ ឡាច់ កាម៉ាក់ ម៉ោញ ដួវ សិច អ៊ីអាណេកសានត្រុះ ណោះ ហង កាំឡាំង អៀង សាមគី កា អ៊ី ហង ប្រើគី អន់ ទី សារ វ៉ាចក់ វ៉ាចល់ ណោះ។ អ៊ី កាលីក តី ប្រើគី សាញ៉ា ខង អ៊ី បិច តើល អន់ វ៉ាច់ ឡាកោ ហះ ម៉ាត់ ម្នាក់ ប៉ាសុន។

៣៤ ហះកា ប៉ាត់ ម្នាក់ ប៉ាសុន អូ អន់តត់ ជា អ៊ី កា សុនសាត អ៊ី ស្រាអែល ពូ កាប ស្រែក ទិខូ ទុញ ពៀវ មង ឡុត ជា «ប្រ្រះ ឌី អាន ម៉ះ អេភេសូ តីស ដាក់ ឡាយ៉ាមី ខាក់ !»។

៣៥ ប៉ាត់ អន់តតត ទី ក្រាត់ តាំងកង់ ម៉ោញ ដួវ ឡាក់ ប្រើគី កាន ពីង មៀង អ៊ី ទីប អន់ អន់ខែ អ្វៃ វ៉ាដាប់ លូ កាប ជា «អី អុះ មី ឡាក់ អ្វៃ ពីង មៀង អេភេសូ ពៀ ចឹង អូ អូ កា កាំឡាំង មៀង ពិន ឡាក់ វ៉ាងហៃ រោង វ៉ាម៉ះ ប្រ្រះ ឌីអាន ឡាក់ ប្រ្រះ តីស ដាក់ ឡាយ៉ាមី លូ វ៉ាងហៃ ហ៊ុប អ៊ី ឡាក់ ឡិ ឡឹង ប្លែង ណោះ។

៣៦ សារ ណោះ តាទីច ហង អូ ទី ពៀ ប៉ាតែក អុះ។ ទីល នី ណោះ ប័រ អន់ដីស អ្វៃ វ៉ាដាប់ ឡុត ពិ ជៃ ប្រើគី សារ ឡាឡិក ឡា ឡាក់ នីអៀ។

៣៧ អន់ដីស រ៉ុប អូស ម្នាក់ អា ហះកា អន់ខែ អូ ទី វ៉ាត អ្នក់ វ៉ា ស ឡឹង រោង វ៉ាម៉ះ លើ កាប បីងាយ កា ប្រ្រះ ពិន អុះ។

៣៨ ហះកា ផារ រីក ដេមេទ្រៀស លូ ម្នាក់ វ៉ាគីយ ឡាក់ អ្វៃ អន់ខូ លូ អ៊ី ជា អន់ខែ ទី សារ ញ៉ា បិច ឡាំ ភង បក់ ពៀ យី ទី កេះ ចារ ពូ សារ៉ាប់ តាត់សុន សារ ម្នាក់ អុងកាន តាត់សុន សារ កា ទី

កេះ ដេល ហាត់ អន់ អន់ខែ ឡាំ ប៉ាត់ ណោះ ពី។

៣៩ ផា អន់ដីស បិច ប៉ាតែក ឡឹង សារ ញ៉ា ណារ៉ូ ក្បាត់ ប៉ាត់ ដាវ ពូ លួម តាទីច ទៀ ណោះ ពូ ចឹង តាត់សុន អន់។

៤០ ហះកា ប្រ័តី នីអៀ កាណាង ដាវ អា អូ ផែត ពូ ចឹង ច្រោម ផា ពិន ប្រ័តី អន់ ទី សារ វ៉ាចក់ វ៉ាចល់ ណោះ ពិន ចឹង ទី ថូត ខង សារ វ៉ាចក់ វ៉ាចល់ អា អូ ទី ខ ញ៉ា ឡាក់ ចឹង ត្រត់ តើល អន់ វ៉ាវ៉ាច់ ឡាកោ អុះ»។

៤១ អើ កាប នីណោះ កេះ។ អើ កា ប្រើ ពូ សីត ហង។

២០

សារ ប៉ូល ឡាំ ប៉ាត់ ខេត ម៉ាសេដូន លូ ប៉ាថេត ក្រិក

១ ឡែង ឡឹង សារ វ៉ាចក់ វ៉ាចល់ ណោះ ដាត់ វ៉ាដាប កេះ ប៉ូល កា អើ ម្តត សៀ ពីះ ភៀ កាប បាំងហោក ពុត ពៀក អន់ខែ កេះ ណោះ អើ បីវ អ្នត ពូ ចាក ឡាំ ប៉ាត់ ខេត ម៉ាសេដូន។

២ ផះ អើ ចាក ទ្រង ខេត ណោះ អើ កា កាប បាំងហោក ពុត ពៀក អៀង កា ម្តត បក់ សៀ ដេល។ ឡែង ឡឹង ណោះ អើ ចាក ទីល ប៉ាត់ ខេត អាខែ *។

៣ អើ កា អ្ន ពីង ប៉ាថេត ណោះ ទុញ ទិ ប៉ែង ខែ។ ផះ អើ ចឹង ជីវ ជិះ កាំប៉ាន់ ឡាំ ប៉ាត់ ខេត ស៊ីវី ម្តត សុនសាត អ៊ីស្រា អើល កា ប៉ាណាំ គូប ចឹង ប្រ័តី កា អើ។ អើ អូ កា ពូ ចឹង ប្រ័តី នី ណោះ អើ កា វីល ចាក ទ្រង ខេត ម៉ាសេដូន ឡុត។

៤ ម្តត បក់ ចាក អន់ខូ លូ អើ ណោះ យី សុប៉ាតុរុះ គន វក់ ពីរុះ ឡឹង មៀង បេរៀ អាវីសាតាក លូ សេគុនដុះ ឡឹង មៀង ថេសា

* ២០:២ ២០:២ ខេត អាខែ ពៀក គុល «ក្រិក»។

ឡូនិក កែយុះ ឡើង មឿង ខើបេ ទីយីកុះ លូ ត្រូភីម ឡើង ខេត អាស៊ី លូ ធីម្លីថេ។

៥ ហះកា អន់ខៃ ណោះ ចាក អន់ទ្រួល អ្នែ ក្បាត់ ញីន ត្រង់ ហះ មឿង ត្រូអះ។

៦ វ៉ាវ៉ាច់ ឡើង ដាវ ពូ ប្រីគី ប៊ុន ណុំ ប៉ាង ឡាតាំង ញីន កា ដីរ ជិះ កាំប៉ាន់ ឡាច់ ឡើង មឿង ភីលីប។ ប៉ាត់ ទីល ប៉ាតាម ដាវ ញីន ទីល ប៉ាត់ អន់ខៃ ហះ មឿង ត្រូអះ ញីន កា អ្នែ ហះ ណោះ ទុញ តាំប៊ើះ ដាវ។

សារ អ៊ើទីកុះ រ៉ីស សីត

៧ ពីង ដាវ អាទិត ណោះ ញីន ប៉ាតុំ មូត សៀ ភៀ គុ សា ណុំ ប៉ាង អន់ខុ ខង ប៉ាត់ ដាវ តាយ៉ាង ប៊ូល ចឹង ចាក ណោះ អ៊ើ កា ប៉ាងហៀន ពូ ទីល ទងតិគី ម៉ាង ឡូត។

៨ ពីង កាណុង តែង អំប៉ាង ចារ ញីន អ្នែ ប៉ាតុំ គូប ណោះ ទី អុញ តាគៀង អៀង។

៩ ផះ ណោះ ទី តាតាម ម៉ោញ ដូរ សិច អ៊ើ អ៊ើទីកុះ អ៊ើ អង់ អ្នែ ហះ រ៉ាំបោះ អ៊ើ កាភី តែប ខាក់ ផះ ប៊ូល អ្នែ ប៉ាងហៀន ទុញ ណោះ។ អ៊ើ កា ឡិ ឡើង រ៉ាំបោះ តាល់ ទី ពៀរ ទីល ប៉ាត់ តេះ។ ផះ ពូ ប៉ោក អ៊ើ ណោះ អ៊ើ តៅ កេះ។

១០ ប៊ូល កា ដីរ ប៉ាត់ តេះ អង់កុញ ប៉ោក ពៅ អ៊ើ លូ កាប ផា «អន់ដីស ជៃ អ្សត ហង អ៊ើ អ្នែ រ៉ីស អូ តៅ អុះ»។

១១ ប៉ាត់ ប៊ូល ហារ ពីង ចារ ទៅ ណារ៉ូ អ៊ើ កា គុ ណុំ ប៉ាង អន់ ពូសា កេះណោះ រ៉ះ សារ ណារ៉ូ លើយ ទីល តារ កេះណោះ អ៊ើ ឡាច់ ចាក ហង។

១២ ពូ កា ជីន តាតាម៍ បក់ ឡី ណោះ អន់ សីត ប៉ាក់ ហី ទីប អ្នែ រឹស អន់ខែ កា ហើយ ពុត ពៀក កាខាក់។

១៣ ញីន កា ជីរ ជិះ កាំប៉ាន់ ឡាំ ប៉ាក់ មៀង អាសុះ អន់ទ្រួល ភៀ អ្នែ ក្បាក់ ប៉ូល ហះ ចារ ណោះ ឡាក់ កា អ៊ែ ទី អន់តត់ ណោះ ហង ខង អ៊ែ ប៉ិច ចាក ទ្រង គោក។

១៤ ប៉ាក់ អ៊ែ ទីល ប៉ាក់ ញីន ពីង មៀង អាសុះ ញីន កា ជៀក អ៊ែ ជីរ ជិះ កាំប៉ាន់ កេះណោះ ចាក ឡាំ ប៉ាក់ មៀង មីទូលេន។

១៥ ប៉ាក់ ដាវ តាយ៉ាង ញីន ជិះ កាំប៉ាន់ ឡាច់ ឡឹង ចារ ណោះ ឡាំ ទីល ត្រង់ វ៉ាឡឹង លូ តាក្វាល់ យីយ៉ុះ ប៉ាក់ ដាវ យ៉ាង តោ ណារ ញីន ទីល ប៉ាក់ តាក្វាល់ សាម៉ុះ ប៉ាក់ ដាវ តោ ម៉ោញ ញីន កា ទីល ប៉ាក់ មៀង មីលេត។

១៦ ប៉ូល កា អូ ថៃ ម៉ុត ពីង មៀង អេភេសូ អុះ ភៀ ជៃ អន់ អ្នែ ទុញ ពីង ខេត អាស៊ី ខង អ៊ែ ប៉ាន់តាន ប៉ិច កា ទីល មៀង យេរុសាឡឹម ស្រីស អន់ តានី ពូ ប្រ័គី ប៉ុន ដាវ ទី ៥០ ជា អូ ប្រ័គី ទីល ស្រីស។

សារ ប៉ូល កាកាប លូ ម្នាក់ ក្រាក់ តាំងកង់ ឡឹង មៀង អេភេសូ

១៧ ញីន ចាក ហ្វាស មៀង អេភេសូ ទីល ប៉ាក់ មៀង មីលេ ត ផះ អ្នែ ពីង ណោះ ប៉ូល ប្រើ ពូ ឡាំ រ៉ះ កា ម្នាក់ ក្រាក់ តាំងកង់ ម្នាក់ សៀ យីស៊ី អ្នែ ប៉ាក់ មៀង អេភេសូ ប្រើ អន់ខែ ពីះ ប៉ាក់ ចារ អ៊ែ។

១៨ ប៉ាក់ ម្នាក់ ណោះ ពីះ ទីល ប៉ាក់ អ៊ែ កេះ អ៊ែ រ៉ះ កា អន់ខែ ជា «អន់ជីស អូ អន់តត់ កេះ ឡឹង ឡាបៀប ឡាក់ អាញ អ្នែ កោប អន់

ខូ លូ អន់ដីស រ៉ប់ មង រ៉ប់ ដាវ ឡឹង ដាវ ប៉ាន់ជា អាញ ម៉ុត ពីង ខេត អាស៊ី អា ពៃ កេះ។

១៩ យី អាញ ប្រើគី ងារ កា ប្រ្រឹះ បិកកាតយ័ ទីប ប៉ាន់ចិ ពុត ទីប ឡាច់ ទៀក ម៉ាត់ ទីប ទី សារ ឡាបាក អៀង នៃវ ញុន កា សុន សាត អ៊ីស្រាអែល ប៉ាណាំ គូប បិច ប្រើគី អូ ដាត់ កា អាញ។

២០ អាញ រ៉ះ លូ បាំងហៀន អន់ដីស ពីង ចារ កាំឡាំង អៀង លូ តាម ហី ដេល ឡឹង សារ ញ៉ា ឡាក់ ទី ខា សារ៉ាប់ អន់ដីស ម៉ោញ ខ កា អាញ អូ ទី អោន អុះ។

២១ អាញ កា អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល កា សុ នសាត ក្រិក អន់ ពូ បិនពែង ពុត ពៀក ឡា ណាំង ប្រ្រឹះ បិកកា តយ័ លូ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២២ «កិញអៀ អា ហៃ ប៉ាដាត ប៉ាលឹង ប្រ្រឹះ ប្រើ អាញ ឡា ប៉ា គំ មៀង យេរូសាឡឹម អាញ អូ អូ កា ចឹង ទី សារ ញ៉ា ចឹង កើត ពីះ ពីង អាញ អ្វៃ ប៉ាត់ ចារ ណោះ។

២៣ អាញ ក្រាន់ កា អូ អន់តត់ ជា រ៉ប់ មៀង ប៉ាដាត ប៉ាលឹង ប្រ្រឹះ ដាត់ កាខាក់ រ៉ះ កា អាញ ជា ចឹង ទី សារ ឡាបាក លូ ពូ ចឹង រ៉ប់ ចត់ អាញ។

២៤ ហះកា អាញ អូ រ៉ុនរ៉ាយ ឡឹង ឡាកោ បាំងឡៃ អាញ អា អុះ ខង អាញ អូ យីត ជា ឡាកោ អាញ អា ទី ខា អុះ អ្យក់ កា អាញ ទី តាត់ អង់កេះ ងារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន មប ប្រើ អាញ ប្រើគី។ អ៊ី ប្រើ អាញ រ៉ះ សារ ដាត់ ឡាក់ ប្រ្រឹះ ដាត់ ពុត កា ពិន។

២៥ «អាញ យើយ អ្វៃ អន់ខូ លូ អន់ដីស ទីប រ៉ះ សារ ប្រ្រឹះ បិក

កាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ហះកា កិញអៀ អា អន់ដីស ចឹង អូ ប៉ប អាញ ណាវ ហង។

២៦ ទីល នីណោះ អាញ រ៉ះ កា អន់ដីស តាទីច កាណុង ដាវ អា ផា បក់ ញី ហ៊្យង ឡាច់ ឡឹង ប្រ្រៈ សារ ណោះ អូ ត្រគ់ ញន កា អាញ ប្រគី យច ណោះ អុះ

២៧ ខង អាញ ទី រ៉ះ គ្រីប សារ ប្រ្រៈ បិកកាតយ័ យីត ប្រគី ណោះ អន់ កា អន់ដីស កេះ ម៉ោញ ខ កា អូ អោន អុះ។

២៨ ហក់ រ៉ាំងហៃ ឡាកោ អន់ដីស ទៅ លូ រ៉ាំងហៃ មូត សៀ ទី ណោះ ឡាក់ កា ពូ រ៉ាំងហៃ តាប័ល ចៀម ញន កា ប៉ាងាត ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ប្រើ អន់ដីស។ ហក់ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ បិកកាតយ័ ឡាក់ អ៊ែ ហ្វាយ លូ ផាម គន អ៊ែ ទៅ។

២៩ អាញ អូ អន់តគ់ ផា ប៉ាក់ អាញ ចាក ឡាច់ ឡឹង ចារ អា កេះ ចឹង ទី ប៉ាណូស អូ ដាក់ តាកេះ ឡាក់ កា សូ ព្រី ចឹង ម៉ុត ពឹង កាំឡាំង អន់ដីស អន់ខៃ ចឹង ប្រគី បាប អូ តាបាប កា តាប័ល ចៀម អុះ។

៣០ កាណុង កាំឡាំង អន់ដីស កា ចឹង ទី ប៉ាណូស កាប តាំពូង កា គូប ទៅ ភៀ ប្រគី អន់ មូត សៀ ចាក ពូយ អន់ខៃ ឡុក។

៣១ ទីល នីណោះ ហក់ អន់ដីស ឡាវ៉ាំង ឡាកោ លូ កាចាំង ឡឹង សារ ឡាក់ អាញ អន់តគ់ ប៉ាតោ កា អន់ដីស ទីប កាដាវ ទីប កា ម៉ាំង រ៉ាំងរ៉ាំង ប៉ែង សាណាំ ពៃ អូ ទី វ៉ាឡូវ អុះ ទីប ឡាច់ ទៀក ម៉ាត់ ដេល។

៣២ «កិញ អៀ អា អាញ មប អន់ ដីស កា ប្រ្រៈ បិក កា តយ័។ សារ រ៉ះ ឡឹង ពុត ដាក់ ម៉ះ អ៊ែ ចឹង រ៉ាំង ហៃ អន់

ដីស។ សារណោះ ចឹង ប្រើក៏ អន់ អន់ដីស សៀ ហើង ខាក់ លូ ចឹង អន់ ប៉ាដក់ ប៉ាជៀ កា អន់ដីស អន់ខូ លូ ប៉ាសុន ឡាក់ ប្រើ៖ ប្រើក៏ អន់ ដាក់។

៣៣ អាញ អូ យើយ ខ្លាម បិច កា ម៉ាស ប្រាក់ លើ ខោ អារ ដា គំ ឡាយ៉ាម៍ ឡឹង បក់ ញើ អុះ។

៣៤ អន់ដីស អូ កេះ ដេល កា អាញ ប្រើក៏ ងារ លូ គី អាញ ទៅ ភៀ សារ៉ាប់ កា កាណាគី ញ៉ា ឡាក់ អាញ តងកាន លូ សារ៉ាប់ កា បក់ អៃ អន់ខូ លូ អាញ ដេល។

៣៥ អាញ តាំបាង កា អន់ដីស អន់ ប៉ប័ ទិ កេះ អន់ដីស ត្រក់ ខំ ប្រើក៏ ងារ នីអៀ ដេល ភៀ តង មូត អូ សាងំ ប្រើក៏ ងារ លូ ត្រ ក់ កាចាំង ឡឹង ប៉ានើរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រ៉ះ ជា "អន់ កាណាគី កា ពូ ណោះ ទី សារ សាណុក សារ៉ាក ក្លា ឡឹង អ្យក់ កា ណាគី ឡឹង ពូ"»។

៣៦ ប៉ូល រ៉ះ នីណោះ កេះ ៗ អៃ កា ជន តាកុល ម៉ន់ អើ ប្រើ៖ អន់ខូ លូ អន់ខែ ទិខូ។

៣៧ មូត ក្រាត់ តាំងកង់ ទិណោះ អន់ខែ ញ៉ា លូ ត្រូត ចុំ ប៉ូល ដេល

៣៨ ទីប អុក ពុត ពៀក ញុន កា អៃ រ៉ះ ជា អន់ខែ ចឹង អូ ប៉ប័ អៃ ណារ៉ូ ហង់។ កេះណោះ អន់ខែ ឡាំ ជិន អៃ ទីល ប៉ាក់ ចារ ជិះ កាំប៉ាន់។

២១

សារ ប៉ូល ឡាំ ប៉ាក់ មៀង យេរូសាឡឹម

១ ប៉ាត់ អ្នាត អន់ខែ កេះ ៗ ញីន កា ជិះ កាំប៉ាន់ ឡាំ ម៉ង់ ប៉ាត់ តាក្វាល់ កូះ។ ប៉ាត់ ដាវ តាយ៉ាង ញីន ទីល ប៉ាត់ តាក្វាល់ រ៉ូដូះ។ កេះណោះ ញីន ឡាច់ ឡឹង តាក្វាល់ ណោះ ឡាំ ទីល មៀង ប៉ាតាវ៉ា។

២ ទី កាំប៉ាន់ ម៉ោញ ឡាំ ប៉ាត់ ខេត ភេនិះ * ញីន កា ជិះ កាំប៉ាន់ ណោះ ចាក ឡាំ ណារ៉ូ។

៣ ប៉ាត់ ញីន ប៉ប តាក្វាល់ គីប្រុះ ញីន កា តាវ តែង សាម៉ា តាក្វាល់ ណោះ ឡាំ ប៉ាត់ ខេត ស៊ីវី។ កេះណោះ ទីល ប៉ាត់ មៀង ទីរ៉ូះ ខង ពូ ត្រក់ អ្យក់ ឡាច់ យឿង ខង ឡឹង កាំប៉ាន់ ហះ ចារ ណោះ។

៤ ញីន កា ណាំង ប៉ប មូត សៀ យីស៊ូ ហះ ចារ ណោះ ញីន កា អ្នែ អន់ខូ លូ អន់ខែ ទុញ តាំប៉ើះ ដាវ។ ប៉ាងាត់ ប៉ាលឹង ប្រុះ ប្រើ អន់ខែ រ៉ះ កា ប៉ូល អូ អន់ អែ ឡាំ ប៉ាត់ មៀង យេរូសាឡឹម អុះ។

៥ ប៉ាត់ វ៉ាវ៉ាច់ ឡឹង តាំប៉ើះ ដាវ ណោះ កេះ ញីន ត្រក់ ឡាច់ ចាក ឡាំ ប៉ាត់ ម៉ាត់ ណារ៉ូ មូត សៀ ទីខូ លូ គន កាម៉ាញ អន់ខែ កា ឡាំ ជីន ញីន ចាក ទីល តែង ឡឹង មៀង។ ញីន កា ប៉ាណាំ គូប ជន តាកុល ម៉ន់ អើ ប្រុះ ហះ ហាង សាឡឹក សាឡាយ។

៦ កេះណោះ ញីន កា ប៉រ អ្នាត គូប សោប ញីន កា ជីវ ជិះ កាំប៉ាន់ កាប៉ាច់ អន់ខែ កា សីត ប៉ាត់ ហី ញើ ហី អែវ។

៧ ញីន ចាក ឡាច់ ឡឹង មៀង ទីរ៉ូះ ឡាំ ទីល ប៉ាត់ មៀង ប៉ាតូ ឡេម៉ៃ គីត ណោះ ហង ញីន ចាក ទ្រង ទៀក ណោះ។ ញីន កា ម៉ុត ចាចាក ប៉ាត់ មូត កាំឡាំង ឡាក់ សៀ យីស៊ូ ដែល ញីន កា អ្នែ អន់ខូ លូ អន់ខែ ហះ ណោះ ម៉ោញ ដាវ។

* ២១:២ ២១:២ ខេត ភេនិះ យី ខេត ស៊ីវី ណោះ ហង។

៨ ប៉ាត់ ងារ តាយ៉ាង ញីន ចាក ទីល ប៉ាត់ មៀង កេសារៀ ញីន កា ម៉ុត ពឹង ហី ភីលីប ឡាក់ ប៉ាណូស រ៉ះ សារ ដាក់ ឡឹង យី ស៊ូ អែ ណោះ កាណាង កាំឡាំង ម្នាក់ តាំប៉ើ ដូរ ឡាក់ ពូ រឺស ពឹង មៀង យេរូសាឡឹម ពៅ ។ ញីន កា អែ ពឹង ហី អែ ។

៩ រ៉ាក់ ភីលីប ទី គន រ៉ះ ប៉ាន់ ដូរ ឡាក់ ប្រគំ វ៉ាគីយ ប្រ្រះ ។

១០ ញីន កា អែ ហះ ចារ ណោះ ប៉ាតាម ត្រោ ងារ ផះ ណោះ ទី វ៉ាគីយ ប្រ្រះ ម៉ៅញ ដូរ សិច អាកាបុះ ពិះ ឡឹង ខេត យូដា ។

១១ អែ ឡាក់ ប៉ាត់ ចារ ញីន អ្យក់ ម៉ាអែវ ប៉ូល កត់ ដុង កត់ តី អែ ទៅ ទីប កាប ផា «ប៉ាងាត់ ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ រ៉ះ ផា នីអៀ "ប៉ាត់ មៀង យេរូសាឡឹម សុនសាត អ៊ីស្រាអែល ចឹង កត់ ដុង កត់ តី តាំងឡា ម៉ាអែវ នីអៀ ដេល ទីប ចឹង ជីន អែ អន់ ពឹង តី សុ នសាត អន់ទៀត"» ។

១២ ប៉ាត់ កាតាំង អែ កាប នីណោះ ញីន លូ ម្នាក់ សៀ បក់ អែ ពឹង មៀង ណោះ កា ឡោម ប៉ូល អូ អន់ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម អុះ ។

១៣ ហះកា អែ តើល ផា «ញ៉ា ត្រត់ អុះ មី ញ៉ា លូ ប្រគំ អន់ អាញ អុក ពុត នីអៀ? អាញ ទ្រៀម ឡាកោ កេះ ។ អូ ត្រត់ ដឹង អន់ ពូ រ៉ុប កត់ ណោះ អុះ យី ទីប អន់ ពូ ប៉ាន់តៅ ពឹង មៀង យេរូសាឡឹម ណោះ ដេល ញន កា យីស៊ូ ឡាក់ ពិ តាំងឡា ពិន» ។

១៤ ញន កា ញីន ឡោម អែ អូ ដាម ញីន កា អូ ឡោម ហង លូ កាប ផា «អន់ ប្រ្រះ ប្រគំ ពូយ ពុត អែ ទៅ ពិ» ។

១៥ ប៉ាត់ ងារ អន់តីត ញីន កា វ៉ាន់ដាប់ សាណើ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម ។

† ២១:៨ ២១:៨ បរិ ហៃ ៦:១-៦ ។

១៦ ទី ម្នាក់ ស្ងៀម បក់ អ្វី ពីង ម្យ៉ាង កេសារៀ អន់ដា កា ឡាំ អន់ ខ្លួន ល្អ ញីន ដេល លូ ប៉ាណាំ ញីន ឡាំ អ្វី ប៉ាត់ ហី កាម៉ាក ម៉ោញ ដួរ សិច អ៊ែ ម៉ាណាសុន ឡាក់ ប៉ាណូស ឡឹង តាក្វាល គីប្រុះ អ៊ែ យី សីះ យីស៊ូ ឡឹង អន់ទ្រូល។

សារ ប៉ូល ចាចាក ប៉ាត់ ហី យ៉ាកុប

១៧ ផះ ញីន ទីល ប៉ាត់ ម្យ៉ាង យេរូសាឡឹម កេះ ម្នាក់ ស្ងៀម យី ស៊ូ កា ឡាំ ហាប ញីន ដាត់ៗ។

១៨ ប៉ាត់ ដាវ តាយ៉ាំង ប៉ូល ឡាំ ប៉ាត់ ហី រតី យ៉ាកុប អន់ខ្លួន ល្អ ញីន ម្នាក់ ក្រាត់ តាំងកង់ ទីខ្លួន កា ឡាំ ប៉ាតុំ គូប ប៉ាត់ ណោះ ដេល។

១៩ ប៉ូល អំបញ្ច ផា អន់ខ្មែ ដាត់ ឡាកោ ប៉ាំងឡៃ ដេល ប កេះ ណោះ អ៊ែ កា រ៉ះ ទី សារ ប្រ្រឹះ បិកកាតយី ទី ប្រតី សាំរ៉ាប់ សុន សាត អន់ទៀត ញន កា ងារ ប៉ូល ប្រតី ណោះ។

២០ ប៉ាត់ កាតាំង អ៊ែ រ៉ះ នីណោះ កេះ អន់ខ្មែ កា ប៉ាណាំ គូប ប៉ានេ ប្រ្រឹះ បិកកាតយី។ កេះណោះ អន់ខ្មែ កាប លូ ប៉ូល ផា «អី មី អីស ប៉ប កេះ ទី សុនសាត អ៊ីស្រាអែល អ៊ូ កា ញ៉ាំង វ៉ា ពូ ដួរ ស្ងៀម យីស៊ូ ទីប អន់ខ្មែ ខំ ប្រតី ពួយ ចាបាប់ រតី ម៉ូសេ ទីខ្លួន ដេល។

២១ ហះកា អន់ខ្មែ កាតាំង ពូ រ៉ះ ផា អីស ប៉ាំងហៀន សុនសាត អ៊ីស្រាអែល ទីណោះ ឡាក់ អ្វី អន់ខ្លួន លូ សុនសាត អន់ទៀត ណោះ អ៊ូ អន់ ប្រតី ពួយ ចាបាប់ រតី ម៉ូសេ អុះ លូ អ៊ូ អន់ អន់ ខ្មែ កាសិត អង់ការ គុន សោ អន់ខ្មែ អុះ លូ អ៊ូ អន់ ប្រតី ពួយ គុន តាឡាប់ ឃើយ ម៉ះ ពិន អន់ទៀតៗ ដេល។

២២ ទីល នី ណោះ នី ចម៍ ពិន ចឹង ប្រឹក្ចី? ចាបះ កា ពូ ចឹង អ្នក អន់តត់ ផា អីស ទីល ប៉ាក់ អា កេះ។

២៣ ទីល នី ណោះ ហត់ អីស ប្រឹក្ចី ពួយ ប៉ានី រ ញីន ពិ។ កាណុង កាំឡាំង ញីន ទី ប៉ាណូស ប៉ាន់ ដូរ អែ ទូម ប៉ា ណាន់។ †

២៤ ហត់ អីស ជៀក អន់ខែ អា ឡាំ រ៉ាវ ឡាកោ អន់ ត្រត់ ពួយ ចាបាប់ រត់ ម៉ូសេ ទីប អីស អន់ លៀន កា អន់ខែ តាច កាណាត់ រ៉ា ម៉ះ ប្រឹក្ចី ម៉ាត់ អន់ខែ កូរី សក់ រ៉ា រ៉ាច ប៉ាណាន់។ ប្រឹក្ចី នី អៀ ភៀ អន់ ប៉ាណូស ទីខ្ល អ្នក អន់តត់ ផា សារ ឡាក់ ពូ កាតាំង ណោះ អ្នក ត្រត់ អុះ យី អីស ប្រឹក្ចី ពួយ ចាបាប់ ដេល។

២៥ កា ប៉ាច់ ម្នាក់ សុន សាត អន់ ទៀត ឡាក់ សៀ យី ស៊ូ ណោះ ញីន ច្រាត់ សត់ត្រា ប៉ាហ្សើ ប៉ាក់ អន់ខែ កេះ ញីន រ៉ះ ផា អ្នក អន់សា សាណា ឡាក់ ពូ សែន ហ៊ុប ប្រឹក្ចី ប៊ីត អុះ អ្នក អន់សា ផាម អ្នក អន់សា កាណាត់ ឡាក់ ប៉ាន់តោ ក្រឹក អង់កូ លូ អ្នក អន់ ប្រឹក្ចី លូ កាម៉ាត់ លូ អង់កាន់»។

២៦ ប៉ាក់ ដាវ តាយ៉ាង ប៉ូល ជៀក ម្នាក់ ប៉ាន់ ដូរ ណោះ ឡាំ រ៉ាវ ឡាកោ អន់ខ្ល លូ ពូ។ កេះណោះ អែ ឡាំ ប៉ាក់ រោង រ៉ាម៉ះ ប្រឹក្ចី ភៀ រ៉ះ ឡឹង ដាវ ចឹង ត្រត់ តាត់ អង់កេះ សារ រ៉ាវ ឡាកោ ណោះ លូ រ៉ះ ឡឹង ដាវ ឡាក់ អន់ខែ ម៉ោញ ដូរ ៗ ចឹង អ្យក់ កាណាត់ រ៉ា ម៉ះ ប្រឹក្ចី ប៊ីកកាតយ៉ី។

សារ ពូ រ៉ុប ប៉ូល ប៉ាក់ ចារ រោង រ៉ាម៉ះ

† ២១:២៣ ២១:២៣ ផា ពូ សាញ៉ា ហះ ម៉ាត់ ប្រឹក្ចី ចឹង ប្រឹក្ចី ងារ ម៉ោញ ពូ ត្រត់ កូរី កល់ លូ អ្យក់ ចៀម រ៉ាម៉ះ ប្រឹក្ចី ភៀ រ៉ា រ៉ាច ប៉ាណាន់ ណោះ។ ប័រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ៦:១-២១។

២៧ ហះកា ប៉ាត់ ក្បាម៍ ចឹង គ្រឹប តាំប៉ៃ ដាវ កេះ ទី សុនសាត អ៊ីស្រាអែល ពី ឡឹង ខេត អាស៊ី អន់ខែ ប័ប ប៉ូល អ្នែ កាណុង ចារ រោង រ៉ាម៉ះ ប្រ្លៃ អន់ខែ កា ប៉ាញសុះ កាំឡាំង ប្រើ ពូ រ៉ុប ប៉ូល

២៨ លូ កាប ម៉ែវ ជា «អ៊ីអុះ ម៉ីអ៊ីស្រាអែល ចុតងំ ញិន។ អ៊ី អា ហង ឡាក់ ប៉ាងហៀន ពូ គ្រឹប ចារ ប្រ័ត អន់ ពូ អូ ណិស កា សុនសាត អ៊ីស្រាអែល អូ ណិស កា ចាបាប់ ប្រ្លៃ អូ ណិស កា រោង រ៉ាម៉ះ ប្រ្លៃ អា។ ទីប អ៊ី ប៉ាណាំ សុនសាត ក្រិក ម៉ុត កាណុង ចារ រោង រ៉ាម៉ះ ប្រ្លៃ យី ប្រ័ត អន់ កា ចារ ដាក់ អា កើត អូ ដាក់»។

២៩ អន់ខែ កាប នីណោះ ខង ផះ រ៉ាំងរ៉ាំង អន់ខ្លួល ពែ អន់ ខែ យើយ ប័ប ត្រូតិម ឡឹង មៀង អេភេសូ អ៊ី អ្នែ អន់ខូ លូ ប៉ូល កាណុង មៀង។ អន់ខែ សាមីត កា ប៉ូល ប៉ាណាំ អ៊ី ម៉ុត កាណុង ចារ រោង រ៉ាម៉ះ ប្រ្លៃ ដេល។

៣០ ផះ ណោះ កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ មៀង។ ម្នាក់ ប៉ាសុន គ្រឹប ចារ សាតាក់ ឡាំ ប៉ាតុំ គូប សោប អន់ខែ រ៉ុប ប៉ូល អូស ឡាច់ ឡឹង ចារ រោង រ៉ាម៉ះ កេះណោះ កា ត្រើត អំប៉ា ឡូត។

៣១ ផះ អន់ខែ ទ្រៀម ចឹង ប៉ាន់តៅ ប៉ូល សារ រ៉ាចក់ រ៉ាចល់ កាណុង មៀង យេរូសាឡឹម ណោះ កា កាតាំង លេ ទីល ប៉ាត់ ម៉ែត តិស តាហាន សុនសាត រ៉ូម។

៣២ អ៊ី កា ជៀក ម៉ែត តាហាន លូ គន តាហាន សាតាក់ ឡាំ ប៉ាត់ ម្នាក់ ប៉ាសុន ណោះ ឡូត ផះ ម្នាក់ ប៉ាសុន ប័ប អ៊ី លូ ម្នាក់ តា ហាន អន់ខែ អ្នាត ពីត ប៉ូល។

៣៣ ផះ ណោះ ម៉ែត តាហាន ម៉ុត រ៉ុប ប៉ូល លូ ប្រើ គន តាហាន ចែត ណោះ ញៀរ កេះណោះ អំបញ្ច ពូ ជា «ប៉ាណូស អា ប៉ាណូស នីចម៍? អើ ប្រើ ញ៉ា?»

៣៤ ហះកា កាណុង កាំឡាំង ម្នាក់ ប៉ាសុន ណោះ បក់ អន់ដា កាប នីណោះ បក់ អន់ដា កាប នីអៀ។ ញាន កាទី ប៉ានីរ អៀង តាឡាម ម៉ែត តាហាន អូ អូ កា សារ ញ៉ា តាទីច ណោះ អុះ អើ ប្រើ តាហាន អ្យក់ ឡាំ ប៉ូល ប៉ាក់ ចារ តាហាន។

៣៥-៣៦ ប៉ាក់ ប៉ូល ទីល ជុង កឹង ចារ តាហាន កេះ ម្នាក់ តាហាន តុង អើ ខង ទី ប៉ាណូស អៀង តាឡាម ឡាំ ពួយ ទីប ពូ អីក ខាក់ លូ កាប ជា «ប៉ាន់តោ អ្នក អើ ពិ»។

សារ ប៉ូល កាប លូ ម្នាក់ ប៉ាសុន

៣៧ ប៉ាក់ ពូ ចឹង អ្យក់ ម៉ុត អើ កាណុង ចារ តាហាន ប៉ូល កាប លូ ម៉ែត តាហាន ជា «អាញ បរ កាប លូ អីស បាប៊ែត ទីប?» ម៉ែ តាហាន តើល ជា «អីស អូ កាប សុនសាត ក្រិក អុះ។

៣៨ ទីល នីណោះ អីស អា អូ ត្រត់ សុនសាត អីស៊ីប ឡាក់ ប៉ាណាំ ពូ ប្រើ ប៉ាក់ តាវ៉ាត់ ផះ អន់ទ្រួល ពែ លូ ប៉ាណាំ តាហាន ៤០០០ ដុវ អន់ ឡាំ ប៉ាក់ ស្រី តីស ណោះ ពែ ប?»

៣៩ ប៉ូល តើល អើ ជា «អាញ យី សុនសាត អ៊ីស្រាអែល ពី៖ ឡឹង មៀង តើសុះ ខេត គីលីគៀ អូ ត្រត់ ពី៖ ឡឹង មៀង ចិ អុះ ទីល នីណោះ បរ អីស តាប៉ាប អន់ អាញ កាកាប លូ ម្នាក់ ប៉ាសុន អា បាប៊ែត ហិ»។

៤០ ម៉ែត តាហាន ណោះ អន់ ដេល ប៉ូល អន់តារ ពីង ជុង កឹង លីក តី ប្រើ សាញ៉ា ម្នាក់ ប៉ាសុន កា អ្នក វ៉ាដាប់ កេះណោះ ប៉ូល កាប សុនសាត ហេព្រី លូ អន់ខែ ជា

២២

១ «អី អុះ មី ក្ដីញ វ៉ា ទិខ្ច ប័រ សាំយ៉ាង អាញ ចឹង កាប ហិ»។

២ ផៈ អន់ខែ កាតាំង អើ កាប ហេត្រី នីណោះ ហើង ណោះ ហង អន់ខែ អ្នែ វ៉ាងាប់ វ៉ាអើត។ ប៉ូល កា កាប ផា

៣ «អាញ យី សុនសាត អ៊ីស្រាអែល កើត ពីង មៀង តើសុះ ពីង ខេត គីលីគៀ។ ហះកា អាញ អ្នែ ពីង មៀង យេរូសាឡឹម អា ឡឹង អ្នែ សាស្វា ទីប ទី រតី កាម៉ាលៀល បាំងហៀន អាញ តុត ខាក់ ឡឹង ចាបាប់ រតី យ៉ាត់ ពិន។ អាញ ខំ ប្រតី ងារ ប្រឹះ ប៊ិកកាតយី ឡាក់ កា អន់ដីស ទិខ្ច កាណុង ដាវ អា ដេល។

៤ អាញ កា ឃើយ ប្រតី អុ ដាក់ កា ម្នុត សៀ យីស៊ូ លូ ប៉ាន់តោ អន់ខែ ទីប រ៉ុប ចត់ អន់ខែ ទីប កាម៉ាតី ទីប អង់កាន់ អ្សក់ ចែក ខុក ដេល។

៥ យីះ ម្នុត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រឹះ លូ ម្នុត ក្រាក់ តាំងកង់ ទិខ្ច កា ប័ប អាញ ប្រតី នីណោះ ដេល។ អាញ អ្សក់ សតត្រា ឡឹង អន់ខែ ណោះ អន់ ឡាក់ រ៉ុប ចត់ ម្នុត សៀ យីស៊ូ អ្នែ ប៉ាក់ មៀង ដា ម៉ះ ភៀ អ្សក់ ចែក ថូត អន់ខែ ប៉ាក់ មៀង យេរូសាឡឹម។

៦ «ហះកា ទី សារ ម៉ោញ កើត ពីះ ពីង អាញ។ ផៈ រ៉ាំងរ៉ាំង ដាវ ប៉ង ផៈ អាញ ចាក ក្សាម ចឹង ទីល មៀង ដាម៉ះ កេះ ផាឌី កា ទី តាតារ ក្ដាក់ ឡឹង ប្លែង ជុំ អាញ ឡូត។

៧ អាញ កា ប៉ក់ កេះណោះ កាតាំង ប៉ានីរ កាប កា អាញ ផា "សូល អី សូល ញ៉ា ត្រត់ អីស ប្រតី បាប កា អាញ នីអៀ?"

៨ អាញ តើល ផា "អី ពី តាំងឡា ញ៉ា អីស ណោះ?" អើ តើល ផា "អាញ សិច យីស៊ូ ឡឹង តេះ ណាសាវែត ឡាក់ អីស ផៈ ប្រតី បាប"។

៩ កាប៉ាថ ម្តត ចាក អន់ខ្ព លូ អាញ កា ប៉ប័ តាតារ ក្លាត់ ណោះ ដេល ហះកា អូ កាតាំង ប៉ានីរ កាប ណោះ អុះ។

១០ អាញ កា អំប័ញ ណារ្ត ជា "អី ពី តាំងឡា អាញ ត្រត់ ប្រ័ គី នីថម៍?" អើ តើល ជា "ហត់ អូរ ឡា ប៉ាត់ មៀង ដាមៈ តោ ពិ ប៉ាត់ ចារ ណោះ ពូ ចឹង រះ ឡឹង ងារ ឡាក់ ប្រ័ៈ ចឹង ប្រើ អីស ប្រ័គី"។

១១ ញន កា តាតារ ក្លាត់ ណោះ ប្រ័គី អន់ កា អាញ ម៉ាម៉ាំង ម៉ាត់ ហៃ ញ៉ា កា អូ ប៉ប័ ទីល នីណោះ ម្តត បត់ ចាក អន់ខ្ព លូ អាញ ទុង តី អាញ ចាក ម៉ុត កាណុង មៀង ដាមៈ។

១២ «ពីង មៀង ណោះ ទី កាម៉ាក់ ម៉ោញ ដួរ សិច អើ អាណា ណោះ ឡាក់ អ្សល កូតី អ្សត កា ប្រ័ៈ បិកកាតយ័ លូ ប្រ័គី ពួយ ចា បាប់ ប្រ័ៈ។ សុនសាត អ៊ីស្រាអើល អ៊ែ ពីង មៀង ដាមៈ ណោះ កា ការ៉ុប អើ ទិខ្ព។

១៣ អើ កា ឡា ប៉ាត់ ចារ អាញ កេះណោះ អើ កាប ជា "អី មី សូល ហត់ អន់ ម៉ាត់ អីស តាតារ ឡុត ពិ"។ ម៉ោញ ទ្រុ ឡឹង ណោះ ជាឌី អាញ ហៃ អើ ប៉ប័ ឡុត។

១៤ អើ រះ ជា "ប្រ័ៈ រតី ពិន អើ អ្សក់ អីស ភៀ អន់ អីស អន់ ហ្គាល់ ពុត ពៀក អើ អន់ អីស ប៉ប័ សាដាថ ដាក់ ត្រង់ លូ អន់ អីស កាតាំង ប៉ានីរ អើ

១៥ ខង អីស ចឹង ប្រ័គី ផាញាន កា អើ រះ កា ប៉ាណូស ទិខ្ព ឡឹង សារ ញ៉ា ឡាក់ អីស ប៉ប័ លូ កាតាំង ឡឹង អើ។

១៦ គិញអៀ អា អីស អ៊ែ ក្សាក់ ញ៉ា ណារ្ត? ហត់ អូរ អាញ ចឹង ប៉ាំងហុ អីស។ ហត់ ឡោម យីស៊ូ ពិ ភៀ អន់ អើ អ៊ីរុត ឡាថ

សារ យថ កា អីស"។

១៧ «ប៉ាត់ អាញ សីត ប៉ាត់ មៀង យេរូសាឡឹម ណាវ ផ្ទះ អាញ អ្វី ម៉ន់ អើ ប្រ្លឹះ ពីង ចារ រោង រ៉ាម៉ះ អាញ អូ ហ្លង់ ប៉ាណូ សញ្ញន កា ប្រ្លឹះ ប៉ាំងខ្លាំង។

១៨ កេះណោះ យីស៊ូ តាំបាង ឡាកោ អន់ កា អាញ ប៉ប៉ លូ រ៉ះ កា អាញ ជា "ហាក់ ចាក ឡាច់ ឡឹង មៀង យេរូសាឡឹម អា ស្រីសៗ កិញអៀ ហង ពិ ខង ម្នត អ្វី ពីង មៀង អា អូ ចៃ សាំ យ៉ាំង ប៉ានីរ អីស រ៉ះ ឡឹង សារ អាញ ណោះ អុះ"។

១៩ អាញ កា តើល ជា "អី ពី តាំងឡា ម្នត ទិណោះ អន់ខែ អូ កេះ កា អាញ យើយ ម្នត កាណាង រោង ចារ ពូ លូម អៀង ចារ ណាំង រុប ម្នត បក់ សៀ អីស លូ អន់ ពូ ចៃត ខុក ទីប ពីត សាប៉ា តី អន់ខែ ដេល។

២០ ផ្ទះ ពូ ប៉ាន់តៅ សាតេផាន ឡាក់ ប៉ាណូស រ៉ះ សារ អីស ពៃ អាញ កា អ្វី ហះ ណោះ អាញ វែវ ពុត លូ ពូ ដេល ទីប អ្វី ក្បាក់ ខោ អារ កា ម្នត បក់ ប៉ាន់តៅ អើ"។

២១ ផ្ទះ ណោះ យីស៊ូ រ៉ះ កា អាញ ជា "ចាក ពិ ខង អាញ ចឹង ប្រើ អីស ឡាំ ណាំង សុនសាត អន់ទៀត ឡាក់ អ្វី ប៉ាត់ ចាំង ហាយុត"»។

២២ ម្នត ប៉ាសុន សាំយ៉ាំង ប៉ូល រ៉ះ ទីល គីត អា កេះ ពូ កា កាប ម៉ែៗ ជា «ប៉ាន់តៅ អ្នាត ពិ ប៉ាណូស នែវ អា ជៃ គម អន់ អ្វី រ៉ុស ហង»។

២៣ ផ្ទះ អន់ខែ កាប ម៉ែៗ លូ ហ៊ីរ អ្នាត អារ អន់ខែ ទៅ ទីប ចី តេះ ពីង ប៉្លែង

២៤ ម៉ែត តាហាន កា ប្រើ ពូ អ្សក់ ម៉ុត ប៉ូល កាណាង ចារ តា ហាន លូ ប្រើ ពូ អំប៉ញ ទីប ពីត លូ កាសៃ ប៉្លែ ម៉ាត់ ភៀ ប៉ុច អូ ខ

ញ៉ា បះ ម្នាក់ ប៉ាសុន កាប អីក កា អើ នៃវ អា។

២៥ ផះ ពូ អ្សក កាសី កត់ ប៉ូល អើ កាប លូ ម៉ែត តាហាន ម៉ោញ ណាវ ឡាក់ អ្នក ក្បាម ហះ ណោះ ជា «ញ៉ា អន់ដីស ទី ចា បាប់ ពីត ប៉ាសុន រ៉ូម ឡាក់ បើ តានី តាត់សុន សារ ដេល ប?»

២៦ ម៉ែត តាហាន ណោះ កាតាំង អើ ជា នីណោះ កា ឡាក់ រ៉ះ លូ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ ជា «អីស ចឹង យីត ប្រើ តី ចម កា ប៉ាណូស ណោះ ខង អើ ប៉ាសុន រ៉ូម នីណោះ?»

២៧ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ ឡាក់ អំបញ្ច ប៉ូល ជា «បរ អីស រ៉ះ ហៃ កា អាញ ញ៉ា អីស អា ប៉ាសុន រ៉ូម តាទីច ប?» ប៉ូល តើល ជា «អីះ អាញ ប៉ាសុន រ៉ូម តាទីច»។

២៨ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ កាប ណាវ ជា «អាញ ឡាច លៀន អៀង ខាក់ សុំ ទី ម៉ុត ប៉ាសុន រ៉ូម»។ ប៉ូល តើល ជា «អាញ យី ប៉ាសុន រ៉ូម ឡឹង កើត ឡុត»។

២៩ ម្នាក់ បក់ យីត ចឹង អំបញ្ច លូ ពីត ប៉ូល អន់ខៃ កា ឡាច ឡឹង ចារ ណោះ ឡុត។ ម៉ែត តាហាន ឡាក់ តីស ឡឹង ពូ កា អ្សត ដេល ផះ អើ អ្នក អន់តត់ ជា ប៉ូល យី ប៉ាសុន រ៉ូម ខង អើ ប្រើ ពូ កត់ ចត់ ប៉ូល។

សារ ពូ តាត់សុន សារ កា ប៉ូល

៣០ ប៉ាក់ ងារ តាយ៉ាង ម៉ែត តាហាន តោះ ឡើយ ប៉ូល កេះ ណោះ រ៉ះ កា ម្នាក់ ក្រាត់ រ៉ាមះ ប្រើ លូ ក្រុំ ពីកសា រ៉ាតីស ទីខុ អន់ ពីះ ប៉ាតុំ គូប សោប។ កេះណោះ អើ អន់ ប៉ូល អន់តាវ ហះ អ៊ីវ អន់ខៃ ភៀ ប៊ុច អ្នក អន់តត់ ខ ញ៉ា បះ សុនសាត អ៊ីស្រាអែល អូ ណីស កា ប៉ូល នីអៀ។

២៣

១ ប៉ូល ប៉ាញ់ ចាក់ ហៃ តែង ក្រំ ពីកសា វ៉ាតីស។ កេះណោះ កាប ជា «អី អុះ មី ទិ ងារ ឡាក់ អាញ ប្រ័គី លើយ ទីល ងារ អា អាញ ប្រ័គី ហះ ម៉ាត់ ប្រ័ះ បិកកាតយី ទិណោះ ទីប ទី ពុត ដាក់ ត្រង់»។

២ ផះ ណោះ រគី អាណាណោះ ឡាក់ ម៉ែត ម្តត ក្រាក់ វ៉ាម៉ះ ប្រ័ះ អើ ប្រើ បក់ អន់តាវ ហះ សានែង ប៉ូល តាពយ ពីរ ប៉ូល។

៣ ណោះ ប៉ូល កាប កា អើ ជា «អី វ៉ាបិង រ៉ោះ ពូ ឡាប អំប៊ូរ បាក * ប្រ័ះ បិកកាតយី ចឹង ពីត អីស ហង ខង អីស តាត់ សុន សារ កា អាញ ពួយ ចាបាប់ ប្រ័ះ ហះកា អីស ប្រើ ពូ ពីត អាញ អីស ប្រ័គី នីអៀ យច ចាបាប់ ប្រ័ះ កេះ»។

៤ ម្តត អន់តាវ ហះ សានែង អើ កាប ជា «ញ៉ា ត្រត់ អីស កាប សាតោះ កា ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ័ះ បិកកាតយី នីអៀ?»

៥ ប៉ូល តើល ជា «អី អុះ មី អាញ កាប នីអៀ ញុន កា អាញ អូ អូ អន់តត់ កា អើ ឡាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ័ះ អុះ ខង កាណុង ផាប់ ប៉ានីរ ប្រ័ះ ទី រ៉ះ ជា "អន់ដីស អូ ត្រត់ កាប អូ ដាក់ កា ម៉ែត ណាំជា ប៉ាថេត សាត ម៉ះ អន់ដីស អុះ"†»។

៦ ផះ ប៉ូល អូ អន់តត់ ជា កាណុង ក្រំ ពីកសា ណោះ ទី ម្តត ជា វ៉ា ស៊ី ទី ម្តត សាខុស៊ី ណោះ អើ កា កាប ម៉ៃៗ ជា «អី អុះ មី អាញ កា ជា វ៉ាស៊ី កា គន សោ ម្តត ជា វ៉ាស៊ី ដេល។ ពូ តាត់សុន សារ អាញ អា ញុន កា អាញ ម៉ឹង ជា ប៉ាណូស តៅ ចឹង រ៉ុស សីត ណា រ៉ុ»។

* ២៣:៣ ២៣:៣ វ៉ាបិង រ៉ោះ ពូ ឡាប អំប៊ូរ បាក រគី ប៉ូល បិច ជា រគី អាណាណោះ ឡាក់ ប៉ាណូស តាត់ អំប្រ័គី ដាក់ ហះកា អូ ទី ខា អុះ។ † ២៣:៥ ២៣:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២២:២៨។

៧ ប៉ូល កាប នីណោះ កេះ ម្នាក់ ផាវ៉ាស៊ី លូ ម្នាក់ សាខូស៊ី កា តា ប៉ុញ គ្រប់ អន់ខែ អូ ជៀ លូម ហង។

៨ ម្នាក់ សាខូស៊ី អូ សៀ ជា ប៉ាណូស តោ ចឹង រ៉ីស សីត លូ អូ សៀ ជា ទី បិយ ប្រ្រឹះ លើ ទី ប៉ាងាត ប៉ាលីង ប្រ្រឹះ អុះ ហះកា ម្នាក់ ផាវ៉ាស៊ី សៀ ជា ទី ទិណោះ។

៩ ផះ ណោះ ទី ប៉ានីរ ពូ កាកាប យឹង ទី ម្នាក់ ណែយូ ប៉ាំង ហៀន ចាបាប តែង ម្នាក់ ផាវ៉ាស៊ី បក់ អន់ដា អូរ អន់តាវ កាប ប៉ាតែក ម៉ៃៗ ជា «ញីន អូ ប៉ែ ប៉ាណូស អា ទី សារ យច អុះ អុះ ផែត ទី ប៉ាងាត ប៉ាលីង ប្រ្រឹះ លើ កា ទី បិយ ប្រ្រឹះ កាប លូ អែ អុះ អែ»។

១០ ហៃ កា កាំឡាំង លូម ណោះ ប៉ាតែក គ្រប់ សោប កេង តា ឡាម ម៉ែត តាហាន កា ប្រើ ម្នាក់ តាហាន ជីវ តាប៊ុត អ្យក់ ឡាច ប៉ូល ឡឹង កាំឡាំង ម៉ុត កាណុង ចារ តាហាន ណារ ខង អែ អ្យក កា ពូ រ៉ុប ហែក ប៉ូល។

សារ ពូ វែវ ពុត បិច ប៉ាន់តោ ប៉ូល

១១ ប៉ាត់ កាម៉ាំង ណោះ យីស៊ី ម៉ុត អន់តាវ ហះ សានែង ប៉ូល លូ រ៉ះ ជា «អីស ដៃ អ្យក ប៉ូល! អីស ត្រក់ ប្រឹក ជាញ៉ាន រ៉ះ សារ អាញ ពីង មៀង រ៉ុម ឡាក់ កា អីស រ៉ះ សារ អាញ ពីង មៀង យេរុសាឡឹម អា ដេល»។

១២ ប៉ាត់ តាយ៉ាំង ទី ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា វែវ ពុត គ្រប់ អន់ខែ កាប សាញ៉ា លូ ប្រ្រឹះ ជា អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៣ ទី ម្នាក់ បក់ វែវ ពុត គ្រូប សោប ប្រើ គឺ សារ អូ ដាក់ អា ទី ចំ លួន ៤០ សល់ ដូរ។

១៤ អន់ខែ ឡាំ រ៉ះ កា ម្នាក់ ក្រាត់ វ៉ាម៉ះ ប្រើ លូ កា ម្នាក់ ក្រាត់ តាំងកង់ ជា «ញីន កាប សាញ៉ា លូ ប្រើ ជា ញីន ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៥ ទីល នីណោះ កិញអៀ អា ប៉រ អន់ដីស លូ ម្នាក់ ក្រុំ ពីកសា វ៉ាតីស ឡាំ ប៉រ ហះ ម៉ែត តាហាន ណោះ អន់ អើ អ្នក ប៉ូល ពី ប៉ា គំ អន់ដីស ប្រើ ឡាក់ កា អន់ដីស បិច អំបញ្ច សារ អើ ម៉ោញ ទង ណា អន់ អូ ឡាក់ ។ កាប៉ាច់ ញីន ចឹង ទ្រៀម ឡាកោ ប៉ាន់តោ អើ អន់ទ្រូល ឡឹង អើ ពី ទីល»។

១៦ ហះកា មន កាម៉ាក់ ប៉ូល អើ កាតាំង ឡឹង សារ ពូ ចឹង ក្រាប ណោះ អើ កា ម៉ុត កាណុង ចារ តាហាន រ៉ះ កា ប៉ូល។

១៧ ប៉ូល កា អើ ម៉ែត តាហាន ម៉ោញ ដូរ ពី ប៉ាត់ អើ កេះ ណោះ រ៉ះ ជា «ហត់ អីស ឡាំ ជីន ប៉ាណូស អា ប៉ាត់ ម៉ែត តាហាន តីស តោ វិញ ខង ប៉ាណូស អា ទី សារ បិច រ៉ះ កា អើ»។

១៨ ម៉ែត តាហាន ណោះ កា ឡាំ ជីន មន ប៉ូល ប៉ាត់ ម៉ែត តា ហាន តីស លូ រ៉ះ ជា «ប៉ាណូស ថុត បក់ សិច ប៉ូល អើ អាញ ប្រើ ឡាំ ជីន ប៉ាណូស អា ប៉ាត់ អីស ខង អើ ទី សារ បិច រ៉ះ កា អីស»។

១៩ ម៉ែត តាហាន តីស កា ទង តី តាតាម ណោះ ឡាច់ អ្វី តាង ឡឹង ពូ កេះណោះ អំបញ្ច ជា «មន អីស ទី សារ ញ៉ា បិច រ៉ះ កា អាញ?»

២០ អើ រ៉ះ ជា «ម្នាក់ សុនសាត អ៊ីស្រាអែល វែវ ពុត គ្រូប អន់ខែ ជា ចឹង ប្រើ អីស ជីន វ៉ា ប៉ូល អន់ កា ម្នាក់ ក្រុំ ពីកសា វ៉ាតីស ប៉ា

គំ តាយ៉ាង ទៀ។ អន់ខែ ចឹង ប្រឹក្សី ឡាក់ កា អន់ខែ បិច អំបញ្ចុំ សារ អើ ម៉ោញ ទង ណារ អន់ អូ ឡាក់។

២១ អីស ជែ សៀ អន់ខែ ដៃ ខង កាំឡាំង អន់ខែ ណោះ ទី ៤០ សល់ ដូរ ផះ អៃ ក្រាប់ ប៉ាន់តៅ វ៉ា ប៉ូល។ អន់ខែ កាប ជា ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តៅ វ៉ា ប៉ូល ហិ។ កិញអៀ អា អន់ខែ ទ្រៀម កេះៗ ក្បាក់ ដឹង កា អីស អន់ វ៉ា ប៉ូល ហង»។

២២ កេះណោះ ម៉ែត តាហាន កា ប្រើ តាតាម ណោះ សីត ឡុក ទីប អន់តត់ ជា «អីស ជែ រ៉ះ កា ញី ដៃ សារ អីស រ៉ះ កា អាញ អា»។

សារ ពូ ជីន ប៉ូល ឡាំ ប៉ាក់ រ៉ត ភេលិច

២៣ កេះណោះ ម៉ែត តាហាន គីស អើ ម៉ែត តាហាន ញៀរ ដូរ ណារ លូ រ៉ះ ជា «ហត់ អន់ជីស ទ្រៀម កាំឡាំង តាហាន ចាក ជុង ២០០ ដូរ កាំឡាំង ជិះ សេះ ៧០ ដូរ លូ កាំឡាំង ចឹក តាប៉ាក់ ២០០ ដូរ ភៀ ឡាំ ប៉ាក់ មៀង កេសារៀ ប៉ាក់ មង អញសីន កា ម៉ាំង ទៀ

២៤ លូ ទ្រៀម សេះ សាំរ៉ាប់ កា ប៉ូល ជិះ ដេល ម៉ាក់ អើ ចាក ដា គំ ប៉ាឡឹង ទីល ប៉ាក់ រ៉ត ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត»។

២៥ កេះណោះ អើ កា ប្រាក់ សត់ត្រា រ៉ះ នីអៀះ

២៦ អាញ សិច កូខៀ លូសៀ។ សត់ត្រា អា អាញ ប៉ាហ្សី អន់ កា រ៉ត ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត។ អីស ដាក់ ឡា កោ ប៉ាំងឡៃ ដេល ប?

២៧ អាញ ប៉រ រ៉ះ អន់ អីស អ៊ូ អន់តត់ ជា ប៉ាណូស អា មូត សុនសាត អ៊ីស្រាអែល រ៉ុប យីត ចឹង ប៉ាន់តោ អ្នាត ហះកា ផះ អាញ អ៊ូ អន់តត់ កា អែ ប៉ាសុន រ៉ូម អាញ កា ជៀក មូត តា ហាន ឡាំ តង់ អ្យក់ ឡាច់ អែ អន់ រ៉ាវ៉ាច់ ឡឹង តី អន់ខែ ណោះ។

២៨ ញន កា អាញ ប៉ិច អ៊ូ អន់តត់ ខ ញ៉ា បះ ពូ ច្រោម អែ អាញ កា ឡាំ ជីន អែ ប៉ាក់ ក្រំ ពីកសា រ៉ាតីស ម៉ះ អន់ខែ។

២៩ ផះ ណោះ អាញ ប៉ិប ពូ ច្រោម អែ ណោះ ញន កា សារ ចាបាប់ អន់ខែ ហះកា សារ ពូ ច្រោម អា អ៊ូ យី ចឹង ត្រត់ ប៉ាន់ តោ លើ ចែត ខុក អុះ។

៣០ ផះ អាញ អ៊ូ អន់តត់ ជា មូត សុនសាត អ៊ីស្រាអែល យីត ចឹង ប៉ាន់តោ អែ អាញ កា ប្រើ ពូ ឡាំ ជីន អែ ប៉ាក់ អីស ឡូត លូ រ៉ះ កា មូត បក់ ច្រោម អែ ប្រើ អន់ខែ ឡាំ ប៉ាក់ អីស ដេល ភៀ រ៉ះ ប៉ាឡាក់ ឡឹង សារ ពូ ច្រោម អែ ណោះ។

៣១ ទីល នីណោះ មូត តាហាន កា អ្យក់ ឡាំ ប៉ូល ប៉ាក់ មៀង អាន់ទីប៉ាទ្រី ទីប កាម៉ាំង ឡាក់ កា ម៉ែត អន់ខែ ប្រើ ណោះ ហង។

៣២ ប៉ាក់ ដារ តាយ៉ាដ៏ អន់ខែ សីត ប៉ាក់ ចារ តាហាន អន់ខែ ទៅ ណារ អន់ ដឹង មូត តាហាន ជិះ សេះ ឡាំ ជីន ប៉ូល ចាក ឡាំ ណារ។

៣៣ ប៉ាក់ ទីល មៀង កេសារៀ កេះ មូត តាហាន ជិះ សេះ អ្យក់ សត់ត្រា អន់ កា ម៉ែត រ៉ាំងហៃ ខេត លូ មប ប៉ូល កា អែ ដេល។

៣៤ ប៉ាក់ អែ អាន សត់ត្រា កេះ។ អែ អំបញ្ច ប៉ូល ជា «អីស ពីះ ឡឹង ខេត ចំ?» ប៉ាក់ អែ អ៊ូ អន់តត់ ជា ប៉ូល ពីះ ឡឹង ខេត គី លីគៀ

៣៥ អើ កាប ជា «ក្បា ក់ មូត បក់ ច្រោម អីស ពីរ ទីល ហិ ណោះ អាញ ចឹង សាំយ៉ាំង អីស ណារ៉ូ»។ កេះណោះ អើ ប្រើ ពូ ប៉ងកាន់ ប៉ូល កាណុង ហិ តីស ឡាក់ សាដាច់ ហេរត ប្រើ តែ។

២៤

សារ រតី ភេលិច តាត់ស៊ិន សារ កា ប៉ូល

១ ប៉ាតាម ងារ ឡឹង ណោះ រតី អាណាណោះ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ លូ មូត ក្រាត់ តាំងកង់ កា ពីរ ទីល ទី ទីប កាណង់ ម៉ោញ ដូរ សិច អើ ទើទូលុះ ឡាំ អន់ខូ ដេល ភៀ ភង ប៉ូល ប៉ាត់ ម៉ែត រ៉ាំងហៃ ខេត។

២ ប៉ាត់ ពូ អើ ប៉ូល ពីរ កេះ រតី ទើទូលុះ ច្រោម អើ ជា «អី រតី ភេលិច ឡាក់ ប៉ាណូស ញីន ការ៉ុប ញន កា អីស ញីន ទី កាន សាណុក សារ៉ាក ទុញ សាណាំ កេះ។ អីស អ្សក់ ពុត ចេត ប្រើ អន់ ដាក់ ប្រើ អន់ ត្រង់ សារ អន់ទៀតៗ សាំរ៉ាប់ កា សុនសាត ញីន ដេល។

៣ ខ អា ហង បះ ញីន ប៉ានេ អីស គ្រីប មង គ្រីប ចារ។

៤ ហះកា ភៀ ជៃ អន់ ខើក ងារ អីស ទុញ ប៉រ អីស សាំយ៉ាំង ញីន កាប លងៗ បាប៉ែត ហិ

៥ ខង ញីន ប៉ប ប៉ាណូស អា អើ អូ ដាក់ កាខាក់ អើ ឡាក់ ម៉ែ ត ក្រុំ ណាសាវៃត លូ ប៉ាណាំ សុនសាត អ៊ីស្រាអើល ទីខូ ឡាក់ អ៊ែ ពីង អង់កក់ តេះ អា អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់។

៦-៨ អើ កា ប្រើ តី សារ យច ចាបាប៉ កាណុង ចារ រ៉ាំង រ៉ាម៉ះ ប្រើ ឡាក់ ប្រើ អន់ ចារ ណោះ កើត អូ ដាក់ ខ អា ហង បះ

ញីន រ៉ុប អ៊ែរ *។ ប៉រ អីស អំប៉ញ់ អ៊ែរ ទៅ ពិ ណោះ អីស ចឹង អ្នក ទិ សារ ឡាក់ ញីន ច្រោម អ៊ែរ អា»។

^៩ ម្នាក់ សុនសាត អ៊ីស្រាអែល កា ភម ដេល គ្រឹប សារ អ៊ែរ ច្រោម អា លូ រ៉ះ ប៉ាឡាក់ ជា ត្រក់ តាទីច ហង។

^{១០} កេះណោះ រតី ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត អ៊ែរ ប្រឹក្ចី សាញ៉ា ប្រើ ប៉ូល កាប ប៉ូល កា កាប ជា «អាញ់ អ្នក អន់តត់ ជា អីស ឡាក់ ម៉ែត តាត់ស៊ិន សារ កា សុនសាត អា ទុញ សាណាំ កេះ ទីល នីណោះ អាញ់ ទី ពុត ហោក រតី រ៉ះ សារ អាញ់ កា អីស។

^{១១} ជា អីស អំប៉ញ់ ពូ អីស ចឹង អ្នក ដេល ផះ អាញ់ ឡាំ ទីល ប៉ាក់ មៀង យេរូសាឡឹម ភៀ សាំប៉ះ ប៉ានេ ប្រើ បិកកាតយ័ ពៃ អ្វែ អ្វីលី ឡឹង ១២ ដាវ អុះ។

^{១២} កា អ្នក ទី ពៀ ប៉ប អាញ់ តាប៉ុញ ប៉ាតែក លូ ពូ កាណុង រ៉ាំង រ៉ាម៉ះ លើ ប្រឹក្ចី អន់ កើត ទី សារ រ៉ាចក់ រ៉ាចល់ កាណុង កាំឡាំង ណោះ អុះ យ៉ះ កាណុង រ៉ាំង ចារ ពូ លូម យ៉ះ កាណុង មៀង កាតាម។

^{១៣} កិញអៀ អា ទិ សារ ម្នាក់ អា ច្រោម អាញ់ អ្នក ទី ពៀ ប្រឹក្ចី ជា ញ៉ាន កា អន់ខេ រ៉ះ កា អីស អុះ។

^{១៤} ហះកា អាញ់ ប៉រ រ៉ះ ត្រង់ កា អីស អាញ់ អ្សិល កូតី ប្រឹក្ចី ពូយ ប្រើ រតី យ៉ាក់ អាញ់ ពូយ ឡាបៀប យីស៊ូ ឡាក់ ម្នាក់ ម្នាក់ អា ជា យច។ អាញ់ សៀ ទិ សារ ឡាក់ ទី ច្រាក់ រ៉ះ កាណុង ផាប ចា

* ២៤:៦-៨ ២៤:៦-៨ ហ្នា ពូ ច្រាក់ លូ គឺ ម៉ៅញ ចំលួន ផែម ប៉ានីរ ផាះ ញីន បិច តាត់ស៊ិន សារ អ៊ែរ ពូយ ចាបាប់ ញីន។ ហះកា ម៉ែត តាហាន គីស សិច លូសៀ ប្រើ ម្នាក់ តាហាន ឡាំ តាប៉ុត អ្សក់ អ៊ែរ ឡឹង ញីន លូ ប្រើ ម្នាក់ បក់ ច្រោម អ៊ែរ អា ឡាំ ប៉ាក់ ចារ អីស។

បាប់ ប្រ្លឹះ លូ កាណុង ផាប់ មូត វ៉ាគីយ ប្រ្លឹះ ។

១៥ អាញ ម៉ឹង ផា ប្រ្លឹះ ប៊ិកកាតយ័ ចឹង តាក់ អង់រ៉ុស សីត ទីប ប៉ាណូស អូ ដាក់ ទីប ប៉ាណូស ដាក់ អង់ រ៉ុស ទីខូ ឡាក់ កា សារ អង់ខែ ម៉ឹង អង់ខែ ដេល។

១៦ ខ អា ហង បះ អាញ ខំ ប្រ័ត័ នីចម៍ អង់ ទី ពុត ដាក់ ត្រង់ គ្រឹប នែរ អង់ ត្រក់ លូ ប្រ្លឹះ ប៊ិកកាតយ័ អង់ ត្រក់ លូ ប៉ាណូស ដេល។

១៧ «អាញ ឡាច់ ឡឹង មៀង យេរូសាឡឹម ទុញ សាណាំ កេះ កេះណោះ អាញ សីត ណារ៉ូ ភ្លៀ មប កាណាត័ តង់ សុន សាត អាញ ឡាក់ ថុក ញ៉ាក់។

១៨ ផះ ណោះ អង់ខែ ប៊ប័ អាញ អង់កះ វ៉ាវ ឡាកោ អង់ ដាក់ កាណុង ចារ រោង វ៉ាម័ ហះកា អូ ទី កាំឡាំង អៀង លូ អូ ទី ប្រ័ត័ អង់ កើត ទី សារ វ៉ាចក់ វ៉ាចល់ អុះ។

១៩ យី ទី ដឹង មូត សុនសាត អ៊ីស្រាអែល បក់ អង់ដា ពីះ ឡឹង ខេត អាស៊ី ផា អង់ខែ ទី សារ យច ពុត លូ អាញ យី អង់ខែ ណោះ ហង ត្រក់ ឡាំ ភង អាញ ប៉ាក់ អីស អា

២០ លើ អង់ មូត អា រ៉ះ អង់ខែ ទៅ ពិ ឡឹង សារ ញ៉ា ឡាក់ អង់ ខែ ប៊ប័ អាញ ប្រ័ត័ យច ផះ អាញ អង់តាវ ហះ ង្ហរ ក្រុំ ពីកសា វ៉ា តីសៗ ពៃ។

២១ ទី ដឹង សារ ឡាក់ អាញ កាប ម៉ៃៗ ផះ អាញ អង់តាវ ហះ ង្ហរ អង់ខែ ពៃ ផា "ដាវ អា អង់ដីស តាត់សុន សារ អាញ ញុន កា អាញ សៀ ផា ប៉ាណូស តោ ចឹង រ៉ុស សីត ណារ៉ូ" ដឹង ណោះ ហង»។

សារ វតី ភេលិច អង់ ប៉ូល ងៃ កាណុង ខុក

២២ រតី ភេលិច កា អ្នក ខាក់ ដេល ឡឹង សារ ម្នាក់ សៀ យីស៊ី ណោះ។ អើ កា ប្រើ ពូ សីត វ៉ាឡូវ លូ កាប ផា «ប៉ាក់ ម៉ែត តា ហាន តីស សិច លូសៀ ពីរ ទៀ អាញ ចឹង កាប សារ អន់ដីស អា ណាវ»។

២៣ កេះណោះ អើ ប្រើ ម្នាក់ តាហាន រ៉ាំងហៃ ប៉ូល អន់ ដាដាក់ លូ អ្នក កាឡីស កា គូប ប៉ូល ម៉ុត តង់ ងារ ប៉ូល ដេល។

២៤ ប៉ាតាម ត្រា ដាវ ឡឹង ណោះ រតី ភេលិច លូ កាម៉ាញ អើ សិច ទ្រូស៊ីល ឡាក់ សុនសាត អ៊ីស្រាអើល កា ពីរ ណាវ អើ ប្រើ ពូ ឡាក់ អ្សក់ ប៉ូល កេះណោះ អើ សាំយ៉ាំង ប៉ូល រ៉ះ សារ សៀ យី ស៊ី គ្រឹះ។

២៥ ផះ ប៉ូល រ៉ះ ឡឹង សារ ដាក់ ត្រង់ សារ សាំងកែ ឡាកោ ដៃ អន់ ប្រើ យីច លូ សារ ប្រើ ចឹង តាត់សិន សារ កា ប៉ាណូស ទិ ខូ រតី ភេលិច កា អ្នក ខាក់ អើ រ៉ះ ផា «បតី គិត អៀ ហង ហត់ សីត ឡុត ពិ។ ផា ដាវ ចំ អាញ ហាវ ណោះ អាញ ចឹង អើ អីស ពីរ ណាវ»។

២៦ រតី ភេលិច សាម៉ក កា ប៉ូល ចឹង អន់ លៀន កា អើ ប្រើ អើ តោះ ឡើយ ខ ណោះ ហង បះ អើ ប្រើ ពូ ឡាក់ អ្សក់ ប៉ូល អ្នក រ៉ះ សារ លូ អើ លើយ។

២៧ ប៉ាក់ ពៀរ សាណាំ ឡឹង ណោះ រតី ពូគៀ ភេសាទុះ ម៉ុត ប្រើ កាន ប៉ាតាង រតី ភេលិច។ ញាន កា រតី ភេលិច បិច កា ត្រ ក់ ពុត សុនសាត អ៊ីស្រាអើល អើ កា អន់ ប៉ូល អ្នក កាណុង ខុក ណោះ ហង។

សារ ប៉ូល ប័រ អ្សក សារ អែរី អន់ សាដាច់ តិស តាត់ស៊ិន

១ ផ្ទះ រតី ភេសាទុះ ម៉ុត អ្នែ ពីង ខេត ណោះ ទី ប៉ែង ដាវ កេះ អែរី កា ឡាច់ ឡឹង មៀង កេសារៀ ឡា ប៉ាក់ មៀង យេរូសាឡឹម។

២ ផ្ទះ ណោះ ម្នុត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ ម្នុត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ឡា ភង ប៉ូល ប៉ាក់ អែរី ទីប កាប ឡោម

៣ ប្រើ អែរី ឡា ជីន ប៉ូល ប៉ាក់ មៀង យេរូសាឡឹម ខង អន់ខៃ វែរ ពុត គូប យីត ចឹង ប៉ាន់តោ ប៉ូល ហះ ទ្រង។

៤ ហះកា រតី ភេសាទុះ តើល ផា «ប៉ូល ផ្ទះ អ្នែ ត្រត់ ខុក ប៉ាក់ មៀង កេសារៀ ណោះ ហង កាប៉ាច់ អាញ កា បិច សីត ប៉ាក់ ណោះ ស្រីសៗ ដេល»។

៥ អែរី កាប ណារ៉ូ ផា «ផា កាម៉ាក ណោះ ទី សារ យច នី ចម ហត់ ប្រើ កាំឡាង អន់ដីស ឡាក់ កា ទី អំវាញ ឡា អន់ខុ លូ អាញ ភៀ ភង អែរី ពី»។

៦ រតី ភេសាទុះ អ្នែ កាណាង មៀង ពូ ណោះ ទុញ អូ លីះ ឡឹង ១០ ដាវ អុះ កេះណោះ អែរី កា សីត ប៉ាក់ មៀង កេសារៀ ណារ៉ូ។ ប៉ាក់ ដាវ តាយ៉ាដី អែរី អ្នែ ពីង ចារ ពូ តាត់ស៊ិន សារ កេះ ណោះ អែរី ប្រើ ពូ ឡា អ្សក ប៉ូល ពីះ។

៧ ប៉ាក់ ប៉ូល ពីះ ទីល កេះ ម្នុត សុនសាត អ៊ីស្រាអែល បក់ ពីះ ឡឹង មៀង យេរូសាឡឹម កា អន់តាវ ជុំ អែរី លូ ច្រោម អែរី សារ តិសៗ អៀង សារ កាខាក់ ហះកា អន់ខៃ អូ ទី ផាញ៉ាន អុះ។

៨ ប៉ូល តើល ផា «អាញ អូ ទី ប្រឹក យច លូ ចាបាប សុនសាត អ៊ីស្រាអែល យច លូ ចាបាប រោង វ៉ាម៉ះ លើ យច លូ សាដាច់ តិស រ៉ូម អុះ»។

៩ ហះកា រតី ភេសាទុះ អំប៉ញ លូ ប៉ូល ផា «នីចម អីស ចៃ ដេល

បឡាក់ប៉ាក់ មឿង យេរូសាឡឹម ភ្ញៀវ អន់ អាញ តាត់ស៊ិន សារ អីស ទិ អា ប៉ាក់ ចារ ណោះ?» ខ អើ អំបញ្ច ណោះ ញួន កា អើ បិច កា ត្រត់ ពុត សុនសាត អ៊ីស្រាអែល។

១០ ផ្ទះ ណោះ ប៉ូល តើល ជា «អាញ អន់តាវ ពីង ចារ ឡាក់ អីស ត្រត់ តាត់ស៊ិន សារ ប៉ាតាង សាដាច់ តីស កេះ យី ចារ ឡាក់ អីស ត្រត់ តាត់ស៊ិន សារ កា អាញ។ អាញ កា អូ ទី ប្រើគី យច លូ ម្នាក់ សុនសាត អ៊ីស្រាអែល អុះ ឡាក់ កា អីស អ្នក កេះ។

១១ ជា អាញ ទី ប្រើគី យច សារ ញ៉ា ឡាក់ ត្រត់ តើ អាញ កា អូ ប៉ាតែក អុះ កា តើ ណោះ ហះកា ជា សារ អន់ខែ ច្រោម អាញ អា អូ ត្រត់ សារ តាទីច អូ ទី ញើ ទី ចាបាច់ មប អាញ អន់ កា អន់ខែ អុះ។ អាញ ប័រ អ្យក់ សារ អា ឡាក់ អន់ សាដាច់ តីស តា ត់ស៊ិន ឡុក»។

១២ ប៉ាក់ រតី ភេសាទុះ ពីកសា លូ ម្នាក់ ប្រើគី កាន អន់ខូ លូ អើ កេះ។ អើ កា រ៉ះ លូ ប៉ូល ជា «អីស ប័រ ឡាក់ ជីន សារ អីស អា ប៉ា ត់ សាដាច់ តីស ទីល នីណោះ អីស ចឹង ឡាក់ ទីល តាទីច ហង»។

សារ សាដាច់ អាគ្រីប៉ា សាំយ៉ាំង ប៉ូល

១៣ ប៉ាក់ ទុញ ដាវ ឡឹង ណោះ សាដាច់ អាគ្រីប៉ា * លូ អុះ អង់ កាន់ អើ សិច បេរេនីះ ឡាក់ ប៉ាក់ មឿង ភេសារៀ ភ្ញៀ ឡាក់ ច្នាក់ រតី ភេសាទុះ។

១៤ ញួន កា អន់ខែ អ្នែ ហះ ណោះ ទុញ ដាវ រតី ភេសាទុះ កា រ៉ះ សារ ប៉ូល កា សាដាច់ ជា «ទី កាម៉ាក់ ម៉ោញ ដូវ រតី ភេលិច ត្រ ន អ្នាត អើ កាណុង ខុក។

* ២៥:១៣ ២៥:១៣ សាដាច់ អាគ្រីប៉ា អា រ៉ុង ហៃ ដឹង ញៀរ ប៉ែង ខេត អើ អូ ត្រត់ សាដាច់ តីស ណោះ អុះ។

១៥ ផ្ទះ អាញ ឡា ប៉ាត់ មៀង យេរូសាឡឹម ពេ ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ លូ ម្នាក់ ក្រាត់ តាំងកង់ សុនសាត អ៊ីស្រាអែល អន់ខែ ឡា ភង អ៊ី ប៉ាត់ អាញ ទីប ប្រើ អាញ ចែត ថូត អ៊ី។

១៦ អាញ រ៉ះ កា អន់ខែ ជា សុនសាត រ៉ូម អូ យើយ អន់ ប៉ាណូ ស កា ពូ ប៉ាន់តោ អន់ទ្រូល អុះ ជា អូ ទី អន់តាវ ហះ ម៉ាត់ បក់ ច្រោម អ៊ី លូ អូ តើល អន់ រ៉ាវ៉ាច ឡាកោ ណោះ ហិ។

១៧ ប៉ាត់ អន់ខែ ពីរ ទីល ប៉ាត់ អា ប៉ាត់ ដាវ តាយ៉ាង អាញ កា អ៊ែ ពីង ចារ តាត់ស៊ុន សារ ឡាត អូ ទី ប៉ាំងក្រូ អុះ កា ប្រើ ពូ ឡា អ្នក កាម៉ាក ណោះ។

១៨ ម្នាក់ បក់ ច្រោម អ៊ី កា អ៊ែ ហះ ចារ តាត់ស៊ុន សារ ណោះ ដេល អាញ សាម៉ីត កា អន់ខែ ចឹង ច្រោម អ៊ី ឡឹង សារ យច តីស។

១៩ ហះកា ទី ដឹង កាប ប៉ាតែក ឡឹង សារ ប្រើ ម៉ះ អន់ខែ លូ សារ កាម៉ាក ម៉ោញ ដូរ សិច យីស៊ី ឡាក់ តោ កេះ ហះកា ប៉ូល ជា អ៊ី អ៊ែ រ៉ុស ដឹង សារ ណោះ ហង។

២០ ញុន កា អាញ អូ អូ ចឹង យីត នីចម៍ ឡឹង សារ ទិ អា អាញ កា អំបញ្ច លូ ប៉ូល អូ ផែត អ៊ី ចៃ ឡា ប៉ាត់ មៀង យេរូសាឡឹម ភៀ អន់ អាញ តាត់ស៊ុន សារ ទិ អា ប៉ាត់ ណោះ។

២១ ហះកា ប៉ូល ប៉រ អ្នក សារ អ៊ី អន់ សាដាច់ តីស តាត់ស៊ុន ឡាត ណោះ ហង បះ អាញ កា ប្រើ ពូ គ្រុន អ៊ី ណារ៉ូ លើយ ទីល ដាវ អាញ ចឹង ជីន អ៊ី ប៉ាត់ សាដាច់ តីស»។

២២ ផ្ទះ ណោះ សាដាច់ អាគ្រីប៉ា រ៉ះ កា រតី ភេសាទុះ ជា «អាញ បិច សាំយ៉ាង កាម៉ាក ណោះ កាកាប ដេល»។ រតី ភេសាទុះ កា តើល ជា «ដាវ តាយ៉ាង ទៀ អ៊ីស ចឹង ទី សាំយ៉ាង អ៊ី ហង»។

២៣ ប៉ាក់ ដាវ តាយ៉ាង សាដាច់ អាគ្រីប៉ា លូ អុះ អើ បេរេនិះ ឡាំ ប៉ាក់ ចារ ពូ តាត់ស៊ិន សារ ទីប ពូ ហាប់ អន់ខៃ តុត រីត សើម កាខា ក់។ កា ទី ម្នាក់ ម៉ែត តាហាន លូ ម្នាក់ វ៉ាតីស ឡាក់ អ្វៃ ពីង មៀង ណោះ ម៉ុត អន់ខ្ល ដេល។ កេះណោះ រីត ភេសាទុះ ប្រើ ពូ ឡាំ អ្ស ក់ ប៉ូល។

២៤ រីត ភេសាទុះ រ៉ះ ជា «អី សាដាច់ អាគ្រីប៉ា លូ កាំឡាំង ទិខ្ល ឡាក់ អ្វៃ ហះ អា អន់ខ្ល លូ អាញ អន់ដីស ហៃៗ ប៉ាណូស អា ហង ម្នាក់ សុនសាត អ៊ីស្រាអែល ទិខ្ល ឡាំ ភង អើ ប៉ាក់ អាញ ផះ អ្វៃ ប៉ាក់ មៀង យេរូសាឡឹម ពែ លូ ពីង មៀង កេសារៀ អា ដេល អន់ខៃ កាប ម៉ៃៗ ជា ប៉ាណូស អា អូ ត្រត់ គម អន់ អើ អ្វៃ រីស អុះ។

២៥ ហះកា អាញ អូ ប៉ប អើ ទី សារ យច ឡាក់ ចឹង ត្រត់ តៅ ណោះ អុះ។ ញុន កា អើ ទៅ ប៉រ អ្សក់ សារ អើ អន់ សាដាច់ តីស តាត់ស៊ិន ណោះ អាញ យីត ជា ចឹង អញជីន អន់ អើ ឡាំ ពី។

២៦ ហះកា អាញ អូ ទី សារ ញ៉ា ចឹង ត្រត់ ច្រាត់ រ៉ះ អន់ ឡាក់ៗ ឡឹង សារ អើ អា ប៉ាហ្សឺ ប៉ាក់ សាដាច់ តីស អុះ។ ណោះ ហង បះ អាញ ប្រើ ពូ អ្សក់ អើ ឡាំ អ្វៃ ប៉ាក់ អ៊ីរ អន់ដីស ទិខ្ល អា កាខាក់ អើ អន់ សាដាច់ អាគ្រីប៉ា ប៉ប។ ប៉ាក់ អំបញ្ជី អើ កេះៗ ណោះ អាញ ចឹង ទី សារ ចឹង ច្រាត់ រ៉ះ ហង

២៧ ខង អាញ យីត ជា ជា ជីន ប៉ាណូស ថូត អូ ទី ច្រាត់ រ៉ះ ឡឹង សារ អើ ណោះ យី អូ ត្រត់ អុះ»។

២៦

១ សាដាច់ អាគ្រីប៉ា រ៉ះ កា ប៉ូល ជា «កិញអៀ អា ជា អីស បិច

កាប កា ទី ហង»។ ប៉ូល កា លីក តី សាំប្រឹះ សាដាច់ លូ កាប ផា

២ «អី សាដាច់ អាគ្រីប៉ា ដាវ អា អាញ ហោក រីត់ ខាក់ ខង អាញ ទី កាប ហះ ម៉ាត់ អីស រ៉ះ ឡឹង សារ ម្នាក់ សុនសាត អីស្រា អីល ប្រោម អាញ

៣ ខង អីស អ្នក ទី កេះ គុន តាឡាប់ យើយ ម៉ះ សុនសាត អីស្រា អីល លូ សារ ញីន យើយ កាប ប៉ាតែក លូ គូប សោប អៀង សារ។ ទីល នីណោះ អាញ ប៉រ ឡោម អន់ អីស តាបាប តាប៉ុន កា អាញ ណើ សាំយ៉ាង អាញ ចឹង រ៉ះ ហិ។

៤ «សុនសាត អីស្រាអីល ទីខ្នុ អ្នក អន់ហ្គាល់ កេះ ឡាបៀប អាញ អ្នក កោប ឡឹង អាញ អ្នក សាស្វា ខង អាញ អ្នក ពឹង សុន សាត អាញ ទៅ អ្នក ពឹង មៀង យេរូសាឡឹម ឡឹង សើត ពៃ។

៥ អន់ខែ កា អ្នក ឡឹង ទុញ ពៃ ដេល កា អាញ អ្នក តែង ម្នាក់ ផា វ៉ាស៊ី ឡាក់ ទី ចាបាប កាង កាខាក់ ឡឹង ពូ កាណាង សុនសាត អាញ ផា អន់ខែ ចៃ រ៉ះ។

៦ ហះកា កិញអៀ អា អន់ខែ អ្នក អាញ បិច ចែក ចូត ញុន កា អាញ ម៉ឹង សារ ប្រឹះ បិកកាតយ័ ទី សាញ៉ា លូ រត់ ញីន ពៃ។

៧ ផ្លង់ ញីន ទី ១២ ផ្លង់ អន់ខែ ប៉ាណាំ គូប អ្សិល កូតី លូ សាំ ប្រឹះ ប៉ានេ ប្រឹះ បិកកាតយ័ ទីប កាម៉ាង ទីប កាដាវ ញុន ម៉ឹង ផា សារ ប្រឹះ សាញ៉ា ណោះ ចឹង កើត តាទីច។ អី សាដាច់ អាគ្រីប៉ា ម្នាក់ សុនសាត អីស្រាអីល ទៅ ប្រោម អាញ ញុន កា អាញ ម៉ឹង សារ អា ហង។

៨ ខ ញ៉ា បះ អន់ដីស អ្នក ចៃ សៀ ផា ប្រឹះ បិកកាតយ័ អ្នក តាក់ អង់រីស សីត ប៉ាណូស តោ អន់ អ្នក រីស ណាវ៉ុ?។

៩ «កាប៉ាច់ អាញ សើត ពែៗ កា យើយ យីត ផា ត្រត់ ប្រើតី នី ចម៍ ភ្នៀ ប៉ាសាំង លូ បក់ សៀ យីស៊ូ ឡឹង តេះ ណាសាវែត ណោះ ដេល។

១០ អាញ ប្រើតី តាទីច សារ ណោះ ពឹង មៀង យេរូសាឡឹម យី អាញ អ្សក់ ចាបាប់ ឡឹង ម៉ែត មូត ក្រាត់ រ៉ាម៉ះ ប្រើ្នះ ភ្នៀ រ៉ុប មូត បក់ សៀ យីស៊ូ អ្សក់ ចែត ខុក អៀង ដូរ ផះ ពូ ប៉ាន់តោ មូត ទិ ណោះ អាញ កា វែវ ពុត ដេល។

១១ អាញ ចែត ថូត អន់ខែ លើយៗ គ្រឹប រោង ទីប ប៉ាងខំ ប្រើ អន់ខែ កាប បីដាយ កា យីស៊ូ។ ញុន កា អាញ អីក តាឡាម៍ បះ អាញ ចាក ពួយ ប្រើតី បាប អន់ខែ ទីល មៀង សុនសាត អន់ទៀត ដេល។

១២ «ខ អា ហង បះ អាញ ចាក ឡា ប៉ាត់ មៀង ដាម៉ះ ទីប ទី ចា បាប់ ឡឹង មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ្នះ។

១៣ អី សាដាច់ ផះ អាញ ចាក ឡា ប៉ាត់ មៀង ដាម៉ះ ផះ រ៉ាង រ៉ាង ដាវ ប៉ង អាញ ប៉ប តាតារ ក្លាត់ ឡឹង ប្លែង ជុំ អាញ លូ ជុំ មូត ចាក អន់ខុ លូ អាញ ដេល តាតារ ណោះ តាតារ ក្លា ឡឹង តាតារ ដាវ។

១៤ ផះ ណោះ ញីន ប៉ក់ ទីខូ អាញ កាតាំង ប៉ានីរ កាប ហេ ព្រី ផា កា អាញ "អី សូល ញ៉ា ត្រត់ អីស ប្រើតី បាប អាញ នី អៀ? អីស ប៉ាសាំង លូ អាញ នីអៀ ពៀប ឡាក់ កា ថាត់ ប៉ា សយំ ឡាញ ណោះ អីស ចឹង អីត ប៉ាណាប ហង"។

១៥ អាញ កា អំ បញ្ច ផា "អី ពី តាំង ឡា ពៀ អីស ណោះ?" អី តើល ផា "អាញ សិច យីស៊ូ ឡាក់ អីស ផះ ប្រើតី បាប។

១៦ ហត់ អ្សវ ពី ខង អាញ តាំបាង ឡា កោ អន់ អីស ប៉ប អា

ភ្ញី ប្រើ អីស ប្រើ ងារ លូ ប្រើ ងារ រ៉ះ ឡើង សារ ឡាក់ អីស បីបី អាញ អា លូ សារ អន់ទៀតៗ ឡាក់ អាញ ចឹង តាំបាង អន់ អីស បីបី គែង ម៉ាត់ ទៀ ណារ។

១៧ អាញ ចឹង តង់ អីស អន់ វ៉ាវ៉ាច់ ឡើង ម្នាក់ សុនសាត អីស ទៅ លូ សុនសាត អន់ទៀត។ អាញ ប្រើ អីស ឡាក់ ប៉ាក់ ចារ ពូ

១៨ ភ្ញី តាត តាតារ ម៉ាត់ សុនសាត អន់ទៀត ណោះ អន់ ឡាក់ ឡើង សារ ម៉ាម៉ាង ឡាក់ ប៉ាក់ ចារ តាតារ លូ ឡាក់ ឡើង អំវាញ អីញ ប្រើ ប៊ីត សាតាំង ឡាក់ ប៉ាក់ ប្រើ ប៊ីកកាតយ័ ឡាក់ ភ្ញី អន់ ប្រើ ប៊ីកកាតយ័ អូ អ្នក យូ សារ យច អន់ខែ លូ អន់ អន់ខែ ទី ចានែក អ្នក អន់ខូ លូ ប៉ាណូស បក់ ប្រើ ប៊ីកកាតយ័ ទី ប្រើ អន់ ដាក់ សាំ វ៉ាច់ កា អែ ញន កា ស្មើ អាញ"។

១៩ «អី សាដាច់ អាត្រីប៉ា អាញ អូ ទី ប៉ាតែក អុះ លូ សារ កេង ខាក់ ឡាក់ អាញ បីបី ឡើង ប្លែង ណោះ

២០ យី អាញ រ៉ះ កា ម្នាក់ ប៉ាសុន ពីង មៀង ដាមៈ អន់ទ្រូល ឡើង ពូ កេះណោះ អាញ រ៉ះ កា ប៉ាសុន ពីង មៀង យេរូសាឡឹម ដេល លូ ពីង ខេត យូដា ទីណោះ ទីប កា សុនសាត អន់ទៀត ភ្ញី អន់ អន់ខែ ប៊ុនពែង ពុត ពៀក វ៉ុល ណាំង ប្រើ ប៊ីកកាតយ័ លូ ប្រើ ដាក់ អន់ ត្រត់ លូ សារ អន់ខែ ប៊ុនពែង ពុត ពៀក ណោះ។

២១ ញន កា អាញ រ៉ះ កា សុនសាត អន់ទៀត ណោះ ហង បះ សុនសាត អ៊ីស្រាអែល រ៉ុប អាញ ផះ អាញ អ្នក កាណុង រ៉ោង វ៉ា ម៉ះ ទីប ប៊ុច ប៉ាន់តៅ អាញ។

២២ ហះកា ញន កា ប្រើ ប៊ីកកាតយ័ តង់ អាញ បះ អាញ ទី អន់ តារ រ៉ះ សារ ប្រើ ហះ អ៊ុរ ម្នាក់ វ៉ាតិស ម្នាក់ វ៉ាហ៊ីញ លើយ ទីល រ៉ុប

ងារ អា។ អាញ អូ ទី រ៉ះ សារ ញ៉ា ហួស ឡឹង សារ មូត វ៉ា គីយ ប្រ្លឹះ លូ សារ រ៉ក់ ម៉ូសេ ទី រ៉ះ ជា ត្រក់ កើត ពីៈ ណោះ អុះ

២៣ យី សាដាច់ ប្រ្លឹះ រឿស ណោះ អើ ត្រក់ តោ ហះកា អើ ចឹង រឿស សីត អន់ទ្រូល ឡឹង ពូ ណោះ ហង អើ ចឹង តាក់ តាតារ អន់ ពូ ហ្លង់ ឡឹង សារ ប្រ្លឹះ តង់ ប៉ាណូស ទីប សុនសាត អ៊ីស្រា អើល ទីប សុនសាត អន់ទៀត»។

២៤ ផះ ប៉ូល កាកាប រ៉ះ ឡឹង សារ ទិ អា រ៉ក់ ភេសាទុះ កាប ម៉ៃ ។ ជា «អី ប៉ូល អីស អន់ទ្រុយ កេះ ញុន កា អីស ហៀន អៀង តាឡាម ហង បះ អីស កើត អន់ទ្រុយ នីអៀ»។

២៥ ហះកា ប៉ូល តើល ជា «អី រ៉ក់ ភេសាទុះ អាញ ប៉រ រ៉ះ កា អីស អាញ អូ អន់ទ្រុយ អុះ សារ អាញ កាប អា យី សារ ត្រក់ តាទីច»។

២៦ សាដាច់ អាគ្រីប៉ា កា អូ ទិ កេះ ដេល ឡឹង សារ អា បះ អាញ ខិន រ៉ះ ហះ ម៉ាត់ អើ ខង អាញ សៀ ជា សារ ទិ អា អូ ទិ សារ អើ ចំ ម៉ោញ ចឹង សាគីម ឡឹង អើ អុះ ខង សារ ទិ អា អូ ត្រក់ កើត ប៉ាក់ ចារ ម៉ាម៉ាំង អុះ។

២៧ អី សា ដាច់ អា គ្រីប៉ា អីស សៀ ប មូត វ៉ា គីយ ប្រ្លឹះ? អាញ អូ អន់តក់ ជា អីស កា សៀ ដេល»។

២៨ សាដាច់ អាគ្រីប៉ា តើល ប៉ូល ជា «អីស យីត ចឹង ប្រើ អន់ អាញ សៀ យីស៊ូ កិញអៀ ហង ប?»

២៩ ប៉ូល តើល ជា «យ្លឹះ កិញអៀ លើ ប៉ាក់ អន់តីត កា តាម កា អាញ ម៉ន់ ប៉រ ហះ ប្រ្លឹះ បិកកាតយ័ បិច កា អើ ប្រក់ អន់ អីស លូ ទិ កាំឡាំង ឡាក់ អ្នែ សាំយ៉ាំង អាញ ងារ អា ដេល អន់ អន់ដីស កេះ ឡាក់ កា អាញ អា ដេល អ្នាត ដឹង សារ ត្រក់ ណោះ

អា អូ អន់ អន់ដីស ទី អុះ»។

៣០ ផះ ណោះ សាដាច់ អាគ្រីប៉ា លូ ម៉ែត រ៉ាំងហៃ ខេត លូ បេវេ
និះ លូ មូត ប្រីគី កាន រ៉ាតីស ឡាក់ អៃ ហះ ចារ ណោះ កា ប៉ាណាំ
គួប អ្សវ ចាក ឡាច់

៣១ ទីប កាប លូ គួប ផា «ប៉ាណូស អា អូ ទី ប្រីគី យច ញ៉ា ឡាក់
ត្រគ់ តោ លូ ត្រគ់ ខុក ណោះ អុះ»។

៣២ សាដាច់ អាគ្រីប៉ា កាប លូ រ៉គី ភេសាទុះ ផា «ប៉ាណូស អា
ផា អៃ អូ ប័រ អ្សក សារ អៃ ឡាំ ប៉ាក់ សាដាច់ តីស អីស តោះ
ឡើយ អៃ ទី»។

២៧

សារ ប៉ូល ជិះ កាំប៉ាន់ ឡាំ ប៉ាក់ មឿង រ៉ូម

១ ប៉ាក់ ពូ អន់ ញីន ជិះ កាំប៉ាន់ ឡាំ ប៉ាក់ ប៉ាថេត អ៊ីតាលី កេះ ពូ
មប ប៉ូល លូ មូត ចូត អន់ទៀត ណារ អន់ កា ម៉ែត តាហាន សិច
យូលៀ ក្រុំ តាហាន អៃ ពូ អៃ ផា ក្រុំ តាហាន អុតុះ។

២ ញីន កា ជីវ ជិះ កាំប៉ាន់ ឡាក់ ពីះ ឡឹង មឿង អាត្រាមីត ឡាក់
យីត ចឹង ឡាំ ប៉ាក់ ចារ អន់ទៀតៗ អៃ រហាង សាឡឹត សាឡាយ
ខេត អាស៊ី។ កេះណោះ កាំប៉ាន់ ណោះ ចាក ហង។ អាវីសា
តាក ឡឹង មឿង ថេសាឡូនិក ខេត ម៉ាសេដូន កា ចាក អន់ខូ លូ
ញីន ដេល។

៣ ប៉ាក់ ដាវ តាយ៉ាំង ញីន ទីល ប៉ាក់ មឿង ស៊ីដូន កា តាវ កាំ
ប៉ាន់ ហះ ណោះ ហិ។ រ៉គី យូលៀ ទី ពុត ដាក់ កា ប៉ូល អៃ អន់
ប៉ូល ឡាំ ចាចាក ប៉ាក់ ហី គួប ចាដ ភៀ អ្សក កាណាគី ពូ អន់
ឡាក់ អៃ តងកាន។

៤ កេះណោះ ណារ្ណ្ណ ញីន ឡាច់ ឡឹង មឿង ណោះ ចាក តី ខ្យាល ណោះ ហង បះ ញីន ចាក រសានែង តាក្ខាល់ គីប្រុះ ភឿ កាន់ ទឹង ខ្យាល។

៥ ឡែង ឡឹង ញីន យួង សាឡឹត សាឡាយ ក្យាម៍ ខេត គីលីគឿ លូ ខេត ប៉ាមភីលឿ កេះ ញីន កា ទីល ប៉ាត់ មឿង មីរ៉ា ពីង ខេត លូគឿ។

៦ ហះ ណោះ ម៉ែត តាហាន ណាំង ទី កាំប៉ាន់ ម៉ៅញ ណារ្ណ្ណ ឡាក់ ពីះ ឡឹង មឿង អាសេកសាន់ទ្រឿ ចឹង ឡា ប៉ាត់ ប៉ាថេត អីតាលី។ អី កា ជឿក ញីន ជិះ កាំប៉ាន់ ណោះ ឡុត។

៧ កាំប៉ាន់ ណោះ ចាក ពីកៗ ទុញ ងារ ញីន កា ទីល ប៉ាត់ សាឡឹត សាឡាយ មឿង កានីដុះ ណោះ ទីប ឡា បាក ខាក់។ កេះ ណោះ ញីន ចាក ឡា ប៉ាត់ ហង សាល់ម៉ុន ឡុត។ ញន ទី ខ្យាល តី ឡឹង ម៉ាត់ កាំប៉ាន់ ណោះ កា ចាក រតែង តាក្ខាល់ ត្រេត ខង ងាត់ កាន់ទឹង ខ្យាល។

៨ ផះ ចាក ទ្រង តាក្ខាល់ ណោះ ទីប ឡា បាក កាខាក់ ញីន កា ទីល ប៉ាត់ ចារ ម៉ៅញ ឡាក់ ពូ អន់ សិច ផា ចារ កត់ កាំប៉ាន់ ងាត់ ឡាយ៉ាម៍ ឡាក់ ក្យាម៍ មឿង ឡាសេ។

៩ ញន ចាក ទុញ ងារ ខាក់ កេះ កាំប៉ាន់ ចាក ឡា ប៉ាត់ ម៉ាត់ ណារ្ណ្ណ កា ហឹង ឡា បាក ខាក់ ដេល ខង ងារ ប៉ុន ពូ អូ សា សាណា រ៉ាវ៉ាច់ កេះ ថុន ខ្យាល ក្យាម៍ ចឹង ទីល ហង។ ណោះ ប៉ូល រ៉ះ កា ពូ ផា

១០ «អី អុះ មី ផា ពិន ចាក ឡា ប៉ាត់ ម៉ាត់ ណារ្ណ្ណ អាញ យីត ផា ចឹង ទី កាន ខូច ខាច ឡុត អូ ត្រត់ ខូច ខាច ដឹង យឿង ខង លូ កាំប៉ាន់ ណោះ អុះ យី ខូច ខាច ទីប ឡា កោ ពិន ដេល»។

១១ ហះកា ម៉ែត តាហាន ណោះ អូ ស្មៀ ប៉ូល រ៉ះ អុះ អែ ម៉ឹង ប៉ាណូស បក់ ប៊ិត កាំប៉ាន់ លូ តាំងឡា កាំប៉ាន់។

១២ ចារណោះ អូ ដាក់ អុះ សាំរ៉ាប់ កត់ កាំប៉ាន់ រ៉ាំងរ៉ាំង ថុន ខ្យាល ណោះ ហង បះ កាំឡាំង អៀង ដូរ ប៉ុច ចាក ឡាច់ ឡឹង ចារណោះ ភៀ ប៉ុច កា ទីល ស្រីស ប៉ាត់ មៀង ភេនីច ឡាក់ ចារ កត់ កាំប៉ាន់ ហះ តាគ្វាល់ គ្រែត ឡាក់ ចារ កាន់ទឹង ខ្យាល ភៀ អៀ រ៉ាំង រ៉ាំង ថុន ខ្យាល។

សារ ខ្យាល តីស ទៀក រ៉ាំងក្លាច

១៣ ផះ ណោះ ទី ខ្យាល ផិរៗ ទីល ឡឹង តែង តាបូង អន់ខែ យីត ផា ដាក់ ឡាក់ ពុត ប៉ុច ហង អន់ខែ កា ប៉ាណាំ គូប ទុង ហារ តាឡង់ ប៉ាសយ់ * ចាក ឡាំ រតែង តាគ្វាល់ គ្រែត ណារ៉ូ។

១៤ ហះកា បាប៊ិត ឡឹង ណោះ ផាឌី ទី ខ្យាល តីស កាខាក់ ទីល ឡឹង តាគ្វាល់ តី កាំប៉ាន់ ខ្យាល តីស ណោះ សិច អាវ៉ិគ្គីដូន។

១៥ ញីន កា ញីន អូ ដាម គី កាំប៉ាន់ អន់ ចាក ដោត ខ្យាល ញីន កា អន់ កាំប៉ាន់ ចាក ពួយ ខ្យាល ណោះ ហង។

១៦ ប៉ាត់ ទីល តាគ្វាល់ ថិ សិច កូដេ ឡាក់ ចារ កាន់ទឹង ខ្យាល ញីន កា លឹក ទូក ហារ ចែត ពីង កាំប៉ាន់ ទីប ឡាំបាក ខាក់។

១៧ ប៉ាត់ លឹក ទូក កត់ កេះៗ ពូ អ្សក់ កាសើ សាន់ត្រាន់ តីស កត់ ទ្រែម ជុំ កាំប៉ាន់ កេះណោះ ពូ រ៉ុស ប៉ាឡិ សាំងយ៉ូរ † អ្សត កា

* ២៧:១៣ ២៧:១៣ តាឡង់ ប៉ាសយ់ អា តីស ក្លាំង ពូ យរ សាំរ៉ាប់ ប៉ាឡិ ពីង ទៀក ផៃ អន់ កាំប៉ាន់ ចាក។ ផា ពូ ប៉ុច ចាក ប៉ាត់ ម៉ាត់ ណារ៉ូ ត្រត់ ទុង ហារ ចែត ពីង កាំប៉ាន់ ឡុត។ † ២៧:១៧ ២៧:១៧ សាំងយ៉ូរ ណោះ ឡាក់ កាណាត់ តីស សាំរ៉ាប់ ខ្យាល ត្រត កាំប៉ាន់ អន់ ចាក ឡាំ ប៉ាត់ ម៉ាត់។

កាំប៉ាន់ ទូម ហះ ឡាពុក ចារ ទៀក ដាល កេះណោះ អន់ កាំប៉ាន់ ចាក ពួយ ខ្យល នីណោះ ហង។

១៨ ប៉ាក់ ងារ តា យ៉ាង ញុន កា ខ្យល តីស តី កាំប៉ាន់ តា ឡាម៉ ពូ កា ប៉ាឡិ អ្នក យឿង ខង អន់ដា។

១៩ ប៉ាក់ ងារ យ៉ាង តោ ណារ មូត តាំងឡា កាំប៉ាន់ កា ប៉ាឡិ អ្នក ត យឿង កាំប៉ាន់ អន់ដា ដេល។

២០ ញីន អូ ប៉ប ងារ អូ ប៉ប សំឡង់ ទុញ ងារ ខ្យល តីស កា អូ ស្វាស ឡក់ ញីន កា អូ ម៉ឹង កា ចឹង អ្នែ រ៉ីស អុះ។

២១ ញីន អូ ទី សា សាណា ញ៉ា ទុញ ងារ កេះ ដេល ណោះ ប៉ូល កា អូរ អន់តាវ ហះ អន់តិគី កាំឡាំង កាណុង កាំប៉ាន់ កេះ ណោះ កាប ជា «អី អុះ ម៉ី ជា អន់ដីស សៀ អាញ ពិន អូ ឡាច់ ឡឹង តាក្វាល់ គ្រែត ណោះ ពៃ ដាក់ អន់ដីស អូ ទី កាន ខូច ខាច នីអៀ អុះ។

២២ ហះ កា កិញ អៀ អា អាញ ប៉រ រ៉ះ កា អន់ដីស ដៃ អូត ហង កាណុង កាំឡាំង អន់ដីស អា ម៉ោញ ដូរ កា អូ តោ អុះ យី ដឹង កាំប៉ាន់ អា ហង ចឹង ត្រក់ ខូច វ៉ាយ រ៉ាំ ណោះ។

២៣ អាញ អូ អន់តត់ ខង ម៉ាំង ពៃ ប្រ្រះ បិកកាតយ័ ឡក់ អាញ សៀ ប៉ានេ សាំប្រ្រះ អែ ប្រើ បិយ អែ ពិះ ប៉ាក់ អាញ លូ រ៉ះ ជា

២៤ "អី ប៉ូល អីស ដៃ អូត ខង អីស ត្រក់ ឡាំ អន់តាវ ហះ ម៉ាត់ សាដាច់ តីស។ ហៃ ញុន កា ប្រ្រះ បិកកាតយ័ ដាក់ ពុត កា អីស អែ ចឹង តង់ ទិ បក់ ចាក អន់ខូ លូ អីស អន់ វ៉ាវ៉ាច់ ឡឹង សារ តោ អា ដេល"។

២៥ ទីល នីណោះ អី អុះ ម៉ី ហក់ ម៉ឹង ពិ ខង អាញ សៀ ជា

ប្រើ៖ បិកកាតយ័ ចឹង ប្រើគី ឡាក់ កា អែរ រ៉ះ ណោះ តាទីច។

២៦ ហះកា កាំប៉ាន់ ពិន អា ចឹង ទ្វម ពឹង តាក្វាល់ ម៉ោញ អ្នក កា ហះ ចំ»។

២៧ ផះ កាំប៉ាន់ ញីន ឡង់ ពឹង សាឡឹត សាឡាយ អាខ្រៀ ទីល ១៤ ម៉ាំង កេះ ប៉ាត់ ទងតិគី ម៉ាំង ម្នក តាំងឡា កាំប៉ាន់ សាមីគី ផា ក្យាមី ចឹង ទីល គោក កេះ។

២៨ អន់ខែ អ្យក់ កាសៃ សាំរ៉ាប់ រ៉ាស ទៀក ប៉ាឡិ កាណុង ទៀក ប៉ប ផា អ្វែ ជ្រុ ២០ ប្លាស ចាក ឡាំ ប៉ាត់ ម៉ាត់ ណារ៉ូ កេះណោះ ប៉ាឡិ កាសៃ កាណុង ទៀក ម៉ោញ ទង ណារ៉ូ ប៉ប ផា ជ្រុ ១៥ ប្លាស។

២៩ ញន កា អ្យត កា កាំប៉ាន់ តិ អំហ្គោ ពូ កា ប៉ាឡិ តាឡង់ ប៉ា សយំ តែង ប៉ាអថ ប្លាន់ កាតុ ជែ អន់ ចាក ប្រ្រាល់ លូ អ្វែ សាណាង ប្លែង តារ។

៣០ ម្នក តាំងឡា កាំប៉ាន់ អន់ខែ បិច សាតាក់ អ្នាត កាំប៉ាន់ អន់ ខែ កា ប៉ាណាំ គូប រ៉ីស ទូក ប៉ាប្រូ ប៉ាឡិ ពឹង ទៀក លូ ប៉ាញ៉ា ផា ចឹង អ្យក់ តាឡង់ ប៉ាសយំ ប៉ាឡិ តែង កល់ ឡុត។

៣១ ប្លូល រ៉ះ កា ម៉ែត តាហាន លូ ម្នក តាហាន ផា «ផា តាំងឡា កាំប៉ាន់ អ្វែ ពឹង កាំប៉ាន់ អន់ដីស អ្វែ រ៉ីស អុះ»។

៣២ ម្នក តាហាន កា កោះ កាសៃ ប៉ាឡិ ទូក ប៉ាឡង់ ពឹង ទៀក សាឡឹត សាឡាយ ឡុត។

៣៣ ប៉ាត់ ក្យាមី ប៉ាតារ កេះ ប្លូល អន់តត់ រ៉ះ កា កាំឡាំង ទិខូ ប្រើ សា សាណា លូ កាប ផា «១៤ ដាវ កេះ ឡាក់ អុះ មី ខំ អ្វែ មត អ្វែ សា សាណា ញ៉ា។

៣៤ ទីល នីណោះ អន់ដីស សា សាណា ឡុត ពិ ភៀ អន់ អ្វែ

រីស ខង កាណុង កាំឡាំង អន់ដីស អា យ៉ះ សក់ ម៉ោញ កាស៊ី កា ចឹង អូ ហ៊្យង ដេល»។

៣៥ អើ កាប នីណោះ កេះៗ កា អ្យក់ ណុំ បាំង ប៉ានេ ប្រ្រះ បិក កាតយ័ ហះ ម៉ាត់ កាំឡាំង ទិខ្ច កេះណោះ អើ គុ សា។

៣៦ កាំឡាំង អៃ កាណុង កាំប៉ាន់ ទិខ្ច កា ទី ពុត ហោក ហង អន់ខែ កា សា សាណា ទិខ្ច ដេល។

៣៧ កាំឡាំង ញិន អៃ កាណុង កាំប៉ាន់ ណោះ ទី ២៧៦ ដូវ។

៣៨ ប៉ាត់ ពូ សា សាណា ជីត កេះ ពូ កា លឹក កាប៉ោ ពៀ ប៉ាឡិ អ្នាត ពីង ទៀក សាឡិក សាឡាយ ភៀ អន់ ជីច កាំប៉ាន់។

៣៩ ប៉ាត់ តារ តាទីច កេះ មូត តាំងឡា កាំប៉ាន់ ហៃ តាគ្នាល់ ណោះ អូ អន់ហ្គាល់ អុះ ហះកា អន់ខែ ប័ប័ ម៉ាត់ ទ្រង ម៉ោញ ឡាក់ ទី តេះ ឡាពុក អន់ខែ យីត ឡាំ អន់ កាំប៉ាន់ ទូម ហះ ណោះ ផា អូ ប្រ័តី ទីល។

៤០ អន់ខែ កា រីស កាស៊ី តាឡង់ ប៉ាសយ័ អ្នាត ពីង ទៀក សាឡិក សាឡាយ លូ រីស កាស៊ី សាពី † ភៀ គី កាំប៉ាន់ កេះ ណោះ អន់ខែ លឹក សាំងយ៉ុវ តែង កល់ ភៀ អន់ ខ្យាល ត្រុត ឡាំ កាំប៉ាន់ ប៉ាត់ ហាង។

៤១ ហះកា ផះ បើ ទីល ប៉ាត់ ហាង កាំប៉ាន់ ទូម ហះ ចារ ទៀក ដាល ណោះ ហង កល់ កាំប៉ាន់ កា ទូម ពីង តេះ ឡាពុក តឹង ប៉ា អច់ កាំប៉ាន់ កា ប៉ាទុះ ប៉ាត់ រ៉ាយ រុំ កា ទៀក គី តាឡាម។

៤២ ផះ ណោះ មូត តាហាន បិច ប៉ាន់តៅ អ្នាត មូត ចូត ទិណោះ អ្យក កា អន់ខែ វៃ ទៀក សាតាក់ រ៉ាវ៉ាច់ ឡាកោ។

† ២៧:៤០ ២៧:៤០ សាពី ណោះ ឡាក់ កាណាត់ សាំងប៉ា គី កាំប៉ាន់។

៤៣ ហះកា ម៉ែត តាហាន ប៉ុច តង់ ប៉ូល អន់ អ៊ែរ រ៉ុស ណោះ អ៊ែរ អូ អន់ ម្នាក់ តាហាន ប៉ាន់តៅ អុះ។ អ៊ែរ ប្រើ បក់ ចំ អ៊ូ វែ ទៀក ប៉ូ វែ ឡាំ ប៉ាក់ តាក្វាល់ អន់ ឡូល។

៤៤ កាប៉ាច់ បក់ អ៊ូ អ៊ូ វែ ទៀក បក់ អន់ ជា ក្វាវ កាតារ បក់ អន់ ជា ក្វាវ តាំពៀក កាំប៉ាន់ ឡាក់ ប៉ាទុះ ណោះ វែ ឡាំ ព្វយ ដេល។ ប្រើ គី នីណោះ ញីន ទីខ្ច ទី វ៉ាវ៉ាច់ ឡាកោ ទីល ប៉ាក់ តោក។

២៨

សារ ប៉ូល អ៊ែរ ពីង តាក្វាល់ មេលីត

១ ប៉ាក់ ញីន វ៉ាវ៉ាច់ ឡាកោ ទីល ប៉ាក់ តោក កេះ ញីន អ៊ូ អន់ ហ្គាល់ ផា តាក្វាល់ ណោះ សិច មេលីត។

២ ប៉ាណូស អ៊ែរ ពីង តាក្វាល់ ណោះ អន់ខែ រ៉ាងហៃ ញីន ដាក់ កាខាក់ អន់ខែ ប៉ាកុះ អុញ កេះណោះ ជៀក ញីន ទីខ្ច ឡាំ អញ ជួរ ជុំ អុញ ណោះ ហង ខង ផះ ណោះ ប៉្លែង បី លូ គ្រីន ខាក់ ដេល។

៣ ប៉ូល កា ទុញ វ៉ាម៉េះ ម៉ៅញ ប៉ានៅ អ្សក់ ចែត ពីង អុញ ផា ខី ទី ពិះ ឡាច់ ឡឹង វ៉ាម៉េះ ណោះ កា តុ អុញ ចោះ គី អ៊ែរ ទូម អន់ តីល ឡូត។

៤ ប៉ាណូស អ៊ែរ ពីង តាក្វាល់ ណោះ ប៉ប៉ ពិះ ចោះ គី អ៊ែរ នីណោះ អន់ខែ កាកាប លូ គូប ផា «ប៉ាណូស អា ប៉ាន់តៅ ពូ ហង យ្លះ អ៊ែរ វ៉ាវ៉ាច់ ឡឹង ទៀក សាឡឹត សាឡាយ កេះ កាតាម កា ប្រ្លះ ឡាក់ តាត់ស៊ិន សារ ដាក់ ត្រង់ អូ អន់ អ៊ែរ អ៊ែរ រ៉ុស អុះ»។

៥ ប៉ូល រ៉ាន់ថាត់ ពិះ ណោះ ប៉ាឡិ ពីង អុញ ហះកា អើ អូ ទី កា តាំង អីត នី ថម អុះ។

៦ អន់ខៃ យីត ផា ចាបះ កា ប៉ូល ចឹង ប៉ុក ឡាកោ លើ កា តៅ ឡូត ហះកា ផះ អន់ខៃ អ្នែ ក្បាក់ ហៃ តុត ទុញ អូ ប៉ប អើ កើត នី ថម អុះ អន់ខៃ កា រើ ពុត កាប ផា ប៉ូល ឡាក់ ប្រ្លះ ឡូត។

៧ ក្បាម ហះ ណោះ ទី តេះ មីរ ម៉ោញ ចារ ឡាក់ តេះ សាន់ឡូ ម៉ៃ គ ក្រាក់ ស្រុក ពីង តាគ្វាល់ ណោះ សិច អើ ពូ ប្លៀ អើ រាំង ហៃ ញីន ដាក់ៗ លូ អន់ ញីន អ្នែ ហះ ចារ ណោះ ប៉ែង ដាវ។

៨ ផះ ណោះ ពី ពូ ប្លៀ តែប ខង អើ ពូ តិគី អីត រ៉ាច ច្រោះ តិ គី។ ប៉ូល ម៉ុត កាណាង ហី អើ កេះណោះ ម៉ន់ សាប៉ាក់ អន់ អើ ដាក់។

៩ ម្នុត ពូ អីត អន់ទៀត ឡាក់ អ្នែ ពីង តាគ្វាល់ ណោះ ប៉ប អើ ដា គំ នីណោះ អន់ខៃ កា ប៉ាណាំ គូប ពីះ ប៉ាក់ ប៉ូល កា ដាក់ និះទៅ ដេល។

១០ ម្នុត អ្នែ ពីង តាគ្វាល់ ណោះ ដាក់ កា ញីន ខាក់។ ប៉ាក់ ទីល ដាវ ញីន ជីរ ជិះ កាំប៉ាន់ ឡាច់ ចាក ណាវ អន់ខៃ កា អន់ កាណា គី ញ៉ា ឡាក់ ញីន តងកាន ដេល។

សារ ប៉ូល ឡាក់ ទីល មៀង រ៉ូម

១១ ប៉ាក់ ប៉ែង ខៃ ឡឹង ណោះ ញីន កា ជីរ ជិះ កាំប៉ាន់ ម៉ោញ ណាវ ឡាក់ ពីះ ឡឹង មៀង អាលេកសាន់ទ្រៀ កត់ ហះ តាគ្វាល់ ណោះ ផះ រាំងរាំង ថុន ខ្យាល កល់ កាំប៉ាន់ ណោះ ទី ហ្លិប គន ប្រ្លះ ម៉ាត់ ប៉ាន់ *។

* ២៨:១១ ២៨:១១ គន ប្រ្លះ ម៉ាត់ ប៉ាន់ សុនសាត ក្រិក សៀ ផា ប្រ្លះ សេយ្យះ ទី គន ម៉ាត់ ប៉ាន់ ឡាក់ ពូ អើ ផា «ឌីអូសាគូរី»

១២ ប៉ាត់ កាំប៉ាន់ ម៉ុត កត់ ហះ មឿង ស៊ីវ៉ាតុះ ញីន កា ងៃ ហះ ចារណោះ ប៉ែង ដាវ។

១៣ ឡាច់ ឡឺង ចារ ណោះ ណារ ញីន ចាក ទីល ប៉ាត់ មឿង វេ គៀម។ ប៉ាត់ តាយ៉ាង ទី ខ្យាល ពីះ ឡឺង តែង តាបុង ប៉ាត់ តាយ៉ាង តោ ញីន កា ទីល ប៉ាត់ មឿង ពូទីយ៉ូលី។

១៤ ងៃ ពីង មឿង ណោះ ញីន ប៉ាត់ ម្នាក់ កាំឡាង សៀ យី ស៊ូ អន់ខែ ជៀក ញីន ងៃ អន់ខូ លូ អន់ខែ ទុញ តាំប៉ើះ ដាវ។ នី អៀ ហង សារ ញីន ចាក ឡា ប៉ាត់ មឿង រ៉ូម ណោះ។

១៥ កាប៉ាច់ ម្នាក់ កាំឡាង សៀ យីស៊ូ ងៃ ពីង មឿង រ៉ូម ផះ កា តាំង លៅ ផា ញីន ចឹង ឡា ប៉ាត់ មឿង រ៉ូម អន់ខែ កា ជៀក គូប ចាក ឡា ទីល តាឡាត អាប់ភៀ លូ ហី សាំរ៉ាប់ វ៉ាឡាវ ប៉ែង អន់ តល់ ភៀ ឡា ហាប់ ញីន។ ផះ ប៉ូល ប៉ប អន់ខែ អ៊ែ កា ប៉ានេ ប្រ្រះ ប៊កកាតយ័ លូ ទី កាន ម៉ឹង ណារ។

១៦ ប៉ាត់ ញីន ទីល ប៉ាត់ មឿង រ៉ូម កេះ ពូ អន់ ប៉ូល ងៃ ដឹង អ៊ែ ប៉ាត់ ហី ម៉ោញ ឡា កា ពុត អ៊ែ ប៉ុច ហះកា អន់ តាហាន ម៉ោញ ដូវ ងៃ ញ៉ាម អ៊ែ ដេល។

១៧ ប៉ាត់ ប៉ែង ដាវ ឡឺង ណោះ ប៉ូល ប្រើ ពូ ឡា រ៉ះ កា ម្នាក់ ក្រា ត់ ណាំផា សុនសាត អ៊ីស្រាអែល អន់ ពីះ ប៉ាត់ អ៊ែ។ ប៉ាត់ អន់ ខែ ពីះ កេះ អ៊ែ រ៉ះ កា អន់ខែ ផា «អ៊ី អុះ ម៉ី អាញ អូ ទី ប្រ័ត យច ញ៉ា លូ សុនសាត ពិន អុះ កា អូ ទី ប្រ័ត យច លូ ចាបាប់ ម្នាក់ វ៉ត ពិន ដេល ហះកា ពូ រ៉ូប អាញ ចែក ខុក ប៉ាត់ មឿង យេរូសាឡឹម តោ ទីប មប អាញ អន់ កា សុនសាត រ៉ូម។

១៨ ផះ ម្នាក់ សុនសាត រ៉ូម អំបញ្ច អាញ កេះ ៗ អន់ខែ ប៉ុច តោះ ឡើយ អាញ ដេល ខង អន់ខែ អូ ប៉ប អាញ ទី ប្រ័ត សារ យច

ឡាក់ ត្រង់ តោ ណោះ អុះ។

១៩ ហះកា ញួន កា សុនសាត អ៊ីស្រាអែល ប៉ាតែក តាឡាមី បះ អាញ ប៉រ ឡាំ ប៉ាក់ សាដាច់ ឡុត អូ ត្រង់ អាញ ទី សារ បិច ភង សុនសាត អាញ ទៅ អុះ។

២០ ខ អា ហង បះ អាញ ប្រើ អន់ដីស ឡាំ ប៉ាក់ ចារ អាញ លូ ប៉រ កាកាប លូ អន់ដីស ខង អាញ ត្រង់ ណ្លះ ញួន កា សារ សុន សាត អ៊ីស្រាអែល ម៉ឹង †»។

២១ អន់ខែ ណោះ តើល ជា «ញីន អូ ទី ប៉ប សត់ត្រា ឡឹង ខេត យូដា លើ ប៉ាណូស ញើ ម៉ោញ ដូរ ឡាំ រ៉ះ កា ញីន ឡឹង សារ អីស អុះ។

២២ ហះកា ញីន បិច សាំយ៉ាង ប៉ានីរ អីស បិច កា អូ ឡឹង សារ អីស សៀ ណោះ ខង ញីន កាតាំង ពូ កាប អូ ដាក់ ឡឹង សារ ក្រំ សៀ យីស៊ូ អា គ្រីប ចារ»។

២៣ អន់ខែ កា កាំឡុត ដាវ ចឹង ឡាំ ប៉ាក់ ប៉ូល ម៉ោញ ទង ណា រ៉ុ។ ប៉ាក់ ទីល ដាវ កាំឡុត កេះ ទី ប៉ាណូស អៀង ឡឹង អន់ទ្រូ ល ពែ ណារ ឡាំ ប៉ាក់ ហី ប៉ូល។ អែ កា រ៉ះ សារ ប្រ្រះ បិកកា តយ រ៉ុងហៃ រ៉ុងខ្យា អន់ កា ពូ សាំយ៉ាង ឡឹង កាំលី ទីល កាដា ច។ អែ អាន ផាប់ ចាបាប់ រ៉ក ម៉ូសេ លូ ផាប់ ម្នត វ៉ាគីយ ប្រ្រះ ភៀ អន់តត់ ប៉ាតោ ប្រើ ពូ សៀ សារ យីស៊ូ។

២៤ បក់ អន់ដា កា សៀ សារ អែ រ៉ះ ណោះ តាទីច បក់ អន់ដា អូ ចៃ សៀ អុះ។

† ២៨:២០ ២៨:២០ សារ សុនសាត អ៊ីស្រាអែល ម៉ឹង យី អន់ខែ អ្វៃ សាណាង សាដាច់ ឡាក់ ត្រង់ ជីរ លូ អ្វៃ ក្យាក់ សារ ប៉ាណូស តោ ចឹង រ៉ីស សីត។ យី កា ប៉ូល រ៉ះ ជា យីស៊ូ រ៉ីស សីត ទីប ជា យីស៊ូ ឡាក់ សាដាច់ ឡាក់ ត្រង់ ជីរ ណោះ តាម សារ ម៉ឹង ម៉ះ សុនសាត អ៊ីស្រាអែល កាតាម កា អន់ខែ អូ ចៃ សៀ អុះ ទីប អន់ខែ ប្រគំ បាប ប៉ូល ដេល។

២៥ អន់ខែ កា ចាក ឡាច់ ឡើង ចារណោះ ទើប កាប យច លូ គូប សោប។ ផះ អន់ខែ ចាក ឡាច់ ណោះ ប៉ូល កាប ម៉ោញ នីរ លូ អន់ខែ ជា «ត្រគ់ តាទីច ប៉ាដាតី ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ ទី រ៉ះ កា ម្នាក់ រ៉ក់ អន់ដីស ពីង វ៉ាគីយ ប្រ្រះ សិច អេសាយ ផាះ

២៦ "ហាក់ ឡាំ ណាំង ម្នាក់ ប៉ាសុន ណោះ កេះណោះ រ៉ះ កា អន់ខែ ជា អន់ដីស ចឹង សាំយ៉ាំង ដេល ហះកា អូ ហ្លង់ អន់ដីស ចឹង ហៃ ដេល ហះកា អូ ប៉ប៊ី អុះ។

២៧ ប៉ាសុន អា សាំងអ្សីប ម៉ាត់ អ្សក កា ហៃ ប៉ប៊ី លូ ប៊ុត តោរ អ្សក កា សាំយ៉ាំង កាតាំង លូ អូ ចៃ អន់ ពុត អន់ខែ ហ្លង់ អ្សក កា ចឹង ប៊ុនពែង ពុត ពៀក សៀ អាញ ណោះ អាញ ចឹង តាត់ អន់ដាក់ អន់ខែ"។‡

២៨-២៩ ទីល នីណោះ អន់ដីស ត្រគ់ អូ អន់តត់ ជា ប្រ្រះ បិកកា តយ័ ចឹង រ៉ះ សារ អើ តង់ អា កា សុនសាត អន់ទៀត ឡុក ខង អន់ខែ ចឹង សាំយ៉ាំង តាទីច»។§

៣០ ប៉ូល អ្នែ ពីង ហី អើ ច្រាល់ ណោះ ទុញ ពៀរ សាណាំ អើ កា ទី ហាប់ ទី ប៉ាណ្លាស បក់ ឡាំ ប៉ាត់ ហី អើ។

‡ ២៨:២៧ ២៨:២៦-២៧ សារ អា ឡាច់ ឡើង អេសាយ ៦:៩-១០។
§ ២៨:២៨-២៩ ២៨:២៨-២៩ ហ្លា ពូ ត្រគ់ លូ គី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ ប៉ាត់ អើ រ៉ះ សារ ទិណោះ កេះៗ ណោះ ម្នាក់ សុនសាត អ៊ីស្រាអែល កា ចាក ឡាច់ ទើប ប៉ាតែក លូ គូប សោប កេង ខាក់។

៣១ អើ កា រះ ឡើង សារ ប្រ្លឹះ បិកកាតយ័ រាំងហៃ រាំងខ្យា លូ
បាំងហៀន ពូ ឡើង សារ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ទីប ទី ពុត
ខីន អូ ទី ពៀ ទីប អើ អុះ។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650